

M

machine-hour overhead rate	:	អត្រាចំណាយបន្ទាប់បន្សំតាមចំនួនម៉ាស៊ីន
overhead divided by the machine hours worked.		ជាផលធៀបនៃការចំណាយបន្ទាប់បន្សំជាមួយចំនួនម៉ាស៊ីនដែលបានផលិត ។
machine hour rate	:	អត្រាម៉ាស៊ីន
the rate at which the use of equipment is charged for estimating and costing purposes.		អត្រាដែលប្រើប្រាស់នូវបរិក្ខារត្រូវបានបន្ទុកសំរាប់គោលបំណងប៉ាន់ស្មាន និងគិតថ្លៃដើម ។
machine hours method	:	វិធីសាស្ត្រគិតតាមម៉ាស៊ីន
the method of apportioning overhead costs on the proportion of machine hours.		វិធីសាស្ត្រក្នុងការចែកចំណាយបន្ទាប់បន្សំ តាមបំណែកនៃចំនួនម៉ាស៊ីន ។
machinery and plant	:	សូមមើល plant asset
mail rule	:	វិធានគ្រប់គ្រងសារលិខិត
an internal control rule that requires all incoming mail to be opened in the mailroom.		វិធាននៃការត្រួតពិនិត្យផ្ទៃក្នុងដែលតម្រូវឱ្យអោយគ្រប់សារលិខិតធ្វើចូលមកត្រូវបើកក្នុងបន្ទប់ឯកសារនោះ ។
main account	:	សូមមើល controlling account
main book	:	សៀវភៅគោល
the book that must be kept under double entry system.		បញ្ជីដែលរក្សានូវប្រព័ន្ធបញ្ជីកាទ្វេភាគ ។
main material cost	:	ថ្លៃដើមវត្ថុធាតុដើមសំខាន់ៗ
direct material costs minus cost of the purchased parts.		ថ្លៃដើមវត្ថុធាតុដើមផ្ទាល់ដកចេញថ្លៃដើមនៃចំណែកវត្ថុធាតុដើមដែលបានទិញ ។
maintenance cost	:	ចំណាយថែទាំ
1-cost incurred in maintaining the equipment. 2-operating cost.		១-បន្ទុកចំណាយដែលកើតមានឡើងនៅក្នុងការថែទាំបរិក្ខារ ។ ២-បន្ទុកចំណាយប្រតិបត្តិការ
maintenance ratio	:	អនុបាតថែទាំ
of railroad companies, total expenses involved in the up-keep of road and equipment divided by gross revenue.		អត្រានៃការថែទាំរក្សារបស់ក្រុមហ៊ុនអយស្ម័យាន គឺយកចំណាយសរុបដែលពាក់ព័ន្ធការថែទាំរក្សាផ្លូវ និងបរិក្ខារចែកអោយផលចំណូលដុល ។
major book	:	សូមមើល main book

majority interest	:	ផលប្រយោជន៍ភាគច្រើន
the interest in a company by holding 50% or more than its voting stock.		ផលប្រយោជន៍ក្នុងក្រុមហ៊ុនមួយដោយការកាន់កាប់ ៥០% ឬ ចំនាង ៥០% នៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត ។
majority shareholder	:	ម្ចាស់ភាគហ៊ុនភាគច្រើន
single shareholder who controls 51 % or more of a company.		ម្ចាស់ភាគហ៊ុនតែមួយដែលត្រួតត្រា ៥១% ឬច្រើនជាងនៃ ក្រុមហ៊ុនមួយ ។
make-up wages	:	ប្រាក់កំរៃបន្ថែម
the payment to female employees who have left the workforce to have or raise their children.		ប្រាក់ដែលទូទាត់ជូននិយោជិកជានារីដែលបានចាកចេញពី ការងារដើម្បីថែទាំកូន ។
managed audit	:	សវនកម្មដែលមានការគ្រប់គ្រង
a self-audit of the books and records under the guidelines set by some states		ការធ្វើសវនកម្មដោយខ្លួនឯងទៅលើបញ្ជី និងការកត់ត្រាផ្សេងៗ ទៅតាមគោលការណ៍ណែនាំដែលបានដាក់ចេញដោយរដ្ឋមួយ ចំនួន ។
managed capacity cost	:	ការចំណាយពង្រឹងគុណភាពដែលមានការគ្រប់គ្រង
capacity cost the amount of which could be controlled by the management.		ការចំណាយពង្រឹងគុណភាពដែលចំនួនប្រាក់ត្រូវបានត្រួតពិនិត្យ ដោយអ្នកគ្រប់គ្រង ។
managed cost	:	សូមមើល programmed cost
management accounting	:	គណនេយ្យគ្រប់គ្រង
the accounting designed to provide information for the management.		គណនេយ្យដែលបានបង្កើតឡើង ដើម្បីផ្តល់ព័ត៌មានសំរាប់ការ គ្រប់គ្រង ។
management advisory service	:	សេវាកម្មផ្តល់ប្រឹក្សាទៅលើការគ្រប់គ្រង
the accounting service dealing with the design, installation and improvement of a client's accounting system, plus advice on planning, budgeting, forecasting and other fields of accounting.		សេវាកម្មគណនេយ្យដែលទាក់ទងនឹងការបង្កើត ការដាក់តំឡើង ការកែលម្អ ប្រព័ន្ធគណនេយ្យរបស់អតិថិជន ឬក៏បញ្ចូលទាំង ផ្តល់យោបល់ទៅលើការរៀបចំផែនការ ការរៀបចំថវិកា ការ ព្យាករណ៍ និងជំនាញគណនេយ្យផ្សេងទៀត ។
management assertion	:	ការអះអាងបញ្ជាក់របស់អ្នកគ្រប់គ្រង
the representation of the management.		លិខិតបញ្ជាក់អះអាងដែលតំណាងដោយអ្នកគ្រប់គ្រង ។

management audit	:	សវនកម្មលើការគ្រប់គ្រង
the assessment of all management functions and techniques to establish the level of effectiveness.		ការវាយតម្លៃទៅលើរាល់មុខងារនៃការគ្រប់គ្រង ព្រមទាំងបច្ចេកទេស ដើម្បីបង្កើតកម្រិតនៃប្រសិទ្ធផល ។
management control report	:	របាយការណ៍ត្រួតពិនិត្យលើការគ្រប់គ្រង
a report that summarizes the variance in standard costing and the effect on Income.		របាយការណ៍ដែលធ្វើការសង្ខេបនូវគុណភាពនៃស្តង់ដារថ្លៃដើម និងផលប៉ះពាល់ផ្សេងៗទៅលើចំណូល ។
management discussion &- analysis	:	ការវិភាគ និងពិភាក្សាលើការគ្រប់គ្រង
first section of the financial statement of a government, a discussion by management of the significant activities of the government as a whole in the period and for the future.		ផ្នែកទី១ នៃរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ត្រូវបានធ្វើការពិភាក្សាដោយគណៈគ្រប់គ្រងទៅលើសកម្មភាពសំខាន់ៗរបស់រដ្ឋាភិបាលទាំងមូលនៅក្នុងក្រា និងសំរាប់ពេលអនាគត ។
management fee	:	កម្រៃលើការគ្រប់គ្រង
1-a fee charged for managing a bond issue. 2-fee charged by mutual fund managers.		១- ចំណាយសំរាប់ការគ្រប់គ្រងនៃការបោះផ្សាយលក់សញ្ញាប័ណ្ណ ។ ២- ចំណាយដោយអ្នកគ្រប់គ្រងមូលនិធិសង្គម ។
management fraud	:	ការក្លែងបន្លំលើការគ្រប់គ្រង
fraudulent reporting that makes the statement misleading.		ការរាយការណ៍ក្លែងបន្លំដែលធ្វើអោយរបាយការណ៍នោះមានការភ័ន្តច្រឡំ ។
management letter	:	លិខិតផ្ញើជូនអ្នកគ្រប់គ្រង
a letter from the auditor to the managers that contains professional advice.		លិខិតចេញដោយសវនករជូនទៅអ្នកគ្រប់គ្រងដែលរួមទាំងយោបល់ប្រកបដោយវិជ្ជាជីវៈ ។
management representation	:	សូមមើល letter of representation
management review	:	ការពិនិត្យឡើងវិញលើការគ្រប់គ្រង
a review by an external auditor of management's performance.		ការពិនិត្យឡើងវិញមួយ ដោយសវនករផ្ទៃក្រៅទៅលើការអនុវត្តរបស់អ្នកគ្រប់គ្រង ។
management's discussion	:	ការពិភាក្សារបស់អ្នកគ្រប់គ្រង
section in a quarterly or annual report in which the management describes the prior period operating results and current outlook.		ផ្នែកមួយមាននៅក្នុងរបាយការណ៍ប្រចាំត្រីមាស ឬប្រចាំឆ្នាំ ដែលអ្នកគ្រប់គ្រងធ្វើការពិពណ៌នាអំពីលទ្ធផលប្រតិបត្តិក្នុងក្រាមុនជាមួយនឹងចក្ខុវិស័យនាពេលបច្ចុប្បន្ន ។
management statement	:	របាយការណ៍ស្តីពីការគ្រប់គ្រង

a statement to stockholders and creditors prepared by the company's management.	របាយការណ៍ដែលធ្វើជូនទៅអោយម្ចាស់ភាគហ៊ុន និងឥណទាយក (ម្ចាស់បំណុល) ដែលរៀបចំដោយអ្នកគ្រប់គ្រងគ្រប់ក្រុមហ៊ុន។
manager (Fr. = gestionnaires) executive in a public accounting firm who supervises two or more concurrent audit engagements.	: អ្នកគ្រប់គ្រង នាយកប្រតិបត្តិដែលបំពេញការងារនៅក្នុងក្រុមហ៊ុនឥណទាយសាធារណៈ (ស្នងការគណនេយ្យ) ដែលពិនិត្យទៅលើការងារសវនកម្មពីរ ឬច្រើនជាងនេះ។
managerial accounting	: សូមមើល management accounting
managerial audit (Fr. = vérification de la gestion)	: សូមមើល operating audit
managerial control the functions by measuring and evaluating the effectiveness of other controls.	: ការត្រួតពិនិត្យតាមការគ្រប់គ្រង មុខងារនៃការវាស់វែង និងវាយតម្លៃលើប្រសិទ្ធផលនៃការត្រួតពិនិត្យដទៃទៀត។
managerial cost accounting accounting that provides cost information for control, budget and decision making.	: គណនេយ្យថ្លៃដើមនៃការគ្រប់គ្រង គណនេយ្យដែលផ្តល់ព័ត៌មានលើថ្លៃដើមសំរាប់ការត្រួតពិនិត្យ រៀបចំថវិកា និងការធ្វើសេចក្តីសម្រេចចិត្ត។
manager's fee	: សូមមើល management fee
manual control internal control performed manually.	: ការត្រួតពិនិត្យតាមក្បួន ការត្រួតពិនិត្យផ្ទៃក្នុងដែលអនុវត្តតាមក្បួន។
manufactured dividend	: ភាគលាភផលិតកម្ម
manufactured goods	: សូមមើល finished goods
manufactured product cost	: សូមមើល cost of goods manufactured
manufacturing account the account that shows direct cost.	: គណនីផលិតកម្ម គណនីដែលបង្ហាញពីថ្លៃដើមផ្ទាល់។
manufacturing budget the statement of the estimated costs for materials, direct labor, and overheads associated with producing the number of units estimated in the budget.	: ថវិកាផលិតកម្ម របាយការណ៍ដែលបានប៉ាន់ប្រមាណនូវថ្លៃដើមសំរាប់វត្ថុធាតុដើម ពលកម្មផ្ទាល់ និងចំណាយបន្ទាប់បន្សំដែលទាក់ទងនឹងការផលិត ចំនួននៃផលិតផលដែលបានគ្រោងទុកក្នុងថវិកា។

manufacturing cost	:	ថ្លៃដើមផលិតកម្ម
the cost incurred to produce goods for resale.		ថ្លៃដើមដែលកើតមានឡើងក្នុងការផលិតទំនិញ សំរាប់ធ្វើការលក់បន្ត ។
manufacturing cost of goods sold	:	ថ្លៃដើមផលិតកម្មនៃទំនិញដែលបានលក់
the manufacturing cost that has been allocated to the goods sold.		ថ្លៃដើមឧស្សាហកម្មដែលបានធ្វើការបែងចែកដោយផ្ទាល់ទៅនឹងទំនិញ ដែលបានលក់ ។
manufacturing cost variance	:	កំហុសនៃថ្លៃដើមផលិតកម្ម
the difference between the actual and standard manufacturing costs.		ភាពខុសគ្នារវាងថ្លៃដើមផលិតកម្មជាក់ស្តែង និងថ្លៃដើមផលិតកម្មតាមស្តង់ដារ ។
manufacturing expense	:	សូមមើល factory overhead
manufacturing labor	:	ពលកម្មផលិតកម្ម
the labor consumed in the manufacturing, assembling, rework or testing of products.		កំលាំងពលកម្មដែលបានប្រើប្រាស់នៅក្នុងផលិតកម្ម ការតំឡើង ការកែច្នៃឡើងវិញ ឬសាកល្បងលើផលិតផល ។
manufacturing profit	:	ប្រាក់ចំណេញផលិតកម្ម
amount by which the cost of self-made asset is lower than the fair market price of the same asset.		ចំនួនថ្លៃដើមនៃទ្រព្យសម្បត្តិផលិតផលខ្លួន គឺទាបជាងថ្លៃទីផ្សារចំពោះផលិតផលដូចគ្នា ។
manufacturing statement	:	របាយការណ៍ផលិតកម្ម
a report that shows the costs incurred to manufacture a product in a period.		របាយការណ៍ដែលបង្ហាញអំពីថ្លៃដើមកើតមានឡើងនៅក្នុងការផលិតផលិតផលក្នុងកាលបរិច្ឆេទមួយ ។
margin	:	សូមមើល gross profit
marginal contribution	:	សូមមើល contribution margin
marginal cost (MC)	:	ថ្លៃដើមមួយឯកតាបន្ថែម
the increase or decrease in cost as the result of producing one additional unit.		ការកើនឡើង ឬថយចុះនៃថ្លៃដើមដែលជាលទ្ធផលពីការផលិតមួយឯកតាបន្ថែម ។
marginal cost accounting	:	គណនេយ្យថ្លៃដើមមួយឯកតាបន្ថែម
accounting which traces marginal cost to the inventory.		គណនេយ្យដែលធ្វើការផ្ទៀងផ្ទាត់ថ្លៃដើមឯកតាបន្ថែមទៅនឹងសន្និធិ ។

marginal cost equation	:	សមីការថ្លៃដើមមួយឯកតាបន្ថែម
revenue-marginal cost = fixed cost + profit.		ផលចំណូល - ថ្លៃដើមមួយឯកតាបន្ថែម = ថ្លៃដើមថេរ + ចំណេញ
marginal costing	:	សូមមើល direct costing
marginal income	:	ប្រាក់ចំណូលមួយឯកតាបន្ថែម
1-personal income other than the regular wages and salaries. 2-additional income. 3-marginal profit.		១-ចំណូលរបស់បុគ្គលក្រៅពីប្រាក់កម្ចី និងប្រាក់បៀវត្ស ។ ២-ចំណូលបន្ថែម ។ ៣-ប្រាក់ចំណេញបន្ថែម ។
marginal income ratio	:	សូមមើល contribution margin ratio
marginal overhead	:	ចំណាយបន្ទាប់បន្សំមួយឯកតាបន្ថែម
additional overhead cost that will be newly incurred if it is decided to make another unit of output.		ជាការបន្ថែមថ្លៃដើមចំណាយដែលនឹងលេចឡើងប្រសិនបើ មានការសំរេចដើម្បីផលិតនូវឯកតាផ្សេងទៀតនៃទិន្នផល ។
marginal profit	:	ប្រាក់ចំណេញមួយឯកតាបន្ថែម
the excess of marginal revenue over marginal costs.		ចំនួនលើសនៃផលចំណូលមួយឯកតាបន្ថែមលើថ្លៃដើមមួយឯកតាបន្ថែម ។
marginal revenue (MR)	:	ចំណូលមួយឯកតាបន្ថែម
extra revenue from selling or producing one additional unit of product.		ចំណូលបន្ថែមពីការលក់ ឬផលិតមួយឯកតាបន្ថែមនៃផលិតផល ។
margin contribution	:	សូមមើល contribution margin
margin of profit	:	សូមមើល profit margin
margin of safety	:	ការលក់លើកំរិតស្រង់ដើម, កំរិតសុវត្ថិភាព
the excess of a company's current sales over the break-even sales.		ចំនួនលើសនៃការលក់នាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុនលើកំរិតស្រង់ដើម ។
margin of safety ratio	:	អនុបាតលើកំរិតស្រង់ដើម
a ratio calculated as: (actual sales - breakeven sales) ÷ actual sales.		អនុបាតត្រូវបានគណនា : (ការលក់ជាក់ស្តែង - ការលក់លើចំណុចស្រង់ដើម) ÷ ការលក់ជាក់ស្តែង ។
market adjustment account	:	គណនីកែតម្រូវតាមទីផ្សារ
account used to record unrealized holding gain or loss of investment securities.		គណនីប្រើប្រាស់សំរាប់ធ្វើការកត់ត្រានូវភាពមិនទាន់ពិតជាក់ស្តែងនៃចំណេញ ឬខាតពីការវិនិយោគលើមូលបត្រ ។

market-book ratio	:	អនុបាតប្រៀបធៀបតម្លៃតាមបញ្ជី និងទីផ្សារ
the market price of a share divided by book value per share.		ថ្លៃទីផ្សារនៃភាគហ៊ុនមួយចែកអោយតម្លៃតាមបញ្ជីនៃភាគហ៊ុននោះមួយសន្លឹកហ៊ុន ។
market capitalization	:	មូលធនភាវូបនីយកម្មទីផ្សារ
the market price of the total number of shares outstanding.		ថ្លៃទីផ្សារនៃចំនួនសរុបភាគហ៊ុនដែលកំពុងចរាចរលើទីផ្សារ ។
market discount	:	អប្បហារទីផ្សារ
amount by which the market price of a security is below its issue price.		ចំនួនដែលថ្លៃទីផ្សារនៃមូលបត្រមួយ ទាបជាងតម្លៃបោះលក់របស់វា ។
marketing audit	:	សវនកម្មតាមការវិភាគទីផ្សារ
an auditor's analysis of market environment, strategies and marketing activities.		ការវិភាគរបស់សវនករទៅលើបរិយាកាសទីផ្សារ យុទ្ធសាស្ត្រ និងបណ្តាសកម្មភាពទីផ្សារ ។
marketing budget	:	ថវិកាសំរាប់អភិវឌ្ឍន៍ទីផ្សារ
details of advertising, and promotional activities, public relations, marketing research, customer services, and also selling costs, and distributing budget.		ថវិកាសំរាប់សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងសាធារណៈ ការស្រាវជ្រាវទីផ្សារ សេវាកម្មអតិថិជន និងចំណាយលើការលក់ និងការចែកចាយ ។
market price	:	ថ្លៃទីផ្សារ
the price determined by buyers and sellers in the market.		ថ្លៃដែលបានកំណត់ដោយអ្នកលក់ និងអ្នកទិញ ។
market price basis	:	មូលដ្ឋានតាមថ្លៃទីផ្សារ
the basis of reporting assets at their market value in the balance sheet.		មូលដ្ឋានរាយការណ៍អំពីទ្រព្យសកម្មទៅតាមតម្លៃទីផ្សារនៅក្នុងតារាងតុល្យការ ។
market price method	:	វិធីសាស្ត្រកំណត់ថ្លៃទីផ្សារ
a method of determining yield from stock investment by adding the market price effects to the dividends received.		វិធីសាស្ត្រនៃការកំណត់ផលពីការវិនិយោគលើភាគហ៊ុនដោយបន្ថែមថ្លៃទីផ្សារ ដែលមានឥទ្ធិពលលើភាគលាភដែលត្រូវទទួល ។
market risk	:	សូមមើល systematic risk
market value	:	សូមមើល market capitalization
(Fr. = valeur marchande)		

market value adjustment	:	ការកែតម្រូវតម្លៃទីផ្សារ
the increase or decrease in the surrender value of a life insurance policy or annuity contract depending on the market.		ការកើនឡើង ឬថយចុះនូវតម្លៃទូទាត់ធានា រ៉ាប់រងអាយុជីវិត ឬកិច្ចសន្យាប្រាក់សំណងប្រចាំឆ្នាំទៅតាមទីផ្សារ ។
markon	:	កំរិតប្រាក់ចំណេញ
the amount added to the cost to arrive at the sales price.		ចំនួនដែលបានបូកបន្ថែមទៅនឹងថ្លៃដើមបង្កើតបានជាតម្លៃត្រូវលក់ ។
mark up	:	សូមមើល markon
marriage value	:	តម្លៃក្រុមហ៊ុនពីបញ្ចូលគ្នា
the amount by which the value of two companies, if merged, is greater than the sum of their separate values.		តម្លៃនៃក្រុមហ៊ុនពីរបូកបញ្ចូលគ្នាមានតម្លៃធំជាងតម្លៃដែលក្រុមហ៊ុនស្ថិតនៅដាច់ដោយឡែកពីគ្នា ។
marshalling	:	ការចាត់ការជំរះបញ្ជី
the listing of assets and liabilities in a balance sheet according to their liquidation order.		តារាងឈ្មោះទ្រព្យសកម្ម និងបំណុលដែលមានក្នុងតារាងតុល្យ - ការផ្អែកតាមការបញ្ជាអោយជំរះបញ្ជីរបស់គេ ។
mass asset theory	:	ទ្រឹស្តីនៃទ្រព្យសកម្មមានទំហំធំ
the judicial concept that the elements of goodwill can not be broken down into distinct items.		ទស្សនៈវិនិច្ឆ័យកំណត់ថា សមាសធាតុនៃមូលធនពាណិជ្ជកម្មពុំអាចលំអិតជាងខ្លះដោយឡែកៗបានទេ ។
massive statement	:	របាយការណ៍បង្ហាញពីផលប៉ះពាល់នៃគំរោង
a statement showing the performance of many projects concerning environmental impacts.		របាយការណ៍មួយដែលបង្ហាញពីការអនុវត្តន៍របស់គំរោងនានាដោយពាក់ព័ន្ធនឹងផលប៉ះពាល់បរិស្ថាន ។
master budget	:	ថវិកាគោល
comprehensive or overall plan for the business that typically includes budgets for sales, production, equipment, cash and a planned income statement and the balance sheet.		ផែនការរួមសំរាប់ធុរកិច្ចអាជីវកម្ម រួមមាន តាមប្រភេទដូចជា ថវិកាសំរាប់ការលក់ ផែនការផលិតកម្ម បរិក្ខារ សាច់ប្រាក់ និងគំរោងរបាយការណ៍លទ្ធផល និងតារាងតុល្យការ ។
master control account	:	សូមមើល controlling account

master limited partnership	:	ក្រុមហ៊ុនសហកម្មសិទ្ធិមានទ្រង់ទ្រាយធំ
the partnership that looks like a corporation in that it acts like one and is traded on a stock exchange, but is taxed like a partnership.		ក្រុមហ៊ុនសហកម្មសិទ្ធិដែលមានលក្ខណៈ ដូចជាសាធារណៈកម្មហើយធ្វើសកម្មភាព ដូចក្រុមហ៊ុនក្នុងទីផ្សារមូលបត្រ ប៉ុន្តែការបង់ពន្ធដូចក្រុមហ៊ុនសហកម្មសិទ្ធិ។
master pension plan	:	ផែនការសោធននិវត្តន៍គោល
a qualified retirement plan sponsored by a financial institution.		ផែនការសោធននិវត្តន៍ដែលមានការឧបត្ថម្ភដោយស្ថាប័នហិរញ្ញវត្ថុមួយ។
master's account	:	គណនីគោល ឬគណនីមេ
an account used by the agency bookkeeping in which the operating capital of the corporation is finally entered.		គណនីមួយត្រូវបានប្រើប្រាស់ដោយបញ្ជីការងារក្នុងភ្នាក់ងារដែលមូលធនប្រតិបត្តិការរបស់សាធារណៈកម្មបានធ្វើការចុះចូលចុងក្រោយ។
matching concept	:	ទស្សនៈបន្ស៊ីគ្នា
a concept holding that when balancing cost against income to arrive at a net profit or loss in a period, the cost taken is accrued cost and income is accrued income.		ទស្សនៈមួយប្រកាន់ខ្ជាប់ថាពេលដែលកាត់កងបន្ទុកចំណាយជាមួយផលចំណូលបានជាប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទមួយ ហើយបន្ទុកចំណាយ គឺជាបន្ទុកកត់ត្រាមុន និងផលចំណូល គឺជាផលកត់ត្រាមុន។
material (Fr. = d'importance relative)	:	វត្ថុធាតុដើម, សំភារៈ
the integral component of the finished goods.		សមាសធាតុផ្គុំគ្រប់បំណែកទាំងអស់នៃផលិតផលសំរេច។
material asset	:	សូមមើល tangible asset
material audit	:	សវនកម្មលើវត្ថុធាតុដើម
internal audit that focuses on the cost of materials.		ការធ្វើសវនកម្មផ្ទៃក្នុងដែលផ្តោតសំខាន់ទៅលើថ្លៃដើមវត្ថុធាតុដើម។
material burden	:	សូមមើល indirect material cost
material information	:	ព័ត៌មានជាសារវន្ត
the information that would be likely to affect a stock's price once it becomes known.		ព័ត៌មានដែលអាចមានផលប៉ះពាល់លើថ្លៃភាគហ៊ុន ពេលដែលវាត្រូវបានដឹង។
material in process	:	វត្ថុធាតុដើមកំពុងដំណើរការ
material in the process of manufacturing and not yet finished.		សម្ភារៈដែលកំពុងដំណើរការក្នុងសង្វាក់ផលិតកម្ម និងមិនបញ្ចប់នៅឡើយទេ។

material inventory	:	សន្និធិវត្ថុធាតុដើម
the material held in stock.		វត្ថុធាតុដើមដែលផ្ទុកនៅក្នុងឃ្លាំង ។
materiality	:	ភាពជាសារវន្ត
(Fr. = importance relative)		
a concept that decision makers should take into account only those factors which will be significantly affected by their decision.		ទស្សនៈមួយដែលអ្នកធ្វើសេចក្តីសម្រេចត្រូវបានពិចារណាតែលើបណ្តាកត្តាសំខាន់ដែលរងផលប៉ះពាល់ខ្លាំងដោយការសម្រេចចិត្ត ។
material ledger	:	បញ្ជីវត្ថុធាតុដើម
the ledger for recording receipts, issues and balances of every raw material item in stock.		បញ្ជីសំរាប់ធ្វើការកត់ត្រានូវការបញ្ចូល-បញ្ចេញ និងសមតុល្យនៃវត្ថុធាតុដើមទាំងអស់ដែលមានក្នុងឃ្លាំង ។
material price standard	:	ស្តង់ដារថ្លៃវត្ថុធាតុដើម
an estimate of what the price of a unit of a given raw material should be for the next period under economic purchasing condition.		ការប៉ាន់ប្រមាណថ្លៃក្នុងក្នុងមួយឯកតានៃវត្ថុធាតុដើមសំរាប់ការិយបរិច្ឆេទបន្ទាប់ នៅក្រោមស្ថានភាពទិញមានលក្ខណៈសេដ្ឋកិច្ច ។
material quantity standard	:	ស្តង់ដារបរិមាណវត្ថុធាតុដើម
estimate of the quantity of a given type of material that should be used in manufacturing a unit of output under carefully controlled operating conditions		ការប៉ាន់ប្រមាណទៅលើចំនួននៃប្រភេទវត្ថុធាតុដើមជាក់លាក់មួយត្រូវប្រើក្នុងការផលិតផលិតមួយឯកតានៃទិន្នផលក្រោមការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នលើស្ថានភាពប្រតិបត្តិ ។
materials cost	:	ថ្លៃដើមវត្ថុធាតុដើម
the expense incurred to acquire the materials to be used in the production of the goods.		ការចំណាយដែលកើតឡើងដើម្បីទិញនូវវត្ថុធាតុដើម ត្រូវបានប្រើក្នុងការផលិតផលិតផល ។
materials purchases budget	:	ថវិកាសំរាប់ទិញវត្ថុធាតុដើម
a budget which shows quantity and cost of each material.		ថវិកាដែលបង្ហាញពីចំនួន និងថ្លៃដើមនៃវត្ថុធាតុដើមនីមួយៗ ។
materials return journal	:	ទិន្ននុប្បវត្តិលើការបង្វិលសវិញនូវវត្ថុធាតុដើម
the journal for recording material returns.		ទិន្ននុប្បវត្តិ សំរាប់ការកត់ត្រាលើវត្ថុធាតុដើមដែលបញ្ជូនត្រឡប់មកវិញ ។

material weakness	:	ភាពខ្សោយជាសារវន្ត
a condition that does not reduce to a low level the risk that material misstatements might occur and not to be detected timely by employees in the ordinary course and performing assigned function.		លក្ខខណ្ឌមួយដែលពុំអាចបន្ថយកម្រិតហានិភ័យ ដែលកំហុសជាសារវន្តអាចកើតមាន និងពុំអាចរកតាមរបៀបធម្មតា ពេលវេលាដោយនិយោជិកលើកិច្ចការដែលបានកំណត់ ។
matrix bookkeeping	:	បញ្ជីកាតាមប្រព័ន្ធម៉ាទ្រីក
old bookkeeping system that uses spread sheet to set the credit items (column) and debit items (row) into a matrix.		ប្រព័ន្ធនៃបញ្ជីកាតាមដែលប្រើប្រាស់តារាងជំនួយការងារ គណនេយ្យ ដើម្បីបង្កើតខ្ទង់គណនានិងខ្ទង់គណនេនៅក្នុងម៉ាទ្រីក ។
matrix form	:	សូមមើល spread sheet
maturing liability	:	បំណុលដល់កំណត់សង
a debt soon due to be paid.		បំណុលដែលដល់កំណត់សងបន្ទាន់ត្រូវបានសង ។
maturity date	:	កាលបរិច្ឆេទដល់កំណត់សង
the date on which a bill or note, an insurance policy, or a bond becomes due for payment or repayment.		កាលបរិច្ឆេទលើកិច្ចបញ្ចប់ វិប័ណ្ណបំណុល ការធានារ៉ាប់រង សញ្ញា វិប័ណ្ណដល់កំណត់សង ឬទូទាត់សងប្រាក់ ។
maximum cost	:	ថ្លៃដើមអតិបរមា
the maximum amount of cost that may incur.		ចំនួនអតិបរមានៃថ្លៃដើមដែលអាចកើតមានឡើង ។
maximum foreseeable loss	:	ការខាតបង់ជាអតិបរមាដែលអាចប៉ាន់ប្រមាណបាន
the maximum dollar which can be lost if a catastrophe occurs.		ចំនួនអតិបរមានៃប្រាក់ដុល្លារដែលអាចខាតបង់ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង ។
maximum probable loss	:	ការខាតបង់ជាអតិបរមាដែលអាចកើតឡើង
the maximum amount that can be lost under realistic situation.		ចំនួននៃការខាតបង់ជាអតិបរមានៅក្រោមស្ថានភាពជាក់លាក់ប្រជាមួយ ។
meals and entertainment expense	:	ការចំណាយហូបចុក និងការកំសាន្ត
the tax deduction up to 50% of the cost of meals and entertainment incurred in the ordinary course of bus-iness.		ការកាត់បន្ថយបង់ពន្ធហូបចុក ៥០% នៃបន្ទុកចំណាយលើចំណីអាហារ ការកំសាន្តដែលកើតឡើងពេលដំណើរការតាមធម្មតានៃអាជីវកម្ម ។

means of salvaging	:	មធ្យោបាយស្រោចស្រង់
means used by an auditor for rendering piecemeal opinion when he can not provide either qualified or unqualified opinions.		មធ្យោបាយដែលប្រើប្រាស់ដោយសវនករសំរាប់ការផ្តល់នូវមតិមួយជ្រុងក្នុងពេលដែលគេពុំអាចផ្តល់បាននូវមតិត្រឹមត្រូវ ឬមតិត្រឹមត្រូវលើកលែងករណីខ្លះ ។
measured income	:	សូមមើល permanent income
memo	:	កំណត់ត្រាខ្លី
(Fr. = mémoranda)		
written record supporting journal entries.		កំណត់ត្រាខ្លីជាលាយលក្ខណ៍អក្សរគ្រាន់ជាជំនួយដល់បញ្ជីកាទិន្ននុប្បវត្តិ ។
memorandum entry	:	បញ្ជីកាតាមអនុស្សាវរណៈ
an entry with description only, no debits or credits are included.		បញ្ជីកាមានតែការអធិប្បាយពន្យល់ ដោយមិនមានកត់ត្រាខាងឥណពន្ធ និងឥណទាន ។
memorandum of audit	:	សូមមើល audit memo
mental accounting	:	គណនេយ្យតាមគំនិត ឬស្មារតី
the tendency to categorize funds or items of value even though there is no logical basis for the categorization.		ទិដ្ឋភាពនៃការចំណាត់ថ្នាក់មូលនិធិ ឬវត្ថុត្រូវសម្បត្តិ ដោយពុំមានមូលដ្ឋានហេតុផលច្បាស់លាស់ សំរាប់ការចំណាត់ថ្នាក់នោះ ។
merchandise inventory	:	សន្និធិទំនិញ
unsold merchandise on hand at a given time.		ទំនិញមានក្នុងដៃពុំទាន់បានលក់នៅឡើយនៅក្នុងពេលមួយជាក់លាក់ ។
merchandise ledger	:	បញ្ជីទំនិញ
a detailed ledger for recording receipt, selling and the balance of each merchandise on hand.		សៀវភៅលំអិតសំរាប់ធ្វើការកត់ត្រានូវការទទួលទំនិញ ការលក់ ព្រមទាំងសមតុល្យទំនិញនីមួយៗដែលមាន ។
merchandise purchases budget	:	គំរោងថវិកាសំរាប់ការទិញទំនិញ
the estimate of the units and costs of merchandise to be purchased by a firm.		ការព្យាករណ៍នៃបរិមាណ និងថ្លៃដើមនៃទំនិញត្រូវទិញដោយក្រុមហ៊ុនអាជីវកម្មមួយ ។
merged account	:	គណនីរួម, គណនីបញ្ចូលគ្នា
an account which contains the balance carried forward from the last budget year.		គណនីដែលមានសមតុល្យយោងពីថវិកាឆ្នាំមុន ។

merger (Fr. = fusion)	:	ការបញ្ចូលគ្នា , ការរួមគ្នា
acquiring assets and liabilities of one or more other companies in exchange for the stock, cash or other properties.	:	ការទទួលបាននូវទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនមួយ ឬច្រើននៅក្នុងការដោះដូរជាមួយភាគហ៊ុន សាច់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងទៀត ។
method of accounting	:	សូមមើល accounting method
method of fixed percentage on cost	:	សូមមើល straight-line method of depreciation
micro accounting	:	មីក្រូគណនេយ្យ
the accounting for a person, a company, or a government agency.	:	គណនេយ្យសំរាប់បុគ្គល ក្រុមហ៊ុន ឬភ្នាក់ងាររដ្ឋាភិបាល ។
mid-term audit	:	សូមមើល interim audit
mid-term gain or loss	:	ការចំណេញ ឬខាតចន្លោះលើសពីមួយឆ្នាំ តិចជាង១ឆ្នាំកន្លះ
profits from the sale of property owned more than one year but not more than 18 months.	:	ប្រាក់ចំណេញដែលទទួលបានពីការលក់នូវទ្រព្យសម្បត្តិដែលបានកាន់កាប់ច្រើនជាងមួយឆ្នាំ ប៉ុន្តែមិនអោយលើសពី ១៨ខែ ។
mine development cost	:	ចំណាយលើការអភិវឌ្ឍន៍ធនធានរ៉ែ
the cost incurred to develop minerals.	:	ការចំណាយដែលកើតមាននៅក្នុងការអភិវឌ្ឍន៍ធនធានរ៉ែ ។
mine exploration cost	:	ចំណាយលើការរុករកធនធានរ៉ែ
a cost incurred before a mine has reached the development stage.	:	ការចំណាយដែលកើតមានឡើងមុនពេលធនធានរ៉ែបានសំរេចដល់ដំណាក់កាលអភិវឌ្ឍន៍ ។
minimum cash balance	:	សមតុល្យបេឡាអប្បបរមា
safety cushion needed to avoid a future cash shortage.	:	ចំនួនប្រាក់ដែលបំរុងទុកដើម្បីចៀសវាងការខ្វះខាតនូវសាច់ប្រាក់នាពេលអនាគត ។
minimum lease payment	:	ការទូទាត់ប្រាក់ភតិសន្យាអប្បបរមា
regular rental payments excluding executory costs to be made by the lessee to the lessor in capital lease.	:	ការបង់ជាទៀងទាត់នូវប្រាក់ជួលដោយពុំរាប់បញ្ចូលលើបន្ទុកចំណាយប្រតិបត្តិការ ត្រូវបានទូទាត់ដោយអ្នកជួលទៅអោយម្ចាស់ជួលក្នុងភតិសន្យាមូលធន ។
minimum wage	:	ប្រាក់ឈ្នួល ឬប្រាក់កំរៃ
the smallest hourly wage that an employee may be paid as mandated by law.	:	ចំនួនម៉ោងពេលកម្មតិចបំផុត ដែលនិយោជិកអាចត្រូវបានទូទាត់តាមបញ្ញត្តិច្បាប់ ។

minority interest	:	ផលប្រយោជន៍ភាគតិច
equity in a subsidiary not owned by the parent company.		មូលធនរបស់ម្ចាស់នៅក្នុងក្រុមហ៊ុនសាខាដែលពុំមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេ ។
minority shareholder	:	ម្ចាស់ភាគហ៊ុនដែលមានភាគកម្មតិច
the shareholder who owns less than 50% of the voting stock of a company.		ម្ចាស់ភាគហ៊ុនដែលមានកម្មសិទ្ធិកាន់កាប់តិចជាង ៥០% នៃភាគហ៊ុនដែលបានសិទ្ធិបោះឆ្នោតនៃក្រុមហ៊ុនមួយ ។
minutes book	:	សៀវភៅកំណត់ត្រា
the formal record of the issues discussed and actions taken in meetings of stockholders and of the board of directors.		កំណត់ត្រាផ្លូវការទៅលើបញ្ហាដែលបានពិភាក្សា និងសកម្មភាពដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល ។
miscellaneous cost	:	ថ្លៃដើមផ្សេងៗ
cost that is not frequently incurred and small in amount.		ចំណាយដែលកើតមានឡើង និងមានចំនួនតិចតួច ។
miscellaneous expense	:	ចំណាយផ្សេងៗ
a non-recurring expense that is very small in amount.		ចំណាយដែលកើតមានម្តងម្កាលហើយវាមានបរិមាណតិចតួច ។
miscellaneous income	:	ចំណូលផ្សេងៗ
income not specifically listed as a single taxable item, such as personal service, student income.		ចំណូលដែលពុំមានរាយនាមនៅក្នុងខ្ទង់ជាប់ពន្ធតែមួយដូចជា សេវាកម្មផ្ទាល់ខ្លួន ឬចំណូលរបស់និស្សិត ។
mischarge	:	ការចំណាយទូទាត់ច្រលំ
an error made in the process of charging an account.		កំហុសឆ្គងដែលកើតមានឡើងនៅក្នុងដំណើរការគណនីចំណាយទូទាត់ ។
misleading (Fr. = fallacieux)	:	ការដឹកនាំទៅរកផ្លូវខុស
a wrong direction given to those who read the financial statement because of the mistakes and incompleteness of the statements.		ការភ័ន្តច្រលំក្នុងការណែនាំដល់អ្នកអានរបាយការណ៍ហិរញ្ញវត្ថុដោយសារកំហុសឆ្គង និងរបាយការណ៍មានភាពមិនពេញលេញ ។
misposted account	:	គណនីដែលបានកត់ត្រាខុស
the account into which an entry has been misposted.		គណនីដែលការចុះចូលមានការភ័ន្តច្រលំ ។
misposting	:	សូមមើល error in posting

misstatement	:	ការរាយការណ៍ខុស, កំហុស
an error, fraud or a direct illegal amount that has an immediate impact on reported figures.		កំហុសឆ្គង ការក្លែងបន្លំ ឬចំនួនខុសច្បាប់ណាមួយដែលមានផលប៉ះពាល់ភ្លាមៗទៅនឹងតួលេខដែលបានរាយការណ៍ ។
mixed account	:	គណនីចម្រុះ
an account having both nominal and real elements.		គណនីដែលមានសមាសធាតុពីរ គឺធាតុបណ្តោះអាសន្នមានតែឈ្មោះ និងធាតុពិតជាក់ស្តែង ។ ។
mixed business asset	:	ទ្រព្យសកម្មអាជីវកម្មចម្រុះ
an asset used for business and non-business purposes.		ទ្រព្យសកម្មត្រូវបានប្រើប្រាស់សំរាប់គោលបំណងសកម្មភាពអាជីវកម្ម និងមិនមែនសកម្មភាពអាជីវកម្ម ។
modified cash basis	:	មូលដ្ឋានសាច់ប្រាក់កែតម្រូវ
a basis that treats an asset cost as one to be depreciated over its life, expenses such as rent paid in advance are also regarded as assets and are deductible only in the period to which they applied.		មូលដ្ឋានដែលកំណត់ថ្លៃដើមនៃទ្រព្យសកម្មត្រូវធ្វើរំលស់ទៅតាមអាយុកាលនៃការប្រើប្រាស់របស់វា ការចំណាយនោះមានដូចជា ការជួលបង់មុនក៏ចាត់ជាទ្រព្យសកម្ម ហើយដែលត្រូវកាត់បន្ថយតែក្នុងពេលអនុវត្តប៉ុណ្ណោះ ។
modified equity basis	:	មូលដ្ឋានកែតម្រូវមូលធនផ្ទាល់
the basis under which investment in subsidiaries is adjusted, and subsidiary earnings are recognized only when the dividends have been received.		មូលដ្ឋាន ដែលការវិនិយោគទៅក្នុងក្រុមហ៊ុនសាខាត្រូវបានកែតម្រូវ និងកំណត់ចំណូលក្រុមហ៊ុនសាខាត្រូវបានទទួលស្គាល់នៅពេលដែលភាគលាភបានទទួល ។
modified internal rate of return	:	អត្រាបង្វិលផ្ទៃក្នុងដែលបានកែតម្រូវ
internal rate of return adjusted for negative cash flow.		ការកែតម្រូវលើផលនៃអត្រាផ្ទៃក្នុង សំរាប់លំហូរសាច់ប្រាក់អវិជ្ជមាន ។
monetary approach	:	វិធីសាស្ត្ររូបិយវត្ថុ
an approach that uses money as a measure for the balance of payments.		វិធីប្រើប្រាស់នូវសាច់ប្រាក់សំរាប់វាស់វែងសមតុល្យនៃជញ្ជីងទូទាត់ ។
monetary capital	:	សូមមើល free capital
monetary gain	:	ភាពចំណេញរូបិយវត្ថុ
a gain arising from holding monetary liabilities during a period where there has been a rise in the price level, or holding monetary assets in a price declining period.		ភាពចំណេញដែលបានមកពីការកាន់បំណុលរូបិយវត្ថុក្នុងកាលបរិច្ឆេទមួយដែលមានការកើនឡើងក្នុងកម្រិតថ្លៃ ឬការកាន់នូវទ្រព្យសកម្មរូបិយវត្ថុកាលបរិច្ឆេទថ្លៃធ្លាក់ចុះ ។

monetary income	:	ចំណូលរូបិយវត្ថុ
net income adjusted by the purchasing power of money.		ចំណេញដែលទទួលបានពីកំលាំងទិញនៃប្រាក់ ។
monetary liability	:	បំណុលរូបិយវត្ថុ
a liability with money amounts fixed by contract or commitment regardless of the exchange rate or price level changes.		បំណុលដែលចំនួនប្រាក់បានកំណត់ដោយកិច្ចសន្យា ឬការសន្យា ដែលពុំគិតដល់អត្រាប្តូរប្រាក់ ឬបំរែបំរួលកម្រិតថ្លៃ ។
monetary loss	:	ការខាតបង់រូបិយវត្ថុ
a loss arising from holding monetary assets during inflation, or from holding monetary liabilities in deflation.		ការខាតបង់ដែលបណ្តាលមកពីការកាន់ទ្រព្យសកម្មរូបិយវត្ថុ ក្នុងអំឡុងពេលមានអតិផរណា ឬការកាន់បំណុលរូបិយវត្ថុ ក្នុងអំឡុងពេលបដិផរណា ។
mixed cost	:	ថ្លៃដើមចម្រុះ
the cost that is not clearly variable or fixed, but is a combination of both.		ថ្លៃដើមដែលពុំបានកំណត់អោយច្បាស់ជាថ្លៃដើមថេរ ឬអថេរ ប៉ុន្តែវាជាការសរុបរួមនៃថ្លៃដើមទាំងពីរ ។
mixed-dollar income	:	សូមមើល monetary income
mixed fund	:	មូលនិធិចម្រុះ
a fund consisting of the proceeds of both real and personal property.		មូលនិធិ រួមមាន ចំណូលប្រាក់ទាំងពីរទ្រព្យសម្បត្តិពិត និងទ្រព្យ សម្បត្តិឯកជន ។
mixed income	:	ចំណូលចម្រុះ
a balancing item in the income distribution account that equals value added minus salaries and wages, minus taxes and plus subsidies receivable.		ធ្វើតុល្យភាពនៃគណនីបែងចែកចំណូលដែលស្មើនឹងតំលៃបន្ថែម ដកជាមួយប្រាក់បៀវត្ស ឬប្រាក់ឈ្នួលពលកម្មដកនឹងការបង់ ពន្ធរួចបូកប្រាក់ឧបត្ថម្ភធនត្រូវទទួល ។
mixed shares	:	ភាគហ៊ុនចម្រុះ
the shares issued with priority in dividend but with no or less priority in residual assets.		ភាគហ៊ុនត្រូវបានបោះផ្សាយលក់ដែលផ្តល់អាទិភាពខ្ពស់លើ ភាគលាភ ប៉ុន្តែគ្មាន ឬមានអាទិភាពតិចទៅលើទ្រព្យសកម្មដែល នៅសល់ ។
modern internal audit	:	សូមមើល operational audit
modified accrual	:	ផល ឬបន្ទុកកត់ត្រាមុនបានកែតម្រូវ
a method under which government revenue is recognized when it becomes available and measurable.		វិធីសាស្ត្រដែលចំណូលរដ្ឋាភិបាលត្រូវបានទទួលស្គាល់នៅពេល វាអាចប្រើប្រាស់ និងវាស់វែងបាន ។

modified basis	:	មូលដ្ឋានកែតម្រូវ
a custom that uses cash basis at daily bookkeeping, but uses accrual basis at the end of the period.		ទំលាប់មួយដែលប្រើមូលដ្ឋានសាច់ប្រាក់បញ្ជីការប្រចាំថ្ងៃ ប៉ុន្តែប្រើប្រាស់មូលដ្ឋានបង្កនៅចុងការិយបរិច្ឆេទ ។
monetary measure	:	ការវាស់វែងរូបិយវត្ថុ
accounting custom of using money for measuring transactions.		ទំលាប់គណនេយ្យនៃការប្រើប្រាស់រូបិយវត្ថុសំរាប់ធ្វើការវាស់វែងប្រតិបត្តិការ ។
monetary measurement unit principle	:	គោលការណ៍នៃការវាស់វែងឯកតារូបិយវត្ថុ
a principle that accounting should use money as a measurement unit.		គោលការណ៍ដែលគណនេយ្យត្រូវប្រើប្រាស់រូបិយវត្ថុជាឯកតាវាស់វែង ។
money balance sheet	:	តារាងតុល្យការរូបិយវត្ថុ
a balance sheet showing money receipts and disbursements in a period by social accounting.		តារាងតុល្យការមួយដែលបង្ហាញពីរូបិយវត្ថុបានទទួល និងបានដកនៅក្នុងការិយបរិច្ឆេទមួយដោយគណនេយ្យសង្គម ។
money capital	:	សូមមើល free capital
money circuit account	:	សូមមើល flow of funds account
money income	:	ចំណូលជារូបិយវត្ថុ
the income measured in terms of money.		ចំណូលដែលអាចវាស់វែងជាសាច់ប្រាក់ ។
money payment	:	សូមមើល cash payment
monthly basis	:	មូលដ្ឋានបញ្ជីការប្រចាំខែ
the basis where journal entries are posted into the ledger monthly.		មូលដ្ឋានដែលការចុះចូលក្នុងទិន្នន័យបញ្ជីត្រូវបានផ្ទេរ ឬស្រង់ចូលបញ្ជីប្រចាំខែ ។
monthly trial balance	:	តារាងតុល្យភាពប្រចាំខែ
the trial balance prepared monthly.		តារាងតុល្យភាពដែលបានរៀបចំជារៀងរាល់ខែ ។
morale audit	:	ការធ្វើសវនកម្មលើសីលធម៌បុគ្គល
an audit of the employee's morale in an organization.		ការធ្វើសវនកម្មទៅលើសីលធម៌របស់និយោជិកនៅក្នុងអង្គភាពអាជីវកម្មមួយ ។

movable property	:	ទ្រព្យសម្បត្តិដែលអាចផ្លាស់ទីកន្លែងបាន
1-the property that is not fixed in place or intended to be a permanent part of immovable property. 2- personal property.		១-ទ្រព្យសម្បត្តិដែលពុំស្ថិតនៅនឹងមួយកន្លែង ឬក៏ចង់ក្លាយជាផ្នែកអចិន្ត្រៃយ៍នៃអចលនទ្រព្យមួយ ។ ២-ទ្រព្យផ្ទាល់ខ្លួន ។
multi-national accounting	:	សូមមើល international accounting
multiple asset account	:	គណនីពហុទ្រព្យសកម្ម
an account containing more than one asset, created for the purpose of depreciation or cost recovery deductions.		គណនីដែលមានទ្រព្យសកម្មច្រើនជាងមួយ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើការកាត់រំលស់ ឬការកាត់បន្ថយថ្លៃស្រង់ដើមមកវិញ ។
multiple costing	:	ពហុគុណនៃការគិតថ្លៃដើម
using different costing methods in the same factory.		ការប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នា នៅក្នុងការកំណត់ថ្លៃដើមចំពោះរោងចក្រដូចគ្នា ។
multiple posting method	:	វិធីសាស្ត្របញ្ជីកាតពហុគុណនី
the posting of entries into the detailed ledger as well as into the general ledger by carbon papers in one writing.		បញ្ជីកាបបញ្ជីចំណែក បញ្ជីទូទៅដោយផ្គុំត្រង់ក្រដាសកាបបានលើសំណេរតែមួយ ។
multiple recording	:	ការកត់ត្រាច្រើនដង
the government accounting under which entries are made in more than one fund, when there are 2 or more funds each having authority over the transaction.		គណនេយ្យរដ្ឋាភិបាលដែលការចុះចូលបានធ្វើឡើងទៅលើមូលនិធិច្រើនជាងមួយ ពេលដែលមានមូលនិធិពីរ ឬច្រើនហើយមូលនិធិនីមួយៗត្រូវមានអនុម័តលើប្រតិបត្តិការ ។
multiple-step approach	:	វិធីបង្ហាញមានច្រើនដំណាក់ ឬច្រើនជំហាន
income statement preparation method by which revenues and expenses are matched in several steps to get the interim totals.		វិធីសាស្ត្រនៃការរៀបចំរបាយការណ៍លទ្ធផលដោយផលចំណូល និងចំណាយត្រូវបន្ស៊ីគ្នាក្នុងជំហានជាច្រើន ដើម្បីបានលេខសរុបបណ្តោះអាសន្នមួយ ។
multiple-step combined income and retained earnings statement	:	របាយការណ៍លទ្ធផល និងរបាយការណ៍ប្រាក់ចំណេញបំរុងទុកបញ្ចូលគ្នាតាមច្រើនដំណាក់
a combined income and retained earnings Statement prepared under the multiple-step approach.		ការបញ្ចូលគ្នានៃរបាយការណ៍លទ្ធផល និងរបាយការណ៍ប្រាក់ចំណេញបំរុងទុកត្រូវបានរៀបចំឡើងតាមវិធីច្រើនដំណាក់ ។

multiplier method	: វិធីសាស្ត្រតាមមេគុណ
the method under which the value of human resources is determined by multiplying the value of human resources of previous period by the percentage change in the current income.	វិធីសាស្ត្រដែលតំលៃនៃធនធានមនុស្ស ត្រូវបានកំណត់តាមវិធីគុណតំលៃនៃធនធានមនុស្ស នៅក្នុងគ្រាមុនជាមួយភាគរយនៃបំរែបំរួលចំណូលក្នុងគ្រាបច្ចុប្បន្ន ។
multi-product breakeven point	: ចំណុចស្រង់ដើមតាមពហុផលិតផល
breakeven point for a company that sells a number of products determined by using a hypothetical unit made up of units of products in the expected units.	ចំណុចស្រង់ដើមសំរាប់ក្រុមហ៊ុនមួយដែលលក់ចំនួនផលិតផលច្រើនត្រូវបានកំណត់ដោយការប្រើប្រាស់នូវឯកតាបានសន្មតបង្កើតចំនួនឯកតានៃផលិតផលនៅក្នុងចំនួនឯកតាដែលបានគ្រោងទុក ។
municipal accounting	: គណនេយ្យនៃអាជ្ញាធរក្រុង
the accounting for city governments.	គណនេយ្យសំរាប់អាជ្ញាធរក្រុងរបស់រដ្ឋាភិបាល ។
municipal bond	: សញ្ញាប័ណ្ណរបស់ក្រុង
debt obligation issued by a state or a local municipal entity.	កាតព្វកិច្ចបំណុលដែលបានបោះលក់ដោយរដ្ឋ ឬអាជ្ញាធរក្រុងប្រចាំតំបន់ ។

N

narrative form	:	ទំរង់ពិពណ៌នា
a form of reporting the operating results and the financial positions of a company by descriptive words.		ទំរង់នៃការរាយការណ៍អំពីលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយពាក្យបរិយាយ ។
national account	:	គណនីជាតិ
an account for transactions of all locations in a country.		គណនីសំរាប់ប្រតិបត្តិការនៅគ្រប់តំបន់ទូទាំងប្រទេស ។
National Accounting Automated Research System	:	ប្រព័ន្ធស្រាវជ្រាវស្វ័យប្រវត្តិលើគណនេយ្យជាតិ
computerized database for retrieving annual reports of the public companies and governmental entities.		ទិន្នន័យក្នុងកុំព្យូទ័រសំរាប់ទាញយករបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន និងស្ថាប័នរដ្ឋាភិបាល ។
National Audit Office	:	ការិយាល័យសវនកម្មជាតិ
the government office charged with examining all departments and local authorities.		ការិយាល័យរដ្ឋាភិបាលទទួលបន្ទុកពិនិត្យគ្រប់ក្រសួង និងអាជ្ញាធរខេត្ត-ក្រុង ។
national balance sheet	:	តារាងតុល្យការជាតិ
a balance sheet that includes all sectors of the nation's economy.		តារាងតុល្យការដែលរួមបញ្ចូលគ្រប់ផ្នែករបស់សេដ្ឋកិច្ចជាតិ ។
national economic accounting	:	គណនេយ្យសេដ្ឋកិច្ចជាតិ
the reporting of cost incurred in complying with anti-pollution, safety and health, and socially beneficial requirements and impact of the business entity on the environment.		របាយការណ៍អំពីថ្លៃដើមដែលកើតឡើងដោយអនុលោមទៅតាមតម្រូវការអត្ថប្រយោជន៍សង្គម សុខភាព សន្តិសុខ និងប្រឆាំងការបំពុល និងឥទ្ធិពលនៃអង្គភាពអាជីវកម្មលើបរិស្ថាន ។
national income	:	ចំណូលជាតិ
all income earned by a country's people, including labor and capital investment.		គ្រប់ចំណូលរកបានដោយប្រជាជនក្នុងប្រទេស រួមមានកម្លាំងពលកម្ម និងការវិនិយោគមូលធន ។
national income accounting	:	គណនេយ្យចំណូលជាតិ
the procedure that provides information about a nation's operation of the economic system.		នីតិវិធីដែលផ្តល់ព័ត៌មានអំពីប្រតិបត្តិការរបស់ជាតិនៃប្រព័ន្ធសេដ្ឋកិច្ច ។

national wealth statement	:	របាយការណ៍ទ្រព្យសម្បត្តិជាតិ
a form of the national balance sheet on which the obligations and credits among sectors of the economy have been eliminated.		ទម្រង់នៃតារាងតុល្យការជាតិលើកាតព្វកិច្ច និងឥណទានរវាងបណ្តាវិស័យនៃសេដ្ឋកិច្ចត្រូវបានលុបបំបាត់ ។
natural cost	:	ថ្លៃដើមធម្មតា
a cost classified according to its basic nature, such as salaries, material, expense, etc.		ថ្លៃដើមចាត់ថ្នាក់អាស្រ័យលើប្រភេទមូលដ្ឋាន ដូចជា ប្រាក់ខែ សម្ភារៈ ចំណាយ ។ល ។
natural cost system	:	ប្រព័ន្ធថ្លៃដើមធម្មតា
the system under which natural costs would be gathered together as a total for this item.		ប្រព័ន្ធដែលថ្លៃដើមធម្មតាត្រូវបានប្រមូលផ្តុំជាមួយគ្នាជាចំនួនសរុបសំរាប់គ្រប់ប្រភេទ ។
natural hedge	:	ការទប់ស្កាត់អត្រាប្តូរប្រាក់
foreign currency hedging that arises in the ordinary course of business.		ការទប់ទល់រូបិយប័ណ្ណបរទេសកើនឡើងនៅក្នុងអាជីវកម្មធម្មតា ។
near-cash asset	:	ទ្រព្យសម្បត្តិប្រហាក់ប្រហែលសាច់ប្រាក់
that portion of liquid asset other than cash.		ផ្នែកនៃទ្រព្យសម្បត្តិរាវស្រួលបង្វិលក្រៅពីសាច់ប្រាក់ ។
necessary expense	:	សូមមើល tax deductible expense
negative account balance	:	សមតុល្យគណនីអវិជ្ជមាន
credit balance in the accounts that normally have debit balances, or debit balance in those normally have credit balances.		សមតុល្យឥណទាននៅក្នុងគណនីដែលជាធម្មតាមានសមតុល្យខាងឥណពន្ធ ឬសមតុល្យឥណទានមានសមតុល្យឥណពន្ធ ។
negative amortization	:	ការរំលស់អវិជ្ជមាន
a gradual increase in mortgage debt that occurs when the monthly payment is insufficient to cover the interest due, and the principal balance owed keeps increasing.		ការកើនឡើងបំណុលបញ្ចាំដែលកើតឡើងនៅពេលការបង់ប្រចាំខែមិនគ្រប់គ្រាន់សំរាប់ថ្លៃការប្រាក់ ហើយប្រាក់ដើមទុះតែកើនឡើង ។
negative asset	:	ទ្រព្យសកម្មអវិជ្ជមាន
negative assurance (Fr. = assurance négative)	:	ការធានាអវិជ្ជមាន
an opinion made by an auditor stating that no material modifications should be made to the financial statements.		ទស្សនៈធ្វើឡើងដោយសវនករបញ្ជាក់ថា គ្មានការកែប្រែជាសារវន្តត្រូវធ្វើឡើងចំពោះរបាយការណ៍ហិរញ្ញវត្ថុទេ ។

negative basis	:	មូលដ្ឋានគិតពន្ធអវិជ្ជមាន
tax basis in property of less than zero.		មូលដ្ឋានគិតពន្ធលើទ្រព្យសម្បត្តិ ដែលទាបជាងសូន្យ ។
negative confirmation	:	ការបញ្ជាក់អះអាងអវិជ្ជមាន
the confirmation of accounts payable and receivable balances by sending out letters which will be returned to the auditor's only when the balance differs from that of the recipient's.		ការបញ្ជាក់លើសមតុល្យគណនីត្រូវទាវ និងគណនីត្រូវសង ដោយបញ្ជូនលិខិតសួរ និងត្រូវធ្វើត្រឡប់អោយសវនករវិញក្នុង ករណីសមតុល្យខុសពីអ្នកទទួលលិខិត ។
negative carry	:	ការប្រើប្រាស់ប្រាក់កម្ចីអវិជ្ជមាន
a condition in which the cost of borrowing money exceeds the return from it, implying a loss, except when some tax advantages may result.		លក្ខខណ្ឌដែលថ្លៃដើមទឹកប្រាក់កម្ចីលើសប្រាក់ចំណូលពីវាដែល បញ្ជាក់ពីការខាតបង់ លើកលែងតែអត្ថប្រយោជន៍ពន្ធជារខ្លះ ត្រូវកើតឡើង ។
negative cost of carry	:	សូមមើល negative carry
negative debt	:	សូមមើល owner's capital
negative equity	:	មូលធនផ្តាច់អវិជ្ជមាន
decline in the value of an asset after it is purchased to a level lower than the outstanding loan balance that financed the purchase.		ការថយចុះនៃតម្លៃទ្រព្យសម្បត្តិបន្ទាប់ពីការទិញមានកំរិតទាប ជាងសមតុល្យកម្ចីមិនទាន់សងដែលជាហិរញ្ញប្បទានចំពោះ ការទិញ ។
negative gearing	:	អត្រាចងការប្រាក់អវិជ្ជមាន
an investment strategy under which related costs such as interest exceed income from the asset, thus creating a deduction against income from other sources.		យុទ្ធសាស្ត្រវិនិយោគដែលពាក់ព័ន្ធថ្លៃដើម ដូចជាតម្លៃការប្រាក់ លើសចំណូលពីទ្រព្យសម្បត្តិ ដូច្នេះមានការថយចុះប្រៀបធៀប ចំណូលពីប្រភពផ្សេងៗ ។
negative goodwill	:	មូលនិធិពាណិជ្ជកម្មអវិជ្ជមាន
1-the amount by which current fair value of the company is less than the carrying value of its net assets. 2-credit differential.		១-ចំនួនទឹកប្រាក់នៃតម្លៃបច្ចុប្បន្នរបស់ក្រុមហ៊ុនតិចជាងតម្លៃ របស់ទ្រព្យសម្បត្តិសុទ្ធ ។ ២-ភាពខុសគ្នានៃឥណទាន
negative income tax	:	ពន្ធលើប្រាក់ចំណេញអវិជ្ជមាន
the program for a guaranteed minimum income, which provides maintenance payments based on low income.		កម្មវិធីសំរាប់ចំណេញអប្បបរមាត្រូវបានធានា ដែលផ្តល់ការបង់ ក្នុងកំរិតចំណេញទាប ។

negative incremental cost	:	សូមមើល incremental cost
negative profit	:	សូមមើល net loss
negative verification	:	ការផ្ទៀងផ្ទាត់អវិជ្ជមាន
the verification of a bank statement if no difference is reported in 30 days the accounts will be considered correct.		ការពិនិត្យផ្ទៀងផ្ទាត់លើរបាយការណ៍របស់ធនាគារក្នុងករណីគ្មានភាពខុសគ្នាត្រូវបានរាយការណ៍ក្នុងរយៈពេល ៣០ ថ្ងៃ នៅគណនីនឹងអាចពិចារណាថាត្រឹមត្រូវ។
negative working capital	:	ទុនអាជីវកម្មអវិជ្ជមាន
a situation in which the current liabilities of a firm exceed its current assets.		ស្ថានភាពដែលក្នុងនោះបំណុលបច្ចុប្បន្នរបស់ក្រុមហ៊ុនលើសពីទ្រព្យសម្បត្តិបច្ចុប្បន្ន។
negligence	:	ការចោលប្រហែស
an accountant or auditor's failure to conduct an audit with due care.		គណនេយ្យករ ឬសវនករខកខានពុំបានអនុវត្តការងារសវនកម្មដោយប្រុងប្រយ័ត្ន។
negotiated price method	:	វិធីសាស្ត្រកំណត់ថ្លៃចរចា
the transfer pricing method which uses the price arrived at through negotiation.		វិធីសាស្ត្រប្តូរតម្លៃដែលប្រើប្រាស់តម្លៃតាមរយៈការចរចា។
neoclassical school	:	ការអនុវត្តថ្លៃដើមប្រវត្តិសាស្ត្រ
a group of people who comply with the historical cost principle.		ក្រុមមនុស្សដែលអនុវត្តតាមគោលការណ៍ថ្លៃដើមប្រវត្តិសាស្ត្រ។
net accretion concept	:	ទស្សនៈកើនឡើងសុទ្ធ
a concept under which income should be measured by increases in an individual's wealth in a period.		ទស្សនៈដែលចំណូលត្រូវវាស់វែងដោយបង្កើនទ្រព្យសម្បត្តិបុគ្គលនីមួយៗ នៅក្នុងការិយបរិច្ឆេទមួយ។
net adjusted present value	:	តំលៃបច្ចុប្បន្នកែតម្រូវសុទ្ធ
the adjusted present value minus the cost of an investment.		តំលៃបច្ចុប្បន្នកែតម្រូវដកថ្លៃដើមវិនិយោគ។
net after-tax gain	:	ប្រាក់ចំណេញសុទ្ធបន្ទាប់ពីការបង់ពន្ធ
net amount payable	:	ចំនួនទឹកប្រាក់ពន្ធសុទ្ធ
total amount of tax and Medicare levy.		ចំនួនទឹកប្រាក់សរុបនៃពន្ធ និងអាករថ្នាំពេទ្យ។

net annual income	:	ចំណូលប្រចាំឆ្នាំសុទ្ធ
gross annual income of an individual less income taxes paid.		ចំណូលដុលប្រចាំឆ្នាំ របស់បុគ្គលដកចំណូលត្រូវបង់ពន្ធ។
net assets	:	ទ្រព្យសកម្មសុទ្ធ
1-active assets minus the negative assets. 2-the fixed assets plus net working capital.		១-ទ្រព្យសកម្ម ដកទ្រព្យសម្បត្តិអវិជ្ជមាន។ ២-អចលនទ្រព្យ បូកនឹងមូលធនអាជីវកម្មសុទ្ធ។
net asset value	:	តំលៃទ្រព្យសកម្មសុទ្ធ
the value that is calculated as (market value + cash in hand - debts) + the number of shares the mutual funds have outstanding.		តំលៃដែលត្រូវគណនាជា (តំលៃទីផ្សារ + សាច់ប្រាក់-បំណុល) ចែកនឹងចំនួនភាគហ៊ុនដែលមូលនិធិសង្គហៈបានដេញ។
net basis	:	សូមមើល net method
net capital	:	មូលធនសុទ្ធ
it equals total capital - borrowed capital - deferred capital.		ស្មើនឹងមូលធនសរុប - មូលធនកម្ចី - មូលធនពន្យារពេល។
net capital employed	:	មូលធនសុទ្ធប្រើប្រាស់
all fixed and current assets less current liabilities.		គ្រប់ទ្រព្យអចលនកម្ម និងទ្រព្យចរន្តដកនឹងបំណុលចរន្ត។
net capital gain	:	ប្រាក់កំរៃមូលធនសុទ្ធ
excess of the net long term capital gain for the year over net short-term capital losses for the year.		ចំនួនលើសនៃមូលធនសុទ្ធទទួលបានរយៈពេលវែងក្នុងឆ្នាំលើការបាត់បង់មូលធនសុទ្ធរយៈពេលខ្លីក្នុងឆ្នាំ។
net capitalized cost	:	ថ្លៃដើមមូលធនសុទ្ធ
gross capitalized cost minus capitalized cost reduction.		ថ្លៃដើមមូលធនដុលដកនឹងការថយចុះថ្លៃដើមមូលធន។
net cash balance	:	សមតុល្យសាច់ប្រាក់សុទ្ធ
the beginning cash balance plus cash receipts minus cash disbursements.		សមតុល្យសាច់ប្រាក់ដើមត្រាបូកនឹងសាច់ប្រាក់ទទួលបានដកសាច់ប្រាក់ចំណាយ។
net cash flow	:	ចលនាសាច់ប្រាក់សុទ្ធ
cash after paying cash expenses and debt services, it equals income plus depreciation less dividends paid.		សាច់ប្រាក់បន្ទាប់ពីការបង់ចំណាយ និងសេវាបំណុល ហើយវាស្មើនឹងចំណូលបូករំលស់ដកភាគលាភបានបង់។

net cash inflow	:	សូមមើល contribution margin
net cash investment	:	ការវិនិយោគសាច់ប្រាក់សុទ្ធ
the fund invested in a lease by a lessor.		មូលនិធិវិនិយោគនៅក្នុងការជួល ។
net company tax	:	ពន្ធក្រុមហ៊ុនសុទ្ធ
company tax minus tax refunds.		ពន្ធលើក្រុមហ៊ុន ដកពន្ធបង្គិចសងវិញ ។
net cost	:	ថ្លៃដើមសុទ្ធ ឬបន្ទុកចំណាយសុទ្ធ
1-cost of an item before the expense of doing business are added. 2-gross cost less financial gain. 3-amount paid for the shares of a labour-sponsored fund less any assistance received.		១-ថ្លៃដើមទំនិញមុនពេលចំណាយអាជីវកម្មត្រូវបន្ថែម ។ ២-ថ្លៃដើមដុលដកចំណូលហិរញ្ញវត្ថុ ។ ៣-ចំនួនទឹកប្រាក់បង់សំរាប់ភាគ ហ៊ុនរបស់មូលនិធិឧបត្ថម្ភពលករ ដកជំនួយទទួលបាន ។
net current assets	:	សូមមើល working capital
net current cost	:	ថ្លៃដើមចរន្តសុទ្ធ
estimated current cost of an asset after deduction of accumulated depreciation.		ថ្លៃដើមចរន្តប៉ាន់ស្មាននៃទ្រព្យសម្បត្តិបន្ទាប់ការដកចេញរំលស់បង្គរ ។
net debt	:	បំណុលសុទ្ធ
1-the borrowings of a firm together with related derivatives less cash and liquid assets. 2-the sum of fixed and existing liabilities less sinking fund and other assets that are earmarked for payment of the liabilities. 3-net federal debt.		១-ប្រាក់កម្ចីរបស់សហគ្រាស រួមទាំងសញ្ញាប័ណ្ណដកចេញសាច់ប្រាក់ និងទ្រព្យរងាយបង្វិល ។ ២-ចំនួនទឹកប្រាក់បំណុលទាំងអស់ដកមូលនិធិសន្សំទុក និងទ្រព្យសម្បត្តិដទៃទៀតដែលគ្រោងទុកសំរាប់ការបង់នៃបំណុល ។ ៣-បំណុលសហព័ន្ធសុទ្ធ ។
net direct interest expense	:	ចំណាយការប្រាក់ផ្ទាល់សុទ្ធ
interest expense on short-term government obligations after deduction of discounts.		ចំណាយការប្រាក់រយៈពេលខ្លីលើបំណុលរបស់រដ្ឋាភិបាល បន្ទាប់ពីការដកចេញចំនួនបញ្ចុះថ្លៃ ។
net domestic products	:	ផលិតផលក្នុងស្រុកសុទ្ធ
gross domestic products min-us depreciation.		ផលិតផលក្នុងស្រុកសរុបដករំលស់ ។
net earnings	:	សូមមើល net income
net errors and omissions	:	សូមមើល errors and omissions

net estate	:	អចលនទ្រព្យសុទ្ធ
the estate left to the beneficiaries after deductions for administering the estate.		អចលនទ្រព្យបន្ទាប់ពីទុកសំរាប់អត្ថប្រយោជន៍ បន្ទាប់ពីការដកចេញថ្លៃចុះបញ្ជី ។
net family income	:	ចំណូលគ្រួសារសុទ្ធ
income of a taxpayer and spouse or common-law partner.		ចំណូលរបស់អ្នកបង់ពន្ធ និងសហព័ន្ធ ឬសហកម្មសិទ្ធិករ ។
net federal debt	:	បំណុលសុទ្ធរបស់សហព័ន្ធ
the gross federal debt minus financial assets, such as loans, investments and the foreign exchange accounts.		បំណុលដុលរបស់រដ្ឋសហព័ន្ធដកទ្រព្យសម្បត្តិហិរញ្ញវត្ថុ ដូចជា កម្ចី ការវិនិយោគ និងគណនីប្តូរប្រាក់ប័ណ្ណ ។
net income	:	ចំណេញសុទ្ធ
1-excess of revenues over expenses of a business in a given period. 2-the amount received after deducting income taxes, social security payments, and other expense.		១-ចំនួនលើសនៃចំណូលប្រៀបធៀបនឹងចំណាយរបស់អាជីវកម្មនៅក្នុងកាលបរិច្ឆេទជាក់លាក់មួយ ។ ២-ចំនួនទឹកប្រាក់ទទួលបានបន្ទាប់ពីដកចេញទឹកប្រាក់ពន្ធលើចំណូល ការចំណាយសន្តិសុខសង្គម និងចំណាយផ្សេងៗ ។
net income after depreciation	:	ចំណេញសុទ្ធបន្ទាប់ពីដករំលស់
income less capital consumption.		ចំណេញ ដកចេញការប្រើប្រាស់មូលធន ។
net income after tax	:	ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធ
income less taxes.		ចំណេញដកចេញទឹកប្រាក់បង់ពន្ធ ។
net income before income taxes	:	សូមមើល pretax accounting income
net income before interest and taxes	:	ចំណេញសុទ្ធមុនពេលបង់ការប្រាក់ និងពន្ធ
net income before deducting the interest expense and income taxes.		ចំណេញសុទ្ធមុនការដកចេញចំណាយការប្រាក់ និងពន្ធលើប្រាក់ចំណូល ។
net income per books	:	ចំណេញសុទ្ធតាមបញ្ជី
the net income computed under GAAP.		ចំណេញសុទ្ធគណនាត្រឹមត្រូវតាមការណែនាំគណនេយ្យដែលទទួលបានយកបានជាទូទៅ GAAP ។
net income per return	:	ចំណេញសុទ្ធតាមប្រកាសពន្ធ
income shown on the tax return.		ចំណេញដែលបានបង្ហាញតាមប្រកាសពន្ធ ។

net income stabilization account	:	គណនីស្ថេរភាពលើប្រាក់ចំណេញសុទ្ធ
an account under the net income stabilization account program.		គណនីស្ថិតនៅក្រោមកម្មវិធីគណនីស្ថេរភាពលើប្រាក់ចំណេញសុទ្ធ ។
net income to net worth	:	សូមមើល return on equity
net increase	:	កំណើនសុទ្ធ
amount of the increase in the book value of an insurance company over a period of time.		ចំនួនទឹកប្រាក់កើនឡើងក្នុងតំលៃតាមបញ្ជីរបស់ក្រុមហ៊ុនធានារ៉ាប់រងក្នុងការិយបរិច្ឆេទមួយ ។
net interest	:	ការប្រាក់សុទ្ធ
excess of interest payments made by the domestic business sector over its interest receipts from other sectors, plus interest received from abroad.		ចំនួនលើសនៃការបង់ការប្រាក់ដោយផ្នែកអាជីវកម្មក្នុងស្រុកលើចំណូលការប្រាក់ពីផ្នែកផ្សេងៗ បូកថ្លៃការប្រាក់ទទួលបានពីក្រៅប្រទេស ។
net interest cost	:	បន្ទុកការប្រាក់សុទ្ធ
total interest that will be paid on a debt.		ការប្រាក់សរុបដែលត្រូវបង់ចំពោះបំណុល ។
net interest margin	:	ភាពខុសគ្នារវាងចំណូលការប្រាក់ និងចំណាយការប្រាក់
net investment	:	ការវិនិយោគសុទ្ធ
1-the investment in a project less depreciation. 2-in lease, present value of the sum of minimum lease payment and the unguaranteed residual value. 3-assets in a foreign subsidiary plus the equity in it.		១-ការវិនិយោគក្នុងគម្រោងមួយដករំលស់ ។ ២-តំលៃបច្ចុប្បន្ននៃចំនួនអប្បបរមាបង់ថ្លៃឈ្នួល និងតំលៃសំណល់មិនមានការធានា ។ ៣-ទ្រព្យសម្បត្តិក្នុងសាខាក្រុមបរទេសបូកនឹងមូលធន ។
net invoice method	:	វិធីសាស្ត្រកត់ត្រាវិក្កយបត្រសុទ្ធ
the method of accounting for cash discounts where such discounts are excluded from income until the discounted goods are sold.		វិធីសាស្ត្រគណនេយ្យសំរាប់កត់ត្រាសាច់ប្រាក់បញ្ចុះថ្លៃ ដែលការបញ្ចុះថ្លៃនេះ ត្រូវបានដកចេញពីចំណូលរហូតដល់ទំនិញត្រូវបញ្ចុះថ្លៃបានលក់ ។
net lease	:	ការជួលសុទ្ធ
the lease the lessee undertakes to pay all expenses of maintaining the leased property, such as insurance, tax-es, utilities, etc.		ការជួលដែលអ្នកជួលរ៉ាប់រងចំណាយទាំងអស់លើការថែរក្សាសម្បត្តិជួល ដូចជា ការធានារ៉ាប់រង ពន្ធ សម្ភារៈ ។ល ។

net level premium	:	បុព្វលាភកំរិតសុទ្ធ
life insurance premium that is fixed from year to year.		បុព្វលាភធានារ៉ាប់រងជីវិតដែលកំណត់ពីមួយឆ្នាំទៅមួយឆ្នាំ។
net liquid assets	:	ទ្រព្យសម្បត្តិអោយបង្វិលសុទ្ធ
liquid assets minus current liabilities.		ទ្រព្យសម្បត្តិអោយបង្វិលដកបំណុលចរន្ត។
net loss	:	ការបាត់បង់សុទ្ធ
1-the excess of expenses over revenue. 2-loss absorbed by the insurance company minus reinsurance applicable to the loss.		១-ការលើសនៃចំណាយប្រៀបធៀបចំណូល។ ២-ការខាតបង់របស់ក្រុមហ៊ុនធានារ៉ាប់រង ដកចេញការធានារ៉ាប់រងឡើងវិញដែលអាចខាតបង់។
"net" method	:	វិធីសាស្ត្រសុទ្ធ
a method where the minimum lease payments and unguaranteed residual value are debited in asset accounts, and unearned interest is credited in the same account.		វិធីសាស្ត្រដែលការបង់ថ្លៃជួលអប្បបរមា និងតម្លៃសំណល់មិនបានធានាត្រូវបានចុះខាងឥណទានក្នុងគណនីទ្រព្យសម្បត្តិ ហើយការប្រាក់មិនទាន់ទទួលបាន ត្រូវបានចុះខាងឥណទាននៅក្នុងគណនីដូចគ្នា។
net net income	:	ប្រាក់ចំណេញទ្វេសុទ្ធ
the amount that emphasizes the net income resulting in usable cash, after all costs and expenses have been paid.		ចំនួនឆ្លុះបញ្ចាំងប្រាក់ចំណេញសុទ្ធដែលបានមកពីសាច់ប្រាក់ដែលអាចប្រើប្រាស់បន្ទាប់ពីថ្លៃដើម និងចំណាយទាំងអស់ត្រូវបានទូទាត់។
net net lease	:	កិច្ចសន្យាជួលទ្វេសុទ្ធ
lease in which the lessee pays rent, as well as insurance and taxes that arise from the use of the property.		ការជួលដែលក្នុងនោះអ្នកបានជួលបង់ថ្លៃឈ្នួល ក៏ដូចជា ការធានារ៉ាប់រង និងពន្ធដារដែលកើតឡើងពីការប្រើប្រាស់នៃទ្រព្យសម្បត្តិ។
net net net lease	:	កិច្ចសន្យាជួលត្រីសុទ្ធ
a lease in which the lessee pays rent, as well as all expenses, insurance and taxes.		កិច្ចសន្យាជួលដែលអ្នកបានជួលបង់ថ្លៃឈ្នួល ព្រមទាំងចំណាយទាំងអស់ ការធានារ៉ាប់រង និងពន្ធដារ។
net operating earnings	:	ប្រាក់កំរៃទទួលបានសុទ្ធពីប្រតិបត្តិការ
excess of gross profit from operations over operating expenses.		ចំនួនលើសនៃប្រាក់ចំណេញដុលពីប្រតិបត្តិការលើចំណាយប្រតិបត្តិការ។

net operating income	:	ចំណេញសុទ្ធពីប្រតិបត្តិការ
the income after deducting for operating expenses but before deducting for income taxes and interest.		ចំណូលបន្ទាប់ពីការដកចេញចំណាយប្រតិបត្តិការ ប៉ុន្តែមិនទាន់ដកពន្ធលើចំណូល និងអត្រាការប្រាក់ ។
net operating profit	:	សូមមើល net operating income
net plant	:	តំលៃគ្រឿងម៉ាស៊ីនបរិក្ខារសុទ្ធ
of utilities companies, the value of assets and facilities used in supplying utility service, taken at their original costs less depreciation.		តំលៃនៃទ្រព្យសម្បត្តិ និងសម្ភារៈដែលប្រើប្រាស់ក្នុងការផ្គត់ផ្គង់ សេវាកម្មសម្ភារៈប្រើប្រាស់ដែលគិតតាមថ្លៃដើមដំបូង ដករំលស់ ចេញ ។
net premium	:	បុព្វលាភសុទ្ធ
gross premium on an insurance policy less dividends received or receivable and less premium returned.		បុព្វលាភដុលលើគោលនយោបាយធានារ៉ាប់រង ដកភាគលាភ ដែលទទួលបាន និងដកបុព្វលាភប្រមូលបាន ។
net present value	:	តំលៃបច្ចុប្បន្នសុទ្ធ
present value of the future cash inflows from the project minus the cost of initial investment.		តំលៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ពេលអនាគតពីគម្រោងវិនិយោគ ដកថ្លៃដើមវិនិយោគដំបូង ។
net present value method	:	វិធីសាស្ត្រគណនាតំលៃបច្ចុប្បន្នសុទ្ធ
a method for evaluating investment alternatives by comparing the present value of their expected cash inflows.		វិធីសាស្ត្រសំរាប់វាយតំលៃជំរើសវិនិយោគដោយប្រៀបធៀប តំលៃទឹកប្រាក់បច្ចុប្បន្ន ជាមួយចំណូលសាច់ប្រាក់រំពឹងទុក ។
net price method	:	វិធីសាស្ត្រកត់ត្រាថ្លៃសុទ្ធ
a method that records invoices at the full sale price less cash discounts.		វិធីសាស្ត្រកត់ត្រាវិក្កយបត្រតាមតំលៃលក់ពេញលេញដកសាច់ ប្រាក់បញ្ចុះថ្លៃ ។
net proceeds	:	ចំណូលសុទ្ធ
1-the amount received from the sale or disposal of property less all direct costs associated with the sale. 2-amount received from the issuance of securities less floatation cost.		១-ចំណូលពីការលក់នៃទ្រព្យសម្បត្តិដកចេញថ្លៃផ្ទាល់ទាំង អស់ដែលពាក់ព័ន្ធជាមួយការលក់ ។ ២-ទឹកប្រាក់ទទួលបានពី ការផ្សាយសញ្ញាប័ណ្ណ ដកចេញថ្លៃដើមដំណើរការលក់ភាគហ៊ុន ។
net profit	:	សូមមើល net income, pretax accounting income

net purchases	:	ការទិញសុទ្ធ
total purchases minus purchase returns and allowances and discount, then plus freight-in.		ការទិញសរុបដកថ្លៃទំនិញបង្វិលវិញ ការអនុគ្រោះថ្លៃ និងការបញ្ចុះតម្លៃ បន្ទាប់មកបូកថ្លៃដឹកជញ្ជូន ។
net quick assets	:	ទ្រព្យសម្បត្តិបង្វិលលឿនសុទ្ធ
the quick asset minus current liability.		ទ្រព្យសម្បត្តិបង្វិលលឿនដកបំណុលចរន្ត ។
net realizable value	:	តំលៃទទួលស្គាល់សុទ្ធ
1-expected sales value less expected additional costs of processing a joint product after the split-off point. 2-what an asset will bring into the firm when sold, after deduction of costs of sale.		១-តំលៃលក់រំពឹងទុកដកចេញថ្លៃដើមបន្ថែមផ្សេងៗនៃដំណើរការផលិតផលចម្រុះ បន្ទាប់ពីចំណុចបំបែក ។ ២-ទ្រព្យសម្បត្តិរបស់សហគ្រាសនៅពេលលក់ ដកចេញថ្លៃដើមលក់ ។
net realizable value accounting	:	គណនេយ្យតំលៃទទួលស្គាល់សុទ្ធ
the accounting method for restating the balance sheet assets by the net realizable value measured in money.		វិធីសាស្ត្រគណនេយ្យសំរាប់បង្ហាញតារាងតុល្យការនូវទ្រព្យសម្បត្តិតាមតំលៃទទួលស្គាល់សុទ្ធ ដូចជា សាច់ប្រាក់ ។
net realizable value method	:	វិធីសាស្ត្រគិតតំលៃទទួលស្គាល់សុទ្ធ
a method for assigning joint costs to the joint products in proportion to their net realizable values.		វិធីសាស្ត្រសំរាប់រៀបចំថ្លៃដើមរួមគ្នាសំរាប់ផលិតផលចម្រុះក្នុងសមាមាត្រទៅនឹងតំលៃទទួលស្គាល់សុទ្ធ ។
net realizable value operating income	:	ចំណូលប្រតិបត្តិការតាមតំលៃទទួលស្គាល់សុទ្ធ
operating income from sales plus the operating income from revaluation of inventory.		ចំណូលប្រតិបត្តិការពីការលក់បូកនឹងចំណូលប្រតិបត្តិការពីការវាយតម្លៃឡើងវិញនូវសន្លឹក ។
net receivables	:	គណនីត្រូវទារសុទ្ធ
the average balance of accounts receivable less allowance for bad debts.		សមតុល្យមធ្យមនៃគណនីត្រូវទារ ដកនឹងការកាត់ចេញបំណុលរ៉ាំរ៉ៃ ។
net residual income	:	ចំណូលសំណល់សុទ្ធ
the controllable residual value less uncontrollable interest expense.		តំលៃសំណល់អាចគ្រប់គ្រងបានដកចំណាយការប្រាក់មិនអាចគ្រប់គ្រងបាន ។
net revenue	:	ចំណូលសុទ្ធ
1-total revenue less unrealized revenue. 2-revenue less total costs of a responsibility center.		១-ចំណូលសរុបដកចំណូលមិនទាន់ទទួលស្គាល់ ។ ២-ចំណូលដកថ្លៃដើមសរុបទាំងអស់ ។

net sales	:	ថ្លៃលក់សុទ្ធ
total sales less discounts, allowances and returns.		ថ្លៃលក់សរុបដកចេញអប្បបរមា ការអនុគ្រោះថ្លៃ និងការបង្វិលសង ។
net salvage value	:	តំលៃសំណល់សុទ្ធ
the excess of gross salvage value over the estimated cost of removal of a plant asset, permissible except under the asset depreciation range system.		ចំនួនលើសនៃតំលៃសំណល់ដុលលើថ្លៃប៉ាន់ស្មាននៃការលក់ទ្រព្យសម្បត្តិដែលអាចធ្វើបាន លើកលែងតែទ្រព្យសម្បត្តិស្ថិតក្នុងប្រព័ន្ធចំណាត់ថ្នាក់វិលស ។
net statutory income	:	សូមមើល total income
net surplus	:	អតិរេកសុទ្ធ
profit remaining after subtracting for operating expenses, taxes, interest, insurance and dividends.		ប្រាក់ចំណេញនៅសល់ បន្ទាប់ពីដកចេញចំណាយប្រតិបត្តិការ ពន្ធដារ ការប្រាក់ ធានារ៉ាប់រង និងភាគលាភ ។
net tangible assets	:	ទ្រព្យសម្បត្តិរូបិយសុទ្ធ
1-net worth less goodwill. 2-total assets minus intangible assets and liabilities.		១-តំលៃទ្រព្យសម្បត្តិសុទ្ធដកទ្រព្យកេរ្តិ៍ឈ្មោះ ។ ២-ទ្រព្យសម្បត្តិសរុបដកទ្រព្យសម្បត្តិរូបិយ និងបំណុល ។
net total assets	:	សូមមើល net worth
net value of debt	:	តំលៃសុទ្ធនៃបំណុល
total value of a business minus total debt.		តំលៃសរុបអាជីវកម្មដកបំណុលសរុប ។
net working capital	:	សូមមើល working capital
net world income	:	ចំណូលពិភពលោកសុទ្ធ
income from all sources both inside and outside Canada.		ចំណូលពីគ្រប់ប្រភពទាំងក្នុង និងក្រៅប្រទេសកាណាដា ។
net worth	:	តំលៃទ្រព្យសម្បត្តិសុទ្ធ
a company's total assets in excess of the total liabilities.		ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនដែលលើសបំណុលសរុប ។
net worth ratio	:	អនុបាតទ្រព្យសម្បត្តិសុទ្ធ
net worth divided by total capital.		ទ្រព្យសម្បត្តិសុទ្ធចែកមូលធនសុទ្ធ ។
net worth to debt ratio	:	សូមមើល equity-debt ratio
net worth turnover	:	សូមមើល equity turnover

neutrality	:	អព្យាក្រឹតភាព
quality of accounting information that requires freedom from bias.		គុណភាពនៃព័ត៌មានគណនេយ្យដែលតម្រូវអោយមានសេរីភាពពីការលំអៀង ។
new balance	:	សមតុល្យថ្មី
the current balance of an account immediately after a transaction has been entered in it.		សមតុល្យបច្ចុប្បន្ននៃគណនីបន្ទាប់ពីប្រតិបត្តិការ ត្រូវបានកត់បញ្ចូលភ្លាមៗ ។
newspaper technique		របាយការណ៍សវនកម្មតាមបច្ចេកទេសសារព័ត៌មាន
the way of audit report that completely showing a firm's financial position and operating results.		របាយការណ៍សវនកម្មដែលបង្ហាញពេញលេញនូវស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្ម ។
nominal account (Fr. = comptes de résultats)	:	គណនីមានតែនាម
a temporary account for which balances are closed out at the end of a period.		គណនេយ្យបណ្តោះអាសន្នដែលសមតុល្យត្រូវបានបិទនៅដំណាច់ការិយបរិច្ឆេទ ។
nominal asset	:	ទ្រព្យសម្បត្តិមានតែនាម
1-asset with implicit value. 2-asset that is reported at its book value. 3- fictitious asset.		១-ទ្រព្យសម្បត្តិដែលមានតម្លៃជាប់ជាមួយស្រាប់ ។ ២-ទ្រព្យសម្បត្តិដែលកត់ត្រាតាមតម្លៃចុះបញ្ជី ។ ៣-ទ្រព្យសម្បត្តិក្លែងក្លាយ ។
nominal cost	:	ថ្លៃដើមមានតែនាម
an expenditure that has no character of cost but which is treated as a cost.		ចំណាយដែលមិនមានលក្ខណៈថ្លៃដើម ប៉ុន្តែត្រូវបានគិតថ្លៃដើម ។
nominal income	:	សូមមើល money income
nominal interest rate	:	សូមមើល coupon rate
nominal price	:	សូមមើល face value
nominal profit	:	សូមមើល fictitious profit
nominal reserve	:	ធនបំរុងមានតែនាម
loss reserves that are not discounted for the time value of money.		ធនបំរុងបាត់បង់ដែលមិនបានគិតការបញ្ចុះថ្លៃសំរាប់តម្លៃតាមពេលវេលារូបិយវត្ថុ ។
nominee	:	អ្នកតំណាង ឬអ្នកដែលគេជ្រើសរើសអោយឈរឈ្មោះ

nominee dividend	:	ភាគលាភតំណាង
the dividend that is received on behalf of someone else.		ភាគលាភដែលទទួលបានក្នុងនាមអ្នកផ្សេង ។
nominee interest	:	ការប្រាក់តំណាង
the interest received on behalf of someone else.		ការប្រាក់ទទួលបានក្នុងនាមអ្នកផ្សេង ។
nominee shareholder	:	អ្នកកាន់ភាគហ៊ុនតំណាង
a registered owner of shares in a company, but who holds the shares on behalf of another person.		ម្ចាស់ភាគហ៊ុនចុះបញ្ជីនៅក្នុងក្រុមហ៊ុន ប៉ុន្តែកាន់ភាគហ៊ុនក្នុងនាមអ្នកដទៃ ។
non-accrual asset	:	ទ្រព្យសម្បត្តិមិនបង្ក
an asset considered by a bank auditor as a slow-moving asset, or maybe a bad debt.		ទ្រព្យសម្បត្តិដែលពិចារណាដោយសវនកររបស់ធនាគារ ជាទ្រព្យសម្បត្តិចលនាឆ្លើត ឬបំណុលរ៉ាំរ៉ៃ ។
nonaccrual experience method	:	វិធីសាស្ត្រមិនកត់ត្រាបង្កតាមបទពិសោធន៍
a method under which accrual method companies are not required to accrue the amount of services performed that based on their experience will not be collected.		វិធីសាស្ត្រដែលក្រុមហ៊ុនប្រើប្រាស់វិធីសាស្ត្របង្កមិនតម្រូវអោយបូកបង្កទឹកប្រាក់សេវាកម្មដែលមិនបានប្រមូល ។
non-accumulation method	:	វិធីសាស្ត្រមិនមានកំណើន
the method under which total cost of a product is simply the sum of all the costs incurred in each process.		វិធីសាស្ត្រដែលក្នុងនោះថ្លៃដើមសរុបនៃផលិតផល ជាផលបូកនៃថ្លៃដើមដែលកើតឡើងនៅក្នុងដំណើរការ ។
non-adjusting event	:	ព្រឹត្តិការណ៍មិនបានកែតម្រូវ
a post-balance sheet event that concerns conditions which did not exist at the balance sheet date.		ព្រឹត្តិការណ៍ក្រោយតារាងតុល្យការដែលលក្ខខណ្ឌពាក់ព័ន្ធមិនបានបង្ហាញនៅកាលបរិច្ឆេទតារាងតុល្យការ ។
nonadmitted asset	:	សូមមើល inadmitted asset
non-amortizable asset	:	ទ្រព្យសម្បត្តិមិនបានកាត់រំលស់សង
an asset the cost of which is not necessarily amortizable.		ទ្រព្យសម្បត្តិ ដែលថ្លៃដើមរបស់វាមិនបានធ្វើការកាត់រំលស់សង ។

nonassessable stock	:	ភាគហ៊ុនមិនអាចវាយតម្លៃពន្ធនា
a stock whose owner cannot be assessed in the event of failure or insolvency.		ភាគហ៊ុនដែលម្ចាស់ពុំអាចវាយតម្លៃបានក្នុងព្រឹត្តិការណ៍បរាជ័យ ឬមិនអាចសងបំណុលបាន ។
nonattest service	:	សេវាកម្មមិនបង្ហាញភស្តុតាង
nonaudit service	:	សេវាកម្មមិនមែនសវនកម្ម
an accounting service not rel-ated to auditing.		សេវាកម្មគណនេយ្យដែលមិនពាក់ព័ន្ធការងារសវនកម្ម ។
nonbudgetary transaction	:	ប្រតិបត្តិការមិនមែនថវិកា
a transaction that involves offsetting financial assets and liabilities thus leaving net fed-eral debt unchanged.		ប្រតិបត្តិការដែលពាក់ព័ន្ធការកាត់កងរវាងទ្រព្យសម្បត្តិហិរញ្ញវត្ថុ និងបំណុល ដូច្នេះរក្សាទុកបំណុលសហព័ន្ធសុទ្ធមិនប្រែប្រួល ។
nonbusiness bad debt	:	បំណុលរ៉ាំរ៉ៃមិនស្ថិតក្នុងអាជីវកម្ម
bad debt that qualifies for short-term capital loss treatment.		បំណុលរ៉ាំរ៉ៃដែលកំរិតសំរាប់ការធ្វើប្រតិបត្តិការបាត់បង់មូលធនរយៈពេលខ្លី ។
nonbusiness damage	:	ការខូចខាតមិនពាក់ព័ន្ធអាជីវកម្ម
any damage not related to business, such as personal physical injury or sickness.		រាល់ការខូចខាតណាមួយដែលមិនពាក់ព័ន្ធអាជីវកម្ម ដូចជា ជំងឺ ឬការរងរបួសផ្ទាល់ខ្លួន ។
nonbusiness income	:	ចំណូលមិនពាក់ព័ន្ធអាជីវកម្ម
noncapital loss	:	ការខាតបង់អាជីវកម្មមិនមែនមូលធន
1-the excess of expenses over income of a mutual fund. which can be offset against a shareholder's ordinary income. 2-business loss.		១-ការចំណាយលើសចំណូលនៃមូលនិធិសង្គមៈ ដែលអាចកាត់កងជាមួយចំណូលធម្មតារបស់ម្ចាស់ភាគហ៊ុន ។ ២-ការខាតបង់អាជីវកម្ម ។
noncash expense	:	ចំណាយមិនមែនសាច់ប្រាក់
an expense which does not require an outlay of cash e. g. depreciation.		ចំណាយដែលមិនតម្រូវអោយចេញជាសាច់ប្រាក់ (មានតែតម្លៃខ) ឧទា. រំលស់ ។
noncash income	:	ចំណូលមិនមែនសាច់ប្រាក់
any income in property other than cash.		ចំណូលណាមួយក្នុងទម្រង់ជាទ្រព្យសម្បត្តិ ក្រៅពីសាច់ប្រាក់ ។
noncompensatory plan	:	ផែនការផ្សាយភាគហ៊ុនមិនមានចំណាយទូទាត់សង
employee stock option plan created for an ordinary issue of stock and does not involve compensation expense.		ផែនការភាគហ៊ុនជំរើសសំរាប់និយោជិកដែលបង្កើតឡើងសំរាប់ចេញផ្សាយភាគហ៊ុនធម្មតា និងមិនពាក់ព័ន្ធដល់ចំណាយទូទាត់សង ។

non constant cost	:	សូមមើល variable cost
noncontributory plan	:	ផែនការមិនបង់វិភាគទាន
the pension plan under which the employer makes no contribution.		ផែនការសោធននិវត្តន៍ដែលនិយោជកមិនបានផ្តល់វិភាគទាន។
noncontrollable cost	:	សូមមើល uncontrollable cost
noncontrolling interest	:	សូមមើល minority interest
noncontrolling shareholder	:	សូមមើល minority shareholder
noncumulative	:	សូមមើល noncumulative preferred stock
noncumulative preferred dividend	:	ភាគលាភអាទិភាពមិនបូកយោង
the preferred dividend that does not accumulate when unpaid.		ភាគលាភអាទិភាពដែលមិនបូកបង្កនៅពេលមិនទាន់បង់។
noncumulative preferred stock	:	ភាគហ៊ុនអាទិភាពមិនបូកយោង
a class of preferred stock on which the dividend does not accumulate if not paid every year.		ចំណាត់ថ្នាក់ភាគហ៊ុនអាទិភាពដែលភាគលាភមិនត្រូវបូកយោងបើសិនមិនទាន់បង់រាល់ឆ្នាំ។
noncurrent asset	:	ទ្រព្យសកម្មអចរន្ត
an asset not expected to be sold or exchanged within the operating cycle of the business.		ទ្រព្យសកម្មដែលមិនសង្ឃឹមថា លក់ ឬផ្លាស់ប្តូរអំឡុងខួបប្រតិបត្តិការអាជីវកម្ម។
noncurrent liability	:	បំណុលអចរន្ត
claims against the assets of an entity that will become due in one year or more.		ការទាមទារប្រាក់លើទ្រព្យសម្បត្តិរបស់អង្គភាពដែលដល់រយៈពេលកំណត់ក្នុងមួយឆ្នាំ ឬលើសមួយឆ្នាំ។
noncurrent receivable	:	គណនីត្រូវទារអចរន្ត
account receivable that can not be collected in the current period.		គណនីត្រូវទារដែលមិនអាចប្រមូលបានក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។
nondepreciable asset	:	ទ្រព្យសម្បត្តិមិនអាចរំលស់
a fixed asset, e. g. land, which does not deteriorate with the passage of time, and not exhausted through use.		អចលនទ្រព្យដែលមិនរងការខូចខាតជាមួយពេលវេលា ហើយប្រើមិនចេះអស់ ឧទា. ដី។
nondifferential cost	:	សូមមើល sunk cost

nondischargeable debt	:	បំណុលមិនអាចលុបបាន
a debt that cannot be cancelled in bankruptcy, e. g. alimony.		បំណុលដែលមិនអាចលុបចោលនៅពេលក្ស័យធន ឧទា. ទឹកប្រាក់ជួយដល់គ្រួសារ ។
nondiscretionary dividend	:	ភាគលាភមិនតាមលទ្ធផលកិច្ចប្រតិបត្តិការ
1-the dividend not based on the operating results. 2-preferred dividend.		១-ភាគលាភដែលមិនផ្អែកលើលទ្ធផលប្រតិបត្តិការ ។ ២-ភាគលាភអាទិភាព ។
nondiscretionary trust	:	មូលនិធិទំនុកចិត្តគ្មានសិទ្ធិសំរេច
a personal trust the trustee of which has no discretion in deciding how income is distributed.		មូលនិធិទំនុកចិត្តរបស់បុគ្គលដែលអ្នកអាចចាត់ចែងគ្មានសិទ្ធិសំរេចក្នុងការបែងចែកប្រាក់ចំណូល ។
nondividend distribution	:	ការបែងចែកមិនមែនភាគលាភ
a distribution that is not treated as a dividend but rather as a return of capital if the distributing company lacks earnings.		ការបែងចែកដែលមិនចាត់ទុកថាជាភាគលាភ ប៉ុន្តែចាត់ទុកជាចំណូលមូលធន បើសិនក្រុមហ៊ុនបែងចែកមានកងខាតចំណូល ។
nonequity dividend	:	ភាគលាភមិនមែនមូលធនផ្ទាល់
a dividend related to a nonequity share.		ភាគលាភដែលពាក់ព័ន្ធនឹងភាគហ៊ុនមិនមែនមូលធន ។
nonequity share	:	ភាគហ៊ុនមិនមែនមូលធនផ្ទាល់
a share issued by a credit union which represents a debt to the holder.		ភាគហ៊ុនបោះផ្សាយដោយសហភាពឥណទាន ដែលតំណាងបំណុលរបស់ម្ចាស់ភាគហ៊ុន ។
nonequity shareholder	:	អ្នកកាន់ភាគហ៊ុនមិនមែនមូលធនផ្ទាល់
nonexchange transaction	:	ប្រតិបត្តិការមិនមានការដោះដូរ
a transaction in which a government gives or receives value without directly receiving or giving equal value in exchange.		ប្រតិបត្តិការដែលក្នុងនោះរដ្ឋាភិបាលផ្តល់ ឬទទួលតំលៃដោយមិនមានការទទួល ឬផ្តល់ផ្ទាល់ពីតំលៃស្មើភាពនៃការផ្លាស់ប្តូរ ។
nonexempt income	:	ចំណូលមិនមានការលើកលែង
nonexistent asset	:	ទ្រព្យសម្បត្តិមានការកើតឡើង
nonexpendable trust	:	មូលនិធិទំនុកចិត្តមិនអាចចំណាយបាន
a trust the principal of which can not be expended but earnings can.		មូលនិធិទំនុកចិត្ត ដែលម្ចាស់គ្រប់គ្រងមិនអាចប្រើប្រាស់ចំណាយបានប៉ុន្តែអាចរកចំណូលបង់ចូលបាន ។

nonfinancial asset	:	ទ្រព្យសម្បត្តិមិនមែនហិរញ្ញវត្ថុ
the asset with physical value, such as real estate or personal asset.		ទ្រព្យសម្បត្តិដែលមានតម្លៃរូបវន្ត ដូចជា អចលនទ្រព្យ ឬ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។
noninventoriable cost	:	សូមមើល period cost
nonledger asset	:	ទ្រព្យសម្បត្តិគ្មានកត់ត្រាក្នុងបញ្ជី
1-the asset actually exists but not included in the books. 2- property of an insurance company that is due and payable in the current year but has yet to be received.		១-ទ្រព្យសម្បត្តិដែលកើតមានឡើង ប៉ុន្តែពុំបានកត់ត្រាក្នុងបញ្ជី ។ ២-ទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនធានារ៉ាប់រងដែលត្រូវបង់ក្នុងឆ្នាំបច្ចុប្បន្ន ប៉ុន្តែមិនទាន់ទទួលបាន ។
nonliability statement	:	របាយការណ៍មិនឆ្លុះបញ្ចាំងពីបំណុល
the statement of the items that do not relate to the liability statement, e. g. license fees, cash securities etc.		របាយការណ៍លើមុខសញ្ញាផ្សេងៗដែលមិនពាក់ព័ន្ធទៅនឹងរបាយការណ៍បំណុល ។ ឧទា. ថ្លៃអាជ្ញាប័ណ្ណ និងមូលបត្រជាសាច់ប្រាក់ ។ល។
nonliquid asset	:	ទ្រព្យដែលមិនអាចប្តូរជាប្រាក់ ដោយមិនមានការបាត់បង់ថ្លៃដើម
nonmanufacturing cost	:	ថ្លៃដើមមិនមែនផលិតកម្ម
a cost such as distribution cost, advert		ថ្លៃដើម ដូចជា ថ្លៃដើមបំណែងចែក ថ្លៃផ្សាយពាណិជ្ជកម្ម និងថ្លៃស្រាវជ្រាវ ។
nonmonetary asset	:	ទ្រព្យសម្បត្តិមិនមែនរូបិយវត្ថុ
nonmonetary item	:	ខ្ទង់មិនមែនជារូបិយវត្ថុ
a financial statement item stated in old dollars and therefore requiring adjustment in the price-level financial statements, e.g. depreciation.		ខ្ទង់ក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជាចំនួនប្រាក់ពីមុន ហើយធ្វើការកែតម្រូវជាបាយការណ៍ហិរញ្ញវត្ថុ តាមកិរិតតម្លៃឧទា. រំលស់ ។
nonoperating asset	:	ទ្រព្យសម្បត្តិក្រៅប្រតិបត្តិការអាជីវកម្ម
nonoperating gain or loss	:	ចំណេញ ឬខាតក្រៅប្រតិបត្តិការ
nonopinion report	:	សូមមើល unqualified report
nonperforming asset	:	ទ្រព្យសកម្មមិនបានអនុវត្ត
nonphysical asset	:	សូមមើល intangible asset
nonprenotice audit	:	សូមមើល surprise audit

nonprofit accounting	:	គណនេយ្យមិនរកប្រាក់ចំណេញ
the accounting policies, procedures, and methods employed by nonprofit organizations.		វិធីសាស្ត្រ នីតិវិធី គោលនយោបាយគណនេយ្យដែលប្រើប្រាស់ដោយអង្គការមិនរកប្រាក់ចំណេញ។
nonprofit corporation	:	សាធារណមុខមិនរកប្រាក់ចំណេញ
the corporation organized for charitable, educational, religious and other purposes, and not to generate profit for the shareholders.		សាធារណមុខដែលរៀបចំសំរាប់សប្បុរសធម៌ ការអប់រំ សាសនា និងគោលបំណងដទៃទៀត និងមិនប្រមូលប្រាក់ចំណេញសំរាប់ម្ចាស់ភាគហ៊ុនទេ។
nonpublic company	:	សូមមើល private company
nonpyramid inventory method	:	សូមមើល non-accumulation method
nonqualifying debt	:	បំណុលអ្នកស្លាប់ផ្ទេរអោយ
testamentary debt other than death taxes in respect of assets or interests in a trust.		បំណុលអ្នកស្លាប់ក្រៅពីបំណុលពន្ធ មានដូចជា ទ្រព្យសម្បត្តិ ឬការប្រាក់នៅក្នុងមូលនិធិទំនុកចិត្ត។
nonquantifiable cost	:	ថ្លៃដើមដែលមិនអាចវាស់វែងបាន
nonreciprocal transfer	:	ការផ្ទេរទ្រព្យសម្បត្តិមិនមែនបដិភា
1-transfer of assets or services from a business to its owners. 2-exchange of dissimilar assets in a non-monetary transaction.		១-ការផ្ទេរទ្រព្យសម្បត្តិ ឬសេវាកម្មពីអាជីវកម្មទៅម្ចាស់កម្មសិទ្ធិ។ ២-ការផ្លាស់ប្តូរទ្រព្យសម្បត្តិខុសៗគ្នា នៅក្នុងប្រតិការមិនមែនសាច់ប្រាក់។
nonrecurring charge	:	ចំណាយលើសដែលមិនកើតឡើងម្តងទៀត
nonrecurring cost	:	បន្ទុកចំណាយមិនកើតមានម្តងទៀត
one time expense or write off that appears in the financial statement.		ការចំណាយ ឬការលុបចោលបំណុលតែមួយដងដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
nonrecurring earnings	:	កំរៃទទួលមិនកើតម្តងទៀត
business earnings from some special source not likely to appear again.		ចំណូលអាជីវកម្មពីប្រភពពិសេសមួយចំនួន ដែលមិនកើតឡើងម្តងទៀត។
nonreproducible asset	:	ទ្រព្យសម្បត្តិមិនផលិតបានម្តងទៀត
tangible asset with unique physical properties, like a parcel of land, a mine, or a work of art.		ទ្រព្យសម្បត្តិរូបិយដែលមានលក្ខណៈពិសេស ដូចជា ផ្ទៃដី រឺ ឬការងារសិល្បៈ។

nonsampling error	:	កំហុសឆ្គងមិនមែនជំរើសប៉ាន់គុំ
the error due to factors not directly caused by sampling.		គ្រប់ទិដ្ឋភាពនៃកំហុសចេតនាសវនកម្មដែលមិនបណ្តាលមកដោយជំរើសប៉ាន់គុំ ។
nonsampling risk	:	ហានិភ័យមិនមែនជំរើសគុំ
all aspects of audit risk that are not due to sampling.		គ្រប់ទិដ្ឋភាពនៃហានិភ័យសវនកម្មដែលមិនមែនបណ្តាលមកពីជំរើសប៉ាន់គុំ ។
nonstatistical sampling	:	ជំរើសគុំមិនមែនស្ថិតិ
the sampling whereby auditors judge risk by using professional judgment.		ជំរើសគុំដែលសវនករវិនិច្ឆ័យហានិភ័យ ដោយការវិនិច្ឆ័យតាមវិជ្ជាជីវៈ ។
nonstock corporation	:	សាជីវកម្មមិនបោះផ្សាយភាគហ៊ុន
nonstrategic asset	:	ទ្រព្យសកម្មមិនមែនយុទ្ធសាស្ត្រ
nonsystematic risk	:	សូមមើល unsystematic risk
nontaxable income	:	សូមមើល exempt income
nontrading asset	:	ទ្រព្យសកម្មមិនមែនអាជីវកម្ម
nonvalue-added cost	:	ថ្លៃដើមមិនបានបូកតំលៃបន្ថែម
the cost of activities that can be eliminated without the customer perceiving and decline in product quality or performance.		ថ្លៃដើមនៃសកម្មភាពដែលអាចលុបបំបាត់ចោលដោយមិនប៉ះពាល់លើអតិថិជន និងការធ្លាក់ចុះគុណភាព ឬកិច្ចប្រតិបត្តិការ ។
nonvariable cost	:	ថ្លៃដើមមិនប្រែប្រួល
the cost that does not change in proportion to the volume of activity, such as capacity cost and programmed cost.		ថ្លៃដើម ដែលមិនប្រែប្រួលទៅតាមសមាមាត្រនៃទំហំសកម្មភាព ដូចជា ថ្លៃដើមសមត្ថភាព និងថ្លៃដើមកម្មវិធី ។
nonvisible property	:	សូមមើល intangible asset
nonvoting stock	:	ភាគហ៊ុនដែលម្ចាស់មិនមានសិទ្ធិបោះឆ្នោត
normal account balance	:	សមតុល្យគណនីធម្មតា
the balance of an account under normal condition, e.g. debit balance of an asset account.		សមតុល្យនៃគណនីក្រោមលក្ខខណ្ឌធម្មតា ឧទា. សមតុល្យឥណទាននៃគណនីទ្រព្យសម្បត្តិ ។

normal-activity variance	:	គំណាតសកម្មភាពធម្មតា
that portion of capacity variance caused by the difference between the budgeted activity level and a normal level of activity.		បំណែកនៃគំណាតសកម្មភាពដែលបណ្តាលមកពីភាពខុសគ្នារវាងកម្រិតសកម្មភាពតាមចរិកាគ្រោងទុក និងកម្រិតធម្មតានៃសកម្មភាព។
normal cost	:	ថ្លៃដើមធម្មតា
1-cost that should be incurred in normal conditions. 2-current service cost. 3-normal standard cost.		១-ថ្លៃដើមកើតឡើងក្នុងលក្ខខណ្ឌធម្មតា។ ២-ថ្លៃដើមសេវាកម្មបច្ចុប្បន្ន។ ៣-ថ្លៃដើមស្តង់ដារធម្មតា។
normal costing method	:	វិធីសាស្ត្រកំណត់ថ្លៃដើមធម្មតា
a method under which the costs of a product is determined by the total of the direct materials cost, direct labor and overhead.		វិធីសាស្ត្រដែលថ្លៃដើមផលិតផលត្រូវបានកំណត់ដោយការបូកសរុបនៃថ្លៃដើមវត្ថុធាតុដើមផ្ទាល់ ថ្លៃពលកម្មផ្ទាល់ និងថ្លៃផ្សេងៗ។
normal depreciation	:	រំលស់ធម្មតា
the depreciation caused by wear and tear and natural factors.		រំលស់ដែលបណ្តាលដោយសីករិច រំហែក និងកត្តាធម្មជាតិ។
normalizing method	:	វិធីសាស្ត្រប្រក្រតីកម្ម
normal loss	:	ការខាតបង់ធម្មតា
a loss that is expected and for which provision has been made.		ការខាតបង់ដែលរំពឹងទុកសំរាប់សិទ្ធិធានាធន។
normal lost units	:	ឯកតាខាតបង់ធម្មតា
physical units lost in production for the reasons expected during the productive process.		ឯកតារូបវន្តដែលបាត់បង់ក្នុងផលិតកម្ម ដោយសារមូលហេតុរំពឹងទុកនៅក្នុងដំណើរការផលិតកម្ម។
normal performance standard cost	:	ថ្លៃដើមស្តង់ដារប្រតិបត្តិការធម្មតា
standard cost determined by the average of expected levels of activity for the coming periods.		ថ្លៃដើមស្តង់ដារដែលកំណត់តាមកម្រិតរំពឹងទុកមធ្យមនៃសកម្មភាពសំរាប់ឆ្នាំបន្ទាប់។
normal profit	:	ប្រាក់ចំណេញធម្មតា
the minimum return necessary to persuade capital suppliers to retain their investment in a firm.		ចំណូលអប្បបរមាចាំបាច់សំរាប់បញ្ចុះបញ្ចូលអ្នកផ្តល់មូលធនអោយរក្សាទុកការវិនិយោគក្នុងក្រុមហ៊ុន។

normal spoilage	:	ការខូចខាតធម្មតា
loss of physical units that is normal in the production process.		ការខាតបង់ នៃកត្តារូបវន្តដែលកើតឡើងធម្មតាក្នុងដំណើរការផលិតកម្ម ។
normative accounting	:	គណនេយ្យតាមបទដ្ឋាន
a theory which holds that accounting should be based on the events that have happened.		ទ្រឹស្តីដែលគណនេយ្យត្រូវបានកត់ត្រាផ្អែកលើព្រឹត្តិការណ៍ដែលកើតឡើង ។
note	:	សូមមើល promissory note
note payable	:	ប័ណ្ណកម្ចី
a liability evidenced by a formal written promise to pay.		ប័ណ្ណជំពាក់បំណុលដែលសរសេរជាភស្តុតាងសំរាប់សន្យាសងវិញ ។
note receivable	:	ប័ណ្ណទារបំណុល
a promissory note to be collected from a customer.		ប័ណ្ណទារបំណុលដែលត្រូវប្រមូលពីអតិថិជន ។
note to financial statements	:	កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
a descriptive note attached to the statements.		កំណត់សំគាល់បរិយាយដែលភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ។
notice account	:	គណនីសំគាល់
the savings account in which the owner promises to tell the bank in advance before withdrawal.		គណនីសន្សំដែលអ្នកបញ្ជើសន្យាប្រាប់ធនាគារជាមុន មុនពេលធ្វើការដកលុយ ។
nuisance value	:	តំលៃប្រាក់ត្រូវសងដោយការធានារ៉ាប់រង
the amount an insurance company will pay to settle a claim even though it is invalid.		ចំនួនប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងនឹងដោះស្រាយតាមការទាមទារ ទោះបីជាមិនមានសុពលភាពក៏ដោយ ។
numbering system	:	ប្រព័ន្ធលេខរៀង
a system where all documents and accounts are numbered.		ប្រព័ន្ធដែលគ្រប់ឯកសារ និងគណនីត្រូវបានកត់ត្រាតាមលេខរៀង ។

O

object classification	:	ការចំណាត់ថ្នាក់តាមប្រភេទ
the classification of ledger accounts into assets, liabilities, capital, etc.		ការធ្វើចំណាត់ថ្នាក់គណនីបញ្ជីតាមទ្រព្យសម្បត្តិ បំណុល និង មូលធន ។ល។
object cost	:	សូមមើល target cost
objective	:	គោលបំណង
objectives of financial reporting	:	គោលបំណង កម្មវត្ថុនៃការរាយការណ៍ហិរញ្ញវត្ថុ
goal of presenting useful information to financial statement users.		គោលដៅនៃការលាតត្រដាងព័ត៌មានសំខាន់ៗទៅអ្នកប្រើប្រាស់ របាយការណ៍ហិរញ្ញវត្ថុ ។
objective statement	:	របាយការណ៍តាមកម្មវត្ថុបន្ទុកចំណាយ
cost statement expressed in direct costs or objectives of the expense.		របាយការណ៍ថ្លៃដើមបង្ហាញពីថ្លៃដើមផ្ទាល់ ឬកម្មវត្ថុនៃបន្ទុក ចំណាយ ។
objectivity	:	ភាពមិនលំអៀង
1-a concept that focuses on the factual, unbiased information as a basis for a business decision. 2-the degree of disclosure of facts of an accounting measurement system		១-ទស្សនៈដែលផ្តោតលើភាពជាក់ស្តែង ព័ត៌មានមិនលំអៀង ដែលជាមូលដ្ឋានសំរាប់ការធ្វើការសម្រេចចិត្តលើអាជីវកម្ម ។ ២- កម្រិតនៃការលាតត្រដាងភាពជាក់ស្តែងនៃប្រព័ន្ធនៃការវាស់ និងគណនេយ្យ ។
obligatory audit	:	សូមមើល legal audit
observation	:	ការធ្វើសង្កេត
(Fr. = observation)		
an audit procedure pertaining to watching or witnessing the performance of some activity.		នីតិវិធីសវនកម្មទាក់ទងការតាមឃ្លាំមើល ឬសាក្សីលើការអនុវត្តន៍នៃសកម្មភាពមួយចំនួន ។
observation test	:	ការធ្វើតេស្តដោយសង្កេត
physical and visual verification by inspection of financial statement items or activities.		ការផ្ទៀងផ្ទាត់ជាក់ស្តែង និងតាមចក្ខុវិញ្ញាណដោយការធ្វើអធិការកិច្ចលើខ្លះនៃរបាយការណ៍ហិរញ្ញវត្ថុ ឬសកម្មភាព ។
occurrence	:	ការកើតមានឡើងជាក់ស្តែង
the recorded transaction actually occurred.		ប្រតិបត្តិការដែលបានកត់ត្រាត្រូវកើតមានជាក់ស្តែង ។

official audit	:	ការធ្វើសវនកម្មតាមផ្លូវការ
the audit of an insurance company by a government agency, such as the Department of Insurance.		ការធ្វើសវនកម្មលើក្រុមហ៊ុនធានារ៉ាប់រង ដោយភ្នាក់ងាររដ្ឋ-ភិបាល ដូចជា នាយកដ្ឋាននៃធានារ៉ាប់រង ។
old account	:	គណនីហួសកាលកំណត់
an account receivable collected after a long period of time.		គណនីត្រូវទារដែលបានប្រមូល បន្ទាប់ពីពាក់កណ្តាលពេលយូរ ។
once-a-year physical count	:	ការធ្វើសារពើភណ្ឌជាក់ស្តែងមួយឆ្នាំម្តង
the physical inventory taking under the perpetual inventory system, usually at the end of a year.		ជាការធ្វើសារពើភណ្ឌសន្និធាននៅក្រោមប្រព័ន្ធសន្និធានអចិន្ត្រៃយ៍ នាចុងឆ្នាំតាមធម្មតា ។
on-site audit	:	សូមមើល field audit
on-site peer review	:	ការពិនិត្យឡើងវិញដោយក្រុមហ៊ុនសវនកម្មដទៃ
a review that examines a CPA firm's system of quality control over its accounting and auditing practice, and usually includes a review of selected accounting and auditing engagements.		ការពិនិត្យឡើងវិញដោយត្រួតពិនិត្យលើប្រព័ន្ធរបស់ក្រុមហ៊ុន CPA នៃការត្រួតពិនិត្យគុណភាពលើការអនុវត្តន៍គណនេយ្យ និងសវនកម្មរបស់ខ្លួនតាមធម្មតា រួមបញ្ចូលការពិនិត្យឡើងវិញលើគណនេយ្យ និងកិច្ចព្រមព្រៀងសវនកម្មដែលបានជ្រើសរើស ។
opening balance account	:	គណនីសមតុល្យដើមគ្រា
an account with an opening balance carried forward from the last period.		គណនីដែលសមតុល្យដើមគ្រាយោងពីការិយបរិច្ឆេទមុន ។
open ledger	:	បញ្ជីធំបើកចំហរ
a ledger that is open to the external parties.		បញ្ជីធំដែលបើកចំហរសំរាប់ភាគីខាងក្រៅ ។
operating audit	:	ការធ្វើសវនកម្មលើកិច្ចប្រតិបត្តិការ
examining, analyzing and appraising the overall performance for searching ways of improving efficiency and effectiveness.		ការពិនិត្យ ការវិភាគ និងការវាយតម្លៃលើកិច្ចប្រតិបត្តិការទាំងមូល ហើយរកមធ្យោបាយកែលម្អលើប្រសិទ្ធភាព និងភាពសម្រេចផលល្អ ។
operating cash cycle	:	ខួបសាច់ប្រាក់នៃប្រតិបត្តិការ
a series of events that begin with taking cash, investing it in inventory, making credit sales and generating accounts receivable, and converting the accounts receivable back into cash.		លំដាប់លំដោយនៃប្រតិបត្តិការដែលចាប់ផ្តើមពីការដកប្រាក់ចំណាយ ការវិនិយោគលើសន្និធាន ការលក់បណ្តាញ ការកើតមានគណនីត្រូវទារ និងការប្រមូលប្រាក់ពីគណនីត្រូវទារ ផ្លាស់ប្តូរត្រឡប់ទៅជាសាច់ប្រាក់វិញ ។

operating effectiveness how an internal control was applied, the consistency with which it is applied, and by whom.	: ការផ្តល់ផលល្អនៃកិច្ចប្រតិបត្តិការ ការត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុវត្តយ៉ាងម៉េច បង្កភាពនៃការត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុវត្ត និងអនុវត្តដោយនរណា ។
operating reserve allowance for costs such as repairs or maintenance which have not yet been incurred.	: ធនបំរុងនៃកិច្ចប្រតិបត្តិការ ការអនុញ្ញាតសំរាប់ថ្លៃដើម ដូចជា ការជួសជុល ឬការថែទាំដែលមិនទាន់កើតមានឡើង ។
operating risk (Fr. = risque d'exploitant) a risk of loss caused by fluctuations of operating income.	: ហានិភ័យនៃកិច្ចប្រតិបត្តិការ ហានិភ័យខាតបង់ដោយមូលហេតុពីការឡើង ចុះនៃប្រាក់ចំណេញនៃកិច្ចប្រតិបត្តិការ ។
operational asset an asset used by the firm in generating revenues, including tangible and intangible properties.	: ទ្រព្យសម្បត្តិបំរើក្នុងកិច្ចប្រតិបត្តិការ ទ្រព្យសម្បត្តិត្រូវបានប្រើដោយក្រុមហ៊ុនក្នុងការចំរាញ់ចេញជាផលចំណូល រួមមានទ្រព្យរូបិយ និងទ្រព្យអរូបិយ ។
operational audit an audit performed by the internal auditors to evaluate the efficiency and effectiveness of an entity in achieving its goals.	: សវនកម្មលើកិច្ចប្រតិបត្តិការ ការធ្វើសវនកម្មត្រូវបានអនុវត្តដោយសវនករផ្ទៃក្នុង ដើម្បីវាយតម្លៃប្រសិទ្ធភាព និងភាពសមរម្យនៃអង្គភាពមួយក្នុងការសម្រេចដល់គោលដៅរបស់ខ្លួន ។
opinion audit the audit performed to prevent material effects on statements.	: មតិសវនកម្ម សវនកម្មត្រូវបានធ្វើ ដើម្បីទប់ស្កាត់ផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ ។
opinion paragraph the paragraph in an audit report which expresses the auditor's conclusions.	: កថាខណ្ឌមតិ កថាខណ្ឌក្នុងរបាយការណ៍សវនកម្មដែលបង្ហាញពីសេចក្តីសន្និដ្ឋានរបស់សវនករ ។
opinion shopping a company's action of searching for an auditor who will give a positive opinion of its financial statements.	: ការជ្រើសរើសមតិ ទម្រង់របស់ក្រុមហ៊ុនក្នុងការដើរកម្រិតសវនករដែលនឹងផ្តល់មតិវិជ្ជមានលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ។
opportunity cost approach a method for appraising investment alternatives by comparing their opportunity costs.	: វិធីគិតថ្លៃដើមកាលានុវត្តភាព (ថ្លៃដើមឱកាស) វិធីសាស្ត្រសំរាប់វាយតម្លៃលើជំរើសវិនិយោគ ដោយធ្វើការប្រៀបធៀបថ្លៃដើមឱកាសរបស់វា ។

optimal capital structure	:	រចនាសម្ព័ន្ធមូលធនល្អបំផុត
the capital structure with a minimum weighted average cost of capital.		រចនាសម្ព័ន្ធមូលធនដែលមានថ្លៃដើមមូលធនមធ្យមសមតាមអប្បបរមា ។
optimum capacity	:	សមត្ថភាពផលិតល្អបំផុត
the output level that creates the lowest cost per unit.		កំរិតទិន្នផលដែលបង្កើតថ្លៃដើមមួយឯកតាទាបបំផុត ។
optimum leverage ratio	:	អនុបាតលើអានុភាពល្អបំផុត
the borrowing level that minimizes the cost of capital.		កំរិតខ្ចីប្រាក់ដែលធ្វើអោយអប្បបរមាថ្លៃដើមមូលធន ។
optional dividend	:	ភាគលាភមានជំរើស
the dividend where stockholders have the choice of receiving a stock dividend or cash.		ភាគលាភដែលម្ចាស់ហ៊ុនមានជំរើសលើការទទួលយកភាគលាភជាហ៊ុន ឬជាប្រាក់ ។
ordinary annuity	:	ធនលាភធម្មតា
a series of fixed payments made at the end of each period over a fixed amount of time.		សេរីនៃការបង់ប្រាក់ថេរ ត្រូវបានធ្វើនាចុងការិយបរិច្ឆេទនីមួយៗ លើចំនួនថេរនៃពេលវេលា ។
ordinary dividend	:	ភាគលាភធម្មតា
the dividend that is a distribution of a company's profits, treated as ordinary income to the shareholder.		ភាគលាភដែលត្រូវបែងចែកលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ចាត់ទុកជាប្រាក់ចំណេញធម្មតាទៅអោយម្ចាស់ហ៊ុន ។
ordinary expense	:	ចំណាយធម្មតា
an expense that need not be capitalized.		ចំណាយដែលមិនត្រូវការបញ្ជីកាជាមូលធន ។
ordinary income	:	ចំណូលធម្មតា
the gain that does not qualify for capital gains treatment.		ប្រាក់កំរៃមិនមែនជាទង្វើប្រាក់កំរៃមូលធន ។
ordinary repairs	:	ការជួសជុលធម្មតា
expenditures, of a recurring nature, that are necessary to maintain an asset in good operating condition.		ចំណាយតាមលក្ខណៈកើតមានជាញឹកញយដែលចាំបាច់ក្នុងការថែទាំទ្រព្យសម្បត្តិក្នុងស្ថានភាពដំណើរការល្អ ។
organization and system audit	:	ការធ្វើសវនកម្មលើអង្គភាព និងប្រព័ន្ធ
the audit focusing on the organization and system of a firm.		ការធ្វើសវនកម្មផ្ដោតលើអង្គភាព និងប្រព័ន្ធនៃក្រុមហ៊ុនមួយ ។

original document	:	សូមមើល supporting document
original entry	:	បញ្ជីការដើម
initial record of transactions in the book.		ការកត់ត្រាដំបូងនៃប្រតិបត្តិការនៅក្នុងបញ្ជី ។
original function of audit	:	មុខងារដើមដំបូងនៃសវនកម្ម
the function of checking internal fraud and errors of audit before the 13 century.		មុខងារនៃការពិនិត្យលើកំហុសចេតនា និងកំហុសអចេតនានៃសវនកម្មមុនសតវត្សទី ១៣ ។
original issue discount	:	អប្បហារបោះផ្សាយលក់ហ៊ុនដើមដំបូង
amount by which the issue price is less than the face amount of a stock or stated redemption price of a debt instrument.		ចំនួនប្រាក់ដែលតម្លៃបោះផ្សាយលក់ហ៊ុនតិចជាងតម្លៃមាតិកនៃហ៊ុន ឬតម្លៃវិលសំដែលបានចែងនៃលិខិតុបករណ៍បំណុល ។
original issue premium	:	បុព្វលាភបោះផ្សាយលក់ហ៊ុនដើមដំបូង
the amount by which the original issue price of a bond or stock is above its face value.		ចំនួនប្រាក់ដែលតម្លៃបោះផ្សាយលក់ហ៊ុនដើមដំបូងនៃសញ្ញាប័ណ្ណ ឬហ៊ុនលើសតម្លៃនៃមាតិករបស់វា ។
original issue stock	:	ភាគហ៊ុនបោះផ្សាយលក់ដើមដំបូង
the stock issued when the company was incorporated.		ភាគហ៊ុនបានបោះផ្សាយលក់នៅ ពេលដែលក្រុមហ៊ុនត្រូវបានរួមគ្នាបង្កើតឡើង ។
orthodox accounting	:	សូមមើល conventional accounting
other auditor	:	សវនករផ្សេងៗ
one who audits a small portion of the company.		បុគ្គលដែលធ្វើសវនកម្មលើផ្នែកតូចមួយនៃក្រុមហ៊ុន ។
other comprehensive basis of accounting	:	មូលដ្ឋានគណនេយ្យទំលំទូលាយផ្សេងៗ
the basis of accounting, other than GAAP, that an entity uses to report its assets, liabilities, equity, revenues and expenses, e. g. income tax basis and cash basis.		មូលដ្ឋានគណនេយ្យក្រៅពី GAAP ដែលនីតិបុគ្គលប្រើដើម្បីរាយការណ៍ទ្រព្យសម្បត្តិ បំណុល មូលធនរបស់ម្ចាស់ ផលចំណូល និងបន្ទុកចំណាយ ដូចជា មូលដ្ឋានពន្ធលើប្រាក់ចំណេញ និងមូលដ្ឋានសាច់ប្រាក់ ។
other financing source	:	ប្រភពហិរញ្ញប្បទានផ្សេងៗ
non-revenue increase in a fund net assets.		ផលមិនមែនជាចំណូលបង្កើនក្នុងទ្រព្យសម្បត្តិសុទ្ធជាមូលធន ។

other financing use	:	ការប្រើប្រាស់ហិរញ្ញប្បទានផ្សេងៗ
non-revenue decrease in a fund net assets.		ផលមិនមែនជាចំណូលបន្ថយក្នុងទ្រព្យសម្បត្តិសុទ្ធជាមូលនិធិ ។
other incidental expense	:	សូមមើល miscellaneous expense
other income	:	ផលចំណូលផ្សេងៗ
the income from activities other than normal business operations, such as investment, rent etc.		ផលចំណូលបានមកពីសកម្មភាព ក្រៅពីកិច្ចប្រតិបត្តិការអាជីវកម្មធម្មតា ដូចជា ការវិនិយោគ និងការជួល ។ល។
other liability	:	បំណុលផ្សេងៗ
a liability not classified in a major category.		បំណុលដែលមិនបានចំណាត់ថ្នាក់ក្នុងប្រភេទសំខាន់ៗ ។
other long term liabilities	:	បំណុលរយៈពេលវែងផ្សេងៗ
the balance sheet item that includes the value of lease. future employee benefits. deferred taxes and other obligations not requiring interest payments during the next year.		ខ្ទង់នៃតារាងតុល្យការដែល រួមមាន តំលៃនៃភតិសន្យា ផលប្រយោជន៍និយោជិកនាអនាគត ពន្ធត្រូវបានពន្យារ និងកាតព្វកិច្ចផ្សេងៗដែលមិនតម្រូវអោយមានការបង់ការប្រាក់ក្នុងឆ្នាំបន្ទាប់ ។
other nonprofit organization	:	អង្គភាពមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
non-business organization not covered by AICPA audit guides.		អង្គភាពមិនធ្វើអាជីវកម្មមិនបានបញ្ចូលក្នុងគោលការណ៍ណែនាំសវនកម្មនៃ AICPA ។
outlay	:	សូមមើល expenditure
output approach	:	វិធីសាស្ត្រគិតទិន្នផល
the approach where national income is equal to the sum of output and the net property income from abroad.		វិធីសាស្ត្រដែលចំណូលជាតិស្មើនឹងការបូកសរុបនៃទិន្នផល និងចំណូលទ្រព្យសុទ្ធពីបរទេស ។
output cost	:	ថ្លៃដើមទិន្នផល
the sum of manufacturing cost and the cost of other nonmanufacturing inputs.		ការសរុបរវាងថ្លៃដើមផលិត និងថ្លៃដើមធាតុចូលមិនផលិតផ្សេងទៀត ។
output cost statement	:	របាយការណ៍នៃថ្លៃដើមទិន្នផល
a statement that shows out-put costs for a given product.		របាយការណ៍ដែលបង្ហាញពីថ្លៃដើមទិន្នផលសំរាប់ផលិតផលជាក់លាក់មួយ ។
outstanding capital stock	:	សូមមើល issued capital stock

outstanding check	:	មូលប្បទានប័ត្រពុំទាន់សង ឬមិនទាន់ដោះស្រាយ
a check issued but not yet cleared by the bank.		មូលប្បទានប័ត្របានចេញ ប៉ុន្តែមិនទាន់បានជំរះដោយធនាគារនៅឡើយ ។
overall budget	:	សូមមើល master budget
overall opinion	:	មតិសរុប ឬមតិទាំងមូល
the auditor's general opinion on the statements as a whole.		មតិរបស់អគ្គនាយកលើរបាយការណ៍ទាំងមូល ។
overall review	:	ការត្រួតពិនិត្យឡើងវិញទាំងស្រុង
reading the financial statements and considering adequacy of evidence gathered in response to unusual or unexpected balances.		ការអានរបាយការណ៍ហិរញ្ញវត្ថុ និងពិចារណាលើភាពគ្រប់គ្រាន់នៃភស្តុតាងដែលត្រូវប្រមូលក្នុងការឆ្លើយតបទៅនឹងសមតុល្យមិនប្រក្រតី ឬមិនអាចរំពឹងទុក ។
overcapitalization	:	មូលធនកម្មលើស
a situation in which a company has too much capital for the needs of its business.		ស្ថានភាពដែលក្រុមហ៊ុនមួយមានមូលធនច្រើនពេក លើសពីតម្រូវការនៃធុរកិច្ចរបស់ខ្លួន ។
over-costing	:	ការគិតថ្លៃដើមលើស
a situation where the costs applied to the products exceed the actual costs.		ស្ថានភាពដែលថ្លៃដើមបានបញ្ចូលក្នុងផលិតផលលើសថ្លៃដើមជាក់ស្តែង ។
over-depreciation	:	ការរំលស់លើស
1-the excess of actual depreciation over that amount allowed by law. 2-extra depreciation.		១-ភាពលើសនៃរំលស់ជាក់ស្តែងលើសពីចំនួនអនុញ្ញាតដោយច្បាប់ ។ ២-សូមមើល extra depreciation ។
overhead capacity variance	:	គំលាតសមត្ថភាពនៃចំណាយបន្ទាប់បន្សំ
overhead variance caused by the difference between actual and normal capacity.		គំលាតចំណាយបន្ទាប់បន្សំបណ្តាលមកពីលំអៀងរវាងសមត្ថភាពជាក់ស្តែង និងបទដ្ឋាន ។
overhead controllable variance	:	គំលាតអាចត្រួតពិនិត្យលើចំណាយបន្ទាប់បន្សំ
the difference between actual overhead cost and the budget overhead cost based on actual activity level.		លំអៀងរវាងថ្លៃដើមចំណាយបន្ទាប់បន្សំជាក់ស្តែង និងថ្លៃដើមចំណាយបន្ទាប់បន្សំតាមថវិកា ដោយផ្អែកលើកំរិតសកម្មភាពជាក់ស្តែង ។

overhead efficiency variance	:	តំលាតប្រសិទ្ធភាពនៃចំណាយបន្ទាប់បន្សំ
that portion of overhead variance caused by the difference between actual input and standard input.		ចំណែកនៃតំលាតចំណាយបន្ទាប់បន្សំ បណ្តាលមកពីលំអៀងរវាងធាតុចូលជាក់ស្តែង និងធាតុចូលស្តង់ដារ ។
overhead expenditure variance	:	តំលាតចំណាយបន្ទាប់បន្សំ
difference between actual overhead incurred and the budget allowance.		លំអៀងរវាងចំណាយបន្ទាប់បន្សំជាក់ស្តែងដែលបានកើតឡើង និងការអនុញ្ញាតតាមថវិកា ។
overhead fixed unit cost	:	ថ្លៃដើមចំណាយបន្ទាប់បន្សំថេរក្នុងមួយឯកតា
fixed overhead cost per unit of output.		ថ្លៃដើមចំណាយបន្ទាប់បន្សំថេរក្នុងមួយឯកតានៃទិន្នផល ។
overhead summary	:	ការសរុបចំណាយបន្ទាប់បន្សំ
the summary of all overheads incurred in the whole company.		ការសរុបនៃចំណាយបន្ទាប់បន្សំទាំងអស់ ដែលកើតមានក្នុងក្រុមហ៊ុនទាំងមូល ។
overhead utilization variance	:	តំលាតប្រើប្រាស់ចំណាយបន្ទាប់បន្សំ
1-that portion of overhead cost variance caused by the difference between the actual and budgeted volume of output. 2-overhead capacity variance.		១-ចំណែកនៃតំលាតថ្លៃដើមចំណាយបន្ទាប់បន្សំ បណ្តាលមកពីលំអៀងរវាងបរិមាណជាក់ស្តែង និងបរិមាណតាមថវិកាទិន្នផល ។ ២-សូមមើល overhead capacity variance ។
overhead variance	:	តំលាតបន្ទាប់បន្សំ
difference between actual overhead costs and standard overhead costs.		លំអៀងរវាងថ្លៃដើមចំណាយបន្ទាប់បន្សំ និងថ្លៃដើមចំណាយបន្ទាប់បន្សំស្តង់ដារ ។
overlapping debt	:	បំណុលពន្ធស្តួនគ្នា
the debt of a state government where its tax base overlaps the tax base of another political entity such as a city within the state.		បំណុលនៃរដ្ឋាភិបាលដែលមានមូលដ្ឋានពន្ធរបស់ខ្លួនស្តួនគ្នានឹងមូលដ្ឋានពន្ធនៃនីតិបុគ្គលនយោបាយផ្សេងទៀត ដូចជា ទីក្រុងដែលស្ថិតនៅក្នុងរដ្ឋ ។
overlap profit	:	ពន្ធប្រាក់ចំណេញស្តួនគ្នា
the profit that has been taxed twice because part of the accounting period falls within the basis period for more than one year.		ប្រាក់ចំណេញដែលបានបង់ពន្ធពីរដងដោយហេតុផ្នែកនៃការិយបរិច្ឆេទគណនេយ្យត្រូវបញ្ចូលក្នុងការិយបរិច្ឆេទមូលដ្ឋានលើសពីមួយឆ្នាំ ។
overlap relief	:	ការអនុគ្រោះពន្ធស្តួនគ្នា
tax credit for overlap profits carried forward.		ឥណទានពន្ធលើពន្ធប្រាក់ចំណេញស្តួនគ្នាយោងមក ។

overplus	:	សូមមើល surplus
owner's capital	:	មូលធនរបស់ម្ចាស់ភាគហ៊ុន
the capital invested in a company by its owner.		មូលធនបានវិនិយោគក្នុងក្រុមហ៊ុនដោយម្ចាស់ហ៊ុន។
ownership equation	:	សូមមើល accounting equation

P

paid-in capital	: សូមមើល contributed capital
paid in dividend	: សូមមើល capital dividend
paper asset 1-an asset not readily usable or convertible into cash. 2-stock, bond etc. represented by a piece of paper.	: ទ្រព្យជាត្រដាសស្នាម , ទ្រព្យជាប័ណ្ណ ១-ទ្រព្យសកម្មដែលពុំទាន់អាចប្រើប្រាស់បាន ឬពុំទាន់អាចប្តូរជាសាច់ប្រាក់បាននៅឡើយ ។ ២-ភាគហ៊ុន ឬប័ណ្ណបំណុល ។
paper audit an audit that focuses on the books and financial statements.	: សវនកម្មលើត្រដាសស្នាម (សវនកម្មលើបញ្ជីកា) សវនកម្មដែលធ្វើការផ្តោតការយកចិត្តទុកដាក់លើបញ្ជី និងរបាយការណ៍ហិរញ្ញវត្ថុ ។
paper expense	: សូមមើល book cost
paper gain or loss	: សូមមើល paper profit or loss
paper loss the loss which has occurred but has not yet been realized through a transaction.	: ភាពខាតបង់មាននៅក្នុងបញ្ជីកា ការខាតបង់ដែលកើតមានឡើង ប៉ុន្តែមិនទាន់ពិតជាក់ស្តែងតាមប្រតិបត្តិការនៅឡើយ ។
paper profit	: សូមមើល pre-tax accounting income
paper profit or loss unrealized capital gain or loss in an investment portfolio by comparing the market prices of securities to the price originally bought.	: ចំណេញ ឬខាតបង់ដែលមានតែនៅក្នុងបញ្ជី ចំណេញ ឬខាតជាមូលធនមិនទាន់ពិតជាក់ស្តែងក្នុងផលប៉ុន្តែវិនិយោគដោយធ្វើការប្រៀបធៀបតម្លៃទីផ្សារនៃមូលបត្រជាមួយតម្លៃដើមដែលបានទិញ ។
paper trail	: សូមមើល audit trail
paper transaction	: សូមមើល accounting transaction
par	: សូមមើល face value
parent company (Fr. = société-mère) a company that holds enough voting stock in another company to control its management and its operations.	: ក្រុមហ៊ុនមេ ក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតក្នុងក្រុមហ៊ុនដទៃដើម្បីត្រួតត្រាលើការគ្រប់គ្រង និងកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុននោះ ។
parent company concept the concept under which just the parent's share of the revaluation is shown and the minority interest is reported at its share of the subsidiary's book value.	: ទស្សនៈនៃក្រុមហ៊ុនមេ ទស្សនៈដែលចំណែកភាគហ៊ុនរបស់ក្រុមហ៊ុនមេធ្វើការវាយតម្លៃសារឡើងវិញត្រូវបានបង្ហាញ និងផលប្រយោជន៍ភាគកម្មតិចត្រូវបានរាយការណ៍ក្នុងចំណែកភាគហ៊ុននៃតម្លៃតាមបញ្ជីរបស់ក្រុមហ៊ុនសាខា ។

parent's equity	: សូមមើល majority interest
parity	: ភាពស្មើគ្នា . ភាពដូចគ្នា
1-an odd or even digit. 2- constant spread between two prices. 3-salary equality among workers.	១-តួលេខសេស ឬគូ។ ២-ជាគំណាត់ថេររវាងតម្លៃពីរផ្សេងគ្នា។ ៣-ភាពស្មើគ្នានៃប្រាក់បៀវត្សន៍របស់កម្មករ។
parked cash	: សាច់ប្រាក់ដាក់វិនិយោគលើវិញ្ញាបនបត្រនៃប្រាក់បញ្ញើ
the cash temporary invested in certificate of deposits.	ប្រាក់បណ្តោះអាសន្នដែលបានវិនិយោគនៅក្នុងវិញ្ញាបនបត្រនៃប្រាក់បញ្ញើ។
partial audit	: ការធ្វើសវនកម្មតែលើផ្នែកណាមួយ
an audit that focuses on a part of the books.	ការធ្វើសវនកម្មដែលបានផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែកជាក់លាក់ណាមួយ នៃបញ្ជី។
partial bad debt deduction	: ការកាត់បន្ថយបំណុលពិបាកទារតាមផ្នែកខ្លះ
the deduction for partial worthlessness of a debt.	ការកាត់បន្ថយនូវតម្លៃពុំបានទារមួយចំនួននៃបំណុល។
partial cost	: ចំណែកនៃថ្លៃដើម, ថ្លៃដើមតាមផ្នែកខ្លះ
1-product cost that only includes manufacturing cost. 2-cost that includes only the fixed or variable component.	១-ថ្លៃដើមទំនិញដែលមានតែថ្លៃដើមផលិតប៉ុណ្ណោះ។ ២-ថ្លៃដើមដែលមានតែសមាសធាតុថេរ ឬអថេរ។
partial equity method	: វិធីសាស្ត្រតាមដើមទុនតាមផ្នែកខ្លះ
a method used to record investment in subsidiary, the initial investment is in cost, amortization of goodwill does not reduce the share of income.	វិធីសាស្ត្រមួយដែលបានប្រើប្រាស់ដើម្បីធ្វើការកត់ត្រានូវការវិនិយោគនៅតាមក្រុមហ៊ុនសាខា។ ការវិនិយោគដំបូងគឺថ្លៃដើម ហើយការកាត់រំលស់នូវមូលនិធិពាណិជ្ជកម្មពុំបានបន្ថយនូវចំណែកនៃចំណូលនោះទេ។
partial income statement	: របាយការណ៍លទ្ធផលតាមផ្នែកខ្លះ
an income statement that shows only some items.	របាយការណ៍លទ្ធផលដែលបង្ហាញតែខ្លះមួយចំនួនប៉ុណ្ណោះ។
partial loss	: ការខាតបង់តាមផ្នែកខ្លះ
damage of property that is not total.	ការខូចខាតទៅលើទ្រព្យសម្បត្តិខ្លះប៉ុណ្ណោះ ពុំមែនទាំងស្រុង។
partially approving opinion	: សូមមើល qualified opinion
partially controllable cost	: ថ្លៃដើមដែលអាចត្រួតពិនិត្យបានតែលើផ្នែកណាមួយ
the cost only a part of which can be controlled by management.	ថ្លៃដើមដែលចំណែកណាមួយអាចត្រូវត្រួតពិនិត្យបានដោយអ្នកគ្រប់គ្រង។

partially funded plan	:	ផែនការដែលមានការផ្តល់មូលនិធិខ្លះៗប៉ុណ្ណោះ
a pension plan in which some liabilities are not funded.		ផែនការសោធននិវត្តន៍ដែលមានបំណុលមួយចំនួនពុំបានផ្តល់នូវមូលនិធិ ។
partial payment	:	ការទូទាត់តាមផ្នែកខ្លះ
the payment of a debt obligation for less than the full amount.		ការទូទាត់ទៅលើកាតព្វកិច្ចបំណុល មានចំនួនតិចជាងចំនួនដើម ។
partial presentation	:	ការបង្ហាញតែផ្នែកខ្លះៗ
the presentation of prospective financial information that excludes the items required for prospective financial statements.		ជាការបង្ហាញនៃព័ត៌មានហិរញ្ញវត្ថុនាពេលអនាគតដែលពុំរាប់បញ្ចូលនូវខ្លះៗចាំបាច់មួយចំនួនសំរាប់របាយការណ៍ហិរញ្ញវត្ថុ ។
partial surrender	:	ចំនួនប្រាក់ធានារ៉ាប់រងតាមផ្នែកខ្លះ
the removal of a portion of the original cash balance of an insurance policy or annuity.		ការដកចេញមួយចំណែកនៃសមតុល្យប្រាក់ដើមលើធានារ៉ាប់រង ឬធានារ៉ាប់រងប្រចាំឆ្នាំ ។
participating preferred stock	:	ភាគហ៊ុនអាទិភាពដែលមានការចូលរួម
the class of preferred stock that receives extra dividend in addition to the preferred dividend.		ចំណាត់ថ្នាក់នៃភាគហ៊ុនអាទិភាពដែលទទួលបាននូវភាគលាភបន្ថែមទៅលើភាគលាភអាទិភាព ។
participation	:	ការចូលរួម
any work done by an individual in connection with the activity.		គ្រប់ការងារត្រូវបានអនុវត្តដោយបុគ្គលម្នាក់ៗភ្ជាប់នូវសកម្មភាព ។
participatory management	:	គណៈគ្រប់គ្រងដែលអនុញ្ញាតអោយមានការចូលរួម
staff participation in the setting of goals, and the establishing of the cost standards.		ការចូលរួមរបស់មន្ត្រីនៅក្នុងការរៀបចំគោលដៅ និងការបង្កើតនូវស្តង់ដារថ្លៃដើមមួយ ។
particular average	:	វិធីមធ្យមសមតាជាក់ស្តែង
the damage or partial loss happening to the ship, cargo or freight in consequence of an accident.		ការខូចខាត ឬការខាតបង់តាមផ្នែកដែលកើតឡើងតាមការដឹកកប៉ាល់ អាកាស រថយន្ត ដែលផលវិបាកជួបនូវឧបទ្វីបត្រីហេតុមួយ ។
particular charge	:	បន្ទុកចំណាយជាក់ស្តែង
expenditure incurred to protect the insured goods from loss in the cover of an insurance policy.		ជាចំណាយដែលកើតឡើងសំរាប់ការការពារលើទំនិញដែលបានធានាពីការបាត់បង់ខូចខាត ក្នុងការគ្របដណ្តប់លើធានារ៉ាប់រង ។

partner's capital	:	សូមមើល partner's equity
partner's drawing the withdrawal of money from the partnership by a partner.	:	ការដកប្រាក់របស់ភាគហ៊ុននិក ឬដៃគូ ការដកនូវសាច់ប្រាក់ពីសំណាក់ដៃគូចេញពីក្រុមហ៊ុនសហកម្មសិទ្ធិដោយដៃគូម្នាក់ ។
partner's equity the amount by which partnership assets exceed its liabilities.	:	មូលធនផ្ទាល់របស់ដៃគូអាជីវកម្ម ជាចំនួននៃទ្រព្យសកម្មរបស់ដៃគូ មានលើសពីបំណុលរបស់ខ្លួន ។
partnership an unincorporated organization through which a business, financial operation or venture is carried on.	:	ក្រុមហ៊ុនសហកម្មសិទ្ធិ ជាអង្គភាពពុំមែនជាសាធារណជនដែលអាជីវកម្មកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ឬការចូលហ៊ុនគ្នាត្រូវបានអនុវត្ត ។
partnership accounting the accounting procedures for a partnership, the profit and loss are divided among partners.	:	គណនេយ្យក្រុមហ៊ុនសហកម្មសិទ្ធិ នីតិវិធីគណនេយ្យសំរាប់ក្រុមហ៊ុនសហកម្មសិទ្ធិហើយប្រាក់ចំណេញនិងការខាតបង់ គឺត្រូវបានបែងចែកក្នុងចំណោមបណ្តាដៃគូ ។
partnership distribution the tax-free transfer of asset from a partnership to a partner.	:	ការបែងចែកនៃក្រុមហ៊ុនសហកម្មសិទ្ធិ ការពុំយកពន្ធនៅក្នុងការផ្ទេរនូវទ្រព្យសកម្មពីក្រុមហ៊ុនសហកម្មសិទ្ធិទៅកាន់ភាគីជាដៃគូ ។
partnership equity	:	សូមមើល partner's equity
partnership income earnings of a partnership which will be passed through to each partner.	:	ចំណេញរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ចំណេញរកបានរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដែលនឹងត្រូវប្រគល់ជូនទៅអោយដៃគូនីមួយៗ ។
part-time employee an employee who works less than 40 hours a week.	:	និយោជិកបំពេញការងារមិនពេញម៉ោង និយោជិកដែលបំពេញការងារតិចជាង៤០ម៉ោងក្នុងមួយសប្តាហ៍ ។
par value	:	សូមមើល face value
par value stock a stock to which the issuing company has assigned a par value.	:	ភាគហ៊ុនមានតំលៃចារឹក (តំលៃចុះលើប័ណ្ណ) ភាគហ៊ុនមួយដែលក្រុមហ៊ុនបោះផ្សាយបានចារឹកតំលៃលើប័ណ្ណ ។
passed dividend 1-common stock 2-preferred stock	:	ភាគលាភហួសការកំណត់មិនបានសង ១-ភាគហ៊ុនធម្មតា ២-ភាគហ៊ុនអាទិភាព ។

passive income	:	ចំណូលអកម្ម, ចំណូលវិនិយោគ
the income from operations that a taxpayer does not actively participate in, such as royalties, dividends, interest, annuities, rents and the like.		ជាចំណូលពីកិច្ចប្រតិបត្តិការដែលអ្នកបង់ពន្ធពុំបានចូលរួមយ៉ាងសកម្មលើការបង់ ដូចជាប្រាក់សួយសារ ភាគលាភ ការប្រាក់ប្រាក់កំរៃប្រចាំឆ្នាំ ការជួល និងខ្ទង់ប្រហាក់ប្រហែល ។
passive investment income	:	សូមមើល passive income
past cost	:	ថ្លៃដើមប្រវត្តិ
1-cost that has been paid out of cash. 2-historical cost.		១-ថ្លៃដើមដែលបានទូទាត់សាច់ប្រាក់ ។ ២-ថ្លៃដើមប្រវត្តិ ។
past due account receivable	:	គណនីត្រូវទារហួសកំណត់
the account receivable remained uncollected for a long period of time.		ជាគណនីត្រូវទារនៅតែពុំទាន់ប្រមូលបានក្នុងរយៈពេលជាយូរអង្វែងមកហើយ ។
payable (Fr. = dettes)	:	សូមមើល account payable, bill payable
payable date	:	កាលបរិច្ឆេទទូទាត់ភាគលាភ
the date on which dividend is paid to the holders of record.		ជាកាលបរិច្ឆេទដែលភាគលាភបានធ្វើការទូទាត់ទៅតាមបញ្ជីនៃម្ចាស់ហ៊ុន ។
pay-as-you-earn (PAYE)	:	សូមមើល income tax withholding
pay-as-you-go method	:	វិធីសាស្ត្រទូទាត់ប្រាក់សោធននិវត្តន៍តាមផលប្រយោជន៍
a method under which pension cost or expense is recognized only when benefits actually are paid to retired employees.		ជាវិធីសាស្ត្រមួយដែលថ្លៃដើម ឬការចំណាយទៅលើប្រាក់សោធននិវត្តន៍ ត្រូវបានទទួលស្គាល់តែពេលដែលផលប្រយោជន៍ត្រូវបានទូទាត់ជាក់ស្តែងទៅអោយមន្ត្រីបុគ្គលិកចូលនិវត្តន៍នោះ ។
pay-as-you-go profit-sharing	:	ការចែកប្រាក់ចំណេញតាមភាពចំណេញរបស់ក្រុមហ៊ុន
the profit sharing plans with current payouts according to company profits with no deferrals.		ផែនការបែងចែកប្រាក់ចំណេញតាមចំនួនដែលបានចំណាយបច្ចុប្បន្នផ្អែកតាមប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយគ្មានការពន្យារ ។
payback period	:	ការិយបរិច្ឆេទស្រង់ដើម
time period required to recover the original cost of investment.		រយៈពេលដែលចាំបាច់សំរាប់ធ្វើការស្រង់ឡើងវិញនូវថ្លៃដើមពិតនៅក្នុងការវិនិយោគ ។

payment date	:	កាលបរិច្ឆេទនៃការទូទាត់
the date on which a dividend, mutual fund distribution, or bond coupon interest payment is made.		កាលបរិច្ឆេទដែលការបែងចែកភាគលាភមូលនិធិសង្គម ឬការទូទាត់ការប្រាក់តាមសញ្ញាប័ណ្ណត្រូវបានធ្វើឡើង ។
payment float	:	សូមមើល outstanding check
payment of debt	:	សូមមើល debt repayment
payment penalty	:	សូមមើល prepayment penalty
payments balance	:	សូមមើល bop
payment voucher	:	សក្ខីប័ត្របង់ប្រាក់ ឬសក្ខីប័ត្រទូទាត់
a voucher for the payment of cash.		ជាសក្ខីប័ត្របញ្ជាក់ពីការទូទាត់សាច់ប្រាក់ ។
payoff	:	សូមមើល payback period
payout	:	ប្រាក់ចំណេញមូលធន , ប្រាក់បានចំណាយ
1-the capital gains and profits paid from a mutual fund. 2-expenditure.		១-ប្រាក់ចំណេញជាមូលធនដែលបានទូទាត់ពីមូលនិធិសង្គម ។ ២-ការចំណាយ
payout journal	:	សូមមើល cash disbursement journal
payout period	:	ការិយបរិច្ឆេទចំណាយ
a period in which cash flow of an investment is negative.		ការិយបរិច្ឆេទមួយដែលលំហូរសាច់ប្រាក់លើការវិនិយោគមានភាពអវិជ្ជមាន ។
payroll	:	ប្រាក់បៀវត្ស
(Fr. = feuilles d'émargement des salaires)		
total wages and salaries and other payment in a particular period.		ប្រាក់ឈ្នួលសរុប និងប្រាក់ខែ និងការទូទាត់ផ្សេងៗនៅក្នុងការិយបរិច្ឆេទជាក់លាក់មួយ ។
payroll accounting	:	គណនេយ្យប្រាក់បៀវត្ស
the accounting for disbursements for wages, salaries and related payroll taxes.		គណនេយ្យដកប្រាក់សំរាប់ទូទាត់ទៅលើប្រាក់ឈ្នួល ប្រាក់បៀវត្ស និងបង់លើពន្ធប្រាក់បៀវត្សផ្សេងៗទៀត ។
payroll audit	:	សវនកម្មលើបៀវត្ស
examination of the wage structure of the company by outside auditor.		ការពិនិត្យទៅលើរចនាសម្ព័ន្ធបៀវត្សរបស់ក្រុមហ៊ុនដោយសវនករផ្ទៃក្រៅ ។
payroll cost	:	សូមមើល labor cost

payroll journal	:	ទិន្នន័យប្រតិបត្តិបៀវត្ស ឬប្រាក់បៀវត្ស
a special journal used to summarize the earnings and deductions of all employees for a given pay period.		ទិន្នន័យប្រតិបត្តិសេសមួយ ប្រើប្រាស់សំរាប់សរុបកំរៃដែលរកបាន និងការកាត់កងគ្រប់និយោជិកក្នុងកាលបរិច្ឆេទទូទាត់ជាក់លាក់មួយ ។
payroll ledger	:	សៀវភៅបៀវត្ស , បញ្ជីបៀវត្ស
a subsidiary ledger that contains wages accounts for each employee or cost department.		សៀវភៅជំរងដែលធ្វើការកត់ត្រាគណនីប្រាក់ឈ្នួលសំរាប់និយោជិកម្នាក់ៗ ឬនាយកដ្ឋានទទួលបន្ទុកចំណាយ ។
payroll register	:	បញ្ជីបៀវត្ស
a summary of payroll information, including the employee names, gross pay, withholding.		ការសរុបនៃព័ត៌មានប្រាក់បៀវត្សដែលក្នុងនោះមានឈ្មោះនិយោជិក ប្រាក់សរុបដុលត្រូវទូទាត់ និងចំនួនកាត់ទុក ។
payroll summary	:	របាយការណ៍សង្ខេបបៀវត្ស
a statement of payroll and deductions of a pay period.		របាយការណ៍ប្រាក់បៀវត្ស និងការកាត់កងផ្សេងៗនៅក្នុងអំឡុងពេលនៃការទូទាត់ ។
payroll tax	:	ការបង់ពន្ធលើប្រាក់បៀវត្ស , ពន្ធលើប្រាក់បៀវត្ស
a tax levied on the amount of a payroll or on the sum of an employee's gross pay.		ពន្ធដែលបានដកលើចំនួនប្រាក់បៀវត្ស ឬទៅលើប្រាក់ឈ្នួលដុលរបស់និយោជិក ។
peer review	:	ការពិនិត្យឡើងវិញលើការងារសវនករម្នាក់ ដោយសវនករឯករាជ្យផ្សេងទៀត
a review by one auditor of the work done by another independent auditor, including a review of the company's compliance with applicable membership requirements.		ការពិនិត្យឡើងវិញទៅលើកិច្ចការដែលបានបញ្ចប់របស់សវនករម្នាក់ដោយសវនករឯករាជ្យផ្សេងទៀត រួមទាំងការពិនិត្យឡើងវិញលើភាពអនុលោមតាមរបស់ក្រុមហ៊ុនជាមួយតំរូវការសមាជិកភាពដែលអាចអនុវត្តបាន ។
pencil footing	:	ការបូកសរុបបណ្តោះអាសន្នដោយប្រើខ្មៅដៃ
a temporary total underneath a list of figures written by pencil.		ការបូកសរុបនូវតួលេខជាបណ្តោះអាសន្នដែលបានសរសេរដោយខ្មៅដៃនៅឡើយ ។
pension fund	:	មូលនិធិសោធននិវត្តន៍
resource set aside for an employee pension plan.		ធនធានដែលបានគ្រោងទុកសំរាប់ផែនការសោធននិវត្តន៍របស់និយោជិក ។

pension plan	:	ផែនការសោធននិវត្តន៍
the contract between the company and its employees whereby the company agrees to pay benefits to the employees upon their retirement.		កិច្ចសន្យារវាងក្រុមហ៊ុនមួយ និងនិយោជិករបស់ខ្លួនដែលក្រុមហ៊ុនយល់ព្រមនឹងផ្តល់ប្រាក់សោធននិវត្តន៍ដល់និយោជិកចូលនិវត្តន៍។
pension trust fund	:	មូលនិធិទំនុកចិត្តសោធននិវត្តន៍
a government trust fund for the pension benefits of government employees.		ប្រាក់បំណាច់របស់រដ្ឋាភិបាលសំរាប់អត្ថប្រយោជន៍សោធននិវត្តន៍ដល់មន្ត្រីរដ្ឋាភិបាល។
per capita income	:	ចំណូលមធ្យមក្នុងមនុស្សម្នាក់ៗ
the income per person in a population.		ចំណូលរបស់មនុស្សម្នាក់ៗនៅក្នុងចំណោមប្រជាជន។
percentage of net sales method	:	វិធីសាស្ត្រតាមភាគរយនៃការលក់សុទ្ធ
the method under which a percentage of net sales is used to calculate the allowance for bad debts.		វិធីសាស្ត្រដែលប្រើប្រាស់ការគិតជាភាគរយទៅលើការលក់សុទ្ធ ដើម្បីគណនាការបង្ការទុកលើបំណុលពិបាកទារ។
percentage of original cost method	:	សូមមើល straight-line method of depreciation
percentage rate method	:	វិធីសាស្ត្រកំណត់អត្រាជាភាគរយ
a method used to compute the required standard withholding as a percentage on the employee's gross income.		វិធីសាស្ត្របានប្រើប្រាស់ ដើម្បីគណនាការកាត់ទុកតាមស្តង់ដារត្រូវការជាភាគរយលើចំណូលដុលរបស់និយោជិក។
per contra	:	ការធ្វើតុល្យភាពក្នុងតុល្យការ
self-balancing items in the balance sheet.		ការធ្វើតុល្យភាពផ្ទាល់លើបណ្តាខ្ទង់ក្នុងតារាងតុល្យការ។
per contra account	:	សូមមើល contra account
per diem rate	:	អត្រាប្រាក់ឧបត្ថម្ភ , អត្រាប្រាក់ចុះបេសកកម្ម
travel and entertainment reimbursement per day.		ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃទៅលើការធ្វើដំណើរ និងការកំសាន្តផ្សេងៗ។
perfect standard cost	:	សូមមើល ideal standard cost
performance audit	:	សូមមើល operating audit
performance control accounting	:	សូមមើល control accounting
performance margin	:	សូមមើល contribution margin

performance report	:	សូមមើល flexible budget performance report
period cost	:	ថ្លៃដើមតាមការិយបរិច្ឆេទ
the cost of service benefits excluded from inventory costs and instead is treated as expense and can be deducted from gross income.		បន្ទុកចំណាយលើប្រយោជន៍នៃសេវាដោយពុំរាប់បញ្ចូលថ្លៃដើមសន្និធិ និងផ្ទុយមកវិញបានចាត់ទុកជាចំណាយ ហើយវាក៏អាចកាត់ចេញពីចំណូលដុល ។
period depreciation charge	:	បន្ទុកគិតរំលស់ក្នុងគ្រា
depreciation charge as an expense in the period that is deductible from gross income.		បន្ទុករំលស់បានគិតជាចំណាយនៅក្នុងគ្រាដែលអាចកាត់ចេញពីចំណូលដុល ។
periodical audit	:	អំឡុងពេលនៃការធ្វើសវនកម្ម
an audit performed in a fixed period, usually one year.		ការធ្វើសវនកម្មនៅក្នុងអំឡុងពេលកំណត់មួយដែលជាទូទៅមានរយៈពេលមួយឆ្នាំ ។
periodic annual cost	:	ថ្លៃដើមប្រចាំឆ្នាំតាមកាលកំណត់
the sum of the annual ordering cost and the annual cost of carrying stock under fixed order interval system.		ចំនួនសរុបថ្លៃដើមបញ្ជាទិញប្រចាំឆ្នាំ និងថ្លៃដើមប្រចាំឆ្នាំក្នុងការស្តុកសន្និធិតាមប្រព័ន្ធនោះបញ្ជាទិញថេរ ។
periodic budget	:	ការរៀបចំថវិកាតាមកាលកំណត់
a periodically prepared budget.		ថវិកាដែលបានរៀបចំទៅតាមអំឡុងពេលនីមួយៗ ។
periodic inventory	:	សន្និធិតាមគ្រា , សន្និធិតាមកាលកំណត់
an inventory determined by a periodic inventory system.		សន្និធិដែលបានកំណត់ដោយប្រព័ន្ធសន្និធិទៅតាមគ្រាមួយ ។
periodic inventory system	:	ប្រព័ន្ធសន្និធិតាមគ្រា ឬតាមកាលកំណត់
a system in which inventories and cost of goods sold are based on the periodic physical inventories.		ប្រព័ន្ធដែលសន្និធិ និងថ្លៃដើមទំនិញលក់ចេញ គឺផ្អែកទៅលើសន្និធិជាក់ស្តែងតាមគ្រា ។
periodic loss	:	ការខាតបង់ក្នុងគ្រា ឬតាមកាលកំណត់
excess of period cost over periodic income.		ចំនួនលើសនៃការចំណាយក្នុងគ្រាធៀបទៅនឹងចំណូលក្នុងគ្រា ។
period of cost recovery	:	សូមមើល cost recovery period
period of depreciation	:	ការិយបរិច្ឆេទកាត់រំលស់
a period of time for full depreciation of assets.		ការិយបរិច្ឆេទមួយសំរាប់ការកាត់រំលស់ពេញលេញទៅលើទ្រព្យសកម្ម ។

perks	:	សូមមើល fringe benefit
permanent account an account which must be kept permanently.	:	គណនីអចិន្ត្រៃយ៍ គណនីដែលត្រូវតែរក្សាទុកជាអចិន្ត្រៃយ៍ ។
permanent audit documentation items of continuing accounting significance, such as analysis of balance sheet.	:	ឯកសារសវនកម្មជាអចិន្ត្រៃយ៍ បណ្តាខ្លះនៃការបន្តគណនេយ្យសំខាន់ៗ ដូចជា ការវិភាគទៅលើតារាងតុល្យការជាដើម ។
permanent book the book of accounts that must be kept permanently, such as the general ledger.	:	សៀវភៅអចិន្ត្រៃយ៍ បញ្ជីគណនីដែលចាំបាច់ត្រូវតែរក្សាទុកជាអចិន្ត្រៃយ៍ ដូចជា សៀវភៅទូទៅជាដើម ។
permanent capital the sum of common stock, preferred stock and retained earnings.	:	មូលធនអចិន្ត្រៃយ៍ ការសរុបនៃភាគហ៊ុនធម្មតា ភាគហ៊ុនអាទិភាព និងប្រាក់ចំណេញរក្សាទុក ។
permanent establishment a fixed place of business through which an entity's business is wholly or partly carried on.	:	គ្រឹះស្ថានអចិន្ត្រៃយ៍ ទីកន្លែងអចិន្ត្រៃយ៍នៃការអាជីវកម្មមួយដែលអង្គភាពប្រតិបត្តិការដំណើរការអាជីវកម្មទាំងមូល ឬជាផ្នែកណាមួយ ។
permanent file (Fr. = registre permanent) the audit working paper gathered during the first audit about the client's background information and summary of policies.	:	ឯកសារអចិន្ត្រៃយ៍ សំណេរការងារសវនកម្មដែលបានប្រមូលក្នុងពេលការធ្វើសវនកម្មលើកដំបូងដែលពាក់ព័ន្ធនឹងជីវប្រវត្តិ និងការសង្ខេបនៃគោលនយោបាយរបស់ក្រុមហ៊ុន ។
permanent income 1-income that is fixed or slightly variable. 2-national wealth multiplied by interest rate.	:	ចំណូលជាប្រចាំ ១-ជាចំណូលថេរ ឬមានការប្រែប្រួលតិចជាងបំផុត ។ ២-តំលៃទ្រព្យជាតិគុណជាមួយអត្រាការប្រាក់ ។
permanent record	:	សូមមើល permanent book
permitted asset any asset that can be put into a financial asset securitization trust, such as cash and cash equivalent, certain debt instruments etc.	:	ទ្រព្យសម្បត្តិអាចអនុញ្ញាតអោយដាក់ក្នុងភារៈគ្រប់គ្រង គ្រប់ទ្រព្យសកម្មដែលអាចដាក់បញ្ចូលក្នុងភារៈគ្រប់គ្រងមូលបត្រកម្ម ទ្រព្យហិរញ្ញវត្ថុ ដូចជា សាច់ប្រាក់ សាច់ប្រាក់សមមូល និងលិខិតុបករណ៍ជាដើម ។

permitted nonaudit service	:	សេវាដែលមិនមែនសវនកម្មត្រូវបានអនុញ្ញាត
nonaudit service allowed to provide to a client that is being audited by the auditor.		សេវាដែលមិនមែនសវនកម្ម ត្រូវបានអនុញ្ញាតផ្តល់អោយអតិ- ថិជនមួយដែលត្រូវបានកំពុងធ្វើសវនកម្មដោយសវនករ ។
perpetual annual cost	:	ថ្លៃដើមប្រចាំឆ្នាំជាអចិន្ត្រៃយ៍
the sum of the annual ordering cost and the annual cost of carrying under fixed order size system.		ចំនួនសរុបនៃថ្លៃដើមបញ្ជាទិញប្រចាំឆ្នាំ និងថ្លៃដើមប្រចាំឆ្នាំ នៃការស្តុកសន្តិធិតាមប្រព័ន្ធទំហំបញ្ជាទិញថេរ ។
perpetual inventory	:	សារពើភ័ណ្ឌជាអចិន្ត្រៃយ៍
the inventory from adding the units and the cost of the coming goods to previous inventory figures and subtracting the units and cost of outgoing goods.		សន្តិធិទំនិញបានមកពីការបូកបន្ថែមបរិមាណ និងថ្លៃដើមទំនិញ បានទិញមកដល់លើតួលេខសន្តិធិទំនិញ មុននឹងដកចេញបរិមាណ និងថ្លៃដើមទំនិញបញ្ចេញលក់ ។
perpetual inventory method	:	វិធីសាស្ត្រសារពើភ័ណ្ឌអចិន្ត្រៃយ៍
a method in which an individual record is kept for each product of the units on hand at the beginning, the units purchased, units sold, and the new balance after each purchase or sale.		វិធីសាស្ត្រមួយដែលបញ្ជីនីមួយៗត្រូវកត់ត្រាតាមដាននូវផលិត ផលនីមួយៗនៃបរិមាណដែលមាននៅដើមគ្រា បរិមាណបាន ទិញចូល បរិមាណបានលក់ចេញ និងសមតុល្យថ្មី បន្ទាប់ពីការ ទិញ ឬលក់នីមួយៗ ។
perpetual inventory records	:	ការកត់ត្រាសារពើភ័ណ្ឌអចិន្ត្រៃយ៍
the detailed records showing the receipts, issues, and balance in terms of physical quantities and costs for each type of material and finished product.		ការកត់ត្រាលម្អិតដែលបង្ហាញពីការបញ្ចូលទំនិញ ការបញ្ចេញ ទំនិញ និងសមតុល្យតាមបរិមាណជាក់ស្តែង និងថ្លៃដើមសំរាប់ ប្រភេទនីមួយៗនៃវត្ថុធាតុដើមផលិតផលសំរេច ។
perpetual inventory system	:	ប្រព័ន្ធសារពើភ័ណ្ឌអចិន្ត្រៃយ៍
an inventory system in which inventories and cost of goods sold are based on the book inventory records.		ប្រព័ន្ធសន្តិធិដែលសន្តិធិទំនិញ និងថ្លៃដើមទំនិញដែលបានលក់ គឺផ្អែកតាមបញ្ជីកត់ត្រាតាមដានសន្តិធិ ។
personal account (PA)	:	គណនីផ្ទាល់ខ្លួន
the bank account the title of which is the name of a person.		គណនីធនាគារដែលមានបង្ហាញអំពីឈ្មោះរបស់អតិថិជនផ្ទាល់ ។
personal capital asset	:	សូមមើល capital asset

personal company	:	ក្រុមហ៊ុនផ្ទាល់ខ្លួន
a company own by an individual taxpayer.		ក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់អ្នកជាប់ពន្ធ ។
personal consumption expenditures	:	ចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន
market value of goods and services purchased by individuals and nonprofit institutions or acquired by them as income in kind.		តំលៃទីផ្សារនៃទំនិញ និងសេវាដែលបានទិញដោយមនុស្ស ម្នាក់ៗ និងស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ឬក៏បានទទួលយក ទំនិញ ឬសេវាជាផលចំណូលសប្បុរសធម៌ ។
personal expense	:	ការចំណាយផ្ទាល់ខ្លួន
1-an expense that is not deductible for income tax. 2-personnel expense minus salaries.		១-ជាការចំណាយដែលមិនអាចកាត់កងចេញពីពន្ធចំណូល ។ ២-ការចំណាយផ្ទាល់ខ្លួនដកចេញពីប្រាក់បៀវត្ស ។
personal financial statement	:	របាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន
financial statement prepared for an individual using the accrual basis.		ជារបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងសំរាប់ការប្រើប្រាស់តាមបុគ្គលម្នាក់ៗដោយផ្អែកតាមមូលដ្ឋានបង្គុល ។
personal holding company	:	ក្រុមហ៊ុនកាន់កាប់ផ្ទាល់ខ្លួន
the company 50% or more of its shares are held by less than 5 persons, and the net income of which is very high.		ក្រុមហ៊ុនដែលមាន ៥០% ឬលើសពីនេះនៃចំនួនហ៊ុនត្រូវបាន កាន់កាប់ដោយម្ចាស់ភាគហ៊ុនតិចជាង៥នាក់ ហើយប្រាក់ចំណេញ របស់វាមានកម្រិតខ្ពស់ ។
personal income	:	ចំណូលផ្ទាល់ខ្លួន
the amount of current income received by individuals from all sources.		ចំនួននៃចំណូលបច្ចុប្បន្នទទួលបានដោយបុគ្គលម្នាក់ៗពីគ្រប់ ប្រភពផ្សេងៗ ។
personal interest	:	ការប្រាក់ផ្ទាល់ខ្លួន
non-deductible interest expense on personal loans other than home mortgage interest, investment interest, or business interest.		ចំណាយការប្រាក់ដែលពុំអាចកាត់កងបានលើកម្ចីផ្ទាល់ខ្លួន ក្រៅពី ការប្រាក់កម្ចីទិញផ្ទះ ការប្រាក់លើការវិនិយោគ ឬការប្រាក់អាជីវកម្ម ។
personal loss	:	ការខាតបង់ផ្ទាល់ខ្លួន
losses that neither arise in a trade or business nor are a result of a business transaction.		ការខាតបង់ ដែលពុំមែនកើតមកពីពាណិជ្ជកម្ម ឬអាជីវកម្ម ឬក៏មិនមកពីលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម ។
personal property	:	ទ្រព្យសម្បត្តិផ្ទាល់ខ្លួន
the property other than real property.		ទ្រព្យសម្បត្តិ ក្រៅពីអចលនទ្រព្យផ្សេងៗ ។

personal savings	:	ភាពសន្សំសំចៃផ្ទាល់ខ្លួន , សព្វ័យផ្ទាល់ខ្លួន
personal income in excess of personal outlays.		ចំណូលផ្ទាល់ខ្លួនដែលមានលើសពីការចំណាយផ្ទាល់ខ្លួន ។
personnel cost	:	ថ្លៃដើមលើបុគ្គលិក
all costs incurred to obtain employees services.		ថ្លៃដើមទាំងអស់ដែលកើតមានឡើងដើម្បីទទួលបាននូវសេវាកម្មបុគ្គលិក ។
personnel expense	:	ការចំណាយលើបុគ្គលិក
an expense such as salary, wage, benefit, tax, etc.		ការចំណាយដែលមានដូចជា ប្រាក់បៀវត្ស ប្រាក់ឈ្នួល អត្ថប្រយោជន៍ ផ្សេងៗ រួមទាំងការបង់ពន្ធជាដើម ។
per unit variable costs	:	សូមមើល variable cost per unit
petty cash	:	សូមមើល imprest fund
petty cash voucher	:	សក្ខីប័ត្របេឡាបន្ទាប់បន្សំ
a form provided with spaces for recording data concerning disbursement from petty cash.		តារាងមួយដែលបានផ្តល់ជាមួយកន្លែងទំនេរសំរាប់ធ្វើការកត់ត្រាទិន្នន័យដែលពាក់ព័ន្ធនឹងការដកសាច់ប្រាក់បន្ទាប់បន្សំ ។
physical asset	:	សូមមើល tangible asset
physical depreciation	:	ការកាត់រំលស់ជាក់ស្តែង
an asset's decline in usefulness because of physical wear and tear.		ការថយចុះនូវតម្លៃទ្រព្យសកម្មមួយទៅតាមអាយុកាលនៃការប្រើប្រាស់ដោយសារការស៊ីករិល ។
physical examination (Fr. = examen sur place)	:	ការពិនិត្យអង្កេតជាក់ស្តែង
an auditor's physical inspection of the certificate or the documents evidencing investments and similar assets.		ការធ្វើអធិការកិច្ចជាក់ស្តែងរបស់អ្នករក្សាទៅលើវិញ្ញាបនប័ត្រ ឬឯកសារបញ្ជាក់ភស្តុតាងវិនិយោគផ្សេងៗ និងទ្រព្យសកម្មប្រហាក់ប្រហែល ។
physical income	:	ចំណូលជាក់ស្តែង
the income other than money, e. g. safety, happiness etc.		ចំណូលទទួលបានពីមែនលក្ខណៈជាវិបិយវត្ថុ (សាច់ប្រាក់) ដូចជា សុវត្ថិភាព សុភមង្គល ។ល ។
physical inspection	:	ការធ្វើអធិការកិច្ចជាក់ស្តែង
an auditor's physical tour of the facilities in order to identify the areas which appear to merit special attention.		ការចុះពិនិត្យមើលជាក់ស្តែងទៅលើគ្រឿងសម្ភារៈ ដើម្បីកំណត់បណ្តាផ្នែកដែលកើតមានហើយគួរអោយយកចិត្តទុកដាក់ជាពិសេស ។

physical inventory (Fr. = inventaires matériels)	:	សន្និធិជាក់ស្តែង
the inventory on hand after the actual inventory taking.		សន្និធិដែលមាននៅក្នុងដៃបន្ទាប់ពីការធ្វើសារពិភពសន្និធិជាក់ស្តែង។
physical life	:	វដ្តជីវិតជាក់ស្តែង
economic life under functional depreciation.		វដ្តជីវិតនៃសេដ្ឋកិច្ចស្ថិតនៅក្រោមមុខងារនៃការកាត់រំលស់។
physical standard	:	ស្តង់ដារជាក់ស្តែង
a standard established from systematic observation, measurement, and controlled experimentation, or from careful planning.		ស្តង់ដារមួយដែលបង្កើតចេញពីការអង្កេតតាមប្រព័ន្ធ ការវាស់វែង និងបទពិសោធន៍ដែលបានត្រួតពិនិត្យ ឬបានមកពីផែនការយ៉ាងប្រុងប្រយ័ត្ន។
physical verification	:	ការផ្ទៀងផ្ទាត់ជាក់ស្តែង
auditor's actual inspection of the assets to confirm their existence and value.		ការធ្វើអធិការកិច្ចជាក់ស្តែងរបស់សវនករទៅលើទ្រព្យសកម្មដើម្បីបញ្ជាក់ពីអត្ថិភាព និងតម្លៃរបស់វា។
physical walk-through	:	សូមមើល physical inspection
piece-meal opinion	:	មតិសវនកម្មតាមព្រឹត្តិការណ៍ដែលមានកំរិត
the audit opinion on only a limited event.		មតិសវនកម្មលើតែព្រឹត្តិការណ៍ដែលមានកំរិត។
piece-work account	:	គណនីតាមដានការងារសាងសង់
an account for recording a construction work.		គណនីដែលប្រើប្រាស់សំរាប់ធ្វើការកត់ត្រាទៅលើការងារសាងសង់។
placed-in-service date	:	កាលបរិច្ឆេទដាក់អោយដំណើរការអាជីវកម្ម
the day on which an asset became available for use by a business.		កាលបរិច្ឆេទដែលទ្រព្យសកម្មមួយអាចយកមកប្រើប្រាស់បានដោយអង្គភាពអាជីវកម្ម។
planned budget	:	ថវិកាដែលបានគ្រោង
the budgets for all activities planned to be completed.		ថវិកាដែលបានរៀបចំសំរាប់គ្រប់សកម្មភាពដែលបានគ្រោងត្រូវបានបញ្ចប់។
planned cost	:	ថ្លៃដើមដែលបានគ្រោង
an estimate of the costs for a future period based on the assumption that management will consciously act in such a way as to affect amount of the costs significantly.		ការប៉ាន់ប្រមាណនូវថ្លៃដើមនាពេលអនាគត ដោយផ្អែកលើការសន្មតថា អ្នកគ្រប់គ្រងនឹងអនុវត្តដោយមនសិការតាមវិធីពិនិត្យផលប៉ះពាល់ចំនួននៃថ្លៃដើមសំខាន់ៗ។

planned value	:	សូមមើល planned budget
plant asset any tangible asset having a relatively long life used in the production or the sale of other assets or service.	:	អចលកម្ម , អចលនទ្រព្យ ទ្រព្យសកម្មរូបិយដែលមានអាយុកាលប្រើប្រាស់រយៈពេលវែងនៅក្នុងផលិតកម្ម ឬក៏ការលក់នូវទ្រព្យសកម្ម សេវាកម្មដទៃទៀត ។
plant asset cost the cost of acquiring a plant asset and any additional expense to make it available for use.	:	ថ្លៃដើមនៃអចលកម្ម ឬអចលនទ្រព្យ ថ្លៃដើមនៃការទទួលបាន ឬទិញអចលនទ្រព្យ និងការចំណាយបន្ថែមផ្សេងៗ ដើម្បីអោយវាអាចដំណើរការប្រើប្រាស់បាន ។
plant fund a fund used to account for plant assets in non-profit organizations.	:	មូលនិធិអចលកម្ម មូលនិធិបានប្រើប្រាស់គណនីលើអចលកម្មនៅក្នុងអង្គភាពមិនរកប្រាក់ចំណេញ ។
plant ledger the subsidiary ledger containing accounts for each plant asset.	:	សៀវភៅអចលកម្ម សៀវភៅជំរងដែលមានបណ្តាគណនីសំរាប់កត់ត្រាតាមដានអចលនទ្រព្យនីមួយៗ ។
policy depreciation the depreciation in asset's usefulness because of the fiscal or social policy of the state.	:	គោលនយោបាយកាត់រំលស់ ការកាត់រំលស់តាមអត្ថប្រយោជន៍របស់ទ្រព្យសកម្មដោយសារឆ្នាំសារពើពន្ធ និងគោលនយោបាយសង្គមរបស់រដ្ឋ ។
policyholders' surplus account the account maintained by a life insurance company in which taxes deferred are entered.	:	គណនីអតិរេករបស់ក្រុមហ៊ុនធានារ៉ាប់រង គណនីរក្សាដោយក្រុមហ៊ុនធានារ៉ាប់រងជីវិតដែលពន្ធត្រូវបានពន្យាកត់ត្រា ។
political cost the cost of political action, such as excess profit tax, antitrust actions, etc.	:	ថ្លៃដើមនយោបាយ បន្ទុកចំណាយលើសកម្មភាពនយោបាយ ដូចជា ពន្ធលើប្រាក់ចំណេញហួសកំរិត សកម្មភាពប្រឆាំងនឹងការផ្តាច់មុខ ។ល ។
poly-corporate accounting accounting that reflects the actual equities of each subsidiary in the financial statements.	:	គណនេយ្យពហុសាជីវកម្ម គណនេយ្យដែលឆ្លុះបញ្ចាំងលើមូលធនជាក់ស្តែងរបស់សាខានីមួយៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

population	:	មហាវត្ថុ
account balances and transactions of interest to the auditor in audit sampling.		សមតុល្យគណនី និងប្រតិបត្តិការដែលមានការចាប់អារម្មណ៍ពីសវនករនៅក្នុងការជ្រើសរើសគំរូសវនកម្ម ។
portability	:	លទ្ធផលដែលអាចផ្លាស់ប្តូរវិនិយោគបាន
an employee's ability to convert an investment in one plan into another.		លទ្ធភាពរបស់និយោជិកដែលអាចធ្វើការផ្ទេរការវិនិយោគនៅក្នុងផែនការមួយទៅក្នុងផែនការមួយផ្សេងទៀត ។
portfolio income	:	ចំណូលពីផលប័ត្រ
the income from interest, dividends, annuities and certain royalties.		ចំណូលដែលទទួលបានពីការប្រាក់ ភាគលាភ ប្រាក់កំរៃប្រចាំឆ្នាំ និងប្រាក់សួយសារជាក់លាក់ ។
position	:	ស្ថម្ភមើល financial position
position audit	:	ស្ថម្ភមើល situation audit
position bookkeeping	:	បញ្ជីកាប្រតិបត្តិការក្នុងប្រព័ន្ធទ្វេភាគ
self-balancing procedure for special transactions included in the double entry system.		នីតិវិធីធ្វើសមតុល្យភាពផ្ទាល់សំរាប់ប្រតិបត្តិការពិសេស ដែលរួមមាននៅក្នុងប្រព័ន្ធបញ្ជីកាទ្វេភាគ ។
positive assurance (Fr. = assurance positive)	:	ការធានាជាវិជ្ជមាន
a statement as to what the auditor believes.		របាយការណ៍ដែលមានភាពជឿជាក់ពីសវនករ ។
positive confirmation	:	ការបញ្ជាក់ជាវិជ្ជមាន
the confirmation of accounts receivable requesting the recipient to reply whether the balance is correct or not.		ការបញ្ជាក់នៃគណនីត្រូវទារដោយធ្វើសំណើអោយអ្នកទទួលធ្វើការឆ្លើយតបថាតើ សមតុល្យត្រឹមត្រូវ ឬមិនត្រឹមត្រូវ ។
positive contribution margin	:	ស្ថម្ភមើល contribution margin
positive form	:	ទម្រង់បញ្ជាក់ជាវិជ្ជមាន
a form sent by an auditor to confirm the accounts receivable, requesting the recipient to indicate if the information provided is correct or not.		ទម្រង់មួយត្រូវបានផ្ញើដោយសវនករ ដើម្បីបញ្ជាក់លើគណនីត្រូវទទួលដោយស្នើសុំអោយអ្នកទទួលបង្ហាញថាតើ ព័ត៌មានដែលបានផ្តល់អោយត្រឹមត្រូវ ឬមិនត្រឹមត្រូវ ។
positive goodwill	:	មូលធនពាណិជ្ជកម្មជាវិជ្ជមាន
the excess of cash flow over the book value of an asset or assets.		ចំនួនលើសនៃលំហូរសាច់ប្រាក់លើតម្លៃតាមបញ្ជីនៃទ្រព្យសម្បត្តិមួយ ឬទ្រព្យសកម្ម ។

positive pay	: ការទូទាត់ជាវិជ្ជមាន
a check fraud prevention system based on a requirement that the paying banks verify that the check is on a daily list of authorized checks furnished by the drawer.	ប្រព័ន្ធការពារមូលប្បទានប័ត្រក្នុងក្លាយដោយតម្រូវអោយធនាគារត្រូវផ្ទៀងផ្ទាត់ថា មូលប្បទានប័ត្រ គឺមាននៅលើបញ្ជីប្រចាំថ្ងៃនៃមូលប្បទានប័ត្រ ដែលបានចុះហត្ថលេខាផ្តល់ដោយអ្នកដកយកប្រាក់ ។
post-balance-sheet-date event	: សូមមើល event subsequent to balance sheet date
post balance-sheet review	: ការពិនិត្យឡើងវិញក្រោយការរាយការណ៍តុល្យការ
the audit applicable to the interval of time between the date of the financial statements and the completion date of the audit field-work.	ការធ្វើសវនកម្មដែលស្ថិតនៅចន្លោះពេលរវាងកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងកាលបរិច្ឆេទបញ្ចប់នៃការចុះធ្វើសវនកម្ម ។
posting	: ការកត់ត្រាចូលក្នុងសៀវភៅធំ
the process of transferring information from the journal to the ledger for summarizing.	ដំណើរការនៃការផ្ទេរព័ត៌មានពីទិន្នន័យប្រចាំថ្ងៃទៅចូលក្នុងសៀវភៅធំដើម្បីធ្វើការសរុប ។
posting of account	: សូមមើល posting
posting rule	: វិធាននៃការកត់ត្រាគណនី
a rule that the total sum of entries posted to subsidiary ledgers must be equal to the amount posted to their ledger controlling account.	វិធានដែលចំនួនសរុបនៃបញ្ជីកាតានចុះចូលនៅក្នុងបញ្ជីធំរងត្រូវតែស្មើជាមួយចំនួន ដែលបានកត់ចូលគណនីសរុបនៃបញ្ជីធំ ។
post list	: បញ្ជីនៃបញ្ជីកា
a list showing new balances of all accounts after a run of posting.	បញ្ជីដែលបង្ហាញពីសមតុល្យថ្មីរាល់គ្រប់គណនី បន្ទាប់ពីបញ្ជីកា ។
postponable cost	: ថ្លៃដើមដែលអាចពន្យារពេលបាន
a cost that can be postponed to the future by a management decision, e. g. maintenance cost.	ថ្លៃដើមដែលអាចធ្វើការពន្យារពេលបាននៅពេលអនាគត ដោយការសម្រេចចិត្តរបស់អ្នកគ្រប់គ្រង ឧទា. ថ្លៃដើមថែទាំជាដើម ។
postponing income	: ការពន្យារពេលចំណូល
purposely delaying receipt of income to a later year to reduce tax liability.	ការពន្យារពេលតាមបំណងនូវការទទួលបានចំណូលនៅក្នុងឆ្នាំបន្ទាប់ដើម្បីកាត់បន្ថយលើបំណុលពន្ធ ។

post-statement event	:	ព្រឹត្តិការណ៍កើតមានឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ
an event occurred after the financial statements are prepared.		ព្រឹត្តិការណ៍កើតមានឡើងបន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំរួច ។
potential asset	:	ទ្រព្យសកម្មសក្តានុពល
an asset that can be obtained in the future.		ទ្រព្យសកម្មដែលអាចទទួលយកបាននៅពេលអនាគត ។
potential liability	:	សូមមើល contingent liability
practical capacity	:	សមត្ថភាពអនុវត្ត
the highest activity level at which the production center can operate with an acceptable degree of efficiency. taking into consideration unavoidable loss of productive time eg. the interruptions.		កំរិតសកម្មភាពខ្ពស់បំផុតដែលមណ្ឌលផលិតកម្មអាចប្រតិបត្តិដោយកំរិតប្រសិទ្ធភាពអាចទទួលយកបានតាមការពិចារណា គឺមានការខាតបង់ដែលមិនអាចផ្លាស់ប្តូរផុតនៃពេលវេលាផលិត- ភាព ឧទា. ការផ្អាកជាដើម ។
practical standard cost	:	សូមមើល current standard cost
preacquisition profit	:	ប្រាក់ចំណេញមុនការទទួល ឬទិញ
the accumulated profit of a corporation before it is acquired by a parent company.		ប្រាក់ចំណេញបង្គររបស់ក្រុមហ៊ុនសាជីវកម្មមុនពេលវាត្រូវបានទទួល ឬទិញដោយក្រុមហ៊ុនមេ ។
preadjustment balance	:	សមតុល្យមុនបញ្ជីកែតម្រូវ
the balance of an account before adjusting entries are entered.		សមតុល្យគណនីមុនពេលបញ្ជីកែតម្រូវត្រូវបានកត់ត្រា ។
pre-audit	:	សូមមើល pre-emptive audit
preceding balance	:	សូមមើល beginning balance
preclosing trial balance	:	តារាងតុល្យភាពមុនពេលបិទបញ្ជី
the trial balance before closing entries are entered.		តារាងតុល្យភាពមុនពេលការបិទបញ្ជីត្រូវបានកត់ត្រា ។
predecessor auditor	:	សវនករមុន
the auditor or CPA firm which audited the client before.		សវនករ ឬក្រុមហ៊ុនគណនេយ្យសាធារណៈប្រតិស្រុតដែលបានធ្វើសវនកម្មលើអតិថិជនមុន ឬក្នុងមក ។
predepreciation profit	:	សូមមើល income before depreciation

predetermined cost	:	ថ្លៃដើមកំណត់ទុកជាមុន
an estimate of the amount of a cost to be incurred in the future.		ការប៉ាន់ប្រមាណនូវថ្លៃដើមដែលអាចនឹងកើតមានឡើងក្នុងពេលអនាគត ។
predetermined cost accounting	:	គណនេយ្យថ្លៃដើមកំណត់ទុកជាមុន
the accounting that uses standard cost or estimated cost figures.		គណនេយ្យដែលប្រើប្រាស់ថ្លៃដើមតាមស្តង់ដារ ឬតួលេខថ្លៃដើមដែលបានប៉ាន់ប្រមាណ ។
predetermined standard cost	:	ថ្លៃដើមតាមស្តង់ដារដែលបានកំណត់ទុកជាមុន
a standard cost based on the predetermined quantity of usage and price.		ថ្លៃដើមតាមស្តង់ដារមួយផ្អែកលើបរិមាណកំណត់ទុកជាមុននៃការប្រើប្រាស់ និងថ្លៃ ។
predicted cost	:	ថ្លៃដើមដែលបានប៉ាន់ស្មានទុកមុន
1-an estimate of costs for a future period based on the assumption that management action will have little or no effect on the costs. 2- standard cost.		១-ការព្យាករណ៍លើថ្លៃដើមសំរាប់ពេលអនាគតដោយផ្អែកលើការសន្មតថា សកម្មភាពគ្រប់គ្រងនឹងមានឥទ្ធិពលតិចតួច ឬគ្មានទៅលើថ្លៃដើម ។ ២-ថ្លៃដើមតាមស្តង់ដារ ។
predictive value	:	តំលៃប៉ាន់ប្រមាណ
a qualitative characteristic of information based on its relevance and its usefulness to a decision maker in forecasting a future event.		លក្ខណៈគុណភាពនៃព័ត៌មានផ្អែកតាមភាពពាក់ព័ន្ធ និងអត្ថប្រយោជន៍របស់វាដល់អ្នកធ្វើការសម្រេចចិត្តនៅក្នុងការព្យាករណ៍ព្រឹត្តិការណ៍នាពេលអនាគត ។
pre-emptive audit	:	ការធ្វើសវនកម្មមុនការទូទាត់
an audit made before actual payment of an investment project costs.		សវនកម្មដែលបានធ្វើឡើងមុនពេលដែលការទូទាត់ជាក់ស្តែងនៃថ្លៃដើមគំរោងវិនិយោគ ។
preference share	:	សូមមើល preferred stock
preferred capital stock	:	មូលធនភាគហ៊ុនអាទិភាព
capital obtained from the issuing of preferred stock.		មូលធនដែលទទួលបានពីការបោះផ្សាយលក់ភាគហ៊ុនអាទិភាព ។
preferred dividend	:	ភាគលាភអាទិភាព
a dividend paid to preferred stockholders.		ភាគលាភដែលបានទូទាត់ទៅអោយម្ចាស់ភាគហ៊ុនអាទិភាព ។

preferred security	:	មូលបត្រអាទិភាព
a security issued by a bank, corporation, or foreign entity which has the fixed payment.		មូលបត្រដែលបោះផ្សាយលក់ដោយធនាគារ ក្រុមហ៊ុនសា- ជីវកម្ម ឬក្រុមហ៊ុនបរទេសផ្សេងៗ ដែលមានការទូទាត់ថេរ ។
preferred stock	:	ភាគហ៊ុនអាទិភាព
a stock which entitles the holder to preferential rights to the dividend over other stockholders or to the assets in a liquidation.		ភាគហ៊ុនដែលផ្តល់អោយម្ចាស់ហ៊ុននូវសិទ្ធិពិសេសក្នុងការ ទទួលបានភាគលាភមុនម្ចាស់ភាគហ៊ុនដទៃទៀត ឬក៏ទទួល ទ្រព្យសម្បត្តិមុនក្នុងពេលជំរះបិទអាជីវកម្ម ។
preferred stock dividend	:	សូមមើល preferred dividend
preliminary audit	:	សវនកម្មបុរេលក្ខណៈវិនិច្ឆ័យ
1-examination before the program is started. 2-procedures in the preliminary stage of operating audit that includes physical walking tour of the facility, acquisition of written data, interviews with management, and financial analysis.		១-ជាការត្រួតពិនិត្យមុនពេលដែលកម្មវិធីបានចាប់ផ្តើមអនុ- វត្ត ។ ២-ជានីតិវិធីនៅក្នុងដំណាក់កាលសិក្សាពីលក្ខណៈបុរេវិ- និច្ឆ័យនៅក្នុងការធ្វើសវនកម្មលើកិច្ចប្រតិបត្តិការ ដែលរួមមាន ការចុះពិនិត្យមើលជាក់ស្តែងលើបរិក្ខារ ស្នើសុំឯកសារជាលាយ លក្ខណៈអក្សរ ការធ្វើកិច្ចសម្ភាសជាមួយអ្នកគ្រប់គ្រង និងវិភាគ លើហិរញ្ញវត្ថុជាដើម ។
preliminary balance sheet	:	សូមមើល tentative balance sheet
preliminary entry	:	សូមមើល original entry
premium (Fr. = prime)	:	បុព្វលាភ , ចំនួនលើសនៃតំលៃចារិក
the amount by which the selling price of a bond exceeds its face value.		ចំនួនលើសតំលៃបានលក់សញ្ញាប័ណ្ណមួយខ្ពស់ជាង បើធៀបទៅ នឹងតំលៃចារិករបស់វា ។
premium on bonds	:	សូមមើល bond premium
premium price	:	ថ្លៃបុព្វលាភលើសតំលៃទីផ្សារ
the acquirer's offered price higher than the market price of a stock.		ក្រុមហ៊ុនទិញប័ណ្ណភាគហ៊ុនបានអោយថ្លៃប័ណ្ណភាគហ៊ុនមួយ ខ្ពស់ជាងតំលៃទីផ្សារ ។
pre-money valuation	:	ការវាយតំលៃមុនរូបិយវត្ថុ
the value of a company before external financing alternatives are added to its balance sheet.		តំលៃរបស់ក្រុមហ៊ុនមុនជំរើសហិរញ្ញប្បទានពីខាងក្រៅត្រូវ បានបូកបន្ថែមទៅក្នុងតារាងតុល្យការ ។

prenotice audit	:	សវនកម្មជូនដំណឹងមុន
an audit the date, the object and scope of which are known before it is performed.		សវនកម្មមួយដែលកាលបរិច្ឆេទ គោលបំណង និងវិសាលភាព សវនកម្មត្រូវបានដឹងជាមុន មុនពេលមានការចាប់ផ្តើម ។
prepaid asset	:	ទ្រព្យសម្បត្តិបានបង់មុន
an asset that appears in the balance sheet as prepaid expenses.		ទ្រព្យសម្បត្តិដែលលេចឡើងនៅក្នុងតារាងតុល្យការជាចំណាយ បង់មុន ។
prepaid expense	:	ការចំណាយបង់មុន
current payment of expense that relates to future years.		ការទូទាត់នាពេលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងច្រើនឆ្នាំខាង មុខ ។
prepaid income	:	សូមមើល deferred revenue
prepaid interest	:	សូមមើល instant interest
prepayment penalty	:	ប្រាក់ពិន័យបង់មុន
the penalty paid for prepaying a debt.		ប្រាក់ពិន័យដែលបានទូទាត់សំរាប់ការបង់មុននូវបំណុល ។
present profit loss	:	ការខាតបង់ចំណេញនាពេលបច្ចុប្បន្ន
the loss of present profit caused by out-of-stock.		ការខាតបង់នូវចំណេញដែលបណ្តាលមកពីទំនិញបានអស់ ពីក្នុងឃ្លាំង ។
present standard cost	:	សូមមើល current standard cost
present value	:	តំលៃបច្ចុប្បន្ន
value today of a future payment or stream of payments discounted at an appropriate compound interest rate.		តំលៃថ្ងៃនេះសំរាប់ការទូទាត់នាពេលអនាគត ឬជាលំហូរនៃ ការទូទាត់បានថយចុះតាមអត្រាការប្រាក់សមាស ។
present value concept	:	ទស្សនៈតំលៃបច្ចុប្បន្ន
a concept which recognizes that one dollar obtained in the future is worthless than one dollar received today.		ទស្សនៈមួយដែលទទួលស្គាល់មួយដុល្លារដែលត្រូវទទួលបាននាពេល អនាគត គឺមានតំលៃច្រើនជាងមួយដុល្លារដែលទទួលបាននា ពេលបច្ចុប្បន្ន ។
present value income	:	ចំណូលពីតំលៃបច្ចុប្បន្ន
the estimated worth today of an amount of money to be received at a future date.		តំលៃដែលបានប៉ាន់ស្មានថ្ងៃនេះនៃចំនួនប្រាក់ត្រូវទទួលបានថ្ងៃ អនាគត ។

present value method	: វិធីសាស្ត្រតាមតំលៃបច្ចុប្បន្ន
a method of evaluating the worth of property that creates a flow of income or is to be received outright in the future.	វិធីសាស្ត្រវាយតំលៃទ្រព្យសម្បត្តិដែលបង្កើតជាលំហូរនៃចំណូល ឬដែលត្រូវទទួលទាំងស្រុងនាពេលអនាគត ។
present worth	: សូមមើល present value
president	: ប្រធានស្ថាប័ន ឬនាយកក្រុមហ៊ុន
the person in charge of an organization.	បុគ្គលដែលទទួលខុសត្រូវនៅក្នុងក្រុមហ៊ុនទាំងមូល ។
pretax accounting income	: គណនេយ្យចំណូលមុនការបង់ពន្ធ
net income before income taxes as shown in the historical cost income statement.	ប្រាក់ចំណេញមុនពេលបង់ពន្ធ ដូចដែលបានបង្ហាញក្នុងរបាយការណ៍លទ្ធផលតាមថ្លៃដើមប្រវត្តិ ។
pretax book income	: សូមមើល pretax accounting income
prevention cost	: បន្ទុកចំណាយបង្ការការគ្រប់គ្រងគុណភាព
the cost of quality management that the company incurs to optimize its total quality cost.	បន្ទុកចំណាយលើការគ្រប់គ្រងគុណភាពដែលក្រុមហ៊ុនចង់ធ្វើអោយមានភាពប្រសើរឡើងលើបន្ទុកចំណាយគុណភាពសរុប ។
preventive control (Fr. = contrôles préventifs)	: ការត្រួតពិនិត្យទប់ស្កាត់
a control designed to avoid an unintended event.	ប្រព័ន្ធមួយដែលបង្កើតឡើង ដើម្បីបញ្ឈប់សេចក្តីអចេតនាណាមួយ ។
previous balance method	: វិធីសាស្ត្រតាមសមតុល្យពីមុន
the method for calculating finance charge based on the outstanding balance at the end of the previous billing period.	វិធីសាស្ត្រក្នុងការគណនាលើបន្ទុកហិរញ្ញវត្ថុដោយផ្អែកលើសមតុល្យដែលមានចុងការិយបរិច្ឆេទវិក្កយបត្រដែលបានធ្វើពីមុន ។
price	: សូមមើល market price
price/book ratio	: អនុបាតតាមបញ្ជី ឬថ្លៃ
the market price of a stock divided by the book value per share.	ថ្លៃទីផ្សារនៃភាគហ៊ុនមួយចែកអោយតំលៃតាមបញ្ជីក្នុងមួយសន្លឹកភាគហ៊ុន ។
price/cash flow ratio	: អនុបាតថ្លៃ-លំហូរប្រាក់
the market value per share divided by the cash flow per share.	ថ្លៃទីផ្សារក្នុងមួយសន្លឹកភាគហ៊ុនចែកអោយលំហូរប្រាក់ក្នុងមួយសន្លឹកភាគហ៊ុន ។

price-cost margin	:	តម្រឹមថ្លៃ - ថ្លៃដើម
the difference between the sales price and the cost of a product.		ចំនួនលំអៀងរវាងថ្លៃលក់ និងថ្លៃដើមនៃផលិតផល ។
price discount	:	សូមមើល trade discount
price/earnings ratio	:	អនុបាតថ្លៃ - ប្រាក់កំរៃ
the current price of a stock divided by its dividends per share.		ថ្លៃបច្ចុប្បន្ននៃភាគហ៊ុនមួយចែកអោយភាគលាភក្នុងមួយសន្លឹកហ៊ុនរបស់វា ។
price/free cash flow ratio	:	អនុបាតថ្លៃលំហូរសាច់ប្រាក់សេរី
the market price per share divided by free cash flow per share.		ថ្លៃទីផ្សារក្នុងមួយសន្លឹកហ៊ុនចែកអោយលំហូរសាច់ប្រាក់សេរីក្នុងមួយសន្លឹកហ៊ុន ។
price index	:	សន្ទស្សន៍ថ្លៃ
measure of the changes in prices of a particular market basket of goods or services.		ការវាស់វែងទៅលើការប្រែប្រួលនៃថ្លៃតាមតំបន់ទីផ្សារជាក់លាក់នៃទំនិញ ឬសេវា ។
price of capital	:	សូមមើល interest
price of money	:	សូមមើល interest
price risk	:	ហានិភ័យថ្លៃ
the difference between the current market price of a convertible preferred stock and its investment value.		លំអៀងរវាងថ្លៃទីផ្សារបច្ចុប្បន្ននៃភាគហ៊ុនអាទិភាពដែលអាចផ្លាស់ប្តូរបាន និងតម្លៃវិនិយោគរបស់វា ។
PricewaterhouseCoopers (PWC)	:	ស្នងការគណនេយ្យ PWC
one of the big 4 accounting firms in the world.		ក្រុមហ៊ុនគណនេយ្យដ៏ធំមួយនៅក្នុងចំណោមក្រុមហ៊ុនធំៗបួននៅក្នុងពិភពលោក ។
primary account	:	គណនីដំបូង
the account in which transactions are first entered.		គណនីដែលបានបញ្ជីការប្រតិបត្តិការជាលើកដំបូង ។
primary auditor	:	សូមមើល principal auditor
primary liability	:	ការទទួលខុសត្រូវដំបូង
the seller's responsibility to pay stock transfer tax.		ការទទួលខុសត្រូវរបស់អ្នកលក់ ដើម្បីទូទាត់ពន្ធទៅលើការផ្ទេរភាគហ៊ុន ។

primary reserve	:	ប្រាក់បំរុងទុក , ធនបំរុងទុក
the bank's reserve of cash and demand deposits with the Fed and other banks.		សាច់ប្រាក់បំរុងនៅក្នុងធនាគារ និងតម្រូវការប្រាក់តំកល់ទុកជាមួយសហព័ន្ធ និងធនាគារផ្សេងទៀត ។
prime cost	:	ថ្លៃដើមផលិតផ្ទាល់ ឬបន្ទុកចំណាយផ្ទាល់
direct materials and direct labor, in UK, plus direct overhead.		នៅប្រទេសអង់គ្លេស ជាការបូកបញ្ចូលរវាងថ្លៃដើមវត្ថុធាតុដើមផ្ទាល់ ថ្លៃដើមកេរ្តិ៍ឈ្មោះពលកម្ម និងចំណាយបន្ទាប់បន្សំផ្ទាល់ ។
principal	:	ប្រាក់ដើម ឬដើមទុន
the sum of money, as opposed to the profits or interest made on that money.		ចំនួនសរុបនៃប្រាក់ដែលប្រើប្រាស់សំរាប់ទទួលបាននូវប្រាក់ចំណេញ ការប្រាក់ដែលកើតចេញពីប្រាក់នោះ ។
principal account	:	គណនីប្រាក់ដើម
the most important account used by bank bookkeeping.		គណនីសំខាន់បំផុតប្រើប្រាស់ដោយបញ្ជីកាគណនេយ្យនៅក្នុងធនាគារ ។
principal auditor	:	សវនករបង្គោល
an auditor retained by the parent company to perform most of the audits and known to the public.		សវនករដែលបានជួលទុកមុនដោយក្រុមហ៊ុនមេ ដើម្បីធ្វើសវនកម្ម និងបានដឹងជាសាធារណៈ ។
principal book	:	សូមមើល main book
principal of instrument	:	សូមមើល face value
principal statements	:	របាយការណ៍សំខាន់ៗ
the most important financial statements: the balance sheet, the income statement and the statement of changes in financial position.		របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗបំផុតដែលមានតារាងតុល្យការ របាយការណ៍លទ្ធផល និងរបាយការណ៍ ស្តីពីបំរែបំរួលស្ថានភាពហិរញ្ញវត្ថុ ។
principle of allocation of costs	:	គោលការណ៍នៃការបែងចែកថ្លៃដើម
a principle that the cost consumed should be treated as period cost and be matched with the current revenue.		គោលការណ៍ ដែលថ្លៃដើមបានប្រើប្រាស់ ត្រូវបានចាត់ទុកជាថ្លៃដើមតាមការិយបរិច្ឆេទ និងបង្កើនជាមួយផលចំណូលបច្ចុប្បន្ន ។
principle of debit and credit	:	គោលការណ៍ឥណពន្ធ និងឥណទាន
principle the debit items always equal the credit items in amount.		គោលការណ៍ដែលខ្ទង់ខាងឥណពន្ធតែងតែស្មើខ្ទង់ខាងឥណទាននូវចំនួនប្រាក់ ។

prior preferred stock	:	ភាគហ៊ុនអាទិភាពដំបូង
a preferred stock ranking ahead of other issues of preferred stock.		ភាគហ៊ុនអាទិភាពមួយដែលមានចំណាត់ថ្នាក់ដំបូងនៅក្នុងចំណោមការបោះផ្សាយភាគហ៊ុនអាទិភាព ។
prior service	:	សេវាកម្មអាទិភាព
employee service before entry into the pension plan.		សេវាកម្មនិយោជិកមុនពេលចុះចូលទៅក្នុងផែនការសោធន-និវត្តន៍ ។
prior stock	:	សូមមើល preferred stock
private account	:	សូមមើល secret account
private accountant	:	គណនេយ្យករឯកជន
an accountant that serves one organization only.		គណនេយ្យករដែលបំពេញការងារនៅក្នុងអង្គភាពតែមួយ ។
private audit	:	សវនកម្មឯកជន
the audit from the 13 century to the 17 century for protecting private assets only.		សវនកម្មនៅក្នុងសតវត្សទី១៣ ដល់ទី១៧សំរាប់តែការការពារទៅលើទ្រព្យសម្បត្តិឯកជនតែប៉ុណ្ណោះ ។
private cash book	:	សៀវភៅសាច់ប្រាក់ឯកជន
a book for recording spot cash and the balance of deposits only, other than the cash receipts or disbursements book.		បញ្ជីមួយសំរាប់កត់ត្រាទៅលើគ្រប់សាច់ប្រាក់ និងសមតុល្យនៃប្រាក់បញ្ញើតែមួយគត់ ក្រៅពីបញ្ជីទទួល និងដកប្រាក់ ។
private company	:	ក្រុមហ៊ុនឯកជន
a company owned by a few people.		ក្រុមហ៊ុនមួយដែលមានកម្មសិទ្ធិដោយបុគ្គលពីរ ឬបីនាក់ ។
private cost	:	ថ្លៃដើមឯកជន
the cost of a specific item to an individual.		ថ្លៃដើមទៅលើខ្លួន ឬមុខជាក់លាក់មួយលើបុគ្គលម្នាក់ៗ ។
private ledger	:	សៀវភៅធំឯកជន
a ledger of partnership that contains only the capital accounts and withdrawals accounts.		សៀវភៅធំរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដែលមានការកត់ត្រាទៅលើគណនីមូលធន និងគណនីដកប្រាក់ ។
procedural audit	:	សវនកម្មលើនីតិវិធី
an audit that focuses on the accounting policies, procedures, and internal control.		សវនកម្មមួយដែលផ្តោតលើគោលនយោបាយគណនេយ្យនីតិវិធី និងការត្រួតពិនិត្យផ្ទៃក្នុង ។

proceeds	:	ចំណូលប្រាក់
amount a taxpayer receives from the sale of a property.		ចំនួនដែលអ្នកជាប់ពន្ធទទួលពីការលក់នូវទ្រព្យសម្បត្តិមួយ ។
process account	:	គណនីដំណើរការ
under process costing, an account used to replace the work-in-process account.		តាមការគិតថ្លៃដើមតាមដំណើរការ គណនីមួយត្រូវបានប្រើជំនួសគណនីផលិតផលមិនទាន់សំរេច ។
process audit	:	សវនកម្មលើដំណើរការ
a social audit approach developed by Baner and Fenn of Harvard University.		វិធីសវនកម្មទូទៅមួយដែលបានបង្កើតឡើងដោយលោក Baner និងលោក Fenn នៃសាកលវិទ្យាល័យហារវ៉ាត ។
process cost	:	ថ្លៃដើមដំណើរការ
manufacturing cost of a process.		ថ្លៃដើមផលិតនៅក្នុងកិច្ចដំណើរការផលិត ។
process costing	:	ការកំណត់ថ្លៃដើមដំណើរការ
the costing procedure under which unit costs are computed by dividing the cost of a batch for a time period by units of output for that time period.		នីតិវិធីកំណត់ថ្លៃដើមដែលក្នុងនោះថ្លៃដើមក្នុងមួយឯកតាត្រូវបានគណនា ដោយចែកអោយថ្លៃដើមរួមសំរាប់ការិយបរិច្ឆេទមួយតាមបរិមាណផលិតផលក្នុងការិយបរិច្ឆេទនោះ ។
process cost report	:	របាយការណ៍ថ្លៃដើមដំណើរការ
the report used in process costing, including schedule of equivalent production, unit analysis schedule, and cost summary schedule.		របាយការណ៍បានប្រើប្រាស់នៅក្នុងការកំណត់ថ្លៃដើមដំណើរ រួមមានតារាងផលិតកម្មសមមូល តារាងវិភាគផលិតផល និងតារាងសរុបថ្លៃដើម ។
process cost sheet	:	តារាងថ្លៃដើមដំណើរការ
a sheet listing total and unit costs under process costing.		តារាងបញ្ជីសរុប និងថ្លៃដើមឯកតានៅក្នុងការកំណត់ថ្លៃដើមដំណើរការ ។
process cost system	:	ប្រព័ន្ធថ្លៃដើមដំណើរការ
the system in which costs are assembled in terms of steps or processes in manufacturing a product.		ប្រព័ន្ធដែលថ្លៃដើមត្រូវបានបង្កើតឡើងទៅតាមជំហាន ឬកិច្ចដំណើរការនៅក្នុងការផលិតផលិតផលមួយ ។
processing cost	:	សូមមើល conversion cost
product approach	:	សូមមើល output approach

product contribution margin	:	ប្រាក់ចំណេញដុលលើផលិតផល
excess of the sales over the cost of a product or products.		ចំនួនលើសនៃការលក់លើថ្លៃដើមនៃផលិតផលមួយ ឬច្រើន។
product cost	:	ថ្លៃដើមផលិតផល
cost that is associated with the product inventories which are expected to provide a future service benefit at the time of production.		ថ្លៃដើមពាក់ព័ន្ធជាមួយសន្និធិផលិតផលដែលនឹងរំពឹងផ្តល់អត្ថប្រយោជន៍សេវាពេលអនាគតនៅពេលដាក់ក្នុងផលិតកម្ម។
product income statement	:	របាយការណ៍លទ្ធផលតាមផលិតផល
the income statement for a product or a group of products.		របាយការណ៍លទ្ធផលសំរាប់ផលិតផល ឬក្រុមនៃផលិតផល។
production account	:	គណនីផលិតកម្ម
an account used by social accounting for recording output and costs of the production sector.		គណនីមួយប្រើប្រាស់ដោយគណនេយ្យសង្គមសំរាប់ធ្វើការកត់ត្រានូវទិន្នផល និងថ្លៃដើមនៅក្នុងវិស័យផលិតកម្ម។
production available cost	:	ថ្លៃដើមដែលអាចមានសំរាប់ផលិតកម្ម
the sum of the beginning work-in-process costs and overhead costs.		ការសរុបនៃថ្លៃដើមផលិតផលមិនទាន់សំរេច និងថ្លៃដើមបន្ទាប់បន្សំនាពេលដើមក្រោ។
production-based cost	:	ថ្លៃដើមផ្អែកតាមផលិតកម្ម
a cost which varies as the product changes.		ថ្លៃដើមដែលប្រែប្រួលទៅតាមការផ្លាស់ប្តូរផលិតផល។
production budget	:	ថវិកាផលិតកម្ម , ថវិកាគ្រោងសំរាប់ផលិតកម្ម
an estimate of the number of units to be produced during a budget period.		ការប៉ាន់ប្រមាណទៅលើចំនួននៃផលិតផលដែលត្រូវផលិតក្នុងរយៈពេលថវិកា។
production capacity cost	:	ថ្លៃដើមសមត្ថភាពផលិតកម្ម
the cost of maintaining production capacity.		ថ្លៃដើមដែលរក្សាបាននូវសមត្ថភាពផលិតកម្ម។
production cost	:	ថ្លៃដើមផលិតកម្ម
the sum of factor cost and administration cost.		ការបូកសរុបនៃថ្លៃដើមផលិត និងថ្លៃដើមរដ្ឋបាល។
production costs per unit	:	ថ្លៃដើមផលិតកម្មក្នុងមួយឯកតា
cost of production per unit of output.		ថ្លៃដើមផលិតកម្មក្នុងមួយឯកតានៃទិន្នផល។

production department expense	:	ការចំណាយលើផ្នែកផលិតកម្ម
the expense incurred in the production department other than materials cost and labor cost.		ការចំណាយដែលកើតឡើងនៅក្នុងផ្នែកផលិតកម្ម ក្រៅពីថ្លៃដើមវត្ថុធាតុដើម និងកម្លាំងពលកម្ម ។
production hours method	:	វិធីសាស្ត្រវល់តាមម៉ោងផលិតកម្ម
a method of depreciation based on the proportion of production hours.		វិធីសាស្ត្រនៃការធ្វើវល់ដោយផ្អែកលើសមាមាត្រនៃចំនួនម៉ោងផលិត ។
production method	:	វិធីសាស្ត្រតាមផលិតកម្ម
a method of recognizing revenue of a period based on the proportion of the production volume in that period to total production volume expected.		វិធីសាស្ត្រនៅក្នុងការទទួលស្គាល់ផលចំណូលក្នុងការិយបរិច្ឆេទមួយដោយផ្អែកលើសមាមាត្រនៃបរិមាណបានផលិតក្នុង ការិយបរិច្ឆេទនោះលើបរិមាណផលិតកម្មសរុបដែលបានគ្រោងទុក ។
production order system	:	សូមមើល job order cost system
production overhead	:	សូមមើល factory overhead
productive output method	:	សូមមើល production method
productivity	:	ផលិតភាព
the efficiency with which people and capital are combined in the output of the economy.		ប្រសិទ្ធភាពនៃមនុស្ស និងមូលធនត្រូវបានបញ្ចូលក្នុងទិន្នផលនៃសេដ្ឋកិច្ច ។
product line costing	:	ការគិតថ្លៃដើមតាមខ្សែសង្វាក់ផលិតកម្ម
the costing under which costs of each product line are accumulated and distributed separately.		ការគិតថ្លៃដើមដែលថ្លៃដើមនៃប្រភេទផលិតផលនីមួយៗ ត្រូវបានបូកយោង និងបែងចែកដាច់ដោយឡែកពីគ្នា ។
product line profit	:	ចំណេញតាមខ្សែសង្វាក់ផលិតកម្ម
contribution margin for a defined product or group of products less the costs directly assignable to the segment.		ប្រាក់ចំណេញដូលសំរាប់ផលិតផល ឬក្រុមផលិតផលដែលបានកំណត់ដកជាមួយថ្លៃដើមផ្ទាល់ដែលមានតាមផ្នែក ។
product warranty cost	:	ថ្លៃដើមធានាផលិតផល
a cost of providing product warranty.		ថ្លៃដើមនៅក្នុងការផ្តល់ទៅលើការធានាផលិតផល ។
professional accountant	:	សូមមើល public accountant
professional association (Fr. = association professionnelle)	:	សូមមើល professional corporation

professional audit	:	សូមមើល external audit
professional corporation an entity having some characteristics of a corporation but not offering limited liability.	:	សាជីវកម្មឯកទេសជំនាញ ឬវិជ្ជាជីវៈ ក្រុមហ៊ុនដែលមានលក្ខណៈជាសាជីវកម្ម ប៉ុន្តែពុំបានផ្តល់នូវការទទួលខុសត្រូវមានកំរិត ។
professional ethics moral principles and standards of conduct guiding CPAs in performing their functions.	:	សីលធម៌វិជ្ជាជីវៈ គោលការណ៍សីលធម៌ និងស្តង់ដារនៅក្នុងការណែនាំអនុវត្តគណនេយ្យករសាធារណៈ ដែលមានការទទួលស្គាល់អោយប្រតិបត្តិតាមមុខងាររបស់ខ្លួន ។
professional fee money paid for work done by a professional.	:	ប្រាក់កម្រៃវិជ្ជាជីវៈ ប្រាក់ដែលបានទូទាត់សំរាប់ការងារដែលបានបញ្ចប់ដោយវិជ្ជាជីវៈ ។
profit excess of revenue over cost.	:	ប្រាក់ចំណេញ ផលចំណូលទទួលបានច្រើនជាងបន្ទុកចំណាយ ។
profitability (Fr. = rentabilité) average income after taxes generated by investment in a project.	:	ភាពដែលអាចអោយចំណេញបាន ប្រាក់ចំណេញជាមធ្យមបន្ទាប់ពីការបង់ពន្ធដោយការវិនិយោគទៅលើគម្រោង ។
profitability accounting the more popular name for financial accounting, performance evaluation accounting and accounting for decision making.	:	គណនេយ្យប្រាក់ចំណេញ ឈ្មោះដ៏ពេញនិយមសំរាប់គណនេយ្យហិរញ្ញវត្ថុ គណនេយ្យវាយតម្លៃលើការអនុវត្តន៍ និងគណនេយ្យសំរាប់ការធ្វើសេចក្តីសម្រេចចិត្ត ។
profitability index a ratio of revenue to expenditure.	:	សន្ទស្សន៍ប្រាក់ចំណេញ អនុបាតនៃផលចំណូលធៀបទៅនឹងបន្ទុកចំណាយ ។
profitability ratio a ratio used to measure the profitability of a business, such as the profit on sales.	:	អនុបាតប្រាក់ចំណេញ អនុបាតដែលប្រើប្រាស់សំរាប់វាស់វែងភាពអាចចំណេញ របស់អាជីវកម្ម ដូចជា ប្រាក់ចំណេញពីការលក់ជាដើម ។
profit and loss account 1-an account that shows gross profit and expenses. 2-income statement.	:	គណនីចំណេញ ខាត ១-ជាគណនីមួយដែលបង្ហាញពីប្រាក់ចំណេញដុល និងចំណាយ ។ ២-របាយការណ៍លទ្ធផល ។

profit and loss accounting	:	គណនេយ្យចំណេញ និងខាត
accounting for the revenue, expenditures and the profit and loss.		ជាគណនេយ្យសំរាប់ផលចំណូល ចំណាយ និងចំណេញ-ខាត ។
profit and loss adjustment account	:	គណនីកែតម្រូវចំណេញ ខាត
account used by banks for recording profit and loss adjustment items, such as deferred revenue, deferred expense, accrual income and accrual expense.		ជាគណនីដែលប្រើប្រាស់ដោយធនាគារនៅក្នុងការកត់ត្រាចំណេញ ខាត ដូចជា ចំណូលមិនទាន់ទទួលបានចំណាយមិនទាន់បានទទួល ចំណូលកត់ត្រាមុន និងចំណាយកត់ត្រាមុន ។
profit and loss statement	:	សូមមើល income statement
profit and loss statement equation	:	សមីការរបាយការណ៍ចំណេញ ខាត
revenue - expenditure = profit and loss.		ផលចំណូល - ចំណាយ = ចំណេញ ឬខាត
profit budget	:	ថវិកាប្រាក់ចំណេញ
budget a budget summarizing the projected revenues, expenses and net income for the coming period, together with supporting details		ការរៀបចំថវិកាសរុបមួយដែលផលចំណូល ចំណាយ និងប្រាក់ចំណេញដែលបានគ្រោងទុកសំរាប់ការិយបរិច្ឆេទខាងមុខ ដោយភ្ជាប់ជាមួយការពន្យល់លម្អិត ។
profit equation	:	សូមមើល profit and loss statement equation
profit flow	:	លំហូរប្រាក់ចំណេញ
revenue = expenditure + profit.		ចំណូល = ចំណាយ + ចំណេញ
profit from business	:	សូមមើល business income
profit from manufacturing	:	សូមមើល manufacturing profit
profit in suspense	:	ការពន្យារពេលប្រាក់ចំណេញ
the allowance made out of the profit for the retention monies that may incur in the future.		ការបង្ការត្រូវបានធ្វើលើប្រាក់ចំណេញសំរាប់ទុកប្រាក់ដែលអាចនឹងកើតមាននាពេលអនាគត ។
profit margin	:	ប្រាក់ចំណេញដុល
operating income divided by sales.		ប្រាក់ចំណេញពីប្រតិបត្តិការចែកជាមួយនឹងការលក់ ។
profit maximization	:	អតិបរមាមធ្យមប្រាក់ចំណេញ
1-maximizing the net profit in the income statement. 2-maximizing the present value of asset.		១-បង្កើនអោយដល់កំរិតអតិបរមានៃប្រាក់ចំណេញនៅក្នុងរបាយការណ៍លទ្ធផល ។ ២-បង្កើនកំរិតអតិបរមានៃតម្លៃបច្ចុប្បន្ននៃទ្រព្យសកម្ម ។

profit maximization approach	: វិធីអតិបរិមាគម្មប្រាក់ចំណេញ
the method under which the relationship of advertising costs and profits in the past is examined, and the advertising cost budget for the coming period is based on the highest profit level.	វិធីសាស្ត្រដែលបន្ទុកចំណាយផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រាក់ចំណេញកន្លងមកត្រូវបានត្រួតពិនិត្យ និងថវិកាសំរាប់ការផ្សព្វផ្សាយពាណិជ្ជកម្មនាពេលខាងមុខ គឺអាស្រ័យទៅលើកំរិតនៃប្រាក់ចំណេញខ្ពស់បំផុត ។
profit of stock	: ប្រាក់ចំណេញលើភាគហ៊ុន
the sum of the interest in capital and the entrepreneur profit.	ចំនួនសរុបការប្រាក់នៅក្នុងមូលធន និងប្រាក់ចំណេញរបស់សហគ្រិន ។
profit on paper	: សូមមើល pre-tax accounting income
profit on sales	: ចំណេញពីការលក់
financial relationship of net income after taxes to the company's net sales for a period.	ទំនាក់ទំនងហិរញ្ញវត្ថុនៃប្រាក់ចំណេញ បន្ទាប់ពីការបង់ពន្ធលើការលក់សុទ្ធរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទមួយ ។
profit plan	: ផែនការប្រាក់ចំណេញ
a summary of the projected revenues, expenses and income for the budget period.	ការសរុបនៃផលចំណូល ចំណាយ និងប្រាក់ចំណេញដែលបានគ្រោងទុកសំរាប់ការិយបរិច្ឆេទថវិកា ។
profit rate	: សូមមើល profit margin
profit ratio	: អនុបាតប្រាក់ចំណេញ
a ratio, used for reporting gains from installment sales. It equals gross profit divided by the total contract price.	អត្រាប្រើសំរាប់រាយការណ៍ពីចំណេញលើការលក់បណ្តាក់ ។ វាស្មើប្រាក់ចំណេញដុលចែកជាមួយតម្លៃកិច្ចសន្យាសរុប ។
profit reinvestment	: សូមមើល earning retention
profit reserve	: សូមមើល profit in suspense
profit sharing	: ការបែងចែកប្រាក់ចំណេញ
a plan to provide deferred benefits from participation in profits by employees.	ផែនការមួយផ្តល់នូវប្រយោជន៍ដែលបានពន្យារចេញពីការចូលរួមចែកប្រាក់ចំណេញដោយនិយោជិក ។
profit statement	: សូមមើល income statement
profit target	: សូមមើល target profit
profit variance	: គំលាតប្រាក់ចំណេញ
the difference between actual profit and its planned amount.	លំអៀងរវាងប្រាក់ចំណេញជាក់ស្តែងជាមួយប្រាក់ចំណេញដែលបានគ្រោងទុក ។

pro forma balance sheet	:	តារាងតុល្យការបណ្តោះអាសន្ន
when 2 companies are planning to combine, a balance sheet showing the planned new corporation and the relative position of each present company.		ពេលដែលក្រុមហ៊ុនពីរចង់រួមបញ្ចូលគ្នា តារាងតុល្យការមួយបានបង្ហាញសាធិការមួយដែលបានគ្រោងទុក និងស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធក្រុមហ៊ុននីមួយៗ ។
pro forma cost	:	សូមមើល imputed cost
pro forma financial statement	:	របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន
a statement based on the results had a hypothetical event happened in the past.		របាយការណ៍ផ្នែកលើលទ្ធផលដែលមានព្រឹត្តិការណ៍ជាសម្ពតិកម្មបានកើតមានឡើងកន្លងមក ។
program accountability	:	គណនេយ្យភាពកម្មវិធី
the accountability in connection of the economic effectiveness of a plan or program.		គណនេយ្យភាពដែលពាក់ព័ន្ធទៅនឹងប្រសិទ្ធផលសេដ្ឋកិច្ចរបស់ផែនការ ឬកម្មវិធីមួយ ។
program approach	:	វិធីតាមកម្មវិធី
a method for preparing statement of activities of a government unit, the program cost format provides cost information about the primary functions of the government and indicates the program's dependence on general revenues of the government.		វិធីសាស្ត្រមួយក្នុងការរៀបចំរបាយការណ៍ស្តីពីសកម្មភាពរបស់អង្គភាពរដ្ឋាភិបាល របៀបបន្តកម្រិតចំណាយតាមកម្មវិធីបានផ្តល់នូវព័ត៌មានផ្ទៃដើមអំពីមុខងារដ៏ចម្បងរបស់រដ្ឋាភិបាល និងបង្ហាញភាពពឹងផ្អែកនៃកម្មវិធីទៅលើចំណូលទូទៅរបស់រដ្ឋាភិបាល ។
program audit	:	សូមមើល operating audit
program costing	:	ការគិតបន្ទុកចំណាយតាមកម្មវិធី
calculating cost of a specific program.		ការគណនាបន្ទុកចំណាយនៅក្នុងកម្មវិធីជាក់លាក់មួយ ។
program evaluation and review technique	:	បច្ចេកទេសវាយតម្លៃ និងពិនិត្យឡើងវិញលើកម្មវិធី
a method under which all tasks needed to complete a job are diagrammed in the network which is composed of events and activities and which shows relationship.		វិធីសាស្ត្រមួយដែលគ្រប់កិច្ចការត្រូវតែបញ្ចប់តាមការងារមួយ ត្រូវបានដ្យាក្រាមក្នុងប្រព័ន្ធដែលបន្ស៊ីរវាងបណ្តាព្រឹត្តិការណ៍ និងសកម្មភាពព្រមទាំងការបង្ហាញពីទំនាក់ទំនងរបស់វា ។
programmed controls	:	ការត្រួតពិនិត្យតាមកម្មវិធី
the controls built into computer softWare that include reasonableness tests, control totals, and sequence checks.		ការត្រួតពិនិត្យដែលបានបង្កើតជាកម្មវិធីកុំព្យូទ័រ រួមមានតេស្តតាមភាពសមហេតុសមផល តេស្តលើការត្រួតពិនិត្យសរុប និងការត្រួតពិនិត្យតាមលំដាប់ ។

programmed cost	:	ថ្លៃដើមតាមកម្មវិធី
the cost that results from a decision by management rather than from a change in the volume of activity.		ថ្លៃដើមដែលជាលទ្ធផលពីការសំរេចចិត្តដោយអ្នកគ្រប់គ្រង ជាជាងពីការផ្លាស់ប្តូរចំនួនសកម្មភាព ។
progress billing	:	គណនីតាមដានវិក្កយបត្រធ្វើចេញ
account used to record billings to customers before completion of the construction contract.		គណនីប្រើប្រាស់សំរាប់កត់ត្រាការធ្វើវិក្កយបត្រអោយអតិថិជន មុនពេលការបញ្ចប់កិច្ចសន្យាសាងសង់ ។
prohibited nonaudit service	:	សេវាមិនមែនសវនកម្មដែលហាមឈាត់
nonaudit service not allowed to provide to a client being audited by the auditor.		សេវាកម្មមិនមែនសវនកម្មពុំអាចអនុញ្ញាតផ្តល់អោយអតិថិជន កំពុងត្រូវបានធ្វើសវនកម្មដោយសវនករ ។
project accountant	:	គណនេយ្យករគំរោង
management accountant responsible for the projects.		គណនេយ្យករគ្រប់គ្រងដែលទទួលខុសត្រូវលើគំរោង ។
projected balance sheet	:	តារាងតុល្យការដែលបានគ្រោង
the balance sheet in projected data prepared when refinancing, merger or reorganization.		តារាងតុល្យការដែលមានទិន្នន័យគ្រោង ត្រូវបានរៀបចំឡើង ក្នុងខណៈដែលមានការធ្វើហិរញ្ញប្បទានឡើងវិញ ក្រុមហ៊ុនបញ្ចូល គ្នា និងការរៀបចំក្រុមហ៊ុនឡើងវិញ ។
projected cost	:	សូមមើល predetermined cost, standard cost
projected income statement	:	របាយការណ៍លទ្ធផលដែលបានគ្រោងទុក
the income statement based on cost analysis for planning in a service industry.		របាយការណ៍លទ្ធផលដែលផ្អែកទៅលើការវិភាគថ្លៃដើម សំរាប់ការរៀបចំផែនការនៅក្នុងក្រុមហ៊ុនសេវាកម្ម ។
projected planning	:	ផែនការដែលបានគ្រោងទុក
making special decisions, some of which may extend over many periods.		ការធ្វើសេចក្តីសំរេចចិត្តពិសេស ដែលផ្អែកខ្លះអាចនឹងមានការ ពន្យារដល់ច្រើនការិយបរិច្ឆេទ ។
promise to pay	:	សូមមើល acceptance
promissory note	:	ប័ណ្ណសន្យាសង
written promise to pay a certain sum of money either on demand or by a certain time.		ការសន្យាជាលាយលក្ខណ៍អក្សរ ដើម្បីធ្វើការទូទាត់ប្រាក់សរុបតាម តំរូវការ ឬតាមពេលវេលាកំណត់ជាក់លាក់មួយ ។
promotion expense	:	ការចំណាយផ្សព្វផ្សាយ
cost of obtaining, producing or sending promotional items to the potential buyers.		បន្ទុកចំណាយនៅក្នុងការទទួលការបង្កើត ឬការបញ្ជូនបំណងផ្សព្វផ្សាយ ផលិតផលអោយដល់អតិថិជនដែលមានសក្តានុពល ។

prompt assessment	:	ការវាយតម្លៃជាបន្ទាន់
the assessment of tax liability by the IRS immediately upon the request of a taxpayer.		ជាការវាយតម្លៃភ្លាមៗ បំណុលពន្ធដោយ IRS ទៅតាមសំណើរបស់អ្នកជាប់ពន្ធ ។
proof of cash	:	ឯកសារ ឬភស្តុតាងបញ្ជាក់ពីសាច់ប្រាក់
an audit procedure that reconciles the bank's record with the client's accounting records.		នីតិវិធីសវនកម្មដែលធ្វើការផ្ទៀងផ្ទាត់ការកត់ត្រារបស់ធនាគារជាមួយបញ្ជីគណនេយ្យរបស់អតិថិជន ។
proof of cost	:	ឯកសារ ឬភស្តុតាងបញ្ជាក់ពីថ្លៃដើម
any evidence supporting the cost figure in the contract work.		គ្រប់ភស្តុតាងដែលជាឯកសារគាំទ្រនូវតួលេខថ្លៃដើមនៅក្នុងកិច្ចសន្យាការងារ ។
proof of loss	:	ឯកសារ ឬភស្តុតាងបញ្ជាក់ពីការខាតបង់
the documentation of loss required by an insurance company.		ឯកសារនៃការខាតបង់ដែលទាមទារដោយក្រុមហ៊ុនធានារ៉ាប់រង ។
proper journal	:	សូមមើល general journal
property dividend	:	ភាគលាភជាទ្រព្យសម្បត្តិ
a dividend paid in the form of securities of other corporations.		ជាភាគលាភដែលបានទូទាត់ក្នុងទម្រង់ជាមូលបត្រនៃក្រុមហ៊ុនសាជីវកម្មផ្សេងទៀត ។
property income	:	ចំណូលពីអចលនទ្រព្យ
taxable income from property-related activities.		ចំណូលជាប់ពន្ធលើបណ្តាសកម្មភាពពាក់ព័ន្ធអចលនទ្រព្យផ្សេងៗ ។
property, plant and equipment	:	សូមមើល plant asset
proportional cost	:	ថ្លៃដើមតាមសមាមាត្រ
a cost in direct proportion to the sales quantity or production volume.		ថ្លៃដើមតាមសមាមាត្រផ្ទាល់ទៅនឹងបរិមាណលក់ ឬបរិមាណផលិតកម្ម ។
proprietary	:	សូមមើល controlling corporation
proprietary account	:	គណនីកត់ត្រាប្រតិបត្តិការជាក់ស្តែង
1-an account for recording actual transactions. 2-the account used in government accounting for recording asset, liability, revenue, expense, profit and loss.		១-គណនីមួយសំរាប់កត់ត្រានូវប្រតិបត្តិការជាក់ស្តែង ។ ២-គណនី ដែលបានប្រើប្រាស់នៅក្នុងគណនេយ្យរដ្ឋាភិបាលដើម្បីកត់ត្រា លើទ្រព្យសកម្ម បំណុល ផលចំណូល ចំណាយ ប្រាក់ចំណេញ និងការខាតបង់ ។

proprietary company	: សូមមើល controlling corporation
proprietary fund a fund used to finance a government's business-like activities, e. g. enterprise fund and internal service fund.	: មូលនិធិឯកត្តជន មូលនិធិមួយដែលបានប្រើប្រាស់សំរាប់ផ្តល់ហិរញ្ញប្បទានដល់អាជីវកម្ម របស់រដ្ឋាភិបាលដែលមានសកម្មភាព ដូចជា មូលនិធិសហគ្រាស មូលនិធិសេវាផ្ទៃក្នុង ។
proprietorship 1-the unincorporated business owned by an individual. 2- net worth.	: ក្រុមហ៊ុនឯកកម្មសិទ្ធិ ១-អាជីវកម្មបង្កើតឡើងដោយកតោដែលជាកម្មសិទ្ធិដោយបុគ្គលម្នាក់ ។ ២-តំលៃសរុប ។
proprietorship bookkeeping the bookkeeping for earnings of an owner.	: បញ្ជីកាត់ត្រាក្រុមហ៊ុនឯកកម្មសិទ្ធិ បញ្ជីកាត់ត្រាសំរាប់ប្រាក់កំរៃនៃម្ចាស់កម្មសិទ្ធិតែម្នាក់ ។
proprietorship equation	: សូមមើល accounting equation
prospective cost	: សូមមើល future cost
prospective financial statement either financial forecast or financial projection, including summaries of significant assumptions and accounting policies.	: របាយការណ៍ហិរញ្ញវត្ថុដែលមានការរំពឹងទុក ការព្យាករណ៍ហិរញ្ញវត្ថុ ឬក៏ការគ្រោងហិរញ្ញវត្ថុដែល រួមមានការសរុបនៃការសន្មតសំខាន់ៗ និងគោលនយោបាយគណនេយ្យ ។
prospective forecast financial projection including summaries of the significant assumptions and accounting policies.	: ការព្យាករណ៍ដែលមានការរំពឹងទុក ការគ្រោងហិរញ្ញវត្ថុដែលរួមមានការសរុបនៃការសន្មតសំខាន់ៗ និងគោលនយោបាយគណនេយ្យ ។
prospectus a document accompanying a new offering of securities.	: បរិយាយបំណុល ឯកសារអមសំរាប់ការផ្តល់នូវមូលប័ត្រចេញថ្មី ។
protest fee a bank charge for the protest of a dishonored bill.	: កំរៃការពារ បន្ទុកធនាគារសំរាប់កិច្ចការពារលើប័ណ្ណបំណុលដែលគ្មានលទ្ធភាពទូទាត់សង ។
prototype plan	: សូមមើល master pension plan
proving the ledger the preparation of trial balance and the conformity between the sum of all detailed account balances and the ledger balance.	: ការផ្តល់ភស្តុតាងពីបញ្ជីធំ ការរៀបចំនូវតារាងតុល្យភាព និងភាពស្របគ្នារវាងចំនួនសរុបនៃសមតុល្យគណនីលំអិតទាំងអស់ និងសមតុល្យបញ្ជីធំ ។

provision	:	សំវិធានធន
an amount estimated for an expense or loss that is quite possible to incur in the future.		ចំនួនដែលបានប៉ាន់ប្រមាណសំរាប់ការចំណាយ ឬការខាតបង់ដែលអាចកើតមានឡើងនាពេលអនាគត ។
provisional account	:	សូមមើល nominal account
provision for income taxes a/c	:	សូមមើល income tax expense account
"prudence" convention	:	ការសន្មតដោយមានការប្រុងប្រយ័ត្ន
the convention where inclusion of revenue only when they are realized and inclusion of liabilities whether their sum are known or can only be estimated.		ការសន្មតដែលរួមបញ្ចូលផលចំណូលតែមួយគត់នៅពេលចំណូលមានពិតជាក់ស្តែង និងរួមមានបំណុលពេលដែលចំនួនបំណុលត្រូវបានស្គាល់ ឬអាចត្រូវតែប៉ាន់ស្មានបាន ។
public accountant (Fr. = expert-comptable)	:	គណនេយ្យករសាធារណៈ
one that provides accounting service to all kinds of organizations, and holding a license.		គណនេយ្យករដែលអាចផ្តល់សេវាកម្មគណនេយ្យដល់គ្រប់ប្រភេទនៃអង្គភាព និងមានអាជ្ញាប័ណ្ណមួយ ។
public accounting	:	គណនេយ្យសាធារណៈ
independent auditing and reporting on financial statements.		ការធ្វើសវនកម្មដោយឯករាជ្យ និងរាយការណ៍អំពីរបាយការណ៍ហិរញ្ញវត្ថុ ។
public accounting firm	:	ក្រុមហ៊ុនគណនេយ្យសាធារណៈ
a firm engaged in the practice of public accounting and auditing.		ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការអនុវត្តន៍នៃគណនេយ្យសាធារណៈ និងការធ្វើសវនកម្ម ។
public accounts (Fr. = comptabilité publique)	:	គណនីសាធារណៈ
financial statements of the federal government.		របាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហព័ន្ធ ។
public audit	:	សូមមើល external audit
public company	:	ក្រុមហ៊ុនសាធារណៈ
a company the stock of which is traded in a stock exchange.		ក្រុមហ៊ុនមួយដែលមានភាគហ៊ុនជួញដូរលើទីផ្សារភាគហ៊ុន ។
public corporation (Fr. = entreprises publiques)	:	សាធារណកម្មសាធារណៈ
an entity established to carry out specific governmental purposes.		នីតិបុគ្គលមួយបានបង្កើតឡើង ដើម្បីអនុវត្តនូវគោលបំណងរដ្ឋាភិបាលជាក់លាក់ ។

public corporation accounting	:	គណនេយ្យសាធារណៈ
the procedure and methods for public corporations.		នីតិវិធី និងវិធីសាស្ត្រសំរាប់សាធារណៈ ។
public goods and services	:	សេវាកម្ម និងទំនិញសាធារណៈ
the benefits that cannot be withheld from those who do not pay for them, such as law enforcement.		អត្ថប្រយោជន៍ដែលពុំអាចកាត់ទុកចំពោះអ្នកដែលមិនបានធ្វើការទូទាត់លើវា ដូចជាការអនុវត្តន៍ផ្លូវច្បាប់ ។
public limited partnership	:	សូមមើល master limited partnership
publicly held company	:	សូមមើល public company
publicly traded partnership	:	សូមមើល master limited partnership
public relations audit	:	សវនកម្មទំនាក់ទំនងសាធារណៈ
the research that measures the programs anempt to influence public opinions.		ការស្រាវជ្រាវដែលវាស់វែងពីបំណងតាមកម្មវិធីលើផលប៉ះពាល់មតិសាធារណៈ ។
public unit account	:	គណនីអង្គភាពសាធារណៈ
an account which carries funds provided by the federal Government.		គណនីដែលមានមូលនិធិត្រូវបានផ្តល់ដោយរដ្ឋាភិបាលសហព័ន្ធ ។
published financial statement	:	ការបោះផ្សាយរបាយការណ៍ហិរញ្ញវត្ថុ
financial statement that has been opened to the public.		របាយការណ៍ហិរញ្ញវត្ថុដែលបានបើកចំហជាសាធារណៈ ។
pump priming	:	សូមមើល deficit financing
pup company	:	ក្រុមហ៊ុនចំណុះ
a small company that is a subsidiary of a very large company.		ជាក្រុមហ៊ុនតូចមួយដែលជាសាខាចំណុះអោយក្រុមហ៊ុនដ៏ធំមួយ ។
purchase accounting	:	សូមមើល purchase method
purchase acquisition	:	ការទទួលបានពីការទិញ
acquiring a company by buying its assets or stocks.		ការទទួលបានក្រុមហ៊ុនមួយដោយធ្វើការទិញនូវទ្រព្យសម្បត្តិ និងភាគហ៊ុនរបស់វា ។
purchase allowance	:	ការបញ្ចុះថ្លៃបន្ថែមសំរាប់ការទិញ
the seller's reduction in price at the buyer's request or based on the quantity purchased.		ជាការកាត់បន្ថយថ្លៃរបស់អ្នកលក់តាមសំណើរបស់អ្នកទិញ ឬតាមបរិមាណទំនិញដែលបានទិញ ។

purchase cost	:	ថ្លៃដើមនៃការទិញ
the cost incurred in the purchase of merchandise.		ជាថ្លៃដើមដែលកើតមានឡើងនៅក្នុងការទិញទំនិញ។
purchase discount	:	អប្បហារបានទទួលលើការទិញ
a discount allowed for prompt payment of invoice.		អប្បហារ ត្រូវអនុញ្ញាតអោយចំពោះករណីមានការទូទាត់វិក្កយ-បត្រភ្លាមៗ។
purchase journal	:	ទិន្ននុប្បវត្តិទិញ
a journal for recording purchases of goods on account.		ទិន្ននុប្បវត្តិសំរាប់កត់ត្រានូវការទិញទំនិញបណ្តាក់។
purchase ledger	:	សៀវភៅធនៃការទិញ
a ledger that contains the accounts of customers.		សៀវភៅមួយដែលផ្ទុកនូវគណនីនៃអតិថិជន។
purchase method	:	វិធីសាស្ត្រនៃការទិញ
purchase rebate	:	ការបង្វិលសងចំនួនចុះថ្លៃលើការទិញ
reduction in price for purchases above a certain amount in a given period.		ការកាត់បន្ថយថ្លៃសំរាប់ការទិញនូវចំនួនជាក់លាក់មួយ នៅក្នុងពេលកំណត់មួយ។
purchase return	:	ការបង្វិលវិញនូវទំនិញដែលបានទិញ
the return of boughtin goods to the vendor.		ជាការបង្វិលត្រឡប់នូវទំនិញដែលបានទិញទៅអោយអ្នកផ្គត់ផ្គង់ ឬអ្នកលក់វិញ។
purchase return journal	:	ទិន្ននុប្បវត្តិនៃការបង្វិលត្រឡប់វិញនូវទំនិញដែលបានទិញ
book of first entry in which a listing is made of goods returned to the suppliers.		បញ្ជីនៃការចុះចូលជាលើកដំបូងដែលមានរាយនាមឈ្មោះទំនិញបានបង្វិលសងអោយអ្នកផ្គត់ផ្គង់វិញ។
purchase returns and allowances	:	ការបង្វិលត្រឡប់ និងការបញ្ចុះថ្លៃបន្ថែមលើការទិញ
an account used to accumulate cash refund and allowances that the seller has to make to its customers if the product is returned as being unsatisfactory.		គណនីមួយដែលបានប្រើប្រាស់ដើម្បីបូកយោងនូវប្រាក់ដែលបានបង្វិលត្រឡប់ និងការបញ្ចុះថ្លៃបន្ថែមដែលអ្នកលក់ត្រូវតែមានចំពោះអតិថិជនរបស់ខ្លួន បើទំនិញបង្វិលវិញពុំមានការពេញចិត្ត។
purchases audit	:	សវនកម្មលើការទិញ
an audit of the purchase procedures and records.		ការធ្វើសវនកម្មទៅលើនីតិវិធី និងការកត់ត្រាលើការទិញ។

purchases invoice method	:	វិធីសាស្ត្រតាមវិក្កយបត្រទិញ
a method under which all the unpaid invoices are kept in an open me according to their due dates.		វិធីសាស្ត្រមួយដែលកំណត់នូវរាល់វិក្កយបត្រមិនទាន់បានទូទាត់ត្រូវតែរក្សាទុកជាឯកសារចំហរទៅតាមការិយបរិច្ឆេទកំណត់ ។
purchasing cost	:	ថ្លៃដើមលើការទិញ
1-cost incurred in the process of purchasing. 2-purchase cost.		១-ថ្លៃដើមដែលកើតមានឡើងនៅក្នុងដំណើរការលើការទិញ ។ ២-សូមមើល purchase cost
purchasing power gain	:	សូមមើល monetary gain
purchasing power loss	:	សូមមើល monetary loss
pure capital	:	សូមមើល net capital
pure operational audit	:	ការធ្វើសវនកម្មលើកិច្ចប្រតិបត្តិសុទ្ធ
operating audit that is only limited to searching for problems.		ការធ្វើសវនកម្មលើកិច្ចប្រតិបត្តិការដែលមានការកំរិតត្រឹមការស្រាវជ្រាវលើបញ្ហាតែប៉ុណ្ណោះ ។
pure premium	:	បញ្ចូលភស្តុតាងនៃធានារ៉ាប់រង
of an insurance policy, it equals total amount of loss divided by number of units of exposure.		បញ្ចូលភស្តុតាងនៃនយោបាយធានារ៉ាប់រង ហើយវាស្មើនឹងចំនួនសរុបនៃការខាតបង់ចែកនឹងចំនួនឯកតាដែលមហន្តរាយ ។
pure profit	:	ប្រាក់ចំណេញសុទ្ធ
1-net income less capital return. 2-non-contract cost less economic rent.		១-ប្រាក់ចំណេញដកផលនៃមូលធន ។ ២-ថ្លៃដើមមិនមានតាមកិច្ចសន្យា ដកជាមួយការជួលសេដ្ឋកិច្ច ។
purpose statement	:	របាយការណ៍តាមគោលបំណង
a form filed by a borrower that details the purpose of a loan backed by securities.		ទំរង់ឯកសារមួយធ្វើដោយអ្នកសុំខ្ចីដែលលំអិតពីគោលបំណងកម្ចីដែលភ្ជាប់ដោយមូលប័ត្រ ។
pyramid ratios	:	អនុបាតពីរ៉ាមីត
a concept that management and financial ratios are best realized in a hierarchical sequence starting with profits related to capital.		ទស្សនៈរបស់អ្នកគ្រប់គ្រង និងអនុបាតហិរញ្ញវត្ថុដែលមានការទុកចិត្តបំផុតតាមលំដាប់ឋានានុក្រម ចាប់ផ្តើមពីប្រាក់ចំណេញដែលពាក់ព័ន្ធនឹងមូលធន ។

Q

qualification of the opinion	:	គុណវុឌ្ឍនៃមតិ
addition to the opinion about the restriction, doubt or adverse opinion.		ការបន្ថែមមតិអំពីមតិមិនត្រឹមត្រូវ ។
qualified investment expense	:	ចំណាយវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
tax deduction connected with the production of qualified investment income.		ការបញ្ចុះពន្ធដារទាក់ទងគ្នាជាមួយផលិតកម្មនៃចំណូលវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
qualified liquidation	:	ការជំរះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
a decrease in the closing inventory of the liquidation year from the beginning inventory.		ការថយចុះនៅពេលបិទបញ្ជីសារពើភណ្ឌនៃឆ្នាំបិទបញ្ជីចាប់ពីសារពើភណ្ឌដើមគ្រា ។
qualified net investment income	:	ចំណូលវិនិយោគសុទ្ធមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
the excess of qualified investment income over qualified investment expenses.		ចំនួនលើសនៃចំណូលវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់លើចំណាយវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
qualified opinion (Fr. = opinion avec réserve)	:	មតិត្រឹមត្រូវតែលើកលែង
an auditor's opinion stating "except for" or "subject to" the effects of the matter to which the qualification relates.		មតិរបស់សវនករដោយបញ្ជាក់ថា "លើកលែងតែ" ឬ "អាស្រ័យលើ" ផលប៉ះពាល់នៃបញ្ហាដែលទាក់ទងការលើកលែងចេញ ។
qualified report	:	របាយការណ៍សវនកម្មដែលបញ្ចេញមតិត្រឹមត្រូវតែលើកលែងករណីខ្លះ
an audit report holding qualified opinions in it.		មតិត្រឹមត្រូវ តែលើកលែងចំណុចមួយចំនួន ។
qualified stated interest	:	ការប្រាក់បង់ដោយមានលក្ខខណ្ឌ
stated interest that is unconditionally payable in cash or property.		ការប្រាក់ដែលបានកំណត់ហើយសងវិញមិនតាមលក្ខខណ្ឌជាសាច់ប្រាក់ ឬទ្រព្យសម្បត្តិ ។
quality audit	:	សវនកម្មលើគុណភាព
review of the quality of an accounting system.		ការពិនិត្យឡើងវិញលើគុណភាពនៃប្រព័ន្ធគណនេយ្យ ។

quality control standards (Fr. = normes de contrôle de qualité) audit standards for establishing quality control policies and procedures that provide assurance that a CPA firm's engagements are conducted in accordance with applicable professional standards.	: ស្តង់ដារត្រួតពិនិត្យគុណភាព ស្តង់ដារសវនកម្មសំរាប់បង្កើតនីតិវិធី និងគោលនយោបាយត្រួតពិនិត្យគុណភាពដែលផ្តល់ការធានាថា សហគ្រាសគណនេយ្យក្រប្រតិបត្តិសាធារណៈ បានបំពេញការងារគោរពតាមស្តង់ដារវិជ្ជាជីវៈជាទូទៅ ។
quality cost the cost or expense incurred in order to improve the quality of products.	: ថ្លៃដើមគុណភាព ថ្លៃដើម ឬចំណាយដែលកើតឡើងដើម្បីធ្វើអោយប្រសើរគុណភាពផលិតផល ។
quality cost accounting the accounting that accumulates and report quality cost information.	: គណនេយ្យថ្លៃដើមគុណភាព គណនេយ្យដែលបូកយោង និងកត់ត្រាព័ត៌មានគុណភាពថ្លៃដើម ។
quantifiable cost 	: ថ្លៃដើមអាចវាស់វែងបានជាទឹកប្រាក់
quasi-capital assets property helps for the requisite long holding period.	: ទ្រព្យសម្បត្តិមូលធនប្រហាក់ប្រហែល ទ្រព្យសម្បត្តិដែលកាន់កាប់រយៈពេលវែងក្នុងគោលបំណងណាមួយ ។
quasi-external transaction the payment from one governmental fund to another for services or goods that are being provided in the current period.	: ប្រតិបត្តិការផ្ទៃក្រៅប្រហាក់ប្រហែល ការទូទាត់ពីមូលនិធិរដ្ឋាភិបាលមួយទៅមូលនិធិផ្សេងទៀតសំរាប់ទំនិញ ឬសេវាដទៃទៀតដែលបានផ្តល់នៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ។
quasi-liability the item that appears as a liability in the balance sheet which is actually not a liability.	: បំណុលប្រហាក់ប្រហែល មុខសញ្ញាបង្ហាញជាបំណុលនៅក្នុងតារាងតុល្យការដែលមិនមែនជាបំណុលពិតប្រាកដ ។
quick asset a highly liquid asset such as cash, marketable securities, note receivable and perhaps accounts receivable that may be converted into cash.	: ទ្រព្យសម្បត្តិបង្វិលជាសាច់ប្រាក់រហ័ស ទ្រព្យសម្បត្តិដែលអាចបង្វិលជាសាច់ប្រាក់រហ័ស ដូចជា សាច់ប្រាក់ មូលបត្រទីផ្សារ និងប័ណ្ណបំណុល ។

quick capital	:	មូលធនដែលអាចបង្វិលបានរហ័ស
quick liability	:	ចំណុលសង្សារហ័ស

R

random-number sampling	:	ការជ្រើសគំរូចំនួនចៃដន្យ
the audit sampling which uses a random number table or computer program to generate the random numbers so that every unit has the same probability of being selected.		ការជ្រើសគំរូសវនកម្មដែលប្រើតារាងចំនួនចៃដន្យ ឬកម្មវិធីកុំព្យូទ័រដើម្បីបង្កើតចំនួនចៃដន្យ ដូច្នេះ ចំនួនឯកតាមួយៗមានប្រូបាប៊ីលីតេនៃការបានជ្រើសរើស ។
random sampling	:	សូមមើល random number sampling
random variances	:	គំលាតចៃដន្យ
differences which occur due to chance.		ចំនួនលំអៀងដែលកើតឡើងដោយសារឱកាស ។
rate of return	:	អត្រាបង្វិល
the rate at which the present value of cash inflows equals the present value of the cash outflows.		អត្រាដែលតំលៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ចូលស្មើនឹងតំលៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ចេញ ។
rate of tax	:	សូមមើល tax rate
ratio analysis	:	ការវិភាគលើអនុបាត
evaluating the financial strength or weakness of a company and its operating trend by various ratios.		ការវាយតម្លៃលើភាពខ្លាំង ឬភាពខ្សោយនៃហិរញ្ញវត្ថុនៃក្រុមហ៊ុនមួយ និងនិន្នាការនៃកិច្ចប្រតិបត្តិការរបស់ខ្លួនដោយអនុបាតផ្សេងៗ ។
real account	:	គណនីពិត
an account for the balance sheet items, such as asset, liability, and capital, having balance which will be carried forward from one period to another.		គណនីសំរាប់ខ្ទង់នៃតារាងតុល្យការ ដូចជា ទ្រព្យសម្បត្តិ បំណុល និងមូលធនដែលមានសមតុល្យយោងពីការិយបរិច្ឆេទមួយទៀត ។
real estate	:	សូមមើល real property
real property	:	ទ្រព្យសម្បត្តិពិត, អចលនទ្រព្យ
the interest in land or the things attached to it.		ការយកចិត្តទុកដាក់លើដីធ្លី ឬគ្រឿងបំពាក់លើដីធ្លី ។
reasonable criteria	:	លក្ខណៈវិនិច្ឆ័យសមហេតុផល
reasonableness test	:	ការធ្វើតេស្តសមហេតុផល
procedures used to examine the logic of accounting data.		នីតិវិធីត្រូវបានប្រើ ដើម្បីពិនិត្យលើភាពសមហេតុផលនៃទិន្នន័យគណនេយ្យ ។

reaudit	:	ការធ្វើសវនកម្មសារឡើងវិញ
after obtaining an independent auditor's opinion, the client engaged another independent auditor to give another opinion.		បន្ទាប់ពីទទួលបានមតិរបស់សវនករឯករាជ្យមួយ អតិថិជនបានព្រមព្រៀងជាមួយសវនករឯករាជ្យមួយផ្សេងទៀត ដោយផ្តល់មតិមួយផ្សេងទៀត។
recalculation	:	ការគណនាឡើងវិញ
audit procedure involving a reperformance of calculations made by the client.		នីតិវិធីសវនកម្មដែលពាក់ព័ន្ធនឹងការធ្វើឡើងវិញលើការគណនាដែលបានធ្វើដោយអតិថិជន។
receipt ledger	:	បញ្ជីធំចំណូលសាច់ប្រាក់
the ledger containing the accounts for each kind of receipts.	:	បញ្ជីធំរួមមានគណនីសំរាប់ប្រភេទចំណូលសាច់ប្រាក់នីមួយៗ។
receipts and payments statement	:	របាយការណ៍ទទួល និងទូទាត់សាច់ប្រាក់
the statement showing the receipts, disbursements of cash in a given period.		របាយការណ៍បង្ហាញពីចំណូល ការដកចំណាយនៃសាច់ប្រាក់ក្នុងការិយបរិច្ឆេទកំណត់មួយ។
receiving report	:	របាយការណ៍ទទួលទំនិញ
document used within a firm, upon receiving the goods, to report the actual quantity received.		ឯកសារត្រូវបានប្រើក្នុងក្រុមហ៊ុនលើការទទួលទំនិញ ដើម្បីរាយការណ៍ពីបរិមាណទំនិញជាក់ស្តែងដែលបានទទួល។
reclassification	:	ចំណាត់ថ្នាក់ឡើងវិញ
change in the depreciation life of an asset.		បំរែបំរួលរំលស់តាមអាយុកាលនៃទ្រព្យសម្បត្តិ។
reclassification entry	:	បញ្ជីកាចំណាត់ថ្នាក់សារឡើងវិញ
an entry intended for the auditor's working paper pertaining to the proper financial statement presentation of a correct balance.		បញ្ជីកាក្នុងគោលបំណងតាមសំណើការងាររបស់សវនករ ទាក់ទងនឹងការលាតត្រដាងនៃរបាយការណ៍ហិរញ្ញវត្ថុអោយបានត្រឹមត្រូវនៃសមតុល្យត្រឹមត្រូវ។
recommended entry	:	បញ្ជីកាតាមអនុសាសន៍
an adjusting entry recommended to the client by auditors.		បញ្ជីកាកែតម្រូវដែលបានធ្វើអនុសាសន៍ទៅអតិថិជនដោយសវនករ។
recomputation	:	ការគណនាឡើងវិញ
performing procedures again and comparing to original results.		អនុវត្តនីតិវិធីឡើងវិញ និងធ្វើការប្រៀបធៀបជាមួយលទ្ធផលដើមដំបូង។

reconciliation (Fr. = rapprochement des comptes)	:	ការផ្គូផ្គង
adjusting the difference between two items, such as debit and credit entries. so that they agree.		ការកែតម្រូវចំនួនលំអៀងរវាងខ្ទង់ពីរ ដូចជា បញ្ជីកាខាងឥណទាន និងឥណទាន ដូច្នេះធ្វើអោយខ្ទង់ទាំងពីរស៊ីគ្នា។
reconciliation of bank account	:	ការផ្គូផ្គងគណនីធនាគារ
the accounting for the difference between the bank balance and the cash book balance of the depositor.		បញ្ជីការសំរាប់ចំនួនលំអៀងរវាងសមតុល្យធនាគារ និងសមតុល្យក្នុងបញ្ជីបេឡានៃអ្នកដាក់ប្រាក់បញ្ញើ។
reconciliation of cash receipts and payments	:	សូមមើល reconciliation of bank account
reconciliation of surplus	:	ការផ្គូផ្គងលើអតិរេក
reconciliation for the ending and beginning surplus.		ការផ្គូផ្គងសំរាប់អតិរេកចុងគ្រា និងដើមគ្រា។
recording principle	:	គោលការណ៍បញ្ជីកា
the rule that must be applied with when keeping records.		វិធានដែលត្រូវបានអនុវត្តនៅពេលចុះបញ្ជីកា។
record keeping (Fr. = comptabilisation)	:	ការថែរក្សាកិច្ចបញ្ជីកា
safe keeping and maintaining of accounting records, books, accounts, evidence papers, etc. necessary for tax and management purposes.		ការថែទាំ និងរក្សាទុកដោយសុវត្ថិភាពនៃបញ្ជីកាគណនេយ្យ សៀវភៅបញ្ជី ឯកសារ ភស្តុតាង។ល។ ចាំបាច់សំរាប់គោលបំណងពន្ធ និងការគ្រប់គ្រង។
recovery of uncollectible accounts written-off	:	ការទទួលបានមកវិញនូវគណនីប្រមូលមិនបានដែលបានលុបចោល
the collection of the bad debts which have been written off in the previous periods.		ការប្រមូលបានមកវិញនូវបំណុលពិបាកទារដែលបានលុបចោលក្នុងការិយបរិច្ឆេទមុនៗ។
recovery value	:	សូមមើល salvage value
recurring audit	:	សូមមើល repeating audit
recurring cost	:	ថ្លៃដើមដែលកើតមានដដែលៗ
the cost that incurs repeatedly under the same condition.		ថ្លៃដើមដែលកើតមានដដែលៗនៅក្រោមលក្ខខណ្ឌដូចគ្នា។

redeemable stock	:	ភាគហ៊ុនដែលអាចប្រមូលទិញមកវិញ
a preferred stock that can be called in for redemption by the issuing company.		ភាគហ៊ុនអាទិភាពដែលអាចត្រូវបានហៅប្រមូលទិញមកវិញដោយក្រុមហ៊ុនបោះផ្សាយលក់ ។
redeemed share	:	សូមមើល treasury stock
registered auditor	:	សវនករដែលបានចុះបញ្ជី
a member of a recognized supervisory body having granted an order to perform audit.		សមាជិកនៃស្ថាប័នត្រួតពិនិត្យដែលបានទទួលស្គាល់អនុញ្ញាតបង្គាប់អោយធ្វើសវនកម្ម ។
registered public accounting firm	:	ស្នងការគណនេយ្យសាធារណៈដែលបានចុះបញ្ជី
a public accounting firm registered with the Public Company Accounting Oversight Board.		ស្នងការគណនេយ្យសាធារណៈមួយដែលបានចុះបញ្ជីជាមួយក្រុមប្រឹក្សាតាមដានគណនេយ្យក្រុមហ៊ុនសាធារណៈ ។
regression analysis	:	ការវិភាគលើនិន្នាការនាពេលអនាគត
the measurement of the average change in cost or expense associated with one unit of increase in production or other variables.		ការវាស់វែងនៃបំរែបំរួលជាមធ្យមលើថ្លៃដើម ឬចំណាយដែលទាក់ទងនឹងមួយឯកតានៃការកើនឡើងផលិតកម្ម ឬអញ្ញតផ្សេងៗ ។
regression approach	:	វិធីសាស្ត្រគិតថយក្រោយ
a method using both the average ratio and the average difference in calculating an estimate of the total amount for the population.		វិធីមួយត្រូវបានប្រើទាំងអនុបាតជាមធ្យម ទាំងចំនួនលំអៀងជាមធ្យមក្នុងការគណនាលើការប៉ាន់ស្មាននៃចំនួនសរុបសំរាប់មហាវត្ថុ ។
regular account	:	សូមមើល periodical audit
regulatory accounting principle	:	គោលការណ៍គណនេយ្យស្របច្បាប់
requirements or methods of accounting and reporting specified by regulatory agencies.		តំរូវការ ឬវិធីសាស្ត្រនៃគណនេយ្យ និងការរាយការណ៍ដែលបានកំណត់ជាកំណត់ដោយភ្នាក់ងារស្របច្បាប់ ។
regulatory capital	:	មូលធនស្របច្បាប់
capital which must be maintained in accordance with statutory requirements.		មូលធនដែលត្រូវបានរក្សាទុកទៅតាមតំរូវការស្របច្បាប់ ។
related party transaction	:	ប្រតិបត្តិការភាគីពាក់ព័ន្ធ
a transaction between two parties one of whom can exercise control or significant influence over the operating policies of the other.		ប្រតិបត្តិការមួយរវាងភាគីពីរដែលភាគីមួយក្នុងចំណោមពីរអាចអនុវត្តការត្រួតត្រា ឬមានឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយនៃប្រតិបត្តិការអាជីវកម្មនៃភាគីមួយផ្សេងទៀត ។

relative risk	:	ហានិភ័យពាក់ព័ន្ធ
a risk that may happen in the financial statement audit because of the wrong test scope selected.		ហានិភ័យដែលអាចកើតមានក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដោយហេតុមកពីដែនកំណត់ធ្វើតេស្តខុសដែលបានជ្រើសរើស។
relevance	:	ភាពពាក់ព័ន្ធ
accounting information capable of making a difference in a decision by helping users to form predictions about the outcomes of past, present and future events.		ព័ត៌មានគណនេយ្យដែលអាចធ្វើអោយមានលំអៀងក្នុងការធ្វើសេចក្តីសម្រេចដោយជួយអោយអ្នកប្រើប្រាស់បង្កើតការប៉ាន់ស្មានពីទិន្នផលនៃព្រឹត្តិការណ៍នាពេលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
reliability level	:	សូមមើល confidence level
reliance strategy	:	យុទ្ធសាស្ត្រលើការជឿទុកចិត្ត
the strategy under which an auditor sets control risk below maximum and relies on internal control and performs less substantive test.		យុទ្ធសាស្ត្រដែលសវនករកំណត់ហានិភ័យត្រួតពិនិត្យក្រោមអតិបរមា និងជឿជាក់លើការត្រួតពិនិត្យផ្ទៃក្នុង និងអនុវត្តការធ្វើតេស្តលើប្រតិបត្តិការតិចតួច។
relief	:	សូមមើល tax credit
rent-to-own property	:	ទ្រព្យសម្បត្តិជួលក្លាយទៅជាទ្រព្យកម្មសិទ្ធិ
a property rented and transferred to the renter at the end of the contract.		ទ្រព្យសម្បត្តិមួយដែលបានជួល និងបានត្រូវផ្ទេរអោយអ្នកជួលចុងការិយបរិច្ឆេទនៃកិច្ចសន្យា។
reorder point	:	ចំណុចបញ្ជាទិញឡើងវិញ
a predetermined signal which a replenishing order should be placed.		សញ្ញាដែលបានកំណត់ទុកមុនដែលការបញ្ជាទិញបន្ថែមត្រូវបានធ្វើ។
repair, maintenance and depreciation fund method	:	វិធីសាស្ត្រមូលនិធិលើការរំលស់ ថែទាំ និងជួសជុល
a method under which repair costs and maintenance expenses are added to the depreciable cost of an asset for depreciation purposes.		វិធីដែលថ្លៃដើមជួសជុល និងចំណាយថែទាំត្រូវបានបន្ថែមលើថ្លៃដើមដែលអាចរំលស់បាននៃទ្រព្យសម្បត្តិមួយសំរាប់គោលបំណងរំលស់។
repair reserve method	:	វិធីសាស្ត្រធនបំរុងសំរាប់ជួសជុល
a method under which repair costs are added to the depreciable cost of an asset.		វិធីសាស្ត្រដែលថ្លៃដើមជួសជុលត្រូវបានបន្ថែមលើថ្លៃដើម ដែលអាចរំលស់បាននៃទ្រព្យសម្បត្តិមួយ។
repeat audit	:	សូមមើល repeating audit

repeating audit	:	ការធ្វើសវនកម្មឡើងវិញ
an audit of the client that has ever been audited by the same auditor before.		ការធ្វើសវនកម្មលើអតិថិជនដែលបានធ្វើសវនកម្មដោយសវនករដដែលដូចមុន ។
rep letter	:	សូមមើល representation letter
report of directors	:	របាយការណ៍នៃក្រុមប្រឹក្សាភិបាល
the annual report prepared by the board of directors, that lists the dividends, reserves, names of directors, main operations, fixed assets, issues of securities, etc.		របាយការណ៍ប្រចាំឆ្នាំរៀបចំដោយក្រុមប្រឹក្សាភិបាលដែលបានរាយបង្ហាញភាគលាភ ធនបំរុង ឈ្មោះនៃក្រុមប្រឹក្សាភិបាល កិច្ចប្រតិបត្តិការសំខាន់ៗ អចលនទ្រព្យ ការបោះផ្សាយលក់មូល-ប័ត្រ ។ល។
report on internal control	:	របាយការណ៍លើការត្រួតពិនិត្យផ្ទៃក្នុង
an audit report on the internal control of a client.		របាយការណ៍សវនកម្មលើការត្រួតពិនិត្យផ្ទៃក្នុងនៃអតិថិជន ។
repossession	:	ការកាត់យកទ្រព្យបញ្ចាំ
the creditor's taking of property pledged as collateral.		ម្ចាស់បំណុលកាត់យកទ្រព្យសម្បត្តិដែលបានដាក់បញ្ចាំ ។
representation letter	:	លិខិតតំណាង
the written representative from management in meeting the field auditor.		លិខិតតំណាងជាលាយលក្ខណ៍អក្សរពីអ្នកគ្រប់គ្រងក្នុងការជួបប្រជុំជាមួយសវនករដែលចុះធ្វើសវនកម្ម ។
research and development cost	:	បន្ទុកចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍
the cost to discover and develop improved process and products.		បន្ទុកចំណាយរុករក និងអភិវឌ្ឍន៍កែលម្អដំណើរការ និងផលិតផល ។
research and development expenditure	:	សូមមើល research and development cost
reserve account	:	គណនីធនបំរុង
1-an account for recording reserves. 2-an account for recording a difference occurred when translating foreign subsidiary statement to the home currency version.		១-គណនីសំរាប់កត់ត្រានូវប្រាក់បំរុង ។ ២-គណនីសំរាប់កត់ត្រានូវចំនួនប្រាក់លំអៀងដែលកើតមាន ពេលដែលបកប្រែប្តូររបាយការណ៍សាខាបរទេសមកជារូបិយវត្ថុក្នុងស្រុក ។
reserve asset	:	ទ្រព្យសកម្មបំរុង
1-the asset held by banks so that it can be created as gold. 2-legal reserve.		១-ទ្រព្យដែលកាន់កាប់ដោយធនាគារ ដូច្នេះ ទ្រព្យនោះអាចជាមាស ។ ២-សូមមើល legal reserve ។

reserve assets ratio	:	អនុបាតលើទ្រព្យសកម្មបំរុង
a ratio between a bank's eligible liabilities and its reserve assets.		អនុបាតរវាងបំណុលរបស់ធនាគារដែលមាន និងទ្រព្យបំរុងរបស់ធនាគារ ។
reserve for asset valuation	:	ធនបំរុងសំរាប់វាយតម្លៃលើទ្រព្យសកម្ម
reserve for the future decline in assets value.		ធនបំរុងសំរាប់ការថយចុះតម្លៃនៃទ្រព្យសកម្មនាពេលអនាគត ។
reserve for contingencies	:	សូមមើល contingency reserve
reserve for guarantee	:	ធនបំរុងសំរាប់ការធានា
the amount set aside as a reserve for credit risk as guarantee.		ចំនួនប្រាក់ត្រូវទុកជាធនបំរុងសំរាប់ហានិភ័យឥណទានលើការធានា ។
reserve for obsolescence	:	ធនបំរុងសំរាប់ការហួសសម័យ
reserve for the future obsolescence of plant assets.		ធនបំរុងសំរាប់ការហួសសម័យនៃអចលនទ្រព្យនាពេលអនាគត ។
resident audit	:	ការធ្វើសវនកម្មប្រចាំទីតាំង
an audit performed when the auditor lives in the client's site.		សវនកម្មត្រូវបានអនុវត្តនៅពេលដែលសវនករប្រចាំនៅទីតាំងរបស់អតិថិជន ។
resource accounting	:	គណនេយ្យធនធាន
the accounting for the consumption and measurement of the resources.		គណនេយ្យសំរាប់ការប្រើប្រាស់ និងការវាស់វែងនៃធនធាន ។
responsibility audit	:	សូមមើល operational audit
restatement of balance sheet	:	ការរៀបចំតារាងតុល្យការឡើងវិញ
adjustment of balance sheet by current cost or general price level index.		បញ្ជីកែតម្រូវនៃតារាងតុល្យការតាមថ្លៃដើមបច្ចុប្បន្ន ឬសន្ទស្សន៍កំរិតថ្លៃទូទៅ ។
restricted fund	:	មូលនិធិមានកំរិត
the fund in a non-profit organization whose assets are limited to designated purposes as per donor or grantor request.		មូលនិធិនៅក្នុងអង្គការមិនស្វែងរកប្រាក់ចំណេញដែលទ្រព្យសម្បត្តិរបស់វាត្រូវបានកំរិតកំណត់តាមគោលបំណងតម្រូវការតាមម្ចាស់ជំនួយ ឬអ្នកផ្តល់ជំនួយ ។
restricted-use report	:	របាយការណ៍ប្រើប្រាស់មានកំរិត
audit report intended only for specific parties.		របាយការណ៍សវនកម្មត្រូវបានចេញក្នុងគោលបំណងសំរាប់តែភាគីជាក់លាក់មួយចំនួន ។

retained earnings statement	:	របាយការណ៍ប្រាក់ចំណេញរក្សាទុក
a statement which reports the changes in a company's retained earnings in a period.		របាយការណ៍ដែលរាយការណ៍ពីភាពបំរែបំរួលនៃប្រាក់ចំណេញសន្សំទុករបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទមួយ ។
retirement accounting	:	គណនេយ្យជំរះអចលនទ្រព្យអស់អាយុកាល
a system of depreciation under which tax deductions are claimed only when an asset is retired from use.		ប្រព័ន្ធនៃវិធានការកាត់កងពន្ធ ត្រូវបានទាមទារវិញសំរាប់តែពេលទ្រព្យសម្បត្តិត្រូវបានជំរះពីការប្រើប្រាស់ ។
retirement annuity	:	ធនលាភសំរាប់ចូលនិវត្តន៍
an annuity paid out of a retirement scheme.		ការបង់ធនលាភតាមតារាងចូលនិវត្តន៍ ។
retirement method	:	វិធីជំរះអចលនទ្រព្យ
a method whereby the cost of plant asset units (net of residual value) is charged to expense in the year in which the asset is retired.		វិធីសាស្ត្រដែលថ្លៃដើមនៃឯកតាអចលនទ្រព្យ (តំលៃសំណល់សុទ្ធ) ត្រូវបានបន្ទុកជាចំណាយនៅក្នុងឆ្នាំ ខណៈដែលទ្រព្យសម្បត្តិនោះត្រូវបានជំរះចោល ។
retirement of stock	:	ការជំរះចោលភាគហ៊ុន
a company's purchasing of its stock not to be held as treasury stock but for cancellation.		ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនមិនទុកសំរាប់ភាគហ៊ុនធនាគារប៉ុន្តែសំរាប់លុបចោល ។
retiring partner	:	ដៃគូដែលបានចាកចេញ
a partner who leaves a partnership.		ដៃគូមួយដែលបានចាកចេញពីក្រុមហ៊ុនសហកម្មសិទ្ធិ ។
retroactive method	:	វិធីសាស្ត្រប្រតិសកម្ម
adjustment of the past statement data after a change in accounting principle has been adopted, accumulated effect is entered in current retained earnings as prior period adjustment.		បញ្ជីការកែតម្រូវលើទិន្នន័យនៃរបាយការណ៍ពីមុនបន្ទាប់ពីការផ្លាស់ប្តូរគោលការណ៍គណនេយ្យដែលបានទទួលយក ហើយផលប៉ះពាល់បូកយោងត្រូវកត់ត្រាក្នុងប្រាក់ចំណេញសន្សំទុកបច្ចុប្បន្នដូចនឹងបញ្ជីការកែតម្រូវការិយបរិច្ឆេទមុន ។
retroactive statement	:	របាយការណ៍ប្រតិសកម្ម
a financial statement presented as if it has originally been prepared using the new accounting principle.		របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញ ប្រសិនបើរបាយការណ៍នោះបានរៀបចំតាំងពីដើម ដោយប្រើគោលការណ៍គណនេយ្យថ្មី ។
return on equity	:	ផលលើមូលធនផ្ទាល់
retained earnings of the period divided by owner's equity.		ប្រាក់ចំណេញសន្សំទុកនៃការិយបរិច្ឆេទចែកអោយមូលធនរបស់ម្ចាស់ ។

return on investment	:	ផលលើការវិនិយោគ
dividing earnings by investment.		ការចែកប្រាក់ចំណេញដោយការវិនិយោគ ។
return on net assets	:	ផលលើទ្រព្យសកម្មសុទ្ធ
income divided by the sum of fixed assets and net working capital.		ប្រាក់ចំណេញចែកអោយផលបូកសរុបនៃអចលនទ្រព្យ និងមូលធនបង្វិលសុទ្ធ ។
return on sales	:	ផលលើការលក់
income before interest and tax divided by revenue.		ប្រាក់ចំណេញមុនចំណាយការប្រាក់ និងបង់ពន្ធចែកអោយផលចំណូល ។
return on total assets	:	ផលលើទ្រព្យសកម្មសរុប
net income divided by average total assets.		ប្រាក់ចំណេញចែកអោយទ្រព្យសកម្មសរុបជាមធ្យម ។
revaluation account	:	គណនីវាយតម្លៃឡើងវិញ
the stockholders' equity account for recording increases or decrease in assets and liabilities after the revaluation.		គណនីមូលធនភាគហ៊ុនរបស់ម្ចាស់សំរាប់កត់ត្រាកើន ឬថយទ្រព្យសម្បត្តិ និងបំណុល បន្ទាប់ពីការវាយតម្លៃឡើងវិញ ។
revaluation reserve	:	ធនបំរុងវាយតម្លៃឡើងវិញ
the difference between historical cost and current cost when assets are revalued in a current value accounting system.		ចំនួនលំអៀងរវាងថ្លៃដើមប្រវត្តិ និងថ្លៃដើមបច្ចុប្បន្ន នៅពេលដែលទ្រព្យត្រូវបានវាយតម្លៃឡើងវិញតាមប្រព័ន្ធគណនេយ្យតម្លៃបច្ចុប្បន្ន ។
revenue and expense account	:	គណនីផលចំណូល និងចំណាយ
the accounts the balance of which are closed to income summary account when financial statements are prepared.		បណ្តាគណនីដែលសមតុល្យវាត្រូវបញ្ជីកាបិទទៅគណនីសរុបលទ្ធផលនៅ ពេលដែលរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ។
revenue principle	:	គោលការណ៍ចំណូល
a principle which holds that the revenue should be recognized before net income can be determined.		គោលការណ៍មួយកំណត់ថា ផលចំណូលត្រូវបានទទួលស្គាល់មុនពេលដែលប្រាក់ចំណេញត្រូវបានកំណត់ ។
revenue received in advance	:	សូមមើល deferred revenue

reversal of entries	: បញ្ជីតាមបញ្ជាស
an error in bookkeeping that is not uncovered by a trial balance being due to a credit entry having been debited and the corresponding debit entry having been credited.	កំហុសអចេតនាក្នុងបញ្ជីកាដែលមិនត្រូវបានបង្ហាញដោយតុល្យភាពដោយហេតុថា បញ្ជីខាងឥណទានត្រូវបានកត់ត្រាខាងឥណទាន ហើយស្របជាមួយនេះបញ្ជីខាងឥណទានត្រូវបានកត់ត្រាខាងឥណទាន។
risk accounting	: គណនេយ្យហានិភ័យ
method and procedures for rendering information for risk management.	វិធីសាស្ត្រ និងនីតិវិធីសំរាប់ផ្តល់ព័ត៌មានលើការគ្រប់គ្រងហានិភ័យ។
risk adjusted return	: ហានិភ័យដែលកែតម្រូវតាមផល
a measure of how much an investment return in relation to the amount of risk it took on.	ការវាស់វែងចំនួនផលនៃវិនិយោគដែលទាក់ទងនឹងចំនួននៃហានិភ័យដែលត្រូវសង។
risk analysis (Fr. = analyse des risques)	: ការវិភាគលើហានិភ័យ
process of measuring and analyzing the risk associated with financial and investment decisions.	ដំណើរការនៃការវាស់វែង និងវិភាគលើហានិភ័យដែលទាក់ទងនឹងការសំរេចវិនិយោគ និងហិរញ្ញវត្ថុ។
risk-free rate	: អត្រាការប្រាក់គ្មានហានិភ័យ
a theoretical interest rate at which an investment may earn interest without incurring any risk.	អត្រាការប្រាក់តាមទ្រឹស្តីដែលការវិនិយោគអាចទទួលបានការប្រាក់ដោយគ្មានការកើតឡើងហានិភ័យ។
rolling capital	: សូមមើល working capital
royalty income	: ចំណូលសូយសារ
payment for the use and exploitation of certain kinds of property, such as artistic or literary works, patents, and mineral rights.	ការបង់ប្រាក់សំរាប់ប្រើ ឬធ្វើអាជីវកម្មលើប្រភេទទ្រព្យជាក់លាក់ ដូចជា វិចិត្រសិល្បៈ អក្សរសាស្ត្រ ប៉ាតង់ និងសិទ្ធិរុករកដែក។
rubricated account	: សូមមើល special account
running audit	: សូមមើល daily audit
running balance	: សមតុល្យកើតមានបន្ទាប់ពីប្រតិបត្តិការនីមួយៗ
account balance after the recording of each transaction under perpetual inventory.	សមតុល្យគណនី បន្ទាប់ពីការកត់ត្រានូវប្រតិបត្តិការនីមួយៗក្រោមសន្និធិអចិន្ត្រៃយ៍។

S

S-1 review	:	ការពិនិត្យឡើងវិញតាម S-1
procedures carried out by auditors at the client's office on or close to the effective date of a registration statement.		នីតិវិធីដែលបានអនុវត្តដោយសវនករនៅក្នុងការិយាល័យរបស់អង្គភាពរងសវនកម្មតាមកាលបរិច្ឆេទដែលមានសុពលភាពនៃរបាយការណ៍ចុះបញ្ជី ។
SAB (Staff Accounting Bulletin)	:	ព្រឹត្តិប័ត្រគណនេយ្យបុគ្គលិក
safeguarding of assets (Fr. = protéger les actifs)	:	ការការពារទ្រព្យសកម្ម
protecting a firm's assets through a good internal control system.		ការការពារទ្រព្យសកម្មរបស់អង្គភាពតាមរយៈប្រព័ន្ធគ្រប់គ្រងពិនិត្យផ្ទៃក្នុងដ៏ល្អ ។
safe payment approach	:	វិធីទូទាត់ដោយសុវត្ថិភាព
distribution of a partnership where the amount of the payment to partners is computed at specific period in time.		ការបែងចែកនៃក្រុមហ៊ុនសហកម្មសិទ្ធិមួយដែលចំនួននៃការទូទាត់ទៅអោយភាគហ៊ុននិក ត្រូវបានគណនានៅក្នុងការិយបរិច្ឆេទមួយជាក់លាក់ ។
safety audit	:	ការធ្វើសវនកម្មលើសុវត្ថិភាព
examination of an organization's operations, and real and personal property to discover existing and potential hazard and the action needed to reduce the hazard.		ការពិនិត្យមើលទៅលើប្រតិបត្តិការរបស់អង្គភាព និងអចលនទ្រព្យ ដី អគារ និងទ្រព្យផ្ទាល់ខ្លួនដើម្បីរកអោយឃើញនូវអន្តរាយដែលមាន និងជាសក្តានុពល ហើយចាត់វិធានការចាំបាច់ដើម្បីកាត់បន្ថយអន្តរាយនេះ ។
safety margin	:	សូមមើល margin of safety
safety stock	:	សន្និធិកំរិតសុវត្ថិភាព , សន្និធិបំរុងទុក
minimum balance carried in inventory to take care of irregularities in supply and rate of usage.		សមតុល្យអប្បបរមាដែលមានក្នុងសន្និធិ ដើម្បីប្រយ័ត្ននូវភាពមិនប្រក្រតីក្នុងការផ្គត់ផ្គង់ និងអត្រាប្រើប្រាស់ ។
sale accounting	:	គណនេយ្យលក់
sale-leaseback	:	ការជួលមកវិញបន្ទាប់ពីបានលក់ , លក់រួចជួលមកវិញ
a lease when an owner of an asset sells it and immediately leases it back from that buyer.		ភតិសន្យាមួយពេលដែលម្ចាស់កម្មសិទ្ធិនៃទ្រព្យសម្បត្តិបានលក់រួច ហើយជួលទ្រព្យនោះពីអ្នកទិញមកវិញ ។

sales	:	ការលក់
inflow of assets from the sale of goods or services.		ជាលំហូរចូលនូវទ្រព្យសកម្មលើការលក់ទំនិញ ឬសេវាកម្ម ។
sales allowance	:	ការលក់បញ្ចុះថ្លៃបន្ថែម
the reduction in the selling price of goods because of a particular problem.		ការលក់បន្ថយថ្លៃទៅលើទំនិញដោយសារមានបញ្ហាជាក់លាក់អ្វីមួយ ។
sales audit	:	សវនកម្មលើការលក់
analysis of sales by the production, size of product, geographical distribution etc.		ការវិភាគលើការលក់តាមរយៈផលិតកម្ម បរិមាណផលិតផល ទីតាំងភូមិសាស្ត្រនៃការបែងចែកផលិតផល ។
sales basis	:	មូលដ្ឋាននៃការលក់
the basis under which revenue is recognized and matched with expenses when the sales are made.		មូលដ្ឋានប្រាក់ចំណូលត្រូវបានទទួលស្គាល់ និងបន្ស៊ីជាមួយចំណាយនៅពេលការលក់បានកើតឡើង ។
sales budget (Fr. = budget des ventes)	:	ថវិកាលក់
an estimate of goods to be sold and revenue to be realized.		ការប៉ាន់ប្រមាណលើទំនិញត្រូវលក់ និងផលចំណូលពិតជាក់ស្តែង ។
sales cost	:	សូមមើល cost of goods sold
sales discount	:	អប្បហារលក់
the discount given on the sale of merchandise.		អប្បហារដែលបានផ្តល់អោយលើការលក់ទំនិញ ។
sales journal	:	ទិន្នន័យប្រវត្តិលក់
a journal in which all sales are recorded.		ទិន្នន័យប្រវត្តិដែលគ្រប់ប្រតិបត្តិការលក់ទាំងអស់ត្រូវបានកត់ត្រា ។
sales ledger	:	បញ្ជីចំណែកទំនិញ
a detailed ledger that contains the accounts for each credit sale.		សៀវភៅចំណែកដែលមានគណនីសំរាប់កត់ត្រាតាមដានការលក់បណ្តាក់ ។
sales margin	:	ប្រាក់ចំណេញដុលពីការលក់ ឬតម្លៃការលក់
1-the manufacturing margin less variable selling costs. 2-gross profit		១-តម្លៃផលិតកម្មដកជាមួយថ្លៃដើមលក់អថេរ ។ ២-សូមមើល gross profit
sales margin selling price variance	:	គំលាតតម្លៃលើការលក់-ថ្លៃលក់

sales method	: វិធីសាស្ត្រតាមការលក់
a method of separating byproducts costs at the time of sales, under which net realizable value of byproducts is reported as ordinary sales, other income or contra to cost of sales.	វិធីនៅក្នុងការដាក់ដោយឡែកនូវថ្លៃដើមផលិតផលរងនៅពេលលក់ ដែលតំលៃជាក់ស្តែងសុទ្ធនៃផលិតផលរងត្រូវបានរាយការណ៍តំលៃនៃស្រណាយផលិតផលបានចាត់ចូលជាតំលៃលក់ធម្មតា ចំណូលផ្សេងៗ ឬដកជាមួយថ្លៃដើមលក់ទំនិញ ។
sales percentage method	: សូមមើល income statement approach
sales per share	: ការលក់ក្នុងមួយភាគហ៊ុន
total revenue earned in a fiscal year by the weighted average of shares outstanding for that fiscal year.	ផលចំណូលសរុបដែលទទួលបាននៅក្នុងឆ្នាំសារពើពន្ធដោយធ្វើមធ្យមភាគលើភាគហ៊ុនកំពុងចរាចរសំរាប់ក្នុងឆ្នាំសារពើពន្ធ ។
sales price variance	: គំលាតថ្លៃលក់
the difference between the actual unit selling price and the budgeted unit selling price, multiplied by the actual number of units sold.	ភាពខុសគ្នារវាងតំលៃលក់ឯកតាជាក់ស្តែងជាមួយនឹងតំលៃលក់ឯកតាតាមការគ្រោងគុណនឹងចំនួនជាក់ស្តែងនៃឯកតាលក់ ។
sales return	: ការបង្វិលទំនិញលក់ត្រលប់មកវិញ
the return to the seller by the buyer of goods sold previously.	ការបង្វិលត្រលប់វិញអោយអ្នកលក់ ដោយអ្នកទិញនូវទំនិញដែលបានលក់ពីមុនរួច ។
sales returns and allowances	: ការបង្វិលទំនិញលក់ត្រលប់មកវិញ និងបញ្ចុះថ្លៃលក់បន្ថែម
account used to accumulate cash refund granted to customers or other allowances related to prior sales.	គណនីប្រើសំរាប់បូកសរុបនូវសាច់ប្រាក់ដែលបានបង្វិលសងជូនអតិថិជនវិញ ឬផ្តល់នូវការបញ្ចុះថ្លៃបន្ថែមផ្សេងៗពាក់ព័ន្ធនឹងការលក់ពីមុន ។
sales revenue	: ផលចំណូលពីការលក់
revenues that arise from sales of goods by a merchandising company.	ផលចំណូលដែលទទួលបានពីការលក់ទំនិញដោយក្រុមហ៊ុនលក់ទំនិញ ។
sales tax	: ពន្ធលើការលក់
state or local tax based on the selling price of goods or services, and paid by the buyer.	ពន្ធតាមមូលដ្ឋាន និងរដ្ឋដោយផ្អែកលើថ្លៃលក់ទំនិញ ឬសេវាកម្ម ហើយការបង់ពន្ធជាបន្ទុករបស់អ្នកទិញ ។

sales to cash flow ratio	:	អនុបាតនៃការលក់លើលំហូរសាច់ប្រាក់
the ratio that indicates whether or not a company's sales are high in comparison to its cash flow, usually equals sales per share divided by cash flow per share.		អនុបាតដែលបង្ហាញថា តើការលក់របស់ក្រុមហ៊ុន ឬក៏មិនមែនក្រុមហ៊ុន គឺខ្ពស់ជាងលំហូរបស់ក្រុមហ៊ុន ហើយតាមធម្មតាស្មើនឹងការលក់ហ៊ុនក្នុងមួយសន្លឹកចែកអោយលំហូរប្រាក់ក្នុងហ៊ុនមួយសន្លឹក ។
sales to fixed assets	:	សូមមើល fixed asset turnover
sales turnover	:	ផលរបរពីការលក់
net sales less sales taxes.		ដោយយកការលក់សុទ្ធដកជាមួយការបង់ពន្ធលើការលក់ ។
sales-type lease	:	ការលក់តាមប្រភេទភតិសន្យា ឬការជួល
a lease used by a manufacturer or dealers to sell the product on an installment basis.		ការជួលត្រូវបានប្រើប្រាស់ដោយផលិតករ ឬពាណិជ្ជករដើម្បីលក់នូវផលិតផល ដោយផ្អែកលើមូលដ្ឋាននៃការសងបណ្តោះ ។
sales variance	:	គំលាតនៃការលក់
the difference between actual sales and budgeted sales.		ភាពខុសគ្នារវាងបរិមាណលក់ជាក់ស្តែង ជាមួយបរិមាណលក់តាមចរិការគ្រោង ។
sales volume variance	:	គំលាតនៃបរិមាណលក់
the variance which results from the difference in unit sales prices or unit production costs.		គំលាតដែលបានមកពីភាពខុសគ្នាថ្លៃលក់មួយឯកតា ឬថ្លៃដើមផលិតមួយឯកតា ។
salvage value	:	តំលៃសំណល់
the share of an asset cost recovered at the end of its service life through the sale or a trade-in allowance on a new asset.		ការរំលែកនៃថ្លៃដើមទ្រព្យសកម្មដែលបានមកវិញនៅចុងអាយុ-កាលប្រើប្រាស់របស់វាតាមរយៈការលក់ ឬអនុញ្ញាតអោយផ្លាស់ប្តូរទ្រព្យសកម្មថ្មី ។
sample size	:	ទំហំជ្រើសរើសគំរូ
the number of samples required for the audit sampling.		ចំនួនគំរូដែលត្រូវការសំរាប់ការកំណត់ប៉ាន់គំរូសរុប ។
sampling audit	:	សូមមើល audit test
sampling error	:	កំហុសឆ្គងជ្រើសរើសគំរូ
difference between the value obtained by sampling and the value that would have been obtained if the entire population were investigated.		ជាភាពខុសគ្នារវាងតំលៃដែលបានមកដោយជ្រើសរើសគំរូ និងតំលៃអាចទទួលបាន បើសិនចំនួនមហាវត្ថុត្រូវបានធ្វើការអង្កេត ។

sampling interval	:	ចន្លោះគំរូ
the interval between corresponding points on two successive samples.		ជាចន្លោះ រវាងចំណុចទាក់ទងគ្នាលើទំហំជ្រើសរើសគំរូសំរេចពីរ ។
sampling risk	:	ហានិភ័យជ្រើសរើសគំរូ
a risk that the auditor's conclusion based on a sample, might be different from the conclusion which would be if the test were applied to the entire population.		ហានិភ័យដែលការសន្និដ្ឋានរបស់សវនករផ្អែកលើការជ្រើសរើសគំរូ ដែលនឹងអាចខុសពីការសន្និដ្ឋាន ប្រសិនបើការធ្វើតេស្តត្រូវធ្វើលើមហាវត្ថុទាំងមូល ។
sampling unit	:	ឯកតាជ្រើសរើសគំរូ
an individual item in an audit sampling, such as a voucher.		មុខសញ្ញាដោយឡែកនីមួយៗនៅក្នុងការធ្វើជ្រើសរើសគំរូសវនកម្ម ដូចជា សក្ខីប័ត្រដើម ។
SAS (Statements on Auditing Standards)	:	របាយការណ៍ស្តីពីស្តង់ដារសវនកម្ម
savable cost	:	ចំណាយដែលអាចសន្សំសំចៃបាន
an expense which can be saved under certain conditions.		ចំណាយដែលអាចធ្វើការសន្សំសំចៃបាននៅក្នុងលក្ខខណ្ឌជាក់លាក់ណាមួយ ។
savings	:	សូមមើល personal saving
savings income	:	ចំណូលសន្សំសំចៃ
dividend, interest and equivalent foreign income subject to a lower tax rate.		ភាគលាភ ការប្រាក់ និងចំណូលពីក្រៅប្រទេសសមមូលជាប់អត្រាពន្ធកម្រិតទាប ។
scheduled cost	:	សូមមើល standard cost
scheduled debt	:	បំណុលតាមការគ្រោងទុក
scheduled property	:	ទ្រព្យសម្បត្តិតាមការគ្រោងទុក
schedule of account balances	:	សូមមើល trial balance
schedule variance	:	គំលាតតារាងប្រៀបធៀប
the difference between actual production and scheduled production.		ជាភាពខុសគ្នារវាងផលិតកម្មជាក់ស្តែងជាមួយផលិតកម្មដែលបានគ្រោងទុក ។
scope limitation (Fr. = limitation de la portée de la vérification)	:	ការកំណត់វិសាលភាពសវនកម្ម
when an auditor is not allowed to or unable to perform an audit procedure.		នៅពេលដែលសវនករពុំបានអនុញ្ញាតអោយ ឬពុំមានលទ្ធភាពដើម្បីអនុវត្តនីតិវិធីសវនកម្ម ។

scope paragraph (Fr. = paragraphe de délimitation)	:	សូមមើល scope section
scope section that part of an audit report listing the audit goal, standards, procedures, certification, etc.	:	ផ្នែកនៃផែនការណែនាំសវនកម្ម ផ្នែកមួយនៃការរៀបចំរបាយការណ៍សវនកម្មដែលបញ្ជាក់ពីគោលដៅ បទដ្ឋាន នីតិវិធី និងការបញ្ជាក់អះអាងផ្សេងៗ ។ល។
S corporation a corporation treated for income tax purposes as a partnership.	:	ក្រុមហ៊ុនសវនកម្មប្រភេទ S ក្រុមហ៊ុនសាធារណៈដែលបានចាត់ទុកគោលបំណងនៃការបង់ពន្ធចំណូលមានទំរង់ដូចក្រុមហ៊ុនសហកម្មសិទ្ធិ ។
scrap 1-results from the fact that the materials being processed is not of the exact length, width, or thickness required for the product being made. 2-salvage value.	:	ថ្លៃដើមកាកសំណល់ ១-លទ្ធផលពីការពិតដែលជាវត្ថុធាតុសំរាប់ដំណើរការផលិត គឺពុំមានប្រវែង ត្រឹមត្រូវ ទំហំ ឬក៏រាស់ដែលចាំបាច់នៅក្នុងការផលិតផលិតផល ។ ២-សូមមើល salvage value ។
scrap cost the cost of scrap material.	:	ថ្លៃដើមសំណល់ ថ្លៃដើមនៃសម្ភារៈសំណល់ ។
scrap material	:	សូមមើល scrap
scrap value 1-the excess of the scrap sales over scrap cost. 2-salvage value.	:	តំលៃសំណល់ ១-បរិមាណលើសនៃការលក់កាកសំណល់ធៀបនឹងថ្លៃដើមសំណល់ ។
scrip any temporary promissory note for the payment of dividends deferred.	:	ប័ណ្ណទូទាត់បំណុលបណ្តោះអាសន្ន ប័ណ្ណទូទាត់បំណុលបណ្តោះអាសន្នសំរាប់បង់ទៅលើភាគលាភមិនទាន់បានទទួល ។
scrip dividend the dividend declared that consists of promissory notes calling for payment at a future date.	:	ភាគលាភដែលផ្តល់ជាប័ណ្ណទូទាត់បំណុលបណ្តោះអាសន្ន ឬប័ណ្ណភាគលាភ ប្រកាសភាគលាភដែលមានប័ណ្ណទូទាត់បំណុលនឹងត្រូវហៅដើម្បីធ្វើការទូទាត់នៅក្នុងការិយបរិច្ឆេទនាពេលអនាគត ។
scrubbing the book reviewing accounting entries by management.	:	ការពិនិត្យលើសៀវភៅធំ ការពិនិត្យឡើងវិញលើការកត់ត្រាគណនេយ្យដោយអ្នកគ្រប់គ្រង ។

search cost	:	បន្ទុកចំណាយស្រាវជ្រាវ
expense associated with locating a counterpart for a trade.		ការចំណាយដែលពាក់ព័ន្ធនឹងការរៀបចំទីតាំងសមភាគីសំរាប់អាជីវកម្ម ។
seasonal company	:	ក្រុមហ៊ុនលក់ទៅតាមរដូវកាល
a company the sales of which vary due to seasonal effects.		ក្រុមហ៊ុនដែលធ្វើការតាំងលក់ផ្សេងគ្នាទៅតាមអំណោយផលនៃរដូវកាលនីមួយៗ ។
seasonal cost	:	ថ្លៃដើមប្រែប្រួលទៅតាមរដូវកាល
the cost which is high in one season, but low in another.		ការចំណាយដែលមានកម្រិតខ្ពស់នៅក្នុងរដូវកាលមួយ តែវាមានកម្រិតទាបនៅក្នុងរដូវកាលមួយផ្សេងទៀត ។
secondary account	:	គណនីបន្ទាប់បន្សំ
the account into which the classified items from the book of first entry are entered.		គណនីដែលប្រភេទគណនីនៃការចុះចូលដំបូងនៅក្នុងសៀវភៅធំត្រូវបានចុះចូលម្តងទៀត ។
secret account	:	គណនីផ្ទាល់ខ្លួន ឬគណនីសំងាត់
the account kept by the owner and is not open to the public.		គណនីដែលរក្សាទុកដោយម្ចាស់ និងពុំមានការផ្សព្វផ្សាយជាសាធារណៈនោះទេ ។
secret ledger	:	សៀវភៅផ្ទាល់ខ្លួន ឬសៀវភៅសំងាត់
a ledger containing secret accounts.		សៀវភៅធំដែលមានគណនីផ្ទាល់ខ្លួន ឬសំងាត់ ។
secret partner	:	ដៃគូសម្ងាត់
a partner whose identity is undisclosed.		ដៃគូអាជីវកម្មដែលអត្តសញ្ញាណមិនត្រូវបានបង្ហាញ ។
sectional balance sheet	:	សូមមើល classified balance sheet
Securities and Exchange Commission	:	គណៈកម្មការទីផ្សារមូលបត្រ និងការដោះដូរ
the federal agency monitoring and regulating corporate financial reporting and the disclosure, use of accounting principles, auditing and trading activities.		ភ្នាក់ងារសហព័ន្ធដែលតាមដាននិងធ្វើនីយ័តកម្មលើការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការលាតត្រដាងការប្រើប្រាស់គោលការណ៍គណនេយ្យ សវនកម្ម និងបណ្តាសកម្មភាពពាណិជ្ជកម្ម ។
security capital	:	មូលធនមានហានិភ័យទាប ឬមូលធនសុវត្ថិភាព
low risk capital such as government bonds, housing mortgages, etc.		មូលធនដែលមានហានិភ័យទាប ដូចជា សញ្ញាប័ណ្ណរដ្ឋាភិបាល ការខ្ចីមានបញ្ចាំផ្ទះ ។ល។ ។

security interest	:	ការប្រាក់មានសុវត្ថិភាព
an interest in the property of another consisting of the right to sell it when the owner defaults.		ការប្រាក់នៃទ្រព្យសម្បត្តិដទៃទៀតដែលមានសិទ្ធិលើទ្រព្យនោះ ពេលដែលម្ចាស់ពុំបានអនុវត្តតាមសន្យា ។
security specific risk	:	សូមមើល unsystematic risk
seed capital	:	មូលធនវិនិយោគដំបូង
1-money used for the initial investment in a project or startup company, market research, or initial product development. 2-retained earnings.		១-រូបិយវត្ថុប្រើប្រាស់សំរាប់ការវិនិយោគដំបូងនៅក្នុង គំរោង ឬចាប់ផ្តើមអាជីវកម្ម ការស្រាវជ្រាវទីផ្សារ ការបង្កើត ផលិតផលដំបូង ។ ២-សូមមើល retained earnings ។
seed money	:	រូបិយវត្ថុចាប់ផ្តើម ឬរូបិយវត្ថុវិនិយោគដំបូង
1-money put up by venture capitalists to finance a new business. 2-seed capital.		១-ប្រាក់ដាក់ហ៊ុនគ្នាដោយមូលនិធិនិក ដើម្បីធ្វើហិរញ្ញប្បទាន បើកក្រុមហ៊ុនថ្មីមួយ ។ ២-សូមមើល seed capital ។
segment	:	ចំណែក , ផ្នែក
a division of an enterprise.		ផ្នែកមួយរបស់សហគ្រាស ។
segment accounting	:	គណនេយ្យតាមផ្នែក
the accounting for the profit and loss of a department, an area, etc.		គណនេយ្យសំរាប់ប្រាក់ចំណេញ ឬខាតតាមនាយកដ្ឋានមួយ តំបន់មួយ ។ល។
segment asset	:	ទ្រព្យសកម្មតាមផ្នែក
the asset that belongs to a segment.		ទ្រព្យសកម្ម ដែលជាកម្មសិទ្ធិរបស់ផ្នែកមួយ ។
segmented reporting	:	ការរាយការណ៍តាមផ្នែក
the process of reporting activities of various segments of a firm, e. g. product lines.		ដំណើរការនៃការរាយការណ៍ពីបណ្តាសកម្មភាពតាមផ្នែកផ្សេងៗ របស់ក្រុមហ៊ុន ឧទា. តាមប្រភេទផលិតផល ។
segregated account	:	គណនីដាច់ដោយឡែក
the account with an insurance company, the fund in which is not exposed to the creditors' claims.		គណនីរបស់ក្រុមហ៊ុនធានារ៉ាប់រង ដែលមូលនិធិរបស់វាពុំត្រូវ បានដាក់បង្ហាញតាមការទាមទាររបស់ម្ចាស់បំណុល ។
segregated asset account	:	គណនីទ្រព្យសកម្មដាច់ដោយឡែក
the asset account segregated from the general asset accounts.		ជាគណនីទ្រព្យសកម្មដែលបានដាក់ដោយឡែកពីគណនីទ្រព្យ សកម្មទូទៅ ។

segregation of duties (Fr. = répartition des tâches)	:	ការបែងចែកភារកិច្ចដាច់ដោយឡែកៗពីគ្នា
internal control concept in which individuals should not have responsibility for incompatible duties.		ទស្សនៈនៃការត្រួតពិនិត្យផ្ទៃក្នុងដែលបុគ្គលម្នាក់ៗពុំចាំបាច់ទទួលខុសត្រូវទៅលើភារកិច្ចត្រួតគ្នា ឬវិសមិតឯកភាព។
selective audit	:	សវនកម្មតាមការជ្រើសរើស
an audit of a selected object.		ការធ្វើសវនកម្មទៅតាមគោលដៅដែលបានជ្រើសរើស។
selective disclosure	:	ការបង្ហាញដោយជ្រើសរើស
the disclosure of financial information to a selected group of users by a public company.		ការដាក់បង្ហាញព័ត៌មានហិរញ្ញវត្ថុដោយក្រុមហ៊ុនសាធារណៈទៅដល់ក្រុមអ្នកប្រើប្រាស់ដែលបានជ្រើសរើស។
self-balancing ledger	:	បញ្ជីធំដែលមានតុល្យភាពខ្លួនឯង
a ledger the trial balance of which balances itself.		តារាងតុល្យភាពសៀវភៅធំដែលមានសមតុល្យស្មើគ្នាដោយខ្លួនឯង។
self-constructed asset	:	ទ្រព្យសកម្មបង្កើតឡើងផ្ទាល់ខ្លួន
an asset constructed by a firm that intends to use it.		ទ្រព្យសកម្មដែលបានបង្កើតឡើងដោយក្រុមហ៊ុនមួយដែលមានបំណងប្រើប្រាស់វា។
self-employed	:	អ្នកផ្តល់អាជីពដោយខ្លួនឯង
a taxpayer who is not employed by any person or companies, e. g. individual in bus-iness or profession and cer-tain partner.		អ្នកជាប់ពន្ធដែលមិនត្រូវបានជួលដោយបុគ្គល ឬក្រុមហ៊ុន ឧទា. ឯកត្តជន អាជីវកម្ម ឬវិជ្ជាជីវៈផ្ទាល់ខ្លួន និងដៃគូជាក់លាក់ណាមួយ។
self-employment income	:	ចំណូលពីការផ្តល់អាជីពដោយខ្លួនឯង
personal income from self-employment business.		ចំណូលផ្ទាល់ខ្លួនដែលទទួលបានពីអាជីវកម្មផ្តល់អាជីពដោយខ្លួនឯង។
self-employment loss	:	ការខាតបង់ពីការផ្តល់អាជីពដោយខ្លួនឯង
the amount by which the self-employment income is less than the self-employment ex-pense.		ចំនួនដែលចំណូលពីការផ្តល់អាជីពដោយខ្លួនឯងមានកម្រិតទាបជាងការចំណាយខ្លួនឯង។
self-employment profit	:	ផលចំណេញពីការផ្តល់អាជីពដោយខ្លួនឯង
the amount by which the self-employment income is greater than the self-employment cost and expenses.		ចំនួនដែលចំណូលពីការផ្តល់អាជីពដោយខ្លួនឯងមានកម្រិតខ្ពស់ជាងបន្ទុកចំណាយខ្លួនឯង។

self-insurance fund	:	មូលនិធិធានារ៉ាប់រងខ្លួនឯង
cash set aside by a bank or other financial institution for emergency use.		ប្រាក់ដែលលែងទុកដោយធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតសំរាប់ការប្រើប្រាស់ជាសង្គ្រោះបន្ទាន់ណាមួយ ។
self-service cost	:	ថ្លៃដើមសេវាកម្មផ្ទាល់ខ្លួន
the cost of rendering services to other departments.		ថ្លៃដើមនៃការផ្តល់សេវាកម្មទៅដល់ផ្នែក ឬនាយកដ្ឋានដទៃទៀត ។
selling and administrative expense	:	ចំណាយលើការលក់ និងរដ្ឋបាល
an expense incurred in the selling and administration activity.		ការចំណាយដែលកើតមាននៅក្នុងសកម្មភាពលក់ និងរដ្ឋបាល ។
selling and administrative expenses budget	:	ថវិកាគ្រោងចំណាយលើការលក់ និងរដ្ឋបាល
the detailed plan of operating expenses needed to support the sales and overall operations of the organization for a future period.		ផែនការលំអិតនៅក្នុងការចំណាយប្រតិបត្តិការដែលចាំបាច់ដើម្បីជួយជំរុញការលក់ និងកិច្ចប្រតិបត្តិការទូទៅរបស់អង្គភាពសំរាប់ការិយបរិច្ឆេទនាពេលអនាគត ។
selling cost	:	ថ្លៃដើមលើការលក់
the cost incurred in selling goods and services.		ថ្លៃដើមដែលកើតមានឡើងនៅក្នុងការលក់ទំនិញ ឬសេវាកម្ម ។
selling expense	:	ចំណាយលើការលក់
the expense of preparing and storing goods for sale promoting sales, making sales, and if a separate delivery department is not maintained, the expenses of delivering goods to customers.		ចំណាយនៅក្នុងការរៀបចំ និងតាំងទំនិញសំរាប់ការផ្សព្វផ្សាយបំរើការលក់ ព្រមទាំងការចំណាយទៅលើដឹកជញ្ជូនទំនិញអោយអតិថិជន បើសិនផ្នែកដឹកជញ្ជូនទំនិញពុំបានបង្កើតឡើង ។
selling expense budget	:	ថវិកាគ្រោងចំណាយលើការលក់
a budget about the selling expense of a future period.		ថវិកាសំរាប់ការចំណាយលើការលក់ពេលអនាគត ។
selling expense variance	:	គំលាតចំណាយលើការលក់
the difference between the budgeted selling expense and the actual selling expense.		ភាពខុសគ្នារវាងការចំណាយលើការលក់តាមថវិកាគ្រោងជាមួយការចំណាយលើការលក់ជាក់ស្តែង ។
selling, general and administrative expense	:	ចំណាយរដ្ឋបាល ទូទៅ និងការលក់
operating expenses relating to the storage, promoting or selling of a product.		ការចំណាយលើកិច្ចប្រតិបត្តិការដែលជាប់ទាក់ទងទៅនឹងការស្តុក ការផ្សព្វផ្សាយ ឬការលក់នូវផលិតផល ។

selling overhead	:	ចំណាយបន្ទាប់បន្សំលើការលក់
the overhead cost incurred in inducing customers to place orders.		បន្ទុកចំណាយបន្ទាប់បន្សំដែលកើតមាននៅក្នុងការទាក់ទាញអោយអតិថិជនមកដាក់បញ្ជាទិញលើផលិតផល ។
selling price method	:	វិធីសាស្ត្រតាមថ្លៃលក់
a method under which a segment's revenue is based on the selling prices and actual product units sold.		វិធីសាស្ត្រដែលផលចំណូលតាមផ្នែកលើថ្លៃលក់ និងចំនួនផលិតផលដែលបានលក់ជាក់ស្តែង ។
semi-annual statement	:	សូមមើល half-yearly financial statement
semi-variable budget	:	សូមមើល flexible budget
senior accountant	:	គណនេយ្យករជាន់ខ្ពស់
staff accountant in a CPA firm who supervises the client engagement.		គណនេយ្យករនៅក្នុងស្នងការគណនេយ្យ (ក្រុមហ៊ុនគណនេយ្យសាធារណៈដែលមានការទទួលស្គាល់) ដែលពិនិត្យលើកិច្ចព្រមព្រៀងជាមួយអតិថិជន ។
senior auditor (Fr. = vérificateur principal)	:	សវនករជាន់ខ្ពស់
person who is responsible for the overall planning, directing, & reporting of a large audit project.		សវនករដែលទទួលខុសត្រូវទៅលើផែនការរួម ការដឹកនាំ និងរៀបចំរបាយការណ៍នៅក្នុងគម្រោងសវនកម្មធំមួយ ។
senior partner	:	ដៃគូដែលសំខាន់បំផុត
a high-level partner in a firm with considerable influence on management.		ដៃគូដែលមានកិត្តិយសនៅក្នុងអង្គភាព និងអាចចាត់ទុកថាជាអ្នកមានឥទ្ធិពលលើការគ្រប់គ្រង ។
senior share	:	សូមមើល preferred stock
SEOS (Socio-Economic operating Statement)	:	របាយការណ៍ស្តីពីកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម
separate account	:	សូមមើល segregated asset account
separate income	:	ចំណូលដោយឡែកពីគ្នា
the income of a spouse in a community property jurisdiction.		ចំណូលរបស់ប្តី ឬប្រពន្ធតាមយុត្តាធិការទ្រព្យសហគមន៍មួយ ។
separate property	:	ទ្រព្យសម្បត្តិដោយឡែករបស់ប្តី ឬប្រពន្ធ
a property that belongs to the husband or wife, not both.		ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់តែប្តី ឬប្រពន្ធប៉ុណ្ណោះពុំមែនទាំងពីរនោះទេ ។

separation of duties (Fr. = séparation des tâches)	:	សូមមើល segregation of duties
sequence of accounts (Fr. = succession des comptes)	:	លំដាប់នៃគណនី
the order of accounts in the ledger.		លំដាប់តាមលេខរៀងនៃគណនីនៅក្នុងសៀវភៅធំ ។
sequential sampling	:	ការជ្រើសរើសតាមលំដាប់
a sampling plan for which the sample is selected in several steps with each step conditional on the results of the previous step.		ផែនការជ្រើសរើសប៉ាន់ស្មានដែលការតាងគំរូត្រូវបានជ្រើសរើសជាច្រើនជំហាន ហើយជំហាននីមួយៗជាប់លក្ខខណ្ឌលើលទ្ធផលនៃជំហានមុន ។
service	:	សេវា , សេវាកម្ម
service auditor	:	សវនករលើសេវាកម្ម
the auditor who reports on the processing of transactions by the service organization.		សវនករដែលរាយការណ៍ពីដំណើរការនៃប្រតិបត្តិការធ្វើដោយក្រុមហ៊ុនសេវាកម្ម ។
service center	:	សូមមើល service department
service cost	:	ថ្លៃដើមសេវាកម្ម
a service department's cost incurred in rendering service to the production departments and other service departments.		ថ្លៃដើមរបស់នាយកដ្ឋានសេវាកម្មដែលកើតមានឡើងក្នុងការផ្តល់សេវាកម្មជូននាយកដ្ឋានផលិតកម្ម និងជូននាយកដ្ឋានសេវាកម្មផ្សេងៗទៀត ។
service department	:	នាយកដ្ឋានសេវាកម្ម
a department that does not produce revenue but which supplies other departments with essential services.		នាយកដ្ឋានដែលពុំមានចំណូល ប៉ុន្តែវាជួយផ្តល់នាយកដ្ឋានដទៃនូវសេវាកម្មសំខាន់ៗ ។
service department cost	:	សូមមើល service cost
service department overhead	:	ចំណាយបន្ទាប់បន្សំនៃនាយកដ្ឋានសេវាកម្ម
the overhead because of the allocated service costs from other departments.		ចំណាយបន្ទាប់បន្សំបានមក ដោយសារការបែងចែកថ្លៃដើមសេវាកម្មពីនាយកដ្ឋានដទៃ ។
service life method	:	វិធីសាស្ត្ររំលស់តាមអាយុកាលប្រើប្រាស់
a method of calculating depreciation by the proportion of the time period an asset is used in the production and sale of other assets.		វិធីសាស្ត្រក្នុងការគណនារំលស់ ដោយសមាមាត្រនៃពេលដែលទ្រព្យសកម្មបានប្រើប្រាស់ក្នុងផលិតកម្ម និងការលក់នូវទ្រព្យសកម្មផ្សេងៗទៀត ។

services budget	:	ថវិកាគ្រោងសំរាប់សេវា
the budget about boiler house, gate-keeping, night watchman, security and similar activities.		ថវិកាគ្រោង សំរាប់ចំណាយលើឡូកំដៅ អ្នកយាមទ្វារ ឆ្នាំយាមយប់ សន្តិសុខ និងសកម្មភាពប្រហាក់ប្រហែលដទៃទៀត ។
service unit method	:	សូមមើល production method
service-yield basis	:	មូលដ្ឋានគិតរំលស់តាមផល.សេវា
a method of calculating depreciation by the proportion of the volume of service rendered by the plant asset.		វិធីសាស្ត្រក្នុងការគណនារំលស់ ដោយចំនួនសមាមាត្រតាមបរិមាណសេវាកម្មដែលបានផ្តល់ដោយអចលនកម្ម ។
servicing asset	:	សេវាកម្មទ្រព្យសកម្ម
benefit that results in serving financial assets, e. g. collecting, paying taxes and insurance, investing, accounting, etc.		ផលប្រយោជន៍កើតចេញពីការបំរើទ្រព្យសកម្មហិរញ្ញវត្ថុ ឧទា. ដូចជា ការប្រមូលប្រាក់ និងការបង់ពន្ធ និងការធានារ៉ាប់រង ការវិនិយោគ គណនេយ្យ ។ល ។
servicing liability	:	សេវាកម្មបំណុល
the liability which results when the cost of servicing financial assets exceeds the compensation.		បំណុលដែលកើតឡើងពេលបន្ទុកចំណាយលើសេវាទ្រព្យសកម្មហិរញ្ញវត្ថុលើសពីការទូទាត់ ។
set of accounts	:	ក្រុមគណនី
a group of ledger accounts that a particular firm adopts.		ក្រុមគណនីសៀវភៅចំណែកក្រុមហ៊ុនជាក់លាក់មួយបានទទួលយកប្រើ ។
settlement of debt	:	សូមមើល debt repayment
settlement value	:	សូមមើល net reliable value
share bonus	:	សូមមើល stock dividend
share dividend	:	សូមមើល stock dividend
shared responsibility opinion	:	មតិទទួលខុសត្រូវរួមគ្នា
an audit report in which the principal auditors decide to share responsibility with other auditors who performed so-me segments of the client.		របាយការណ៍សវនកម្មដែលសវនករដើមចែករំលែកនូវការទទួលខុសត្រូវជាមួយសវនករផ្សេងទៀតដែលអនុវត្តទៅលើផ្នែកខ្លះរបស់អតិថិជន ។
shareholder	:	សូមមើល stockholder
shareholder's equity	:	សូមមើល stockholder's equity

shareholder value	:	តំលៃលើភាគហ៊ុន
the value that a shareholder is able to obtain from his/her investment in a company, e. g. capital gain, dividend.		តំលៃដែលម្ចាស់ភាគហ៊ុនអាចទទួលបានពីការវិនិយោគរបស់ខ្លួននៅក្នុងក្រុមហ៊ុន ឧទា. ដូចជាចំណេញមូលធនភាគលាភ ។ល។
share-related benefit	:	ផលប្រយោជន៍ភាគហ៊ុន
the benefit provided to an employee through share-related bonus items.		ផលប្រយោជន៍ដែលបានផ្តល់អោយនិយោជិកតាមរយៈការលើកទឹកចិត្តរង្វាន់ភាគហ៊ុន ។
shipping income	:	ចំណូលពីការដឹកជញ្ជូន
income derived from, or in connection with, the use of an air-craft or vessel in foreign commerce, or income derived from space and ocean activities.		ចំណូលដែលទទួលបាន ឬមានទំនាក់ទំនងជាមួយនឹងការប្រើប្រាស់យន្តហោះ ឬនាវានៅក្នុងពាណិជ្ជកម្មក្រៅប្រទេស ឬចំណូលដែលទទួលបានពីការដឹកជញ្ជូនតាមបណ្តាសកម្មភាពផ្ទៃអាកាស និងសមុទ្រ ។
S-H-M accounting principles	:	គោលការណ៍គណនេយ្យ S-H-M
principles established by 3 American professors: Sanders, Hatfield, and Moore.		គោលការណ៍គណនេយ្យ ដែលបង្កើតដោយសាស្ត្រាចារ្យអាមេរិកបីរូប គឺ Sanders, Hatfield និង Moore ។
short form report	:	របាយការណ៍សវនកម្មទំរង់ខ្លី
an audit report without detailed comments analyzing the client's financial position and results of operations.		របាយការណ៍សវនកម្មដែលពុំមានការវិភាគអធិប្បាយលម្អិតលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលលើកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុន ។
short-life asset	:	ទ្រព្យសកម្មអាយុកាលខ្លី
an asset with a life shorter than it is expected.		ទ្រព្យសកម្មដែលមានអាយុកាលប្រើប្រាស់របស់វាតិចជាងការរំពឹងទុក ។
short run approach	:	វិធីគិតតាមរយៈពេលខ្លី
the method for determining whether to accept a rate of interest by the capital cost of a project.		វិធីសាស្ត្រនៅក្នុងការកំណត់ថាតើ ត្រូវទទួលយកអត្រាការប្រាក់តាមថ្លៃដើមមូលធនរបស់គម្រោង ។
short run capacity cost	:	ថ្លៃដើមសមត្ថភាពរយៈពេលខ្លី
capacity cost that remains constant in a short period of time.		ថ្លៃដើមសមត្ថភាពដែលមានតំលៃនៅថេរនៅក្នុងអំឡុងពេលដ៏ខ្លីមួយ ។
short-term	:	រយៈពេលខ្លី
less than a week, 1 month, 6 months, 9 months, and 1 year.		រយៈពេលដែលមានចំនួនតិចជាងមួយសប្តាហ៍ មួយខែ ប្រាំមួយខែ ប្រាំបួនខែ និងមួយឆ្នាំ ។

short-term asset	:	ទ្រព្យសកម្មរយៈពេលខ្លី
1-an asset that will change its form within one operating cycle. 2-current asset.		១-ទ្រព្យសកម្ម ដែលនឹងផ្លាស់ប្តូរទម្រង់របស់វានៅក្នុងខួបនៃប្រតិបត្តិការមួយ ។ ២-សូមមើល current asset ។
short-term debt	:	បំណុលរយៈពេលខ្លី
obligation payable by the debtor within one year.		កាតព្វកិច្ចត្រូវបង់ ដោយកូនបំណុលក្នុងរយៈពេលមួយឆ្នាំ ។
short-term debt ratio	:	អនុបាតបំណុលរយៈពេលខ្លី
the ratio of short term debt to total debts.		អនុបាតនៃបំណុលរយៈពេលខ្លីធៀបទៅនឹងចំនួនសរុបនៃបំណុល ។
short-term financial liability	:	សូមមើល current liability
short-term gain or loss	:	ចំណេញ ឬខាតរយៈពេលខ្លី
capital gain or loss on an investment which was held for less than one year.		ចំណេញ ឬខាតមូលធនលើការវិនិយោគដែលត្រូវបានកាន់សំរាប់រយៈពេលតិចជាងមួយឆ្នាំ ។
short-term liability	:	សូមមើល current liability
short-term solvency ratio	:	អនុបាតលទ្ធភាពសងបំណុលរយៈពេលខ្លី
"should be" cost	:	សូមមើល standard cost
should-cost	:	សូមមើល standard cost
shut-down cost	:	ការចំណាយទៅលើការផ្អាកអាជីវកម្ម
1-the cost incurred to stop a department, an operation or a factory. 2-prime cost.		១-ការចំណាយដែលកើតមានឡើង ដើម្បីបញ្ឈប់ផ្នែកប្រតិបត្តិការ ឬរោងចក្រ ។ ២-សូមមើល prime cost ។
sick pay	:	ការទូទាត់បុគ្គលិកពេលមានជំងឺ
payment to an employee while away from work due to sickness.		ការទូទាត់ជូននិយោជិក ខណៈដែលពុំបានបំពេញការងារបានពេលមានជំងឺ ។
side transaction	:	ប្រតិបត្តិការពុំមានផលប៉ះពាល់លើខ្នងនៃតុល្យការ
a transaction that will not affect asset, liability, and capital, and need not to be recorded in books.		ប្រតិបត្តិការដែលពុំមានផលប៉ះពាល់ទៅលើទ្រព្យសកម្ម បំណុល និងមូលធន ហើយដែលពុំចាំបាច់ធ្វើការកត់ត្រានៅក្នុងបញ្ជី ។
sight test	:	ការធ្វើតេស្តតាមការមើលឃើញ
the auditor's test without detailed analysis.		ការធ្វើតេស្តរបស់អ្នករក្សាគណនេយ្យដោយពុំបានធ្វើការវិភាគលម្អិតនោះទេ ។

significant control	:	ការត្រួតពិនិត្យដែលមានសារៈសំខាន់
the influence over the operating, financial, or accounting policies.		ឥទ្ធិពលដែលមានលើគោលនយោបាយកិច្ចប្រតិបត្តិការ ហិរញ្ញវត្ថុ ឬគណនេយ្យ ។
silent partner	:	ភាគហ៊ុននិកមិនចូលរួមក្នុងការគ្រប់គ្រង ឬភាគហ៊ុនមិនចូលរួមក្នុងអាជីវកម្ម
a partner who does not participate in the management.		ភាគីដែលពុំបានចូលរួមនៅក្នុងការគ្រប់គ្រង ។
simple average method	:	វិធីគណនាតាមមធ្យមភាគសាមញ្ញ
a method for pricing the issued materials by the simple average purchase price of all purchased materials.		វិធីសាស្ត្រក្នុងការកំណត់ថ្លៃវត្ថុធាតុដើមដែលបានបញ្ចេញឃ្លាំងតាមថ្លៃទិញជាមធ្យមធម្មតា នៃវត្ថុធាតុដើមទាំងអស់ដែលបានទិញ ។
simple cost accounting	:	គណនេយ្យថ្លៃដើមសាមញ្ញ
cost accounting that classifies the costs by nature.		គណនេយ្យថ្លៃដើមដែលចំណាត់ថ្នាក់ថ្លៃដើមទៅតាមប្រភេទលក្ខណៈរបស់វា ។
simple interest	:	ការប្រាក់សាមញ្ញ
the interest calculated on a principal sum, and not on any interest that has been earned by that sum.		ការប្រាក់ដែលបានគណនាដោយផ្អែកលើតែចំនួនសរុបនៃប្រាក់ដើម និងដោយពុំគិតពីការប្រាក់ទទួលបានពីចំនួនសរុបនោះ ។
simple journal	:	ទិន្នន័យប្រវត្តិសាមញ្ញ
a journal that has only credit and debit columns.		ជាទិន្នន័យប្រវត្តិដែលមានតែក្បឿងគណនេយ្យ និងគណនេយ្យប៉ុណ្ណោះ ។
simple journal entry	:	ការកត់ត្រាទិន្នន័យប្រវត្តិសាមញ្ញ
an entry which includes only two accounts.		បញ្ជីកាដែលមានតែគណនីពីរ ។
simple liquidation	:	ការជំរះបញ្ជីសាមញ្ញ
simple negligence	:	សូមមើល negligence
simulation	:	ការធ្វើលំនាំតាម ឬការធ្វើត្រាប់តាម
a condensed case study section of the new computerized uniformed CPA exam.		ផ្នែកនៃការសិក្សារឿងហេតុដែលបានបង្ហាញសំរាប់ប្រឡងគណនេយ្យសាធារណៈ ដែលមានការបញ្ជាក់តាមប្រព័ន្ធកុំព្យូទ័រថ្មី ។
single asset depreciation	:	ការគិតរំលស់ទ្រព្យសកម្មទោល
the depreciation calculated under the single asset depreciation method.		ការកាត់រំលស់ដែលបានគណនាតាមវិធីសាស្ត្ររំលស់ទ្រព្យសកម្មទោល ។

single asset depreciation method	:	វិធីសាស្ត្រគិតរំលស់ទ្រព្យសកម្មទោល
the accounting procedure for depreciation of assets where accounts are kept for each depreciable asset.		នីតិវិធីគណនេយ្យសំរាប់ការធ្វើការកាត់រំលស់ទៅលើទ្រព្យសកម្មដែលបណ្តាគណនីត្រូវបានទុកទៅតាមទ្រព្យសកម្មដែលអាចរំលស់នីមួយៗ ។
single audit	:	សវនកម្មទោល
combination of financial statements audit and compliance audit relating to federal financial assistance program, governed by the Single Audit Act.		ការបញ្ចូលគ្នានៃសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ជាមួយសវនកម្មអនុលោមតាមបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងកម្មវិធីជំនួយហិរញ្ញវត្ថុសហព័ន្ធតាមច្បាប់សវនកម្មតែមួយ ។
Single Audit Act	:	ច្បាប់សវនកម្មទោល
the law that establishes uniform requirements for audits of federal financial assistance provided to state and local governments.		ច្បាប់ដែលបានបង្កើតតាមតំរូវការមិនចំពោះមុខសំរាប់សវនកម្មលើជំនួយហិរញ្ញវត្ថុសហព័ន្ធដែលបានផ្តល់អោយរដ្ឋ និងរដ្ឋាភិបាលមូលដ្ឋាន ។
single cost	:	សូមមើល production cost per unit
single cost system	:	ប្រព័ន្ធច្នៃដើមទោល
a cost system that applies the same costing procedure to different products.		ប្រព័ន្ធច្នៃដើមដែលអាចអនុវត្តបានទៅតាមនីតិវិធីគិតច្នៃដើមដូចគ្នាចំពោះផលិតផលខុសគ្នា ។
single entry	:	កិច្ចបញ្ជីតាទោល
an entry to record the transactions in only one account.		ការកត់ត្រាប្រតិបត្តិការទៅក្នុងគណនីតែមួយ ។
single journal entry	:	កិច្ចបញ្ជីតាទិន្នន័យប្បវត្តិទោល
a journal entry that has only one debit or credit.		ការកត់ត្រាទិន្នន័យប្បវត្តិតែខាងឥណទាន ឬឥណទាន ។
single posting system	:	ប្រព័ន្ធកិច្ចបញ្ជីតាគណនីទោល
a bank system in which the deposit slips are posted to the deposit ledger at once by carbon paper.		ប្រព័ន្ធធនាគារដែលប័ណ្ណសរសេរដាក់ប្រាក់បញ្ញើត្រូវបញ្ចូលទៅក្នុងសៀវភៅប្រាក់បញ្ញើតែម្តងគត់ តាមក្រដាសការបោះ ។
single premium	:	បុព្វលាភទោល
a premium that substantially all of it is paid within 4 years from the purchase date.		តំលៃដែលត្រូវបានធ្វើការទូទាត់រួចរាល់នៅក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ពីកាលបរិច្ឆេទទិញ ។

single premium life insurance	:	ការធានារ៉ាប់រងជីវិតលើបុព្វលាភ
an insurance policy that substantially all the premiums are paid within the first four years from the purchase date.		នយោបាយធានារ៉ាប់រង ដែលបុព្វលាភទាំងអស់ត្រូវបានធ្វើការទូទាត់នៅរយៈពេល ៤ ឆ្នាំដំបូងចាប់ពីកាលបរិច្ឆេទទិញ ។
single presentation	:	ការបង្ហាញជាឯកភាគ
the reporting of primary earnings per share only.		ការរាយការណ៍ទៅលើប្រាក់កំរៃចំណូលជាលើកដំបូងនៅក្នុងមួយសន្លឹកភាគហ៊ុន ។
site audit	:	សូមមើល field audit
site direct expense	:	ការចំណាយផ្ទាល់នៅការដ្ឋាន
direct expense that is incurred on the site of the construction project.		ចំណាយផ្ទាល់ដែលកើតមានឡើងនៅក្នុងការដ្ឋាននៃគម្រោងសាងសង់ ។
situation audit	:	សវនកម្មលើគ្រប់ស្ថានភាព និងលក្ខខណ្ឌ
assessing a company's performance in absolute terms or in comparison to a competing or parallel organization.		ការវាយតម្លៃទៅលើការអនុវត្តរបស់ក្រុមហ៊ុនលើគ្រប់លក្ខខណ្ឌ ឬក៏ប្រៀបធៀបជាមួយក្រុមហ៊ុនប្រកួតប្រជែង ឬប្រហាក់ប្រហែល ។
size approach	:	វិធីតាមទំហំ ឬចំនួនភាគរយ
the method for deciding whether to report an item as a separate item by the percentage of it to the net income in the income statement.		វិធីសាស្ត្រដើម្បីធ្វើការសម្រេចចិត្តថាតើ ត្រូវរាយការណ៍បណ្តាខ្ទង់ដាច់ដោយឡែកពីគ្នាទៅតាមភាគរយនៃខ្ទង់លើប្រាក់ចំណេញដែលមានក្នុងរបាយការណ៍លទ្ធផល ។
Sales Journal (SJ)	:	ទិន្នន័យប្រវត្តិលក់
skeleton account	:	សូមមើល T-account
sleeping account	:	សូមមើល bad debt
sleeping partner	:	សូមមើល silent partner
sliding budget	:	សូមមើល flexible budget
slip	:	ប័ណ្ណ ឬសក្ខីប័ត្រ
a document for recording transactions.		ឯកសារសំរាប់ធ្វើការកត់ត្រាប្រតិបត្តិការផ្សេងៗ ។
slip daybook	:	បញ្ជីតាមដានប្រចាំថ្ងៃលើបង្កាន់ដៃទូទាត់
a book consisting of slips under bookless accounting system.		បញ្ជីដែលមានភ្ជាប់នូវបង្កាន់ដៃទូទាត់នៅក្នុងប្រព័ន្ធគណនេយ្យពុំមានលំអិត ។

slip system	:	សូមមើល bookless accounting system
SL method (Straight Line Method)	:	វិធីសាស្ត្ររំលស់ថេរ ឬបន្តាត់ត្រង់
slow asset an asset that can not be exchanged for cash without cutting price.	:	ទ្រព្យសកម្មពិបាកប្តូរជាសាច់ប្រាក់ ទ្រព្យសកម្មដែលពុំអាចប្តូរទៅជាសាច់ប្រាក់បានដោយគ្មានការកាត់បន្ថយថ្លៃ ។
slow loan a short-term loan not repaid for more than 60 days, or long-term loan not repaid for more than 90 days.	:	លទ្ធភាពសងកម្ចីយឺតយ៉ាវ កម្ចីរយៈពេលខ្លីដែលពុំអាចសងក្នុងរយៈពេលជាង ៦០ថ្ងៃ ឬកម្ចីរយៈពេលវែងដែលពុំអាចសងក្នុងរយៈពេលជាង ៩០ថ្ងៃ ។
slow turning account an account receivable that needs a long time to collect.	:	គណនីបង្វិលយឺតយ៉ាវ គណនីអតិថិជន (គណនីត្រូវទារ) ដែលត្រូវការរយៈពេលវែងនៅក្នុងការប្រមូល ។
small business corporation 1-one with capital of less than \$1 million. 2-qualified small business corporation. 3-S co-rporation.	:	សាជីវកម្មខ្នាតតូច ១-សាជីវកម្មមានមូលធនតិចជាងមួយលានដុល្លារ ។ ២-គុណវុឌ្ឍន៍កិច្ចប្រតិបត្តិការសាជីវកម្មខ្នាតតូច ។ ៣- សូមមើល S corporation ។
small business investment company a privately-owned investment company which provides equity investments and management services.	:	ក្រុមហ៊ុនវិនិយោគអាជីវកម្មខ្នាតតូច ក្រុមហ៊ុនវិនិយោគកាន់កាប់ដោយឯកជនដែលផ្តល់ការវិនិយោគជាមូលធន ភាគហ៊ុន និងសេវាការគ្រប់គ្រង ។
social accounting	:	សូមមើល national economic accounting
social asset staff asset, organization resource, and the use of public properties.	:	ទ្រព្យសកម្មសង្គម ទ្រព្យរបស់បុគ្គលិក ធនធានរបស់អង្គភាព និងការប្រើប្រាស់ជាទ្រព្យសម្បត្តិសាធារណៈ ។
social audit a study of the social impact of company or national policies, including how far they are realizing and being affected by the expectations.	:	សវនកម្មសង្គម ការសិក្សាលើផលប៉ះពាល់សង្គមនៃក្រុមហ៊ុន ឬគោលនយោបាយជាតិ រួមទាំងចំងាយដែលវាត្រូវបានកើតមានពិត និងអាចមានឥទ្ធិពលដោយការរំពឹងទុកមុន ។

social balance sheet	:	តារាងតុល្យការពីស្ថានភាពសង្គម
the balance sheet showing social assets, social liabilities and social equities.		តារាងតុល្យការដែលបង្ហាញពីទ្រព្យសម្បត្តិសង្គម បំណុលសង្គម និងមូលធនសង្គម ។
social capital	:	មូលធនសង្គម
all resources of the society used to produce goods and services.		ធនធានទាំងអស់ដែលសង្គមបានប្រើប្រាស់សំរាប់ផលិតទំនិញ ឬសេវាកម្ម ។
social cost	:	បន្ទុកចំណាយសង្គម
a decrease in social wealth measured in terms of effects on the social amenities, the lives and happiness of people with environmental factors such as pollution.		ការថយចុះទ្រព្យសង្គមដែលបានវាស់វែងតាមផលសំបូរបែប នៃសង្គមតាមការរស់នៅ និងសុភមង្គលនៃប្រជាពលរដ្ឋ ព្រមទាំងបណ្តាកត្តាបរិស្ថាន ដូចជា ការបំពុលបរិស្ថានជាដើម ។
social dividend	:	សូមមើល negative income tax
social economic accounting	:	គណនេយ្យសេដ្ឋកិច្ចសង្គម
taking social consequences of decisions into an account in financial management information and accounting procedure.		ការយកនូវផលវិបាកសង្គម នៃការសម្រេចចិត្តមកគិតបញ្ចូលក្នុងព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងនីតិវិធីគណនេយ្យ ។
social goods	:	សូមមើល social capital
social impact statement	:	របាយការណ៍លើផលប៉ះពាល់សង្គម
the detailed report to assess the effect and consequences of the public interest and non-profit activities of an entity.		របាយការណ៍លម្អិតអំពីការវាយតម្លៃលើផលប៉ះពាល់ និងផលវិបាកនៃប្រយោជន៍សាធារណៈ និងសកម្មភាពមិនរកប្រាក់ចំណេញរបស់អង្គភាពមួយ ។
social liability	:	ការទទួលខុសត្រូវសង្គម
staff liability, organization liability and public liability.		ការទទួលខុសត្រូវរបស់បុគ្គលិក អង្គការ និងសាធារណៈ ។
social opportunity cost	:	ថ្លៃដើមឱកាសសង្គម
the cost to the society when resources are transferred from the private sector to the public sector.		បន្ទុកចំណាយលើសង្គម នៅពេលដែលធនធានត្រូវបានផ្ទេរពីផ្នែកឯកជនទៅជារបស់សាធារណៈ ។
social overhead capital	:	សូមមើល social capital
social overhead cost	:	ចំណាយបន្ទាប់បន្សំនៃសង្គម
expenditure on the public construction of the society.		ការចំណាយទៅលើការសាងសង់ជាសាធារណៈរបស់សង្គម ។

social performance ccounting the accounting for measuring the relationship between a business and other organizations, between resources and environment, and also between products and all resources, etc.	: គណនេយ្យអនុវត្តរបស់សង្គម គណនេយ្យសំរាប់ធ្វើការវាស់វែងពីទំនាក់ទំនងរវាងអាជីវកម្ម និងអង្គភាពផ្សេងៗ រវាងធនធាន និងបរិស្ថាន និងរវាងផលិតផល និងធនធានទាំងអស់ ។
social responsibility accounting the accounting that focuses on the measuring and reporting of the prevention, disposition, rectification and repayment of unfavorable impact to the society by the activities of a firm.	: គណនេយ្យទទួលខុសត្រូវរបស់សង្គម គណនេយ្យដែលផ្តោតលើការវាស់វែង និងរាយការណ៍ពីការបង្កាច់ ការជម្រះចោល ការកែតម្រូវ ការសង និងការទូទាត់ផលប៉ះពាល់មិនល្អលើសង្គមដោយបណ្តាសកម្មភាពនៃក្រុមហ៊ុនមួយ ។
social security number the nine-digit number assigned to a person by the Social Security Administration.	: លេខកូដសុវត្ថិភាពសង្គម តួលេខដែលមានប្រាំបួនខ្ទង់បានបង្កើតអោយមនុស្សម្នាក់ដោយរដ្ឋបាលសុវត្ថិភាពសង្គម ។
society's equity the excess of social assets over social liabilities measured of a particular organization.	: មូលធនផ្ទាល់របស់សង្គម បរិមាណលើសនៃទ្រព្យសកម្មសង្គមលើបំណុលសង្គម ដែលបានវាស់វែងដោយអង្គការជាក់លាក់ណាមួយ ។
socio-economic operating statement the expenditures statement of a business on activities concerning the society, people, and environment.	: របាយការណ៍អំពីកិច្ចប្រតិបត្តិការសេដ្ឋកិច្ច-សង្គម របាយការណ៍ចំណាយរបស់អាជីវកម្មលើបណ្តាសកម្មភាព ដែលពាក់ព័ន្ធទៅនឹងសង្គម ប្រជាជន និងបរិស្ថាន ។
soft asset an asset such as intellectual property and information.	: ទ្រព្យកម្មសិទ្ធិបញ្ញា ទ្រព្យសកម្មដូចជា ទ្រព្យកម្មសិទ្ធិបញ្ញា និងព័ត៌មានវិទ្យា ។
soft cost architectural, engineering and legal fees, as distinguished from land construction costs.	: ចំណាយឈ្នួលសេវាកម្ម ចំណាយលើស្ថាបត្យកម្ម វិស្វកម្ម និងសេវាច្បាប់ ក្រៅពីថ្លៃដីសំណង់ ដី ។
software control	: សូមមើល computer control
solvency the ability to pay debts when due.	: លទ្ធភាពសងបំណុល លទ្ធភាពដែលអាចធ្វើការសងបំណុលបាននៅពេលដល់កំណត់សង ។

solvency ratio	:	សូមមើល equity-debt ratio , equity-to-assets ratio
source document	:	សូមមើល supporting document
sourcing rule	:	វិធាននៃការផ្គត់ផ្គង់
a rule of categorizing income based on its source.		វិធាននៃការចំណាត់ថ្នាក់នូវប្រភេទចំណូលទៅតាមប្រភពរបស់វា។
spare capacity	:	សមត្ថភាពមានស្រាប់
the amount of available plant and equipment not in use.		ចំនួននៃគ្រឿងចក្រ និងបរិក្ខារមិនទាន់បានប្រើប្រាស់។
special account (Fr. = compte spécial)	:	គណនីពិសេស
an account, such as variance account, that provides special information.		គណនី ដែលផ្តល់នូវព័ត៌មានពិសេសៗ ដូចជា គណនីគំណាត់។
special accounting	:	គណនេយ្យពិសេស
the accounting that classifies a nation into several sectors for budgeting and accounting purposes.		គណនេយ្យដែលបែងចែកថវិកាជាតិជាផ្នែកច្រើន សំរាប់គោលបំណងរៀបចំថវិកា និងគណនេយ្យ។
special allocation	:	ការបែងចែកជាពិសេស
the allocation of one or more items of income, gains, losses deductions or credits to a partner that depart from the partner's general allocation of profits and losses.		ការបែងចែកនូវខ្ទង់ចំណូលមួយ ឬច្រើន ការកាត់កងចំណេញ ឬខាត ឬធ្វើឥណទានទៅលើដៃគូមួយដែលបានមកពីការបែងចែកជាទូទៅរបស់ដៃគូនៃការចំណេញ និងខាត។
special assessment fund	:	មូលនិធិវាយតម្លៃពិសេស
a fund used in government accounting to account for the financing of public improvements or services from the issuance of bonds or assessments levied against properties benefited.		មូលនិធិប្រើប្រាស់នៅក្នុងគណនេយ្យរដ្ឋាភិបាល ដើម្បីទទួលខុសត្រូវសំរាប់ការផ្តល់ហិរញ្ញប្បទាននៃការកែទម្រង់សាធារណៈ ឬសេវាកម្ម ពីការបោះផ្សាយលក់សញ្ញាប័ណ្ណ ឬការវាយតម្លៃលើការដកពន្ធដារមួយទ្រព្យសម្បត្តិដែលមានប្រយោជន៍។
special audit	:	សវនកម្មតាមសំណើពិសេស
1-audit on the specific events. 2-audit with a restricted, narrow scope to confirm with a governmental agency's regulatory requirements.		១-ការធ្វើសវនកម្មទៅលើស្ថានភាពជាក់លាក់មួយ។ ២- ជាការធ្វើសវនកម្មដោយមានកំរិតវិសាលភាពសវនកម្មបង្អួចតូច ដើម្បីបញ្ជាក់ពីតម្រូវការស្របច្បាប់របស់ភ្នាក់ងាររដ្ឋាភិបាល។

special audit report	:	របាយការណ៍សវនកម្មពិសេស
audit report about special events.		របាយការណ៍សវនកម្មទៅលើព្រឹត្តិការណ៍ពិសេស ។
special cost	:	បន្ទុកចំណាយពិសេស
the cost that relates to special problems in decision making, such as opportunity cost.		បន្ទុកចំណាយដែលពាក់ព័ន្ធទៅនឹងបញ្ហាពិសេសក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដូចជា ថ្លៃដើម ឱកាស ។
special cost investigation	:	ការស៊ើបអង្កេតបន្ទុកចំណាយពិសេស
cost investigation for special purposes.		បន្ទុកចំណាយស៊ើបអង្កេតសំរាប់គោលបំណងពិសេស ។
special daybook	:	សូមមើល special journal
special dividend	:	សូមមើល extra dividend
special journal	:	ទិន្នន័យប្បវត្តិពិសេស
the journal for recording one kind of transaction.		ទិន្នន័យប្បវត្តិ សំរាប់តែធ្វើការកត់ត្រាលើប្រតិបត្តិការមួយប្រភេទ ។
special ledger	:	សៀវភៅពិសេស
a ledger consisting of special accounts.		សៀវភៅដែលមានកត់ត្រានូវគណនីពិសេស ។
special order cost system	:	សូមមើល job order cost system
special report	:	របាយការណ៍ពិសេស
(Fr. = rapports spéciaux)		
1-a financial report for special use, such as further investigation of cost variance by managers. 2-audit report issued on a special event.		១-របាយការណ៍ហិរញ្ញវត្ថុសំរាប់ប្រើប្រាស់ ពិសេសដូចជា ការស៊ើបអង្កេតបន្ថែមលើគុណភាពថ្លៃដើមដោយអ្នកគ្រប់គ្រង ។ ២-របាយការណ៍សវនកម្មអំពីព្រឹត្តិការណ៍ពិសេស ។
special revenue fund	:	មូលនិធិប្រាក់ចំណូលពិសេស
account for the proceeds of specific revenue sources that are legally restricted to expenditures for specific purposes.		គណនីប្រើប្រាស់ប្រាក់ចំណូលនៃប្រភពចំណូលពិសេស ត្រូវបានកំណត់ស្របច្បាប់លើចំណាយសំរាប់គោលបំណងជាក់លាក់មួយ ។
special trust	:	ឯកាធិកម្មពិសេស ឬមូលនិធិទំនុកចិត្តពិសេស
a trust established to carry out a particularly purpose.		ឯកាធិកម្មមួយដែលបានបង្កើតឡើង ដើម្បីអនុវត្តគោលបំណងជាក់លាក់ណាមួយ ។
specification cost	:	សូមមើល direct cost , standard cost

specific cost	:	ថ្លៃដើមជាក់លាក់
the direct cost of a given department or product.		ថ្លៃដើមផ្ទាល់ នាយកដ្ឋានមួយ ឬផលិតផលមួយ ។
spread sheet	:	តារាងជំនួយគណនេយ្យ, តារាងទិន្នន័យ, កម្មវិធីរៀបចំទិន្នន័យ
a ledger sheet with the data from the income statement, balance sheet and the sales statements laid out in columns and rows.		តារាងសៀវភៅដែលទិន្នន័យបានមកពីរបាយការណ៍លទ្ធផល តារាងតុល្យភាព និងរបាយការណ៍លក់ បង្ហាញក្នុងកូឡោនបញ្ជី និងជួរឆ្នេរ ។
staff asset	:	ចំនួនសរុបនៃធនធានមនុស្ស ឬទ្រព្យសកម្មបុគ្គលិក
in social accounting, the sum of human resources and the investment in training workers.		តាមគណនេយ្យសង្គម ចំនួនសរុបនៃធនធានមនុស្ស និងការវិនិយោគនៅក្នុងការបណ្តុះបណ្តាលកម្មករ ។
staff assistant	:	សូមមើល staff auditor
staff audit	:	សូមមើល internal audit
staff auditor	:	សវនករ ឬមន្ត្រីសវនកម្ម
auditor in a CPA firm who examines a client's financial records.		សវនករនៅក្នុងក្រុមហ៊ុនគណនេយ្យករសាធារណៈដែលមានការទទួលស្គាល់ដែលមានមុខងារធ្វើការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់អតិថិជន ។
staff expense	:	សូមមើល personal expense
staffing technique	:	បច្ចេកទេសសំរាប់គិតកំលាំងពលកម្ម
a technique for estimating the man-hours required to finish a job by envisioning the job, the location, and the equipment or machine required, and estimating the number of people and skill that would be needed to staff a particular operation.		បច្ចេកទេសសំរាប់ព្យាករណ៍ម៉ោងពលកម្មដែលតម្រូវឲ្យដោយបញ្ចប់ការងារតាមការកំណត់មុនលើការងារ ទីតាំង និងបរិក្ខារ ឬគ្រឿងម៉ាស៊ីនដែលត្រូវការ និងព្យាករណ៍ចំនួនមនុស្ស និងជំនាញដែលត្រូវការដាក់មនុស្សដោយធ្វើកិច្ចប្រតិបត្តិការជាក់លាក់មួយ ។
staff liability	:	បំណុលបុគ្គលិក
the liability expressed as the wages and salaries payable to the employees.		បំណុលដែលត្រូវបានបង្ហាញថា ប្រាក់ម៉ោង និងប្រាក់បៀវត្សត្រូវសងដោយនិយោជិក ។
stake	:	សូមមើល equity
stakeholder	:	ភាគីដែលពាក់ព័ន្ធផ្សេងៗ, ម្ចាស់ភាគហ៊ុន
any party that has an interest in a firm, such as stockholder, creditor, employee, supplier, etc.		គ្រប់ភាគីដែលមានផលប្រយោជន៍ចំពោះក្រុមហ៊ុន ដូចជា ម្ចាស់ភាគហ៊ុន ឥណទាន ករណី ឬអ្នកផ្គត់ផ្គង់ជាដើម ។

standard accounting procedures	: នីតិវិធីស្តង់ដារគណនេយ្យ
the standard procedures established by the accounting profession.	នីតិវិធីស្តង់ដារដែលបានបង្កើតឡើងដោយវិជ្ជាជីវៈគណនេយ្យ ។
standard audit report	: សូមមើល unqualified report
standard confirmation form	: ទំរង់បញ្ជាក់អះអាងតាមស្តង់ដារ
the form used by auditors to obtain information from financial institutions and other accounts receivable customers.	ទំរង់ដែលបានប្រើប្រាស់ដោយសវនករដើម្បីទទួលបាននូវព័ត៌មានពីស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនដែលត្រូវទារដទៃទៀត ។
standard cost	: ថ្លៃដើមស្តង់ដារ
the cost that should be incurred under normal conditions in producing a given product, or in performing a particular service.	ថ្លៃដើមដែលកើតមានឡើងតាមស្ថានភាពធម្មតាក្នុងការផលិតផលិតផលមួយ ឬអនុវត្តសេវាកម្មជាក់លាក់មួយ ។
standard cost sheet	: តារាងថ្លៃដើមស្តង់ដារ
a sheet that illustrates how standard costs are developed and accounted for.	តារាងមួយដែលបង្ហាញថា តើថ្លៃដើមស្តង់ដារត្រូវបានបង្កើត និងគិតយ៉ាងដូចម្តេច ។
standard cost system	: ប្រព័ន្ធថ្លៃដើមស្តង់ដារ
the cost system under which goods in process and finished goods are reported in standard costs.	ប្រព័ន្ធថ្លៃដើមដែលផលិតផលមិនទាន់សំរេច និងផលិតផលសំរេចត្រូវបានធ្វើការរាយការណ៍នៅក្នុងថ្លៃដើមស្តង់ដារ ។
standard deviation	: គំលាតស្តង់ដារ ឬការងាកចេញពីស្តង់ដារ
a measure of the dispersion around the expected value, it is the square root of the mean of the squares differences between the observed values and the expected value.	ការវាស់វែងនូវការបំបែករាយការណ៍ពីតំលៃរំពឹងទុក ហើយវាគឺជាឫសការ៉េនៃមធ្យមភាគលើការខុសគ្នារវាងតំលៃដែលបានសង្កេត និងតំលៃរំពឹងទុក ។
standard direct labor cost	: សូមមើល standard labor cost
standard income statement	: របាយការណ៍លទ្ធផលតាមស្តង់ដារ
the income statement for internal use, under which the standard costs are reported.	របាយការណ៍លទ្ធផលសំរាប់ប្រើប្រាស់ផ្ទៃក្នុងដែលថ្លៃដើមស្តង់ដារត្រូវបានរាយការណ៍ ។

standard labor cost	:	ថ្លៃដើមពលកម្មតាមស្តង់ដារ
labor cost based on the standard labor rate.		ថ្លៃដើមពលកម្មដែលផ្អែកលើអត្រាថ្លៃដើមពលកម្មតាមស្តង់ដារ ។
standard labor rate	:	អត្រាពលកម្មតាមស្តង់ដារ
the direct labor rate that should be paid for each hour of labor time.		អត្រាពលកម្មផ្ទាល់ដែលត្រូវទូទាត់តាមចំនួនម៉ោងពលកម្មនីមួយៗ ។
standard opinion	:	សូមមើល unqualified opinion
standard report	:	សូមមើល unqualified report
standards of field work	:	ស្តង់ដារការងារចុះធ្វើសវនកម្មជាក់ស្តែង
the generally accepted auditing standards served as a guideline for the audit field work.		ស្តង់ដារសវនកម្មទទួលស្គាល់ជាទូទៅបានចាត់ទុកជាគោលការណ៍ណែនាំសំរាប់ការងារចុះធ្វើសវនកម្មជាក់ស្តែង ។
standards of reporting	:	ស្តង់ដារនៃការរៀបចំរបាយការណ៍
the generally accepted auditing standards served as a guideline for the audit report.		ស្តង់ដារសវនកម្មដែលទទួលស្គាល់ជាទូទៅបានចាត់ទុកជាគោលការណ៍ណែនាំនៅក្នុងការរៀបចំរបាយការណ៍សវនកម្ម ។
standing auditor	:	សវនកម្មអចិន្ត្រៃយ៍
one acting as an auditor for the same client for more than two consecutive periods.		ជាសវនករដែលបានចុះធ្វើសវនកម្មទៅលើអតិថិជនដូចគ្នាមានរយៈពេលលើសពីពីរការិយបរិច្ឆេទបន្តគ្នា ។
standing cost	:	សូមមើល fixed cost
stated capital	:	មូលធនដែលបានកំណត់ចែង
sum of capital calculated by its stated value.		ចំនួនសរុបនៃមូលធនដែលបានគណនាតាមរយៈតំលៃដែលបានចែងរបស់វា ។
statement	:	របាយការណ៍
(Fr. = énoncés)		
a report which has a stated format.		ជារបាយការណ៍មួយដែលមានគំរូចែងរួចជាស្រេច ។
statement billing	:	របាយការណ៍សរុបលើវិក្កយបត្រ
the method in which the sales for a period are collected into one statement and the customer should pay all of the invoices at once.		វិធីសាស្ត្រដែលផលលក់ក្នុងការិយបរិច្ឆេទត្រូវបានប្រមូលបញ្ចូលក្នុងរបាយការណ៍មួយ ឬអតិថិជនត្រូវទូទាត់រាល់វិក្កបត្រតែម្តង ។

statement of account (Fr. = présentation des états financiers)	:	របាយការណ៍គណនី
a report indicating the account status of an agreement between creditor and debtor.		របាយការណ៍ដែលបង្ហាញពីស្ថានភាពគណនីនៃកិច្ចព្រមព្រៀងរវាងម្ចាស់បំណុល និងកូនបំណុល ។
statement of accounting policies	:	របាយការណ៍នៃគោលនយោបាយគណនេយ្យ
the form attached to the financial statement giving details of accounting policies.		ទម្រង់ដែលមានភ្ជាប់មកជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសំរាប់ផ្តល់ព័ត៌មានលម្អិតនៃគោលនយោបាយគណនេយ្យ ។
statement of activities	:	សូមមើល income statement
statement of assets and liabilities	:	សូមមើល balance sheet
statement of cash flows	:	សូមមើល cash flow statement
statement-of-cash-flows method	:	វិធីសាស្ត្រនៃរបាយការណ៍លំហូរសាច់ប្រាក់
the method of cash budgeting that is organized along the lines of the statement of cash flows.		វិធីសាស្ត្រនៃការគ្រប់គ្រងថវិកាសាច់ប្រាក់ដែលបានរៀបចំទៅតាមបន្ទាត់នៃរបាយការណ៍លំហូរសាច់ប្រាក់ ។
statement of cash receipts and disbursements	:	សូមមើល cash flow statement
statement of changes in financial position	:	របាយការណ៍បំប្លែងស្ថានភាពហិរញ្ញវត្ថុ
a statement reporting the financing and investing activities of a business in a period, and indicating the effects on working capital.		របាយការណ៍ដែលបានធ្វើការរាយការណ៍ពីសកម្មភាពហិរញ្ញ-ប្បទានវិនិយោគរបស់អាជីវកម្មក្នុងការិយបរិច្ឆេទមួយ និងការបង្ហាញពីផលលើទុនបង្វិល ។
statement of changes in retained earnings	:	សូមមើល retained earnings statement
statement of changes in stockholders' equity	:	របាយការណ៍បំប្លែងនៃមូលធនផ្ទាល់របស់ម្ចាស់ភាគហ៊ុន
the statement showing the increases and decreases in stockholders' equity of a corporation in a given period.		របាយការណ៍ដែលបង្ហាញពីការកើនឡើង និងការថយចុះនៃមូលធនរបស់ម្ចាស់ភាគហ៊ុននៃសាជីវកម្មនៅក្នុងការិយបរិច្ឆេទមួយ ។
statement of condition (Fr. = relevé de la situation)	:	សូមមើល balance sheet
statement of consolidated income	:	សូមមើល consolidated income statement

statement of cost of goods sold	:	របាយការណ៍ថ្លៃដើមទំនិញបានលក់
the statement showing all components of the cost of goods sold for a period.		របាយការណ៍ដែលបានបង្ហាញពីគ្រប់សមាសធាតុនៃថ្លៃដើមទំនិញបានលក់ក្នុងការិយបរិច្ឆេទមួយ ។
statement of earnings	:	សូមមើល income statement
Statement of Financial Accounting Concepts	:	របាយការណ៍អំពីទស្សនៈគណនេយ្យហិរញ្ញវត្ថុ
a definition of broad accounting principles or ideas used in the US and generally applicable worldwide.		និយមន័យនៃគោលការណ៍គណនេយ្យទូលាយ ឬគំនិតដែលបានប្រើប្រាស់នៅអាមេរិក ឬពិភពលោកដែលបានអនុវត្តជាទូទៅលើពិភពលោក ។
statement of income and retained earnings	:	របាយការណ៍លទ្ធផល និងប្រាក់ចំណេញរក្សាទុក
the income statement that shows the changes in retained earnings.		របាយការណ៍លទ្ធផលដែលបានបង្ហាញពីបំរែបំរួលនៃប្រាក់ចំណេញរក្សាទុក ។
statement of liquidation	:	សូមមើល liquidation account
statement of loss and profit	:	សូមមើល income statement
statement of net worth	:	សូមមើល statement of stockholders' equity
statement of position	:	សូមមើល financial position statement
statement of profit and loss	:	សូមមើល income statement
statement of profit calculation	:	សូមមើល income statement
statement of realization and liquidation	:	សូមមើល liquidation account
Statement of Recommended Practice	:	របាយការណ៍នៃការអនុវត្តតាមអនុសាសន៍
accounting professional guidelines for UK companies.		គោលការណ៍ណែនាំអំពីវិជ្ជាជីវៈគណនេយ្យ សំរាប់ក្រុមហ៊ុននៅអង់គ្លេស ។
statement of stockholders' equity	:	របាយការណ៍មូលធនផ្ទាល់របស់ម្ចាស់ភាគហ៊ុន
the statement that shows the changes in stockholders' equity.		របាយការណ៍ដែលបង្ហាញពីបំរែបំរួលនៅក្នុងមូលធនរបស់ម្ចាស់ហ៊ុន ។
statement of surplus analysis	:	សូមមើល retained earnings statement
statement of working capital	:	របាយការណ៍អំពីទុនបង្វិល
a statement that shows the current assets, current liabilities, and the working capital.		របាយការណ៍ដែលបង្ហាញពីទ្រព្យសកម្មខ្លី បំណុលចរន្ត និងទុនបង្វិល ។

statement order	:	លំដាប់លេខនៃឈ្មោះគណនីក្នុងរបាយការណ៍
the order of account titles in the financial statements.		លំដាប់លេខរៀងនៃឈ្មោះគណនីនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
Statements on Auditing Standards	:	របាយការណ៍ស្តីពីស្តង់ដារសវនកម្ម
statements issued by the ASB to provide CPAs with guidance regarding the application of GAAS.		របាយការណ៍ដែលប្រកាសដោយក្រុមប្រឹក្សាស្តង់ដារសវនកម្មដើម្បីផ្តល់គោលការណ៍ណែនាំដល់គណនេយ្យករសាធារណៈមានការទទួលស្គាល់អោយអនុវត្តតាម GAAS ។
static analysis	:	ការវិភាគលើតារាងតុល្យការ ឬការវិភាគមិនប្រែប្រួល
the analysis that focuses on the balance sheet.		ការវិភាគដែលផ្តោតការយកចិត្តទុកដាក់ទៅលើតារាងតុល្យការ ។
statistical sampling (Fr. = échantillonnage statistique)	:	ការជ្រើសរើសគំរូស្ថិតិ
the audit sampling whereby auditors judge sampling risk by using statistical techniques.		ការជ្រើសរើសគំរូសវនកម្មដែលសវនករធ្វើការវិនិច្ឆ័យលើហានិភ័យជ្រើសរើសគំរូដោយប្រើប្រាស់បច្ចេកទេសស្ថិតិ ។
statistical test audit	:	ការធ្វើតេស្តសវនកម្មតាមស្ថិតិ
the test audit made under random sampling of statistics.		ការធ្វើតេស្តសវនកម្មដែលធ្វើឡើងដោយការជ្រើសរើសគំរូចៃដន្យនៃស្ថិតិ ។
statute of frauds	:	ច្បាប់ទប់ទល់ការកែប្រែបន្ត
a law enacted in most jurisdictions requiring certain contracts to be in writing and signed by any party charged with failing to fulfill obligations under the contract.		ច្បាប់ត្រូវបានអនុម័តនៅក្នុងយុត្តាធិការជាច្រើន ដែលតម្រូវអោយមានកិច្ចសន្យាច្បាស់លាស់ជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាដោយភាគីទទួលបន្ទុកក្នុងការខកខានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ។
statutory accounting	:	គណនេយ្យស្របច្បាប់
the accounting, such as tax accounting, the procedures and statement format of which are set by legislation.		គណនេយ្យ ដូចជា គណនេយ្យពន្ធដារ នីតិវិធី និងគំរូរបាយការណ៍ដែលបានកំណត់ដោយនីតិបញ្ញត្តិ ។
statutory audit	:	សូមមើល legal audit
statutory books	:	បញ្ជីស្របច្បាប់
the books that must be kept by every limited company registered.		បញ្ជីដែលត្រូវតែថែរក្សាដោយគ្រប់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតដែលបានចុះបញ្ជី ។

statutory employee	:	បុគ្គលិកស្របច្បាប់
an employee such as an outside salesperson who can deduct 100% of the business expenses.		និយោជិកម្នាក់ ដូចជា នៅផ្នែកខាងក្រៅបុគ្គលិកលក់ដែលបានកាត់បន្ថយ ១០០ % នៃចំណាយអាជីវកម្ម ។
stock	:	ភាគហ៊ុន ឬហ៊ុន
legal capital of a corporation divided into a number of shares.		មូលធនស្របច្បាប់នៃក្រុមហ៊ុនសាជីវកម្មចែកអោយចំនួនសន្លឹកហ៊ុន ។
stock account	:	គណនីសន្និធិ
1-a report showing increase, decrease and book balance of goods of a branch when the goods shipped to which are not recorded at cost. 2-an account for recording capital stock. 3-an account for recording the stock of merchandise by social accounting.		១-របាយការណ៍ដែលបង្ហាញពីការកើនឡើង ថយចុះ និងសមតុល្យនៃទំនិញរបស់សាខាមួយ ពេលដែលទំនិញត្រូវបានដឹកជញ្ជូនដោយពុំបានកត់ត្រាជាថ្លៃដើម ។ ២-គណនីសំរាប់កត់ត្រាមូលធនភាគហ៊ុន ។ ៣-ជាគណនីសំរាប់កត់ត្រាសន្និធិទំនិញដោយគណនេយ្យសង្គម ។
stock at close	:	សូមមើល ending inventory
stock at start	:	សូមមើល beginning inventory
stock bonus	:	សូមមើល stock dividend
stock discount	:	អប្បហារភាគហ៊ុន
the amount a stock's par value exceeds its paid-in capital.		ចំនួនដែលតម្លៃហិរករបស់ភាគហ៊ុនមួយ លើសមូលធនបានបង់ ។
stock dividend	:	ភាគលាភនៃភាគហ៊ុន
a distribution by a company of its own shares to its common stockholders without any consideration being received in return thereof.		ការបែងចែកដោយក្រុមហ៊ុនមួយនៃហ៊ុនផ្ទាល់របស់ខ្លួនលើភាគហ៊ុនធម្មតា ដោយពុំមានការពិចារណាពីការទទួលផល ។
stock goods	:	សូមមើល merchandise inventory
stockholder (Fr. = actionnaire)	:	ម្ចាស់ភាគហ៊ុន
the owner of the shares issued a company or mutual fund.		ម្ចាស់កម្មសិទ្ធិនៃភាគហ៊ុនដែលបានបោះលក់ដោយក្រុមហ៊ុន ឬមូលនិធិសង្គម ។
stockholders' capital	:	មូលធនរបស់ម្ចាស់ភាគហ៊ុន
the capital invested by stockholders.		មូលធនដែលបានវិនិយោគដោយបណ្តាម្ចាស់ភាគហ៊ុន ។

stockholder's equity	:	មូលធនផ្ទាល់របស់ម្ចាស់ភាគហ៊ុន ឬមូលនិធិភាគទុនិក
the equity of a stockholder in a corporation's asset.		ដើមទុននៃម្ចាស់ភាគហ៊ុននៅក្នុងទ្រព្យសកម្មសាធារណៈកម្មភូមិ ។
stockholder's ledger	:	សៀវភៅធំរបស់ម្ចាស់ភាគហ៊ុន
a detailed ledger controlled by the capital stock account which shows the number of shares of stock held by each stockholder at any time.		សៀវភៅធំសម្រាប់គណនីភាគហ៊ុនមូលធនដែលបង្ហាញពីចំនួននៃភាគហ៊ុនកាន់កាប់ដោយម្ចាស់ភាគហ៊ុននីមួយៗតាមពេល ។
stockholder's report	:	របាយការណ៍របស់ម្ចាស់ភាគហ៊ុន
the annual report and other report sent to stockholders.		របាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ដទៃទៀតដែលបានផ្ញើទៅអោយម្ចាស់ភាគហ៊ុន ។
stock interest	:	សូមមើល dividend
stock in trade	:	សូមមើល merchandise inventory
stock statement	:	របាយការណ៍សន្និធិ
a statement prepared by the social accounting showing the stock balance of each item.		របាយការណ៍ដែលរៀបចំដោយគណនេយ្យសង្គមបង្ហាញពីសម-តុល្យសន្និធិនៃមុខសញ្ញាសន្និធិនីមួយៗ ។
storage cost	:	បន្ទុកចំណាយលើការថែរក្សាសន្និធិ
the cost incurred in safe keeping the assets.		ចំណាយកើតមានឡើងដោយការថែរក្សានូវទ្រព្យសកម្ម ។
stores ledger	:	សូមមើល material ledger
stores received and issued book	:	សូមមើល material ledger
straight-line amortization	:	ការរំលស់ថេរអចលនកម្មអរូបី
the amortization of intangible property in equal amounts each year.		ជាការរំលស់នូវទ្រព្យសកម្មអរូបីយន្តចំនួនស្មើគ្នាទៅតាមឆ្នាំនីមួយៗ ។
straight-line depreciation	:	ការរំលស់ថេរអចលនកម្មរូបី
the depreciation of tangible asset in equal amounts each year.		ការកាត់រំលស់នូវទ្រព្យសកម្មរូបីយន្តចំនួនស្មើគ្នាទៅតាមឆ្នាំនីមួយៗ ។
straight-line method	:	វិធីសាស្ត្ររំលស់ថេរ
the method under which the bond discount or premium is spread uniformly over the life of the investment.		វិធីសាស្ត្រដែលបុព្វលាភ ឬអប្បហរសញ្ញាប័ណ្ណត្រូវបានកាត់ត្រាពង្រាយចំនួនស្មើគ្នាលើអាយុកាលនៃការវិនិយោគ ។

straight-line method of depreciation	:	វិធីសាស្ត្រនៃការកាត់រំលស់ថេរ
a method that allocates equal share of depreciation to each year in a plant asset's life.		វិធីសាស្ត្រដែលបែងចែកនូវចំនួនស្មើគ្នានៃរំលស់តាមឆ្នាំនីមួយៗនៃអាយុកាលប្រើប្រាស់របស់អចលនកម្ម ។
subsidiary (Fr. = <i>société subsidiaire</i>)	:	ក្រុមហ៊ុនចំណុះ, សាខាក្រុមហ៊ុន
a company a majority of its voting stock is owned by a parent company.		ក្រុមហ៊ុនមួយដែលភាគកម្មច្រើននៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត គឺត្រូវបានត្រួតត្រាដោយក្រុមហ៊ុនមេ ។
subsidiary account	:	អនុគណនី , គណនីរង
1-either a contra account or an adjunct account. 2-detailed account.		១-គណនីបញ្ចាស ឬក៏ជាគណនីបន្ថាប់បន្សំ ។ ២-គណនីលម្អិត
subsidiary book of account	:	សូមមើល book of original entry
subsidiary company	:	សូមមើល subsidiary
subsidiary company accounting	:	គណនេយ្យសាខាក្រុមហ៊ុន
the accounting undertaken by a subsidiary for the recording of transactions with the parent company.		គណនេយ្យបានអនុវត្តដោយក្រុមហ៊ុនចំណុះសំរាប់ការកត់ត្រាប្រតិបត្តិការជាមួយក្រុមហ៊ុនមេ ។
subsidiary corporation	:	សូមមើល subsidiary
subsidiary journal	:	សូមមើល special journal
subsidiary ledger (Fr. = <i>livre de compte auxiliaire</i>)	:	សៀវភៅជំរង
a group of accounts other than general ledger accounts that show the details underlying the balance of the controlling account in the ledger.		ក្រុមគណនី ក្រៅគណនីសៀវភៅធំទូទៅដែលបង្ហាញពីសមតុល្យលំអិតដែលចេញពីសមតុល្យនៃគណនីសរុបតាមដានក្នុងសៀវភៅធំ ។
subsidiary ledger account	:	សូមមើល detailed account
substantive test (Fr. = <i>tests de corroboration</i>)	:	ការធ្វើតេស្តលំអិត
audit test of details of transactions and balances, and analytical procedures.		តេស្តសវនកម្មលំអិតទៅលើប្រតិបត្តិការ និងសមតុល្យ និងនីតិវិធីនៃការវិភាគ ។
subtotal	:	ចំនួនសរុបតាមផ្នែក
total of certain figures only.		ការបូកបញ្ចូលគ្នានូវចំនួនជាក់លាក់ណាមួយឬចំនួន ។

successor auditor	:	ឧត្តរាធិការីសវនកម្ម, អ្នកស្ទង់សវនករ
an auditor who has accepted an engagement or auditor who has been invited to make a proposal for engagement.		សវនករដែលបានទទួលនូវកិច្ចសន្យា ឬត្រូវបានអញ្ជើញអោយធ្វើសំណើសំរាប់កិច្ចព្រមព្រៀងបន្ត ។
summary account	:	គណនីសង្ខេប
a temporary account maintained for revenues and expenses of a sole proprietorship or partnership.		គណនីបណ្តោះអាសន្នសំរាប់កត់ត្រាផលចំណូល និងបន្ទុកចំណាយនៃក្រុមហ៊ុនឯកកម្មសិទ្ធិ ឬក្រុមហ៊ុនសហកម្មសិទ្ធិ ។
summary book	:	បញ្ជីសង្ខេប
a book for recording summarized data.		បញ្ជីមួយសំរាប់កត់ត្រានូវទិន្នន័យសង្ខេប ឬសរុប ។
summary journal	:	ទិន្ននុប្បវត្តិសង្ខេប
the journal for adjusting entries and summarizing them.		ទិន្ននុប្បវត្តិសំរាប់បញ្ជីកែតម្រូវប្រតិបត្តិការ និងសង្ខេបរបស់វា ។
summary of financial position	:	សេចក្តីសង្ខេបពីស្ថានភាពហិរញ្ញវត្ថុ
a summary of the uses and sources of funds in a given period.		សេចក្តីសង្ខេបទៅលើការប្រើប្រាស់ ឬប្រភពនៃមូលនិធិនៅក្នុងការិយបរិច្ឆេទមួយ ។
summary schedule	:	សូមមើល lead schedule
summary worksheet	:	តារាងជំនួយការងារគណនេយ្យសង្ខេប
a work sheet the trial balance of which contains the general ledger accounts only.		តារាងជំនួយការងារគណនេយ្យដែលតុល្យភាពមានតែគណនីបញ្ជីធំទូទៅប៉ុណ្ណោះ ។
sum of the years' digits	:	សរុបចំនួនលេខប្រចាំឆ្នាំ
the total of the years' digits in the estimated useful life of a plant asset.		សរុបចំនួនលេខក្នុងឆ្នាំតាមអាយុកាលប្រើប្រាស់នៃអចលនកម្ម ។
sundry expense	:	សូមមើល miscellaneous expense
sundry income	:	សូមមើល windfall profit
sunk cost	:	ថ្លៃដើមបាត់បង់
the cost incurred as a consequence of a past decision and which, therefore, cannot be avoided.		ថ្លៃដើមដែលកើតឡើងដោយពុំអាចចៀសបាន ដោយសារផលវិបាកនៃការសម្រេចចិត្តពីអតីតកាល ។

super profit	:	ប្រាក់ចំណេញនៅសល់
1-partnership profit after deduction of the partners' salaries and investment interest. 2-excess profit.		១-ប្រាក់ចំណេញក្រុមហ៊ុនសហកម្មសិទ្ធិ បន្ទាប់ពីកាត់ចេញនូវប្រាក់បៀវត្សដៃគូ និងការប្រាក់វិនិយោគផ្សេងៗ ។ ២- សូមមើល excess profit ។
supervision cost	:	ថ្លៃដើមលើការត្រួតពិនិត្យ
that part of indirect labor cost incurred to supervise the workers.		ផ្នែកមួយនៃថ្លៃដើមពលកម្មប្រយោលដែលកើតឡើងនៅក្នុងការត្រួតពិនិត្យកម្មករ ។
supplementary account	:	គណនីបំពេញបន្ថែម
the account providing supplementary information.		គណនីដែលផ្តល់ជាព័ត៌មានដើម្បីបំពេញបន្ថែម ។
supplementary statement	:	របាយការណ៍បំពេញបន្ថែម
a statement giving additional information of price level changes.		របាយការណ៍ដែលបានផ្តល់នូវព័ត៌មានបំពេញបន្ថែមនៃការប្រែប្រួលកម្រិតថ្លៃ ។
supplies ledger	:	បញ្ជីផ្គត់ផ្គង់
a sub-ledger that contains accounts for each supply.		បញ្ជីតំបន់ដែលមានតែគណនីសំរាប់ការផ្គត់ផ្គង់នីមួយៗ ឬមួយលើកៗ ។
support costs	:	ចំណាយឧបត្ថម្ភ
the costs incurred for administration, marketing, research and development, occupancy, and others of a comparable nature.		ចំណាយ ដែលកើតមានឡើងសំរាប់កិច្ចការរដ្ឋបាល ទីផ្សារ ស្រាវជ្រាវ និងអភិវឌ្ឍន៍ ការគ្រប់គ្រង និងកិច្ចការមានលក្ខណៈប្រហាក់ប្រហែលផ្សេងទៀត ។
supporting document	:	ឯកសារគាំទ្រ
the basic written evidence of a business transaction.		មូលដ្ឋានភស្តុតាងជាលាយលក្ខណ៍អក្សរនៃប្រតិបត្តិការអាជីវកម្ម ។
supporting evidence	:	ភស្តុតាងគាំទ្រ
all items of a given type that are used by an auditor.		គ្រប់ខ្លះនៃប្រភេទជាក់លាក់មួយដែលត្រូវបានប្រើប្រាស់ដោយសវនករ ។
supporting worksheet	:	តារាងជំនួយការងារ
the work sheet that contains subsidiary accounts and their adjustments.		តារាងជំនួយការងារដែលមានគណនីរង និងបញ្ជីកែតម្រូវរបស់វា ។

surcharge	:	ការគិតបន្ថែម, បន្ទុកចំណាយបន្ថែម
added on top of another charge, such as fuel surcharge.		ការគិតបន្ថែមទៅលើការចំណាយផ្សេងៗ ដូចជា ការគិតបន្ថែមទៅលើប្រេងឥន្ធនៈ ។
surplus	:	អតិរេក
1-the excess of assets over liabilities and capital stock. 2-the excess of revenue over expenditure of a government.		១-ភាពលើសនៃទ្រព្យសកម្មទៅលើបំណុល និងភាគហ៊ុនជាមូលធន ។ ២-ភាពលើសនៃផលចំណូលធៀបនឹងបន្ទុកចំណាយរបស់រដ្ឋាភិបាល ។
surprise audit	:	សវនកម្មពុំមានគ្រោងទុកជាមុន
the audit performed occasionally.		ការធ្វើសវនកម្មដែលបានបង្កើតឡើងតាមឱកាសមិនអោយដឹងមុន ។
surprise count	:	ការរាប់សន្និធិដោយពុំមានជូនដំណឹងមុន
inventory taking made occasionally.		ការរាប់សន្និធិតាមឱកាសមិនអោយដឹងមុន ។
survey memorandum	:	អនុស្សាវរណៈស្ថាបស្ថង់ , កំណត់ហេតុស្ថាបស្ថង់
the summary of the results in preliminary audit.		ការសរុបនូវលទ្ធផលសវនកម្មក្នុងដំណាក់កាលបុរេលក្ខណៈវិនិច្ឆ័យ ។
suspense	:	សូមមើល error in books
suspense account	:	គណនីបណ្តោះអាសន្ន, គណនីព្យួរ
the account used temporarily for the items which for lack of detail at the time of posting cannot be placed into their regular appraisal accounts.		គណនីប្រើប្រាស់បណ្តោះអាសន្ន បណ្តាខ្ទង់ដែលខ្វះនូវភាពលម្អិតក្នុងខណៈបញ្ជីកាចូលពុំអាចដាក់ក្នុងគណនីវាយតម្លៃប្រក្រតីរបស់វា ។
sustainable income	:	សូមមើល economic income
swap	:	ការដោះដូរមូលបត្រ រូបិយប័ណ្ណ វត្ថុពេលអនាគត
1-the sale of one security for the purchase of another. 2-an agreement under which two investors exchange payments based on the price change of a security.		១-ការលក់នូវមូលបត្រមួយសំរាប់ការទិញមូលបត្រមួយផ្សេងទៀត ។ ២-ជាកិច្ចព្រមព្រៀងដែលអ្នកវិនិយោគពីរនាក់បានធ្វើការដោះដូរនូវការទូទាត់តាមថ្លៃប្រែប្រួលនៃមូលបត្រ មួយ ។
sweat equity	:	ដើមទុនកើនឡើង ឬបង្កើន
increase in property value due to an owner's improvements.		ការកើនឡើងនូវតម្លៃទ្រព្យសម្បត្តិ ដោយសារការរីកចម្រើននៃម្ចាស់កម្មសិទ្ធិ ។

sweep-out dividend	: ការជម្រះភាគលាភ
a dividend that an investment company may deduct for a tax year, provided that it is declared within that year or paid soon after the close of the company's tax year.	ភាគលាភដែលក្រុមហ៊ុនវិនិយោគអាចធ្វើការកាត់បន្ថយសំរាប់ពន្ធប្រចាំឆ្នាំ ដោយផ្តល់ថាភាគលាភត្រូវបានប្រកាសក្នុងឆ្នាំនោះនិងធ្វើការទូទាត់ភ្លាម បន្ទាប់ពីការបិទបញ្ជីពន្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុន ។
switching cost	: ថ្លៃដើមផ្លាស់ប្តូរ
the cost incurred when a customer changes from one supplier or marketplace to another.	ថ្លៃដើមកើតមានឡើងនៅពេលដែលអតិថិជនមួយធ្វើការផ្លាស់ប្តូរពីអ្នកផ្គត់ផ្គង់មួយ ឬទីផ្សារមួយទៅអ្នកផ្គត់ផ្គង់មួយផ្សេងទៀត ។
synergies	: ផលចំណេញពីបញ្ចូលគ្នា
the economic gains resulting from a merger or acquisition.	ភាពចំណេញនៃសេដ្ឋកិច្ចកើតចេញពីការចូលរួមគ្នា ឬការទទួលប្តូរទិញយក ។
systematic risk	: ហានិភ័យមានលក្ខណៈជាប្រព័ន្ធ
the risk associated with the movement of a market as opposed to distinct elements of risk associated with a specific security.	ហានិភ័យជាប់ទាក់ទងទៅនឹងចលនាទីផ្សារ ដែលផ្ទុយពីសមាសធាតុផ្សេងទៀតនៃហានិភ័យពាក់ព័ន្ធទៅនឹងមូលបត្រជាក់លាក់ណាមួយ ។
systematic sampling	: ការជ្រើសរើសគំរូជាប្រព័ន្ធ
an audit sampling technique in systematic sampling which every n th item is selected after a random start.	បច្ចេកទេសជ្រើសរើសគំរូសំរកម្មតាមការតាងគំរូតាមប្រព័ន្ធដែលគ្រប់ចំណុច “n” ទាំងអស់ត្រូវបានជ្រើសរើស បន្ទាប់ពីការចាប់ផ្តើមដោយចៃដន្យ ។
system audit	: ការធ្វើសវនកម្មជាប្រព័ន្ធ
1-the audit of the efficiency, target, and benefit, etc. of the new system that substituted the old one. 2-operating audit.	១-ការធ្វើសវនកម្មលើប្រសិទ្ធភាព គោលដៅ និងផលប្រយោជន៍ ។ល។ នៃប្រព័ន្ធថ្មីដែលជំនួសអោយប្រព័ន្ធចាស់ៗពីមុន ។ ២-សូមមើល operational audit ។
sysstrust	: កិច្ចព្រមព្រៀងលើប្រព័ន្ធកុំព្យូទ័រដែលទុកចិត្តបាន
an engagement in which a CPA considers availability, security, integrity and maintainability of a company's computer system.	កិច្ចព្រមព្រៀងដែលគណនេយ្យករសាធារណៈប្រតិស្តុតបានពិចារណាលើភាពអាចធ្វើបាន សុវត្ថិភាព ភាពសុច្ឆន្ទៈ និងអាចរក្សាបាននូវប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន ។

T

T-account	:	គណនីអក្សរ "T"
a form of account that shows only the account title the debit and credit sides.		ទំរង់នៃគណនីដែលបង្ហាញឈ្មោះគណនីឥណទានម្ខាង និងគណនីបំណុលនៅចន្លោះអក្សរ "T" ។
T-account method	:	វិធីសាស្ត្រគណនីអក្សរ "T"
a method that uses T-accounts to analyze transactions in preparing statement of cash flows.		វិធីសាស្ត្រដែលប្រើប្រាស់គណនីអក្សរ "T" ដើម្បីវិភាគប្រតិបត្តិការនៅក្នុងការរៀបចំរបាយការណ៍ចរន្តធានាចំណូល។
tainted income (Australia)	:	ចំណូលដែលបានដោយអំពើទុច្ចរិត
the foreign passive income and certain sales and service income.		ចំណូលអកម្មពីបរទេស និងចំណូលពីសេវាកម្ម និងការលក់ជាក់លាក់។
tainting percentage	:	ភាគរយកំហុសធៀបជំរើសគំរូ
the amount of misstatement divided by dollar amount of the sample.		ចំនួននៃការកែតម្រូវខុសចែកនឹងចំនួនគិតជាដុល្លារនៃជំរើសគំរូ។
takeover premium	:	សូមមើល premium price
takeover target	:	សូមមើល target company
taking a business approach	:	វិធីសាស្ត្ររក្សាទុកឯកសារសវនកម្ម
an audit method under which the information obtained should be documented by the auditor and retained in a file for use in subsequent examination.		វិធីសាស្ត្រសវនកម្មដែលក្នុងនោះព័ត៌មានទទួលបានត្រូវបានកែតម្រូវជាឯកសារដោយសវនករ និងរក្សាទុកក្នុងប្រអប់ឯកសារសំរាប់ប្រើប្រាស់ការត្រួតពិនិត្យពេលបន្ទាប់ទៀត។
tangible asset (Fr. = actifs corporels)	:	ទ្រព្យសកម្មរូបិយ
asset which can be seen and touched other than a financial asset.		ទ្រព្យសម្បត្តិដែលអាចមើលឃើញ និងប៉ះបានក្រៅពីទ្រព្យសម្បត្តិហិរញ្ញវត្ថុ។
tangible capital asset	:	សូមមើល plant asset
tangible cost	:	ថ្លៃដើមរូបិយ
the oil and gas drilling accounting phrase, meaning cost of items that can be used over a period of time.		ថ្លៃដើមនៃទំនិញ ឬកិច្ចការផ្សេងៗដែលប្រើប្រាស់ក្នុងការិយបរិច្ឆេទមួយ ហើយប្រើសំរាប់គណនេយ្យអាជីវកម្មខ្លះៗ ឬប្រេង។
tangible fixed asset	:	សូមមើល plant asset

tangible loss	:	ការខាតបង់ទ្រព្យរូបិយ
a loss of an asset which has a physical form.		ការខាតបង់នៃទ្រព្យសម្បត្តិដែលមានទម្រង់ជារូបវន្ត ។
tangible movable asset	:	ទ្រព្យសកម្មចល័តរូបិយ
an asset capable of being realized.		ទ្រព្យសម្បត្តិដែលមានលទ្ធភាពទទួលបាន ។
tangible net worth	:	ទ្រព្យរូបិយសុទ្ធ
total assets less intangible assets and total liabilities.		ទ្រព្យសម្បត្តិសរុបដកទ្រព្យសកម្មអរូបិយ និងបំណុលទាំងអស់ ។
tangible property	:	សូមមើល tangible asset
target benefit plan	:	ផែនការអត្ថប្រយោជន៍តាមគោលដៅ
a pension the benefits are based on the performance of investments.		មូលនិធិចូលនិវត្តន៍ដែលអត្ថប្រយោជន៍ផ្អែកលើកិច្ចប្រតិបត្តិការវិនិយោគ ។
target company	:	ក្រុមហ៊ុនតាមគោលដៅ
a company chosen as the target for takeover.		ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសសំរាប់គោលដៅកាន់កាប់ ។
target cost	:	ថ្លៃដើមគោលដៅ
1-a cost that is used as a target. 2-standard cost.		១-ថ្លៃដើមដែលប្រើប្រាស់ជាគោលដៅ ។ ២-ថ្លៃដើមស្តង់ដារ
target costing	:	ការគិតថ្លៃដើមគោលដៅ
identifying the estimated cost of a new product that must be achieved for that product to be priced competitively and still produce a profit.		ការបង្ហាញថ្លៃដើមប៉ាន់ស្មានរបស់ផលិតផលថ្មី ដែលអាចទទួលបានសំរាប់ប្រកួតប្រជែងជាមួយទំនិញផ្សេង ហើយនៅតែទទួលបានប្រាក់ចំណេញ ។
target income	:	ចំណូលតាមគោលដៅ
amount of income an organization is trying to achieve during a particular period.		ចំនួនប្រាក់ចំណូលដែលសហគ្រាសព្យាយាម ដើម្បីទទួលបានអំឡុងពេលការិយបរិច្ឆេទជាក់លាក់ ។
target income sales	:	ចំណូលលក់តាមគោលដៅ
amount required to attain a particular income level or target net income.		ចំនួនទឹកប្រាក់តំរូវដើម្បីទទួលបានកំរិតចំណូលជាក់លាក់មួយ ឬចំណូលសុទ្ធគោលដៅ ។
target profit	:	ប្រាក់ចំណេញតាមគោលដៅ
the desired level of profitability of management, which is measured either in dollars or in terms of a financial ratio.		កំរិតចង់បានប្រាក់ចំណេញរបស់អ្នកគ្រប់គ្រង ដែលអាចវាស់វែងជាដុល្លារ ឬជាអនុបាតហិរញ្ញវត្ថុ ។

tax	: ពន្ធដារ
a charge imposed by a government on personal and corporate income, estates, gifts or other sources to obtain revenue for the public good.	ការបង់ដែលដាក់កំហិតដោយរដ្ឋាភិបាលលើចំណូលបុគ្គល ឬសាធារណៈ អចលនទ្រព្យ អំណោយ ឬប្រភពផ្សេងៗទៀត ដើម្បីទទួលបានចំណូលសំរាប់បម្រើសេវាឯកសាធារណៈ ។
taxable acquisition	: សូមមើល purchase acquisition
taxable award	: រង្វាន់ពន្ធដារ
money awarded to the taxpayer by the court in a lawsuit, the attorney fees are taxable under the AMT rules.	ទឹកប្រាក់ផ្តល់អោយអ្នកបង់ពន្ធដោយអំណាចតុលាការកាត់ក្តីលើពាក្យបណ្តឹង ហើយកំរើមេធាវីត្រូវបង់ពន្ធក្រោមបទបញ្ជា ATM ។
taxable income	: ចំណេញត្រូវបង់ពន្ធ
income that a taxpayer has after exemptions, and deductions have been subtracted, that is subject to tax.	ប្រាក់ចំណេញដែលអ្នកបង់ពន្ធមានកាតព្វកិច្ចត្រូវបង់ពន្ធ បន្ទាប់ពីមានការលើកលែងពន្ធ និងការកាត់កងនានាត្រូវបានដាក់ចេញតាមបញ្ញត្តិពន្ធ ។
tax accounting	: គណនេយ្យពន្ធដារ
the accounting methods properly used for tax purposes.	វិធីសាស្ត្រគណនេយ្យដែលប្រើប្រាស់យ៉ាងត្រឹមត្រូវសំរាប់គោលបំណងបង់ពន្ធ ។
tax accrual workpaper	: ឯកសារកត់ត្រាបំណុលពន្ធ
the workpaper, e. g. memoranda generated by accountants to evaluate a taxpayer's contingent tax liability.	ឯកសារការងារ ដូចជា អនុស្សាវរណៈប្រមូលបានពីគណនេយ្យករ ដើម្បីវាយតម្លៃបំណុលពន្ធអាចកើតពេលអនាគតរបស់អ្នកជាប់ពន្ធ ។
tax allocation method	: វិធីសាស្ត្របែងចែកពន្ធ
one method of charging all or a portion of the consolidated tax liability of a group to individual member of that group.	វិធីសាស្ត្រដាក់បន្ទុកបំណុលពន្ធមួយផ្នែក ឬទាំងអស់នៃក្រុមទៅអោយបុគ្គលក្នុងក្រុមនោះ ។
tax audit	: សវនកម្មលើពន្ធដារ
an IRS audit that focuses on the calculation of taxable income.	សវនកម្មលើការិយាល័យប្រមូលពន្ធ ដែលផ្តោតលើការគណនាពន្ធលើប្រាក់ចំណូល ។
tax basis	: មូលដ្ឋានគិតពន្ធ
the cost used to determine capital gains and losses for tax purposes.	ថ្លៃដើមដែលប្រើប្រាស់ដើម្បីកំណត់ចំណូល និងមូលធន និងការខាតបង់សំរាប់គោលបំណងបង់ពន្ធ ។

tax cost	:	សូមមើល tax basis
tax cost basis	:	មូលដ្ឋានថ្លៃដើមគិតពន្ធ
the basis of property not received in exchange for property or money but was reported as income.		មូលដ្ឋានកំណត់ពន្ធទ្រព្យសម្បត្តិដែលមិនទាន់ទទួលបានសំរាប់ផ្លាស់ប្តូរជាមួយទឹកប្រាក់ ឬទ្រព្យសម្បត្តិផ្សេងទៀត ប៉ុន្តែមិនត្រូវបានរាយការណ៍ជាចំណូល ។
tax credit	:	ឥណទានពន្ធ
1-a direct, dollar for dollar, reduction in tax liability. 2-(UK) a reduction in tax allowed to a taxpayer for the dividend from a company.		១-ការកាត់បន្ថយបំណុលពន្ធ ។ ២-ការកាត់បន្ថយពន្ធដែលអនុគ្រោះដល់អ្នកបង់ពន្ធសំរាប់ភាគលាភក្នុងក្រុមហ៊ុន ។
tax deductible expense	:	ចំណាយកាត់កងពន្ធ
an expense deductible for tax purpose.		ចំណាយដកចេញសំរាប់គោលបំណងពន្ធ ។
tax deduction	:	ការកាត់បន្ថយពន្ធ
an amount, whether paid in cash, in kind, or merely claimed on paper which is used as an offset in determining taxable income or a taxable estate.		ចំនួនដែលត្រូវបង់ជាសាច់ប្រាក់ ទ្រព្យសម្បត្តិ ឬការទាមទារដែលត្រូវប្រើប្រាស់ទូទាត់ក្នុងការកំណត់ចំណូលបង់ពន្ធ ឬទ្រព្យសម្បត្តិដែលត្រូវបង់ពន្ធ ។
tax deferral	:	ការពន្យារពេលបង់ពន្ធ
a tax result or strategy under which reportable income is deferred until a future year.		យុទ្ធសាស្ត្រ ឬលទ្ធផលពន្ធដែលក្នុងនោះ ចំណូលត្រូវរាយការណ៍ត្រូវបានពន្យារពេលទៅឆ្នាំខាងមុខ ។
tax-deferred income	:	ចំណូលបង់ពន្ធត្រូវពន្យារពេល
ordinary income and capital gains from investments in a qualified retirement plan.		ចំណូលធម្មតា ឬកំរើមូលធនពីការវិនិយោគនៅក្នុងផែនការចូលនិវត្តន៍គុណវិជ្ជ ។
tax depreciation	:	ការរំលស់ពន្ធ
the depreciation calculated for tax purpose.		ការរំលស់ត្រូវគណនាសំរាប់គោលដៅបង់ពន្ធ ។
tax effect accounting	:	គណនេយ្យសំរាប់ការបង់ពន្ធ
the accounting for the calculation and distribution of tax revenue and expense.		គណនេយ្យសំរាប់គណនា និងបែងចែកចំណូល ចំណាយពន្ធ ។
tax efficiency ratio	:	អនុបាតប្រសិទ្ធភាពពន្ធ
the ratio of aftertax returns to pre-tax returns of an investment.		អនុបាតនៃចំណូលមុនបង់ពន្ធ និងក្រោយបង់ពន្ធនៃការវិនិយោគ ។

tax equivalent income	: ចំណូលសមមូលពន្ធ
the tax-exempt income that, for comparative purposes, has been increased by an amount equal to the taxes that would be paid if this income were fully taxable.	ចំណូលលើកលែងមិនបង់ពន្ធ សំរាប់គោលបំណងប្រៀបធៀប ត្រូវបានបង្កើនដោយបរិមាណមួយស្មើនឹងចំនួនពន្ធដែលនឹងត្រូវ បង់បើសិនចំណូលនេះត្រូវបានគិតពន្ធពេញលេញ។
tax exempt bond	: សូមមើល municipal bond
tax exempt income	: សូមមើល tax exempt income
tax exemption	: ការលើកលែងពន្ធ
deductions of a specified amount which a taxpayer can claim.	ការកាត់កង់នូវចំនួនជាក់លាក់មួយដែលអ្នកបង់ពន្ធអាចទាមទារវិញ។
tax exempt security	: សូមមើល municipal bond
tax expenditure	: ចំណាយលើការបង់ពន្ធ
revenue lost to government because of any form of legal tax reduction or tax forgiveness.	ចំណូលដែលបាត់បង់ចំពោះរដ្ឋាភិបាលដោយសារតែទំរង់ណាមួយនៃការកាត់បន្ថយពន្ធស្របច្បាប់ ឬការអនុគ្រោះពន្ធ។
tax-free bond	: សូមមើល municipal bond
tax-free capital dividend	: សូមមើល capital dividend
tax-free income	: សូមមើល exempt income
taxing master	: សូមមើល cost judge
tax liability	: បំណុលពន្ធ
total amount of tax that a taxpayer must pay based on the taxable income and the current income tax rates.	ចំនួនសរុបនៃប្រាក់ពន្ធដែលអ្នកបង់ពន្ធត្រូវបង់ ផ្អែកលើចំណូល ត្រូវបង់ពន្ធ និងអត្រាបង់ពន្ធលើចំណូលបច្ចុប្បន្ន។
tax loss	: ការបាត់បង់ប្រាក់ពន្ធ
1-the loss because of the improper use of the accounting methods. 2-the negative amount of taxable income.	១-ការបាត់បង់ដោយសារតែការប្រើប្រាស់មិនសមស្របនៃវិធីសាស្ត្រគណនេយ្យ។ ២-ចំនួនអវិជ្ជមាននៃចំណូលត្រូវបង់ពន្ធ។
tax lot accounting	: គណនេយ្យតាមដានពន្ធ
record keeping technique that traces the dates of purchase and sale, cost basis and transaction size for each security in a portfolio.	បច្ចេកទេសកត់ត្រាដែលតាមដានកាលបរិច្ឆេទនៃការទិញលក់ ផ្អែកតាមមូលដ្ឋានថ្លៃដើម និងទំហំប្រតិបត្តិការសំរាប់មូលប័ត្រ នីមួយៗក្នុងសំណុំរូបសំរាវ។

tax offset	:	សូមមើល tax credit
tax on corporations	:	សូមមើល corporate income tax
tax option corporation	:	សូមមើល S corporation
tax payable (Fr. = impôts à payer)	:	ចំណូលពន្ធត្រូវបង់
tax liability of a taxpayer as fixed by assessment.		ចំណូលពន្ធរបស់អ្នកបង់ពន្ធដែលបានកំណត់ដោយការវាយតម្លៃ ។
tax rate	:	អត្រាពន្ធ
percentage at which tax is calculated based on taxable income.		ភាគរយដែលពន្ធត្រូវបានគណនាផ្អែកលើចំណូលពន្ធត្រូវបង់ ។
tax rebate	:	សូមមើល tax refund
tax refund		ការបង្វិលសងប្រាក់ពន្ធ
return of tax previously paid or overpaid back to the taxpayer.		ការបង្វិលវិញនៃពន្ធដែលបានបង់ពីមុន ឬបង់លើសទៅអោយអ្នកបង់ពន្ធវិញ ។
tax relief	:	សូមមើល tax credit
tax return	:	ការប្រកាសពន្ធ, លិខិតប្រកាសពន្ធ
a report by taxpayers setting forth the facts necessary to establish the amount of tax due in their capacities as the parties liable for the tax.		របាយការណ៍ដោយអ្នកបង់ពន្ធ កំណត់នូវរឿងពិតចាំបាច់សំរាប់កំណត់ចំនួនពន្ធតាមសមត្ថភាពពួកគេ ដូចដែលភាគីនានាមានកាតព្វកិច្ចត្រូវបង់ពន្ធ ។
tax revenue (Fr. = produit de l'impôt)	:	ចំណូលពន្ធ
the calculated revenue of a government in the form of tax.		ចំណូលដែលបានគណនារបស់រដ្ឋាភិបាលក្នុងទម្រង់នៃការបង់ពន្ធ ។
tax sale	:	ការលក់ទ្រព្យសម្បត្តិដើម្បីបង់ពន្ធ
a judicial sale of property for the payment of taxes due.		ការលក់តាមសុភវិនិច្ឆ័យនៃទ្រព្យសម្បត្តិសំរាប់ការបង់កាតព្វកិច្ចពន្ធ ។
tax withholding	:	សូមមើល income tax withholding
tax written-down value	:	តម្លៃបង់ពន្ធដករំលស់
original cost of an asset less accumulated depreciation reported for tax purpose.		ថ្លៃដើមដំបូងនៃទ្រព្យសម្បត្តិដករំលស់បង្ករ ដែលត្រូវរាយការណ៍សំរាប់គោលបំណងបង់ពន្ធ ។

team audit	:	ក្រុមសវនកម្ម. គណៈប្រតិភូសវនកម្ម
an audit undertaken by a group of revenue agents in case where there are multiple related taxpayers or transactions.		សវនកម្មធ្វើឡើងដោយក្រុមភ្នាក់ងារប្រមូលចំណូល ក្នុងករណីដែលមានការពាក់ព័ន្ធច្រើនជាមួយអ្នកបង់ពន្ធ ឬប្រតិបត្តិការ ។
team captain	:	ប្រធានក្រុម
one responsible for organizing and conducting a peer review or quality review.		អ្នកទទួលខុសត្រូវក្នុងការរៀបចំ និងអនុវត្តការពិនិត្យឡើងវិញ នូវគុណភាព និងការត្រួតពិនិត្យឆ្លាស់គ្នា ។
tearing and lading	:	សូមមើល lapping
technical cost	:	ថ្លៃដើមបច្ចេកទេស
the cost such as mainrenance, depreciation, material, labor, fuel, power, etc.		ថ្លៃដើម ដូចជា ការថែរក្សា រំលស់ សម្ភារៈ ពលកម្ម ប្រេង និងអគ្គិសនី ។ល។
technological obsolescence	:	ភាពហួសម៉យនៃបច្ចេកវិជ្ជា
decrease in the efficiency of a plant asset due to the technological advance.		ការថយចុះប្រសិទ្ធភាពនៃទ្រព្យសម្បត្តិអាស្រ័យដោយការរីកចំរើនបច្ចេកវិទ្យា ។
technology cost	:	ថ្លៃដើមបច្ចេកវិទ្យា
a cost associated with the development, acquisition, implemenration and maintenance of technology assets.		ថ្លៃដើមពាក់ព័ន្ធការអភិវឌ្ឍន៍ ការទទួលបានការអនុវត្តន៍ និងការថែរក្សាលើទ្រព្យសម្បត្តិមានលក្ខណៈបច្ចេកវិទ្យា ។
temporary account	:	សូមមើល nominal account
temporary asset	:	ទ្រព្យសកម្មបណ្តោះអាសន្ន
the current asset that fluctuates in response to seasonal or anticipated shorr-term.		ទ្រព្យសកម្មចរន្តដែលប្រែប្រួលចុះឡើង ដើម្បីឆ្លើយតបទៅតាមរដូវកាល និងរយៈពេលខ្លីប៉ាន់ស្មាន ។
temporary helper	:	និយោជិកបណ្តោះអាសន្ន . បុគ្គលិកអំណាច
the employee hired temporarily to help finish a job.		និយោជិកដែលត្រូវបានជួលបណ្តោះអាសន្ន ដើម្បីជួយបញ្ចប់ការងារ ។
temporary owner 's equity account	:	សូមមើល revenue and expense account
temporary restricted net assets	:	ទ្រព្យសកម្មសុទ្ធកំហិតបណ្តោះអាសន្ន
the balance of resources that a nonprofit organization is permitted to spend in accordance with the specific legal restriccions imposed by outside donors.		សមតុល្យនៃធនធានដែលអង្គការមិនរកប្រាក់ចំណេញត្រូវបានអនុញ្ញាតអោយចំណាយស្របទៅតាមការកំហិតផ្លូវច្បាប់ដាក់លាក់ដាក់ចេញដោយម្ចាស់ជំនួយខាងក្រៅ ។

tentative balance sheet	:	តារាងតុល្យការសាកល្បង
balance sheet that needs to be revised.		តារាងតុល្យការដែលត្រូវការកែសម្រួលឡើងវិញ។
terminal account	:	គណនីចុងក្រោយ
an account the balance of which is referenced when preparing financial statements.		គណនីដែលសមតុល្យរបស់វាត្រូវបានយោង នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
terminal funding method	:	វិធីសាស្ត្រកាត់ត្រាមូលនិធិនៅពេលបញ្ចប់ការងារ
the method under which the provisions, funding and recognition of pension expense for future benefit payments are made at the end of an employee's period of service.		វិធីសាស្ត្រដែលក្នុងនោះសិទ្ធិធន ការផ្តល់មូលនិធិ និងការទទួលស្គាល់ចំណាយសោធននិវត្តន៍សំរាប់ការបង់អត្ថប្រយោជន៍ពេលអនាគតត្រូវបានធ្វើឡើងនៅចុងបញ្ចប់នៃកាលបរិច្ឆេទសេវាកម្មរបស់និយោជិក។
terminal loss	:	ការខាតបង់មិនទាន់កាត់រំលស់
the undepreciated balance in a class of depreciable property.		សមតុល្យមិនកាត់រំលស់ក្នុងចំណាត់ថ្នាក់នៃទ្រព្យសម្បត្តិត្រូវរំលស់។
terminal reserve	:	ធនបំរុងនៅចុងឆ្នាំ
terminal salvage value	:	សូមមើល salvage value
terminal value	:	សូមមើល salvage value
termination accounting	:	សូមមើល accounting for liquidation
term out	:	បង្វែរបំណុល
to transfer a debt within the balance sheet without acquiring new debts.		បង្វែរបំណុលនៅក្នុងតារាងតុល្យការដោយគ្មានទទួលបានបំណុលថ្មី។
test	:	សូមមើល audit test
testamentary debt	:	បំណុលបន្សល់ពីមរណៈកាល
amount payable as a consequence of death.		បំណុលត្រូវសងដែលជាផលវិបាកនៃមរណភាព។
test audit	:	សូមមើល audit test
test audit by experience	:	តេស្តសវនកម្មតាមបទពិសោធន៍
test audit the scope of which is determined by the auditor's experience.		តេស្តសវនកម្មដែលវិសាលភាពរបស់វាត្រូវបានកំណត់ដោយបទពិសោធន៍របស់សវនករ។
test basis examination	:	សូមមើល audit test

test check (Fr. = contrôle par sondage) substantiation of some items in an account or financial record so the auditor can form an opinion as to the accuracy of the entire account or financial record.	: តេស្តពិនិត្យលំអិត ការបញ្ជាក់ភស្តុតាងលើមុខសញ្ញាមួយចំនួននៅក្នុងគណនី ឬរបាយការណ៍ហិរញ្ញវត្ថុ ដូច្នេះសវនករអាចបញ្ចេញមតិដើម្បីបញ្ជាក់ភាពច្បាស់លាស់នៃគណនី ឬរបាយការណ៍ហិរញ្ញវត្ថុ ។
test checking	: សូមមើល audit test
test costing the costing of the sample batch, the result of which is used to determine the average cost of all batches of products.	: ការគិតថ្លៃដើមក្នុងការធ្វើតេស្ត ថ្លៃដើមនៃក្រុមទំនិញដែលត្រូវធ្វើជំរើសគំរូ ហើយលទ្ធផលរបស់វាត្រូវបានប្រើប្រាស់ដើម្បីកំណត់ថ្លៃមធ្យមនៃក្រុមទំនិញទាំងអស់ ។
test data a method for EDP auditing whereby dummy data are developed by the auditor and processed under auditor's control by the client's computer.	: តេស្តទិន្នន័យ វិធីសាស្ត្រសំរាប់សវនកម្មតាមកម្មវិធីទិន្នន័យអេឡិចត្រូនិចដែលទិន្នន័យសាកល្បងត្រូវបានបង្កើតដោយសវនករ និងដាក់អោយដំណើរការក្នុងកុំព្យូទ័រអតិថិជនក្រោមការត្រួតពិនិត្យរបស់សវនករ ។
testing (Fr. = essais)	: សូមមើល audit test
testing day the first day of the partnership's tax year as otherwise determined by the IRS.	: ថ្ងៃធ្វើតេស្ត ថ្ងៃមួយនៃសារពើភ័ណ្ឌរបស់សហកម្មសិទ្ធិ ដែលកំណត់ដោយការិយាល័យប្រមូលពន្ធ ។
test of completeness tracing from the source documents to the ledger to determine the completeness of recording and to detect understatement.	: តេស្តលើភាពពេញលេញ តាមដានចាប់ពីប្រភពឯកសារទៅកាន់សៀវភៅធំ ដើម្បីកំណត់នូវភាពពេញលេញនៃការកត់ត្រា និងតាមរកការកត់ត្រាខ្វះ ។
test of controls a test of a client's controls over internal control by using test data or parallel simulation.	: តេស្តលើការត្រួតពិនិត្យ តេស្តលើការគ្រប់គ្រងផ្ទៃក្នុងរបស់អតិថិជន ដោយប្រើប្រាស់ទិន្នន័យតេស្ត ឬទិន្នន័យប្រហាក់ប្រហែល ។
test of details examination of the actual details making up various account balances.	: តេស្តលំអិត , តេស្តលើសមតុល្យគណនី ការពិនិត្យលើព័ត៌មានលំអិតពិតដោយផ្សំឡើងពីសមតុល្យគណនីផ្សេងៗ ។

test of existence	:	តេស្តលើអត្ថិភាព
tracing from the ledger to the source documents to determine the existence of an account balance to detect over-statement.		តាមដានពិនិត្យលើសៀវភៅធំ ទៅប្រភពដើមឯកសារ ដើម្បីកំណត់អត្ថិភាពនៃសមតុល្យគណនី ដើម្បីតាមរកការកត់ត្រាលើស ។
test of profitability	:	តេស្តលើប្រាក់ចំណេញ
the measurement of profitability by the gross profit ratio and the rate of return.		ការវាស់វែងប្រាក់ចំណេញដោយអនុបាតប្រាក់ចំណេញដុល និងអត្រាប្រាក់ចំណូល ។
text book method	:	វិធីសាស្ត្រគណនារំលស់
1-a method for calculating the depreciation rate. 2-the method used under declining balance method, in which the $R = 1 - \sqrt[n]{L/P}$, where P means the asset cost, L means the salvage value.		១-វិធីសាស្ត្រសំរាប់គណនាអត្រារំលស់ ។ ២-វិធីសាស្ត្រប្រើប្រាស់ ក្រោមវិធីសាស្ត្រសមតុល្យថយចុះលំដាប់តាមរូបមន្ត $R = 1 - \sqrt[n]{L/P}$ ដែល P ជាថ្លៃទ្រព្យសម្បត្តិ និង L ជាតម្លៃសំណល់ ។
T form account	:	សូមមើល T-account
theoretical amount	:	ចំនួនទ្រព្យសម្បត្តិតាមទ្រឹស្តី
the asset amount determined by an auditor after calculation and observation.		ចំនួនទ្រព្យសម្បត្តិកំណត់ដោយសវនករ បន្ទាប់ពីធ្វើការគណនានិងអង្កេតរូបរាង ។
theoretical concept	:	ទស្សនៈតាមទ្រឹស្តី
a concept accepted by accountants just because of its conformity with the principle of financial disclosure of private entities.		ទស្សនៈដែលទទួលយកដោយគណនេយ្យករ ដោយសារតែការអនុលោមតាមគោលការណ៍លាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុនឯកជន ។
theoretical depreciation	:	រំលស់តាមទ្រឹស្តី
a method under which depreciation is equal to the present value of the future income when using internal rate of return as the discount rate.		វិធីសាស្ត្រដែលរំលស់ស្មើតម្លៃបច្ចុប្បន្ននៃប្រាក់ចំណូលអនាគតនៅពេលប្រើប្រាស់អត្រាប្រាក់ចំណូលផ្ទៃក្នុង តាមអត្រាបញ្ចុះតម្លៃ ។
theory of accounts approach	:	ទ្រឹស្តីនៃវិធីសាស្ត្រគណនី
a method for establishing the accounting theory, which holds that the accounting equation must always be maintained.		វិធីសាស្ត្រសំរាប់បង្កើតទ្រឹស្តីគណនេយ្យ ដែលសមីការគណនេយ្យត្រូវបានរក្សា ។

third party recovery	: ការបានមកវិញនូវបំណុលភាគីទី៣ (តតិយជន)
the delinquent accounts receivable recovered by a collection agency for a fee.	គណនីត្រូវទារបានទូទាត់ដោយភ្នាក់ងារប្រមូលបំណុលដោយការកាត់កំរៃខ្លះ ។
third statement	: របាយការណ៍ហិរញ្ញវត្ថុសំរាប់ភាគីទី៣ (តតិយជន)
the third important financial statement, that is the statement of changes in financial position.	របាយការណ៍ហិរញ្ញវត្ថុសំខាន់សំរាប់ភាគីទី៣ ដែលជារបាយការណ៍បំរែបំរួលក្នុងស្ថានភាពហិរញ្ញវត្ថុ ។
three-account system	: ប្រព័ន្ធគណនីត្រីភាគ
1-invenrory system that maintains three accounts, namely sales account, purchases account, and last period inventories account. 2-the account system that classifies the accounts into three groups, assets and capital, revenue and expenditures, costs and income.	១-ប្រព័ន្ធសន្និធិដែលរក្សាគណនីចំនួនបីមានឈ្មោះគណនីលក់ គណនីទំនិញ និងការិយបរិច្ឆេទចុងក្រោយក្នុងគណនីសន្និធិ ។ ២-ប្រព័ន្ធគណនីដែលចាត់ថ្នាក់រាល់គណនីជាបីក្រុម មានទ្រព្យសម្បត្តិ និងមូលធនចំណូល ចំណាយ ថ្លៃដើម និងចំណូល ។
three-column cash book	: សៀវភៅសាច់ប្រាក់បីកូឡោន
a ledger that combines cash and deposit accounts into one account with three columns, namely, discounts, details and bank.	សៀវភៅធំដែលបញ្ចូលសាច់ប្រាក់ និងគណនីបញ្ញើទៅក្នុងគណនីតែមួយ ដោយមានបីកូឡោន មានឈ្មោះការបញ្ចុះថ្លៃ បរិយាយលំអិត និងធនាគារ ។
three-digit system	: ប្រព័ន្ធលេខបីខ្ទង់
the coding system that uses three digits to identify an account or an item.	ប្រព័ន្ធលេខកូដដែលប្រើប្រាស់លេខបីខ្ទង់ដើម្បីកំណត់គណនី ឬមុខទំនិញផ្សេងៗ ។
three-dimensional analysis	: ការវិភាគតាមទំហំបី
cost analysis in three elements, namely cost, department, and product.	ការវិភាគថ្លៃដើមតាមសមាសធាតុបី គឺថ្លៃដើម ផ្នែកគ្រប់គ្រង និងផលិតផល ។
three-division horizontal working paper	: ឯកសារការងារចែកជាបីកូឡោនផ្នែក
combined working paper that is divided into 3 columns the left column for the balance sheet, the middle column for the income statement, the right column for the statement of changes in financial position.	ឯកសារការងាររួមបញ្ចូលគ្នាចែកជាបីកូឡោនដែលកូឡោនខាងឆ្វេងសំរាប់តារាងតុល្យការ កូឡោនកណ្តាលសំរាប់របាយការណ៍ចំណូល និងកូឡោនខាងស្តាំសំរាប់បំរែបំរួលនៃស្ថានភាពហិរញ្ញវត្ថុ ។

three-division vertical working paper	:	ឯកសារការងារចែកជាបីកូឡេនបញ្ឈប់ត្រង់
a combined working paper which is divided into three stages, the upper part for the balance sheet, the middle part for the income statement, and the lower part for the statement of changes in financial position.		ឯកសារការងាររួមបញ្ចូលគ្នាដែលចែកចេញជាបីដំណាក់ : ផ្នែកខាងលើសំរាប់តារាងតុល្យការ ផ្នែកកណ្តាលសំរាប់របាយការណ៍ចំណូល និងផ្នែកខាងក្រោមសំរាប់របៀបបំប្លែងស្ថានភាពហិរញ្ញវត្ថុ។
three-ledger system	:	ប្រព័ន្ធសៀវភៅតំបី
the system which maintains 3 ledgers, the general ledger, the accounts receivable ledger and the accounts payable ledger.		ប្រព័ន្ធដែលរក្សាសៀវភៅតំបីចំនួនបី គឺសៀវភៅតំបត្រទូទៅ សៀវភៅតំបត្រគណនីត្រូវទារ និងសៀវភៅតំបត្រគណនីត្រូវសង។
three-way classification	:	ចំណាត់ថ្នាក់បីបែប
1-the classification of costs into manufacturing, selling, and general administration cost. 2-the classification of merchandise accounts into beginning stock, purchases and goods sold.		១-ចំណាត់ថ្នាក់ថ្លៃដើមនៅក្នុងរោងចក្រ ការលក់ និងថ្លៃដើមរដ្ឋបាលទូទៅ។ ២-ចំណាត់ថ្នាក់គណនីទំនិញលក់នៅក្នុងស្តុក ត្រាដំបូង ការទិញ និងលក់ទំនិញ។
three-way separation	:	ការបំបែកសន្និធិជាបីដំណាក់
additional separation of inventory into raw materials, work in process, and finished goods.		ការបំបែកសន្និធិជាបីដំណាក់ គឺវត្ថុធាតុដើម ការងារកំពុងដំណើរការ និងផលិតផលរួចរាល់។
thrift plan	:	ផែនការសំចៃ
defined contribution plan in which an employee contributes, usually on a before-tax basis, toward the ultimate benefits that will be provided. The employer agrees to match all or a portion of the employee's contributions.		ផែនការវិភាគទានកំណត់មួយដែលក្នុងនោះនិយោជិកផ្តល់វិភាគទានជាភ្លើងមុនមូលដ្ឋានបង់ពន្ធសំរាប់អត្ថប្រយោជន៍ប្រសើរបំផុតដែលត្រូវបានផ្តល់។ និយោជិកយល់ព្រមលែនកទុកមួយផ្នែក ឬទាំងអស់នៃវិភាគទានរបស់និយោជិក។
through-put accounting	:	គណនេយ្យកត់ត្រាតាមថ្លៃដើម
the accounting that recognizes costs by both the book of original entry and the balance sheet.		គណនេយ្យ ដែលទទួលស្គាល់ថ្លៃដើមតាមបញ្ជីកត់ត្រាចូលដំបូង និងតារាងតុល្យការ។
throwback dividend	:	ភាគលាភវិលត្រឡប់
any dividend paid in two months after the end of a tax year.		ភាគលាភដែលបង់ក្នុងរយៈពេលពីរខែ បន្ទាប់ពីការបញ្ចប់ឆ្នាំសារពើពន្ធ។

throwback rule	: វិធានប្រឆាំងការគេចពន្ធ
an anti-tax avoidance plan in order to tax the beneficiaries of complex trusts on delayed distributions of earnings, other than capital gains as if the beneficiary had received the earnings on a current basis.	ផែនការប្រឆាំងការគេចពន្ធដែសម្រាប់អ្នកទទួលបានប្រាក់ចំណូលនៃអត្ថប្រយោជន៍ប្រភេទស្មុគស្មាញ ដើម្បីដាក់កំរិតពន្ធចំពោះអត្ថប្រយោជន៍នៃអត្ថប្រយោជន៍ការបង្កើតលុយលើការពន្យារពេលបង្កើតទាននៃចំណូលក្រៅពីចំណូលមូលធនដែលអត្ថប្រយោជន៍បានទទួលចំណូលលើមូលដ្ឋានបច្ចុប្បន្ន។
tick mark (Fr. = marques de pointage)	: ការគូសចំណាំ
a symbol used in working papers by the auditor to indicate a specific step in the work performed.	សញ្ញាដែលប្រើប្រាស់ក្នុងឯកសារការងារដោយសវនករ ដើម្បីចង្អុលបង្ហាញជំហានជាក់លាក់នៃការងារដែលត្រូវបំពេញ។
till money	: សាច់ប្រាក់បំរុងទុក
1-cash kept by a cashier for daily disbursements. Also: vault cash. 2-cash reserve.	១-សាច់ប្រាក់រក្សាទុកដោយបេឡាសំរាប់ចំណាយប្រចាំថ្ងៃ។ ២-សាច់ប្រាក់បំរុងទុក។
time adjusted rate of return	: សូមមើល internal rate of return
time-adjusted revenue method	: វិធីសាស្ត្រចំណូលកែតម្រូវតាមពេលវេលា
the method for calculating depreciation cost based on the proportion of discounted revenue of each period.	វិធីសាស្ត្រសំរាប់គណនាថ្លៃរំលស់ផ្នែកលើសមាមាត្រនៃចំណូលបញ្ចុះថ្លៃតាមការិយបរិច្ឆេទនីមួយៗ។
time apportionment	: ការបែងចែកពេលវេលាបង់ពន្ធ
apportionment of income and expenses between two periods before and after the effective date of a new tax legislation.	ការបែងចែកប្រាក់ចំណូល ចំណាយរវាងពីរការិយបរិច្ឆេទមុន និងក្រោយតាមកាលបរិច្ឆេទចូលជាធរមានតាមច្បាប់ពន្ធទី១។
time-based cost	: ថ្លៃដើមផ្អែកតាមពេលវេលា
the cost that increases as the time passes.	ថ្លៃដើមដែលកើនឡើងតាមពេលវេលាកន្លងទៅ។
timeliness (Fr. = respect des délais)	: ភាពទាន់ពេលវេលា
the qualitative characteristic of accounting information that reaches the user in time to help the user in making a decision.	លក្ខណៈគុណភាពនៃព័ត៌មានគណនេយ្យដែលផ្តល់អោយអ្នកប្រើប្រាស់ទាន់ពេល ដើម្បីធ្វើការសម្រេចចិត្ត។
time note	: សូមមើល promisory note

time of supply	:	ពេលវេលាផ្គត់ផ្គង់
for value added tax purpose, the time of occurrence of a supply of goods or services.		ពេលវេលានៃការកើតឡើងលើការផ្គត់ផ្គង់ និងផ្តល់សេវាកម្ម ទំនិញសំរាប់គោលបំណង VAT ។
time-period concept	:	ទស្សនៈបែងចែកតាមការិយបរិច្ឆេទពេលវេលា
the idea that the life of a business is divisible into time periods of equal length.		ទស្សនៈនៃជីវិតអាជីវកម្មដែលអាចបែងចែកទៅតាមការិយបរិច្ឆេទពេលវេលាស្មើគ្នា។
times-fixed charges earned	:	ចំណូលថេរតាមពេល
net income before fixed charges and taxes divided by the fixed charges.		ចំណេញសុទ្ធមុនពេលបង់ពន្ធ និងបង់បន្ទុកថេរចែកនឹងបន្ទុកថេរ។
time sharing accounting	:	គណនេយ្យបែងចែកតាមពេលវេលា
methods and procedures for recognizing each client, recording usage time, storage, controlling errors, etc. when using a computer on time sharing basis.		វិធីសាស្ត្រ និងនីតិវិធីសំរាប់ទទួលស្គាល់អតិថិជននីមួយៗកត់ត្រាពេលវេលាប្រើប្រាស់ ការរក្សាទំនិញ (ឃ្លាំង) ការត្រួតពិនិត្យកំហុសអចេតនា។ល។ នៅពេលប្រើប្រាស់កុំព្យូទ័រលើមូលដ្ឋានបែងចែកពេលវេលា។
times interest earned	:	ចំណូលតាមពេលវេលា
operating interest divided by annual interest expense.		ការប្រាក់ប្រតិបត្តិចែកនឹងចំណាយការប្រាក់ប្រចាំឆ្នាំ។
times interest ratio	:	សូមមើល time interest earned
times preferred dividends earned	:	ចំណូលភាគលាភអាទិភាពតាមពេល
net income divided by annual preferred dividends.		ចំណេញសុទ្ធចែកនឹងភាគលាភអាទិភាពប្រចាំឆ្នាំ។
time value	:	តំលៃតាមពេលវេលា
excess of the price at which the company is merged over the price of its stock before merger.		ការលើសតំលៃមុនពេលក្រុមហ៊ុនត្រូវបញ្ចូលគ្នានៃតំលៃភាគហ៊ុន។
time value of money (Fr. = valeur de l'argent dans le temps)	:	តំលៃរូបិយវត្ថុតាមពេលវេលា
value that money can produce in a given period, often equals the future value in excess of the present value.		តំលៃដែលទឹកប្រាក់អាចផលិតក្នុងការិយបរិច្ឆេទផ្តល់អោយមួយ ហើយជាញឹកញយស្មើតំលៃអនាគតដែលលើសតំលៃបច្ចុប្បន្ន។
time weighted value of money	:	អត្រាផលតំលៃរូបិយវត្ថុតាមពេល
the value of money taking into account the rate of return it will earn and the length of time for which it will be used.		តំលៃទឹកប្រាក់ នៃអត្រាចំណូលរកបាន និងរយៈពេលនៃការប្រើប្រាស់វា។

timing classification	:	ចំណាត់ថ្នាក់ថ្លៃដើមតាមពេលវេលា
classifying cost into period cost and product cost.		ចំណាត់ថ្នាក់ថ្លៃដើមទៅក្នុងថ្លៃផលិតផល និងថ្លៃការិយបរិច្ឆេទ ។
timing error	:	កំហុសអចេតនាតាមពេលវេលា
the error incurred in one accounting period but the effect of which is reflected in another period.		កំហុសអចេតនាដែលកើតឡើងនៅក្នុងការិយបរិច្ឆេទណាមួយ មួយ ប៉ុន្តែផលប៉ះពាល់វាកើតឡើងនៅការិយបរិច្ឆេទមួយទៀត ។
title of accounts method	:	សូមមើល account method
title of statement	:	សូមមើល heading
tolerable error	:	សូមមើល tolerable misstatement
tolerable misstatement	:	កំហុសដែលអាចអត់ឱនបាន
the maximum monetary misstatement that may exist without causing the financial statements to be materially misstated.		ការបង្ហាញខុសជាអតិបរមាគិតជាទឹកប្រាក់ដែលអាចកើតមានឡើងមិនបណ្តាលអោយរបាយការណ៍ហិរញ្ញវត្ថុមានការបង្ហាញខុសជាសារវន្ត ។
tolerable rate	:	អត្រាអាចអត់ឱនបាន
maximum rate of deviation from a control structure policy or procedure that an auditor is willing to accept without modifying the planned assessed level of control risk.		អត្រាអតិបរមានៃគំលាតពិនិត្យវិធី ឬគោលនយោបាយ រចនាសម្ព័ន្ធគ្រួតពិនិត្យ ដែលសវនករមានបំណងទទួលយកដោយគ្មានការកែសម្រួលកំរិតប៉ាន់ស្មានតាមផែនការ នៃហានិភ័យគ្រួតពិនិត្យ ។
top line	:	ផលចំណូលបង្ហាញនៅបន្ទាត់ទី១
sales or revenue as it is shown at the first line of an income statement.		ចំណូលពីការលក់ ឬចំណូលដែលបង្ហាញនៅបន្ទាត់ទី១នៃរបាយការណ៍ចំណូល ។
top office expense	:	ចំណាយរបស់មន្ត្រីថ្នាក់ខ្ពស់
an expense incurred in the top office of a business, e. g. the president's salaries.		ចំណាយដែលកើតឡើងនៅការិយាល័យថ្នាក់ខ្ពស់នៃអាជីវកម្មដូចជា ប្រាក់បៀវត្សរបស់ប្រធាន ។
total account	:	សូមមើល controlling account
total assets	:	ទ្រព្យសកម្មសរុប
total amount of the assets of an organization.		ចំនួនសរុបនៃទ្រព្យសម្បត្តិរបស់អង្គភាព ។
total brought forward	:	ចំនួនយោងមកពីមុន
total of a column brought from the previous page in a ledger.		ចំនួនសរុបដែលយោងលើទំព័រមុនក្នុងសៀវភៅធំ ។

total carried down	:	ចំនួនយោងទៅមុខ
the column total brought forward to the next page in a ledger.		ចំនួនសរុបយោងទៅទំព័របន្ទាប់ក្នុងសៀវភៅធំ ។
total cash flow	:	លំហូរសាច់ប្រាក់សរុប
total cash flow from all sources.		ចរន្តនាសាច់ប្រាក់សរុបពីគ្រប់ប្រភព ។
total consolidated asset	:	ទ្រព្យសកម្មបញ្ចូលគ្នាសរុប
consolidated asset plus una-mortized goodwill.		ទ្រព្យសម្បត្តិបញ្ចូលគ្នាបូកនឹងតំលៃកេរ្តិ៍ឈ្មោះមិនទាន់ដករំលស់សង ។
total cost	:	ថ្លៃដើមសរុប
1-total costs including manu-facturing cost and selling and distribution costs. 2-purchas-ing cost + storage cost + ordering cost + cost of not carrying.		១-ថ្លៃដើមសរុប រួមបញ្ចូលថ្លៃដើមរោងចក្រ ការលក់ និងថ្លៃដើមចែកចាយ ។ ២-ថ្លៃដើមទិញ + ថ្លៃដើមរក្សាទុក + ថ្លៃដើមបញ្ជាទិញ + ថ្លៃដើមមិនបានដឹកជញ្ជូន ។
total costing	:	សូមមើល absorption costing
total cost of ownership	:	ថ្លៃដើមកម្មសិទ្ធិសរុប
purchase price plus additio-nal costs of an asset.		ថ្លៃទិញ បូកនឹងថ្លៃដើមបន្ថែមនៃទ្រព្យសកម្ម ។
total cost ownership	:	ថ្លៃដើមកម្មសិទ្ធិសរុប
tracing costs to a person or organization responsible for costs related to their des-ignated products, services and/or customers.		ថ្លៃដើមគិតចាប់ពីបុគ្គល ឬក្រុមហ៊ុនដែលទទួលខុសត្រូវសំរាប់ថ្លៃដើមពាក់ព័ន្ធផលិតផល សេវាកម្ម និងអតិថិជន ។
total cost per unit	:	ថ្លៃដើមសរុបក្នុងមួយឯកតា
sum of the average cost of each process or each elem-ent under process costing.		ចំនួនសរុបនៃថ្លៃដើមមធ្យមរបស់ដំណើរការ ឬសមាសធាតុនីមួយៗក្រោមថ្លៃដើមដំណើរការ ។
total debt to total assets	:	បំណុលសរុបធៀបទ្រព្យសកម្មសរុប
a ratio calculated by adding shore-term and long-term debt, and then dividing by a company's total assets.		អនុបាតគណនាដោយបន្ថែមបំណុលរយៈពេលវែង ឬខ្លី បន្ទាប់មកចែកនឹងទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន ។
total depreciation	:	សូមមើល accumulated depreciation

total direct labor cost variance	:	តំលាតថ្លៃដើមពលកម្មផ្ទាល់សរុប
the difference between standard direct labor cost for the good units produced and the actual direct labor costs incurred.		ភាពខុសគ្នារវាងថ្លៃដើមពលកម្មផ្ទាល់តាមស្តង់ដារសំរាប់រាល់ឯកតាទំនិញបានផលិត និងថ្លៃដើមពលកម្មផ្ទាល់ជាក់ស្តែងកើតឡើង។
total direct materials cost variance	:	តំលាតថ្លៃដើមវត្ថុធាតុដើមផ្ទាល់សរុប
the difference between standard cost for direct materials and the actual cost incurred for those items.		ភាពខុសគ្នារវាងថ្លៃដើមផ្ទាល់របស់វត្ថុធាតុដើមតាមស្តង់ដារ និងថ្លៃដើមកើតឡើងជាក់ស្តែង។
total enterprise value	:	តំលៃសហគ្រាសសរុប
calculated as market capitalization + interest bearing debt + preferred stock - excess cash.		គណនាតាមមូលធនទីផ្សារ + ការប្រាក់លើបំណុលខ្ចី + ភាគហ៊ុនអាទិភាព - សាច់ប្រាក់លើស។
total equity	:	ទ្រព្យសរុបសុទ្ធ , មូលធនផ្ទាល់សរុប
1-equity		១-មូលធនផ្ទាល់
2-net worth.		២-ទ្រព្យសរុបសុទ្ធ
total factor productivity	:	សូមមើល productivity
total fixed cost	:	ថ្លៃដើមថេរសរុប
1-the sum of all fixed costs.		១-ចំនួនសរុបនៃគ្រប់ថ្លៃដើមថេរ
2-the a in the cost volume formula: $f = a + bx$.		២-ថ្លៃដើមតាមរូបមន្ត $f = a + bx$
total income	:	ចំណូលសរុប
sum of all income subject to tax.		ចំនួនសរុបនៃគ្រប់ចំណូលដែលត្រូវបង់ពន្ធ។
total inventory method	:	វិធីសាស្ត្រវាយតំលៃសន្និធិសរុប
the method of applying the lower-of-cost-or-market method to inventory pricing.		វិធីសាស្ត្រនៃការអនុវត្តវិធីសាស្ត្រតាមតំលៃទីផ្សារ ឬវិធីសាស្ត្រថ្លៃដើមទាបដើម្បីកំណត់តំលៃសន្និធិ។
total liabilities	:	បំណុលសរុប
the sum of the current liabilities and long-term liabilities as listed on the balance sheet.		ចំនួនសរុបនៃបំណុលចរន្ត និងបំណុលរយៈពេលវែងដែលបង្ហាញក្នុងតារាងតុល្យការ។
total loss	:	ការខាតបង់សរុប
damage to such an extent that it cannot be rebuilt or repaired to equal its condition prior to the loss.		ការខូចខាតដល់កម្រិតមួយដែលវាមិនអាចសាងសង់ ឬជួសជុលវិញដូចលក្ខណៈដើមមុនការខាតបង់។

total manufacturing cost	:	ថ្លៃដើមផលិតកម្មសរុប
total cost of direct materials, direct labor, and manufacturing overhead incurred and charged to production in a given period.		ថ្លៃដើមសរុបនៃវត្ថុធាតុដើមផ្ទាល់ ពលកម្មផ្ទាល់ និងថ្លៃផ្សេងៗ របស់រោងចក្រដែលកើតឡើង និងបញ្ចូលក្នុងផលិតផលក្នុង ការិយបរិច្ឆេទជាក់លាក់មួយ ។
total manufacturing overhead variance	:	គំណាតថ្លៃដើមបន្ទាប់បន្សំផលិតកម្មសរុប
the difference between the actual manufacturing overhead costs incurred and the standard manufacturing overhead costs applied to production using the standard variable and fixed manufacturing overhead rates.		ភាពខុសគ្នារវាងថ្លៃដើមផលិតបន្ទាប់បន្សំជាក់ស្តែងដែលកើត ឡើង និងថ្លៃដើមផលិតផលបន្ទាប់បន្សំតាមស្តង់ដារដែលអនុវត្ត លើផលិតកម្ម ហើយប្រើប្រាស់គំណាតស្តង់ដារ និងអត្រាថ្លៃដើម ផលិតបន្ទាប់បន្សំថេរ ។
total process cost	:	ថ្លៃដើមតាមដំណើរការសរុប
the sum of the cost of each process under process costing.		ចំនួនសរុបនៃថ្លៃដើមដំណើរការនីមួយៗ ក្រោមថ្លៃដើមសំរាប់ ដំណើរការ ។
total profit	:	ប្រាក់ចំណេញសរុប
1-the sum of profits of all departments or all subsidiaries. 2-the accumulated profits from the set-up of the business till now.		១-ចំនួនប្រាក់ចំណេញសរុបបានមកពីគ្រប់ផ្នែក ឬសាខា។ ២-ប្រាក់ ចំណេញបង្កបង្កើតបានមកតាំងពីការបង្កើតអាជីវកម្មដំបូងរហូតដល់ បច្ចុប្បន្ន ។
total return	:	ចំណូលសរុប
1-the investment return including income from dividends and interest, as well as appreciation in the price of the securities. 2-for bonds held to maturity, discount rate at which the initial investment in the bond will grow to the total value available at maturity with interim cash flows invested at an assumed reinvestment rate.		១-ចំណូលវិនិយោគរួមមានចំណូលពីភាគលាភ និងការប្រាក់ព្រម ទាំងការកើនតម្លៃនៃសញ្ញាប័ណ្ណ ។ ២-សំរាប់មូលប័ត្រកំណត់ អាយុកាល អត្រាបញ្ចុះតម្លៃដែលក្នុងនោះការវិនិយោគដំបូង របស់មូលប័ត្រនឹងកើនឡើងដល់តម្លៃសរុបនៃអាយុកាល ជាមួយ ចលនាសាច់ប្រាក់បណ្តោះអាសន្ននៅអត្រាវិនិយោគឡើងវិញដែល ប្រើប្រាស់ ។
total revenue	:	ផលចំណូលសរុប
total sales revenue and revenue from other sources for a particular period.		ចំណូលពីការលក់សរុប និងចំណូលពីប្រភពផ្សេងៗសំរាប់ការិ - យបរិច្ឆេទជាក់លាក់ ។
total risk	:	ហានិភ័យសរុប
the sum of systematic risk and unsystematic risk.		ចំនួនសរុបនៃហានិភ័យប្រព័ន្ធ និងហានិភ័យមិនមែនប្រព័ន្ធ ។

total shareholder return	:	ផលសរុបរបស់ម្ចាស់ភាគហ៊ុន
1-the total return of a stock to investors (capital gain plus dividends). 2-internal rate of return of cash flows to an investor in its holding period.		១-ចំណូលសរុបនៃភាគលាភរបស់អ្នកវិនិយោគ (ចំណូលមូល-ធន + ភាគលាភ) ។ ២-អត្រាចំណូលផ្ទៃក្នុងនៃចលនាសាច់ប្រាក់របស់អ្នកវិនិយោគនៅក្នុងការិយបរិច្ឆេទវិនិយោគ ។
total tax bill	:	សូមមើល tax liability
total unstated interest	:	ការប្រាក់សរុបមិនបានចែងក្នុងកិច្ចសន្យា
present value of all imputed interest from a deferred payment sales contract.		តំលៃបច្ចុប្បន្ននៃការប្រាក់បន្តកទាំងអស់ចាប់តាំងពីការពន្យារពេលកិច្ចសន្យាលក់ ។
total variable cost	:	ថ្លៃដើមអថេរសរុប
a cost that varies in total in direct proportion to changes in activity.		ថ្លៃដើមដែលប្រែប្រួលនៅក្នុងចំណែកផ្ទាល់ ដើម្បីផ្លាស់ប្តូរសកម្មភាព ។
total work cost	:	សូមមើល gross cost of production
Totten trust	:	ទឹកប្រាក់ក្នុងគណនីសំរាប់ផ្ទេរសិទ្ធិអោយបុគ្គលណាមួយ
a bank account the balance in which will be left to a beneficiary should the account holder die.		គណនីធនាគារដែលសមតុល្យរបស់វាត្រូវបានរក្សាទុកទៅអត្ត-គាហកណាមួយ បើសិនម្ចាស់គណនីនេះត្រូវទទួលមរណភាព ។
trace (Fr. = suivre)	:	ពិនិត្យតាមដាន , អង្កេត , កំណត់ថ្លៃតាមសកម្មភាព
1-to determine if the financial statement item has been handled according to the corporate or accounting policy. 2-to assign cost to an activity or a cost object using an observable measure of the consumption of resources by an activity.		១-កំណត់ថាតើរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំស្របទៅតាមគោលនយោបាយធុនក្រុមហ៊ុន ឬសាជីវកម្មឬទេ ។ ២-កំណត់ថ្លៃទៅតាមសកម្មភាព ឬកម្មវត្ថុថ្លៃដើមដោយប្រើប្រាស់រង្វាស់អង្កេតលើការប្រើប្រាស់ធនធានតាមសកម្មភាព ។
traceability	:	ការកំណត់ ឬបែងចែកថ្លៃដើមទៅតាមការងារ
assignment of costs to a segment based on a definable set of cause-effect relationships.		ការរៀបចំថ្លៃដើមទៅតាមផ្នែក ផ្អែកលើការកំណត់ជាក់លាក់នៃទំនាក់ទំនងមូលហេតុ និងផល ។
traceable cost	:	សូមមើល direct cost
tracing backward	:	សូមមើល test of existence
tradeable asset	:	ទ្រព្យសកម្មដែលអាចលក់ដោយស្រួលលើទីផ្សារ

trade asset	:	ទ្រព្យសកម្មពាណិជ្ជកម្ម
an asset used in or derived from the company's activity.		ទ្រព្យសកម្មដែលប្រើប្រាស់ ឬបានមកពីសកម្មភាពរបស់ក្រុមហ៊ុន ។
trade balance	:	សូមមើល balance of trade
trade certificate	:	វិញ្ញាបនបត្រពាណិជ្ជកម្ម, អប្បហារពាណិជ្ជកម្ម
a certificate is sued by the Registrar of Companies enabling a company to do business.		វិញ្ញាបនបត្រដែលចេញផ្សាយដោយផ្នែកចុះបញ្ជីក្រុមហ៊ុន ដើម្បីអនុញ្ញាតអោយធ្វើអាជីវកម្ម ។
trade deficit	:	ឱនភាពពាណិជ្ជកម្ម
negative balance of trade, i.e. exports exceeds imports.		អវិជ្ជមាននៃជញ្ជីងពាណិជ្ជកម្ម ឧទា. ការនាំចេញលើសការនាំចូល ។
trade discount	:	ការបញ្ចុះថ្លៃពាណិជ្ជកម្ម, អប្បហារពាណិជ្ជកម្ម
reduction of the list price in return for purchase in large quantities.		ការកាត់បន្ថយថ្លៃទិញជាផ្លូវក្នុងការទិញបរិមាណច្រើន ។
trade fixture	:	គ្រឿងបំពាក់បំរើអោយពាណិជ្ជកម្ម
the fixture installed in a premise for the use in a trade or business.		គ្រឿងបំពាក់ដែលតំឡើងក្នុងទីធ្លាសំរាប់ប្រើប្រាស់ក្នុងពាណិជ្ជកម្ម ឬអាជីវកម្ម ។
trade-in allowance	:	ការបញ្ចុះតម្លៃដោយទិញប្តូរទំនិញ
a price reduction for turning in an old item when buying a new item.		ការកាត់បន្ថយតម្លៃសំរាប់ទិញទំនិញថ្មីដោយប្តូរទំនិញចាស់ ។
trade liberalization	:	សេរីភាវូបនីយកម្មពាណិជ្ជកម្ម
multilateral reduction in tariffs and other measures that restrict international trade.		ការបន្ថយពហុភាគីលើតារាងពន្ធ និងវិធានដទៃដែលជារាំងពាណិជ្ជកម្មអន្តរជាតិ ។
trade-off in cost	:	ការដោះដូរទំនិញក្នុងថ្លៃដើម
the situation under which the cost of carrying increases while the cost of not carrying decreases.		ស្ថានភាពដែលថ្លៃដឹកជញ្ជូនកើនឡើងនៅពេលដែលថ្លៃដើមមិនពាក់ព័ន្ធដឹកជញ្ជូនថយចុះ ។
trade payables turnover period	:	ការិយបរិច្ឆេទផលបរបរលើបំណុលពាណិជ្ជ
calculated as (bills payable + accounts payable) + daily sales.		គណនាតាមរូបមន្ត: (បំណុលត្រូវសង + បំណុលត្រូវទាវ) / ចំណូលលក់ប្រចាំថ្ងៃ ។

trade surplus	:	អតិរេកពាណិជ្ជកម្ម
positive balance of trade, i. e. exports exceeds imports.		ភាពវិជ្ជមាននៃជញ្ជីងពាណិជ្ជកម្ម ឧទា. ការនាំចេញលើសការនាំចូល ។
trade working capital	:	មូលធនបរិច្ចាគពាណិជ្ជកម្ម
the difference between current assets and current liabilities directly associated with daily business operations.		ភាពខុសគ្នារវាងទ្រព្យសកម្មចរន្ត និងបំណុលចរន្តដែលទាក់ទងដោយផ្ទាល់ជាមួយប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ។
trading book	:	សៀវភៅពាណិជ្ជកម្ម
1-portion of a bank's balance sheet for trading activities. 2- the portfolio of financial instruments held by a brokerage or bank.		១-ផ្នែកនៃតារាងតុល្យការធនាគារសំរាប់សកម្មភាពពាណិជ្ជកម្ម ។ ២-ស្បាយមូលបត្រនៃឧបករណ៍ហិរញ្ញវត្ថុ គ្រប់គ្រងដោយអ្នកគូកដេ ឬធនាគារ ។
trading capital	:	មូលធនពាណិជ្ជកម្ម
sum of fixed capital and liquid capital.		ចំនួនសរុបនៃមូលធនថេរ និងមូលធនបរិច្ចាគ ។
trading cost	:	ថ្លៃដើមពាណិជ្ជកម្ម
the cost of making a securities trade including both the commission and the bid/ask spread.		ថ្លៃដាក់សំណើការលក់មូលបត្រ រួមមានកំរៃជើងសារ និងគំណាត់លៃលក់ ។
trading difference	:	សូមមើល balance of trade
trading loss	:	ការខាតក្នុងពាណិជ្ជកម្ម
expenses in a trade exceed receipts.		ការចំណាយក្នុងអាជីវកម្មលើសចំណូល ។
trading profit	:	ចំណេញក្នុងពាណិជ្ជកម្ម
1-profit on an investment position held for less than one year, taxed as ordinary income. 2-gross profit. 3-operating income.		១-ប្រាក់ចំណេញលើស្ថានភាពវិនិយោគ សំរាប់ដំណើរការតិចជាងមួយឆ្នាំ និងបង់ពន្ធតាមចំណូលធម្មតា ។ ២-ចំណេញដុស ៣-ចំណូលប្រតិបត្តិការ ។
trading profit and loss account	:	សូមមើល income statement
trading securities	:	មូលបត្រពាណិជ្ជកម្ម
traditional allowance	:	ប្រាក់ផ្តល់បន្ថែមតាមប្រពៃណី
allowance given to married women in 1990 if their husbands were on low income.		ទឹកប្រាក់ដែលផ្តល់អោយស្ត្រីបានរៀបការក្នុងឆ្នាំ១៩៩០ បើសិនប្តីពួកគេមានចំណូលទាប ។

traditional cost allocation	:	ការបែងចែកថ្លៃដើមតាមទំលាប់ ឬប្រពៃណី
allocating the indirect cost without using cost driver.		ការបែងចែកថ្លៃដើមមិនផ្ទាល់ ដោយគ្មានប្រើប្រាស់កម្លាំងថ្លៃដើម ។
traditional costing	:	សូមមើល absorption costing
traditional form of cost ascertainment	:	ការបញ្ជាក់ថ្លៃដើមតាមទំរង់ប្រពៃណី
a method for determining the fixed and variable behavior of cost by verifying the invoices.		វិធីសាស្ត្រសំរាប់កំណត់លក្ខណៈថ្លៃដើមថេរ និងប្រែប្រួលដោយពិនិត្យលើវិក្កយបត្រ ។
traditional lifo	:	វិធីសាស្ត្រសន្និធិចូលក្រោយចេញមុន
lifo that applies to each unit of inventory items.		វិធីសាស្ត្រសន្និធិទំនិញចូលក្រោយ លក់មុន (lifo) ដែលត្រូវអនុវត្តគ្រប់ប្រភេទនៃសន្និធិ ។
transactional stage	:	ដំណាក់កាលនៃប្រតិបត្តិការទទួលបាន
a period in which a company tries to acquire or establish another company, the expenses incurred are not deductible.		ការិយបរិច្ឆេទដែលក្នុងនោះ ក្រុមហ៊ុនមួយបានខិតខំព្យាយាមទទួលទិញ ឬបង្កើតក្រុមហ៊ុនមួយទៀត តែចំណាយកើតឡើងមិនបានកាត់បន្ថយ ។
transaction approach	:	វិធីសាស្ត្រកម្មលើប្រតិបត្តិការទ្រព្យសម្បត្តិដែលអោយផលទាប
an audit procedure that predominates in the examination of physical assets as a result of low turnover, all transactions are verified completely.		នីតិវិធីសាស្ត្រកម្មដែលគ្របដណ្តប់លើសលប់ក្នុងការពិនិត្យលើទ្រព្យសម្បត្តិរូបវន្តនៅពេលប្រាក់ចំណូលទាប ហើយគ្រប់ប្រតិបត្តិការត្រូវបានពិនិត្យលំអិតពេញលេញ ។
transaction balance	:	សមតុល្យនៃប្រតិបត្តិការ
the balance of cash or other current assets that must be maintained for the need of operations.		សមតុល្យនៃសាច់ប្រាក់ ឬទ្រព្យសម្បត្តិចរន្តដទៃទៀតដែលត្រូវរក្សាទុកសំរាប់តម្រូវការប្រតិបត្តិការអាជីវកម្ម ។
transaction documents	:	ឯកសារអំពីប្រតិបត្តិការ
written record, either hand-written or prepared mechanically for every transaction taking place in a business.		ការកត់ត្រាជាលាយលក្ខណ៍អក្សរ ឬរៀបចំរៀបរៀងមេកានិចសំរាប់គ្រប់ប្រតិបត្តិការដែលកើតឡើងក្នុងអាជីវកម្ម ។
transaction in securities (Fr. = opérations sur titres)	:	ការទិញលក់នៃមូលបត្រ, ប្រតិបត្តិការមូលបត្រ
transaction method	:	វិធីសាស្ត្រកំណត់អត្រាប្តូរប្រាក់តាមថ្លៃប្រតិបត្តិការ
the method for reporting the currency gains and losses under which each transaction is reported on the basis of exchange rates prevailing at the time of transaction.		វិធីសាស្ត្រសំរាប់រាយការណ៍អំពីការខាត ឬការទទួលបានផលចំណូលជារូបិយប័ណ្ណ ដែលក្នុងនោះប្រតិបត្តិការនីមួយៗត្រូវបានកត់ត្រាតាមមូលដ្ឋានអត្រាប្តូរប្រាក់កើតមាននៅពេលប្រតិបត្តិការ ។

transaction review	:	ការត្រួតពិនិត្យឡើងវិញលើប្រតិបត្តិការ
reexamination of transactions by auditors.		ការត្រួតពិនិត្យឡើងវិញដោយសវនករលើប្រតិបត្តិការ ។
transactions cost	:	ថ្លៃដើមប្រតិបត្តិការ
the cost incurred in the performance of a transaction, e.g. cost of obtaining information about the price, quality, usefulness, etc.		ថ្លៃដើមកើតឡើងនៅក្នុងប្រតិបត្តិការ ឧទា. ថ្លៃទទួលព័ត៌មានអំពីតម្លៃ គុណភាព និងអត្ថប្រយោជន៍ ។ល។
transaction system	:	ប្រព័ន្ធប្រតិបត្តិការ
a system in which inventory taking is made only when there have been quite a number of transactions incurred.		ប្រព័ន្ធមួយដែលក្នុងនោះការរាប់សន្និធិត្រូវបានធ្វើឡើងនៅពេលណាដែលចំនួនប្រតិបត្តិការកើតឡើងច្រើន ។
transaction trail	:	ឯកសារកត់ត្រាប្រតិបត្តិការ
the chains of evidence provided through coding, cross references, and documentation connecting accounting balances and other summary results with original transactions and calculations.		ភាពប្រទាក់គ្នានៃភស្តុតាងដែលផ្តល់តាមរយៈលេខកូដ លេខយោង និងឯកសារពាក់ព័ន្ធសមតុល្យគណនេយ្យ និងលទ្ធផលសង្ខេបផ្សេងៗមានភ្ជាប់ជាមួយនូវការគណនា និងប្រតិបត្តិការដើមដំបូង ។
transfer	:	ការផ្ទេរប្រាក់
movement of money between government and proprietary funds.		ចលនានៃទឹកប្រាក់រវាងរដ្ឋាភិបាល និងមូលនិធិទូទៅ ។
transfer cost	:	ថ្លៃដើមបង្វែរ , ថ្លៃដើមតាមបញ្ជី
1-the cost that a department accepts for items supplied by other departments. 2-book cost.		១-ថ្លៃដើមដែលផ្នែកមួយទទួលស្គាល់សំរាប់ទំនិញផ្គត់ផ្គង់ដោយផ្នែកដទៃទៀត ។ ២-ថ្លៃដើមតាមបញ្ជី ។
transfer-in cost	:	សូមមើល transferred-in cost
transfer payment	:	ការទូទាត់ផ្ទេរ, ចំណាយផ្លាស់ទីកន្លែង
1-the funding by the federal government to the provinces and territories. 2-flow of income which represents a change in the distribution of national wealth but not compensation for current contribution to the production process.		១-មូលនិធិរបស់រដ្ឋាភិបាលសហព័ន្ធផ្ទេរទៅអោយខេត្ត ឬទឹកដីស្វ័យ័ត ។ ២-ចលនានៃចំណូលដែលបង្ហាញការប្រែប្រួលនៅក្នុងការបែងចែកទ្រព្យសម្បត្តិជាតិ ប៉ុន្តែមិនអាចទូទាត់សំរាប់វិភាគទានបច្ចុប្បន្នទៅកាន់ដំណើរការផលិតកម្ម ។

transfer pricing	: ការកំណត់ថ្លៃផ្ទេរ ឬផ្លាស់ទីកន្លែង
the pricing where one service department within a company charges for the use of its services by other divisions of the company either at the cost or some agreed formula.	តំលៃដែលផ្នែកផ្តល់សេវាមួយក្នុងក្រុមហ៊ុនកំណត់ថ្លៃសំរាប់ការប្រើប្រាស់សេវាដោយផ្នែកផ្សេងៗក្នុងក្រុមហ៊ុនតាមរូបមន្តយល់ព្រមគ្នា។
transferred basis	: មូលដ្ឋានកំណត់ថ្លៃផ្ទេរ
the basis of property determined by reference to the basis of property in the hands of the transferee.	មូលដ្ឋាននៃទ្រព្យសម្បត្តិកំណត់តាមមូលដ្ឋានទ្រព្យសម្បត្តិនៅក្នុងដៃនៃអ្នកត្រូវផ្ទេរអោយ។
transferred-in cost	: ថ្លៃដើមត្រូវផ្ទេរពីដំណើរការផលិតកម្មមុន
the cost of the previous process transferred as an input into this production process.	ថ្លៃដើមនៃដំណើរការពីមុនដែលផ្ទេរទៅជាធាតុចូលនៅក្នុងដំណើរការផលិតកម្ម។
transferred-out cost	: ថ្លៃដើមផ្ទេរទៅដំណើរការផលិតកម្មបន្ទាប់
the cost of current process transferred to the next process under process costing.	ថ្លៃដើមនៃដំណើរការបច្ចុប្បន្នដែលផ្ទេរទៅដំណើរការបន្ទាប់ក្រោមការកំណត់ថ្លៃដំណើរការ។
transfer slip	: ឯកសារបញ្ជាក់ពីផ្ទេរប្រាក់
a slip other than the cash receipts and cash disbursements slips.	ឯកសារផ្ទេរក្រៅពីចំណូលសាច់ប្រាក់ និងចំណាយសាច់ប្រាក់។
transfer to other account	: ការផ្ទេរប្រាក់ទៅគណនីផ្សេង
the amount of inventory transferred to another account for calculation of cost of goods sold.	ចំនួនសន្និធិផ្ទេរទៅគណនីផ្សេងសំរាប់គណនាថ្លៃដើមទំនិញលក់។
transfer variance	: គំហកាសនៃការផ្ទេរថ្លៃដើម
difference between the actual cost and standard cost transferred to the next process under process costing.	ភាពខុសគ្នារវាងថ្លៃដើមជាក់ស្តែង និងថ្លៃដើមស្តង់ដារដែលផ្ទេរទៅដំណើរការបន្ទាប់ ក្រោមការគិតគូរថ្លៃដើមដំណើរការ។
transfer voucher	: សូមមើល transfer slip
transformation of cost	: ការផ្លាស់ប្តូរថ្លៃដើម
the change of cost behavior from fixed cost to variable cost, or vice versa.	ការប្រែប្រួលនៃធុរិតថ្លៃដើមពីថេរទៅថ្លៃដើមអថេរ ឬផ្ទុយមកវិញ។

transit account	:	គណនីចំលង ឬគណនីរងចាំ
1-an account for recording goods or accounts in transit when a branch is using independent accounting system. 2-suspense account.		១-គណនីសំរាប់កត់ត្រាទំនិញ ឬគណនីនៅក្នុងការបំបែងនៅពេលសាខាក្រុមហ៊ុនកំពុងប្រើប្រាស់ប្រព័ន្ធគណនេយ្យឯករាជ្យ។ ២-គណនីរងចាំជំរះ។
transitory income	:	ចំណូលបណ្តោះអាសន្ន
1-current income minus permanent income. 2-windfall profit.		១-ចំណូលចរន្តដកចំណូលអចិន្ត្រៃយ៍។ ២-ចំណូលដោយចៃដន្យ ឬសំណាង។
translation	:	ការផ្លាស់ប្តូររបាយការណ៍ពីរូបិយប័ណ្ណទៅជារូបិយវត្ថុ
changing functional currency statements back to home currency statements.		ការផ្លាស់ប្តូររបាយការណ៍ពីរូបិយប័ណ្ណមុខងារទៅជារបាយការណ៍រូបិយវត្ថុម្ចាស់ផ្ទះ។
translation adjustment	:	ការកែតម្រូវលើអត្រាប្តូរប្រាក់
the amount to balance the accounts due to translation gain or loss.		ចំនួនទឹកប្រាក់សំរាប់បំពេញសមតុល្យគណនី ដោយសារតែការប្តូរប្រាក់ខាត ឬចំណេញ។
translation exposure	:	សូមមើល accounting exposure
translation exposure accounting	:	សូមមើល foreign exchange accounting
translation gain	:	ការទទួលផលពីអត្រាប្តូរប្រាក់
the gain from the translation of foreign subsidiary financial statements into home currency when the exchange rate is favorable.		ការទទួលផលចំណូលពីបំប្លែងរបាយការណ៍ហិរញ្ញវត្ថុសាខាបរទេសទៅជារូបិយវត្ថុក្នុងប្រទេស នៅពេលអត្រាប្តូរប្រាក់មានស្ថានភាពល្អ។
translation loss	:	ការខាតបង់ពីអត្រាប្តូរប្រាក់
the loss from translation of foreign subsidiary financial statements back to home currency due to fluctuation in the exchange rates.		ការខាតបង់ពីបំប្លែងរបាយការណ៍ហិរញ្ញវត្ថុសាខាបរទេសទៅរូបិយប័ណ្ណក្នុងប្រទេស ដោយសារតែការធ្លាក់ចុះនៃអត្រាប្តូរប្រាក់។
translation of account balances	:	ការផ្លាស់ប្តូរសមតុល្យគណនីជារូបិយប័ណ្ណមករូបិយវត្ថុ
the translation of the foreign subsidiary's account balances back to the home currency.		ការផ្លាស់ប្តូរសមតុល្យគណនីនៃសាខាបរទេសទៅជារូបិយវត្ថុក្នុងស្រុក។
transnational accounting	:	សូមមើល international accounting

transportation expense	:	ចំណាយលើការដឹកជញ្ជូន
1-the cost of transportation when a taxpayer is not traveling away from home. 2-cost of moving products from one place to another.		១-ថ្លៃដឹកជញ្ជូននៅពេលអ្នកបង់ពន្ធមិនធ្វើដំណើរឆ្ងាយពីផ្ទះ ។ ២-ថ្លៃចរាចរទំនិញពីកន្លែងមួយទៅកន្លែងមួយទៀត ។
transportation in	:	សូមមើល freight-in
transportation ratio	:	អនុបាតដឹកជញ្ជូន
of railroad companies, total expenses incurred in moving trains divided by gross revenue.		ចំណាយសរុបកើតឡើងក្នុងដំណើរការចង្ហែងចែកនឹងចំណូល ចរន្ត (សំរាប់ក្រុមហ៊ុនផ្លូវដែក) ។
traveling audit	:	សវនកម្មតាមសាខារបស់អង្គភាពរងសវនកម្ម. សវនកម្ម តាមការផ្លាស់ប្តូរទីតាំង
auditing of the branches, in which the auditor must travel to the places where the branches reside.		សវនកម្មលើសាខាដែលសវនករត្រូវធ្វើដំណើរទៅកាន់ទីកន្លែង ដែលសាខានោះតាំងនៅ ។
traveling auditor	:	សវនករបំពេញការងារតាមទីកន្លែងនានា
1-one who performs audit of branches. 2-a CPA who performs field audit for a client on a continuous basis.		១-សវនករដែលបំពេញការងារសវនកម្មតាមសាខានានា ។ ២-គណនេយ្យករសាធារណៈប្រតិស្តុតដែលបំពេញការងារ នៅកន្លែងអតិថិជនជាប្រចាំ និងបន្តបន្ទាប់ ។
treasury stock	:	ភាគហ៊ុនរតនាគារ
the issued stock that has been reacquired by the issuer.		ភាគហ៊ុនដែលបានបោះផ្សាយត្រូវបានទិញមកវិញដោយអ្នកបោះ- ផ្សាយ ។
treasury stock method	:	វិធីសាស្ត្រទិញភាគហ៊ុនរតនាគារ
the method of computing the number of common stock under the assumption that the money paid by those who have stock option in buying common stock will be used as a fund for purchasing the treasury stock.		វិធីសាស្ត្រក្នុងការគណនាចំនួនភាគហ៊ុនធម្មតាក្រោមការសន្មត ថា ទឹកប្រាក់ដែលបានបង់ដោយអ្នកកាន់ភាគហ៊ុនជំរើសក្នុងការ ទិញភាគហ៊ុនធម្មតានឹងត្រូវបានប្រើប្រាស់ជាមូលនិធិសំរាប់ទិញ ភាគហ៊ុនរតនាគារ ។
treaty-exempt income	:	ចំណូលដែលលើកលែងពន្ធតាមកិច្ចព្រមព្រៀង
the income of a nonresident that is exempt from income tax.		ចំណូលរបស់អនិវាសនដែលត្រូវលើកលែងពន្ធលើប្រាក់ចំណូល ។

treaty-protected business	:	អាជីវកម្មការពារតាមកិច្ចព្រមព្រៀង
a business the income from which is exempt from tax because of a tax treaty with another country.		អាជីវកម្មដែលចំណូលត្រូវបានលើកលែងពីការបង់ពន្ធដោយសារតែសន្ធិសញ្ញាពន្ធជាមួយប្រទេសដទៃ ។
trend analysis	:	ការវិភាគទិន្នន័យតាមនិរន្តរភាព
an analysis of the change in accounting data over time.		ការវិភាគបំរែបំរួលក្នុងទិន្នន័យគណនេយ្យទៅតាមពេលវេលា ។
trial balance (Fr. = balance de vérification)	:	តារាងតុល្យភាព
the listing of all assets, liabilities, capital, revenue, and expense account balances.		បញ្ជីទ្រព្យសម្បត្តិ បំណុល មូលធន ចំណូល និងចំណាយទាំងអស់ ។
trial balance of balances	:	តារាងតុល្យភាពនៃសមតុល្យ
list of all the account balances of a self balancing ledger.		បញ្ជីនៃសមតុល្យគណនីទាំងអស់របស់សៀវភៅសមតុល្យខ្លួនឯង ។
trial balance of footings	:	សូមមើល trial balance of totals
trial balance of totals	:	តារាងតុល្យភាពសរុប
a list of the debit totals and the credit totals of all the accounts.		បញ្ជីនៃឥណទានសរុប និងឥណទានសរុបនៃគ្រប់គណនីទាំងអស់ ។
trial balance of totals and balances	:	ការបញ្ចូលគ្នារវាងតុល្យភាពសរុប និងតុល្យភាពនៃសមតុល្យ
a combination of the trial balance of totals and the trial balance of balances.		ការបញ្ចូលគ្នានៃតារាងតុល្យភាពសរុប និងតារាងតុល្យភាពនៃសមតុល្យ ។
trinsically fixed cost	:	ថ្លៃដើមថេរតាមវិធីគណនេយ្យ
the fixed cost that must be considered by the accounting methods.		ថ្លៃថេរដែលត្រូវពិចារណាដោយវិធីសាស្ត្រគណនេយ្យ ។
trinsically variable cost	:	ថ្លៃប្រែប្រួលតាមវិធីគណនេយ្យ
variable cost that must be considered by the accounting methods.		ថ្លៃប្រែប្រួលដែលត្រូវពិចារណាដោយវិធីសាស្ត្រគណនេយ្យ ។
triple net lease	:	សូមមើល net net net lease
true balance	:	សមតុល្យពិត
the bank account balance after reconciling items are adjusted.		សមតុល្យគណនីធនាគារ បន្ទាប់ពីប្រតិបត្តិការត្រូវផ្ទៀងផ្ទាត់បានកែតម្រូវ ។

true lease	: ការជួលត្រឹមត្រូវ (ការជួលដែលមានសុពលភាពក្រោមច្បាប់ពន្ធ)
true rate of return	: សូមមើល internal rate of return
true value rule	វិធានតំលៃពិត
a rule under which one who subscribes for and receives stock must pay therefor the par or stated value thereof either in money or in its worth.	វិធានដែលអ្នកទិញភាគហ៊ុនត្រូវបង់តាមតំលៃចារិក ឬតំលៃចែងជាសាច់ប្រាក់ ឬជាតំលៃ ។
trust	: អ្នកកាន់កាប់ទ្រព្យសម្បត្តិ. ការបញ្ចូលគ្នា. ទំនុកចិត្ត
1-the arrangement in which one person holds the property for the benefit of a named party. 2-close combination.	១-ការរៀបចំដែលក្នុងនោះមនុស្សម្នាក់កាន់កាប់ទ្រព្យសម្បត្តិសំរាប់ប្រយោជន៍នៃគណបក្សមួយ ។ ២-ការបញ្ចូលគ្នាចុងក្រោយ ។
trust company	: ក្រុមហ៊ុនគ្រប់គ្រងមូលនិធិជំនួសអោយអ្នកដទៃ. ក្រុមហ៊ុនជួយដោះស្រាយសន្ធិកហ៊ុន ឬសញ្ញាប័ណ្ណ
a company that offers fiduciary administration of estates, trust and pension plans.	ក្រុមហ៊ុនដែលផ្តល់ការគ្រប់គ្រងថែរក្សាអចលនទ្រព្យ មូលនិធិសង្គ្រោះ និងគម្រោងសោធននិវត្តន៍ ។
trust corporation	: សាជីវកម្មជួយដោះស្រាយសន្ធិកហ៊ុន ឬសញ្ញាប័ណ្ណ
a company that acts like a public trustee.	ក្រុមហ៊ុនដែលធ្វើការដូចជា អង្គការប្រតិបត្តិសាធារណៈ ។
trust distribution	: ការបែងចែកទៅអោយអ្នកជួយដោះស្រាយសន្ធិកហ៊ុន ឬសញ្ញាប័ណ្ណ
trustee	: អ្នកកាន់កាប់ទ្រព្យសម្បត្តិ. ប្រតិបត្តិជន. អ្នកមើលការខុសត្រូវទ្រព្យសម្បត្តិអ្នកដទៃ
1-the person who holds the property in a trust. 2-a person with fiduciary duty to another.	១-បុគ្គលដែលកាន់កាប់ទ្រព្យសម្បត្តិនៅក្នុងអង្គការទំនុកចិត្ត ។ ២-បុគ្គលដែលមានភារកិច្ចថែរក្សាអ្នកដទៃ ។
trust fund (Fr. = fonds de dépôt)	: មូលនិធិទំនុកចិត្ត
a fund restricted by a trust agreement, such as pension trust fund, investment trust fund and private-purpose trust fund.	មូលនិធិគ្រប់គ្រងដោយកិច្ចព្រមព្រៀងទំនុកចិត្ត ដូចជាមូលនិធិទំនុកចិត្តសោធននិវត្តន៍ មូលនិធិទំនុកចិត្តវិនិយោគ និងមូលនិធិទំនុកចិត្តសំរាប់គោលបំណងឯកជន ។

trust protector	:	អ្នកការពារមូលនិធិទំនុកចិត្ត
someone appointed to audit the trustee's books and protect the trust assets.		បុគ្គលដែលត្រូវតែងតាំងអោយធ្វើសវនកម្មនូវបញ្ជី (សៀវភៅ) របស់អ្នកកាន់កាប់មូលនិធិទំនុកចិត្ត និងការពារទ្រព្យសម្បត្តិទំនុកចិត្ត ។
trust throwback rule	:	សូមមើល throwback rule
turnover (Fr. = chiffre d'affaires)	:	សូមមើល sales turnover
two-account system	:	ប្រព័ន្ធគណនិរទ្វេភាគ
1-the system for calculating sales cost, with only a purchases account and a sales account. 2-a bookkeeping system that classifies account into active and passive groups.		១-ប្រព័ន្ធសំរាប់គណនាថ្លៃដើមលក់ជាមួយគណនីទិញ និងគណនីលក់ ។ ២-ប្រព័ន្ធកត់ត្រាគណនេយ្យដែលធ្វើចំណាត់ថ្នាក់គណនីទៅក្រុមសកម្ម និងអកម្ម ។
two-class method	:	វិធីសាស្ត្ររាយការណ៍ភាគហ៊ុនពីរប្រភេទដោយឡែកពីគ្នា
a method of showing earnings per share, in which earnings per share of the preferred and ordinary stock are reported separately.		វិធីសាស្ត្របង្ហាញកំរៃក្នុងមួយភាគហ៊ុនដែលកំរៃក្នុងមួយសន្លឹកនៃភាគហ៊ុនធម្មតា និងភាគហ៊ុនអាទិភាពត្រូវរាយការណ៍ដាច់គ្នា ។
two-part accountability report	:	របាយការណ៍គណនេយ្យភាពដែលមានពីរផ្នែក
the accountability report which includes production quantity and cost amount.		របាយការណ៍អំពីការទទួលខុសត្រូវដែលរួមបញ្ចូលនូវបរិមាណផលិតផល និងចំនួនទឹកប្រាក់ ។
two-rate system	:	ប្រព័ន្ធអត្រាក្នុង
a taxation system under which retained earnings are taxed at a higher rate, while declared dividends are taxed at a lower rate.		ប្រព័ន្ធយកពន្ធដែលក្នុងនោះប្រាក់សន្សំទុកត្រូវបានយកពន្ធខ្ពស់ ចំណែកឯភាគលាភប្រកាសត្រូវបានយកពន្ធទាប ។

U

ultimate cost	:	សូមមើល maximum cost
unadjusted gross profit	:	ប្រាក់ចំណេញដុលមិនទាន់កែតម្រូវ
gross profit before deducting the unrealized income and contra income item.		ប្រាក់ចំណេញដុលមុនពេលដកចេញចំណូលដែលមិនទទួលបានស្គាល់ និងមុខចំណូលមិនសមស្រប ។
unadjusted trial balance	:	តារាងតុល្យភាពមិនទាន់កែតម្រូវ
a trial balance prepared after transactions are recorded but before adjustments are made.		តារាងតុល្យភាពដែលរៀបចំបន្ទាប់ពីប្រតិបត្តិការត្រូវបានកត់ត្រា ប៉ុន្តែពុំទាន់ធ្វើការកែតម្រូវទេ ។
unallowable cost	:	ថ្លៃដើមមិនអនុញ្ញាត
any cost not allowed to be treated as cost under the cost plus contract.		ថ្លៃដើមណាមួយដែលមិនត្រូវអនុញ្ញាតអោយបញ្ចូលជាថ្លៃដើម ក្រោមកិច្ចសន្យាកត់ត្រាថ្លៃដើម ។
unallowed cost	:	ថ្លៃដើមមិនអនុញ្ញាតតាមច្បាប់
unamortizable asset	:	សូមមើល non amortizable asset
unamortized intangibles	:	ទ្រព្យអរូបិយមិនអាចរំលស់
the intangible assets not fully amortized when being liquidated.		ទ្រព្យអរូបិយដែលមិនកាត់រំលស់ពេញលេញនៅពេលជំរះចេញ ។
unappropriated profit	:	ប្រាក់ចំណេញសំរាប់វិនិយោគឡើងវិញ. ប្រាក់ចំណេញមិនបែងចែក
the earnings not paid out as dividend but instead reinvested in the business or used to payoff debt.		ចំណូលមិនចែកអោយភាគលាភ ប៉ុន្តែត្រូវយកមកធ្វើការវិនិយោគឡើងវិញ ឬសងបំណុល ។
unaudited financial statement	:	សូមមើល uncertified financial statement
unaudited opinion	:	មតិមិនបានធ្វើសវនកម្ម
an opinion by a CPA who has not audited the relevant financial statements.		ការបញ្ចេញមតិដោយគណនេយ្យករមានការបញ្ជាក់ទទួលស្គាល់ដែលមិនបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលពាក់ព័ន្ធ ។
unbalanced entry	:	បញ្ជីកាត្មានតុល្យភាព
an entry the credit and debit of which are out of balance.		បញ្ជីដែលឥណទាន និងឥណពន្ធមិនមានតុល្យភាពជាមួយគ្នា ។
unbilled receivable	:	គណនីបំណុលត្រូវទារដែលអ្នកជំពាក់មិនទាន់បានធ្វើប័ណ្ណ

uncertified financial statement	:	របាយការណ៍ហិរញ្ញវត្ថុមិនបានពិនិត្យបញ្ជាក់
the financial statement that has not been audited by a certified public accountant.		របាយការណ៍ហិរញ្ញវត្ថុមិនទាន់ធ្វើសវនកម្មដោយគណនេយ្យករសាធារណៈដែលមានការបញ្ជាក់ច្បាស់លាស់ ។
uncollectible account	:	សូមមើល bad debt
uncompleted transaction	:	ប្រតិបត្តិការមិនពេញលេញ
a transaction that has not been completed and may cause other accounting events to be happened.		ប្រតិបត្តិការដែលមិនទាន់ពេញលេញ និងមិនអាចបណ្តាលអោយព្រឹត្តិការណ៍គណនេយ្យផ្សេងទៀតកើតឡើង ។
unconfirmed profit	:	ប្រាក់ចំណេញមិនទាន់ធ្វើការបញ្ជាក់ច្បាស់
the profit on subsidiary income statement that has not been certified by the parent company.		ប្រាក់ចំណេញបង្ហាញលើរបាយការណ៍ចំណូលរបស់សាខាក្រុមហ៊ុនដែលមិនទាន់បានបញ្ជាក់ទទួលស្គាល់ដោយក្រុមហ៊ុនមេ ។
unconsolidated subsidiary	:	របាយការណ៍ហិរញ្ញវត្ថុរបស់សាខាក្រុមហ៊ុនមិនទាន់បញ្ចូលរួម
a subsidiary showing individual financial statements that are not presented in the consolidated financial statements.		សាខាក្រុមហ៊ុនដែលរបាយការណ៍ហិរញ្ញវត្ថុរបស់វាមិនទាន់បញ្ចូលក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុនមេ ។
uncontrollable cost	:	ថ្លៃដើមមិនអាចត្រួតពិនិត្យបាន
a cost the amount of which a specific manager can not control within a given period of time.		ថ្លៃដើមដែលក្នុងនោះបរិមាណមួយចំនួនមិនអាចត្រួតត្រាបានដោយអ្នកគ្រប់គ្រងនៅក្នុងការិយបរិច្ឆេទផ្តល់មួយ ។
uncontrollable expense	:	ចំណាយមិនអាចត្រួតពិនិត្យបាន
unavoidable expense of a government, e.g. contract cost, interest on public debts, etc.		ចំណាយដែលមិនអាចចៀសផុតរបស់រដ្ឋាភិបាល ឧទា. ថ្លៃចុះកិច្ចសន្យា ការប្រាក់លើបំណុលសាធារណៈ ។ល។
uncontrollable variance	:	គំលាតដែលមិនអាចត្រួតពិនិត្យបាន
cost variance not under the control of the manager.		គំលាតថ្លៃដើមមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ្នកគ្រប់គ្រង ។
undepreciated cost	:	បន្ទុកចំណាយមិនទាន់ដករំលស់
undercosting	:	វាយតម្លៃថ្លៃដើមទាប
the costing process that results in understatement of cost in the financial statements.		ដំណើរការកំណត់ថ្លៃដើមដែលមានលក្ខណៈទាបនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

underdepreciation	:	នីតិវិធីរំលស់បណ្តាលអោយរំលស់បង្ករតិចជាងថ្លៃកាត់រំលស់
underground economy the legal and illegal activities that people do not report to the IRS.	:	សេដ្ឋកិច្ចមិនទាន់បង់ពន្ធ សកម្មភាពស្របច្បាប់ ឬមិនស្របច្បាប់ដែលប្រជាជនមិនបានរាយការណ៍ទៅនាយកដ្ឋានពន្ធដារ ។
under/over stock report the report of the stock inventory level as compared with the maximum or minimum levels.	:	របាយការណ៍សន្និធិលើសខ្វះ របាយការណ៍អំពីកំរិតសារពើភ័ណ្ឌសន្និធិទំនិញ ដោយប្រៀបធៀបជាមួយកំរិតអតិបរមា និងអប្បបរមា ។
under reporting illegal practice where a person under states taxable income or a company under states earnings.	:	របាយការណ៍លាក់ប្រាក់ពន្ធ ការអនុវត្តន៍ខុសច្បាប់របស់បុគ្គល ឬក្រុមហ៊ុនដែលប្រកាសពន្ធលើប្រាក់ចំណេញទាបជាងការពិត ។
understandability qualitative characteristic of accounting information that is presented in a form and in terms that its user can understand.	:	ភាពអាចយល់បាន លក្ខណៈគុណភាពនៃព័ត៌មានគណនេយ្យដែលបង្ហាញក្នុងទម្រង់មួយធ្វើអោយអ្នកអានងាយស្រួលយល់ ។
understated product cost product cost in the income statement, which is less than the actual product cost.	:	ថ្លៃដើមផលិតផលទាបជាងការអនុវត្តជាក់ស្តែង ថ្លៃដើមផលិតផលនៅក្នុងរបាយការណ៍ចំណូលដែលមានចំនួនតិចជាងថ្លៃដើមផលិតផលជាក់ស្តែង ។
understocking	:	ស្តុកមិនគ្រប់គ្រាន់សំរាប់បំពេញតម្រូវការផលិតផល ឬលក់
underwithholding a situation when a taxpayer has withheld too little income tax and therefore owes tax when filing a return.	:	ការដកពន្ធកាត់ទុកតិច ស្ថានភាពនៅពេលដែលអ្នកជាប់ពន្ធបានកាត់ពន្ធទុកតិច ហើយជំពាក់ពន្ធរដ្ឋនៅពេលធ្វើការប្រកាសពន្ធ ។
undistributed profit 1-the profit of a joint-venture, a syndicate, or a partnership before distributions to the related parties. 2-retained earnings.	:	ប្រាក់ចំណេញមិនទាន់បែងចែក ១-ប្រាក់ចំណេញនៃក្រុមហ៊ុនរកស៊ីហ៊ុនគ្នា ឬសហកម្មសិទ្ធិមុនពេលបែងចែកទៅភាគីពាក់ព័ន្ធ ។
undivided profit 1-the net profit not transferred to the appropriated retained earnings. 2-that portion of the unappropriated retained earnings that may be used to pay dividends, bad debts loss or any other special losses.	:	ប្រាក់ចំណេញមិនទាន់បែងចែក ១-ប្រាក់ចំណេញសុទ្ធដែលមិនផ្ទេរទៅចំណូលរក្សាទុក ។ ២-ផ្នែកនៃចំណូលរក្សាទុកមិនទាន់ប្រើប្រាស់ដែលអាចប្រើសំរាប់បង់ភាគលាភ ការខាតបង់ដោយបំណុលរ៉ាំរ៉ៃ និងការខាតបង់ពិសេសផ្សេងទៀត ។

undrawn profit	:	ចំណូលសុទ្ធមិនទាន់ដកចេញដោយដៃគូ ឬម្ចាស់សហគ្រាស
unearned income	:	ចំណូលដែលបានមកពីប្រភពក្រៅពីការងារ
an individual's income derived from sources other than employment, such as interest and dividends.		ចំណូលរបស់បុគ្គលដែលបានមកពីប្រភពក្រៅពីការងារ ដូចជា ការប្រាក់ និងភាគលាភ ។
unearned interest	:	ការប្រាក់មិនទាន់ចាត់ជាចំណូល
the interest received on a loan but can not be treated as income since the principal has not been outstanding for a given interest period.		ការប្រាក់ទទួលបានពីកម្ចី ប៉ុន្តែពុំអាចចាត់ជាចំណូលទេ ដោយសារប្រាក់ដើមបានសងអំឡុងកាលបរិច្ឆេទផ្តល់អោយមួយ ។
unencumbered balance	:	សមតុល្យមិនទាន់បានប្រើប្រាស់
the amount of resources that can still be obliged or expended without exceeding the legal or authorized limit.		បរិមាណនៃធនធានដែលស្ថិតក្នុងកាតព្វកិច្ចចំណាយ ប៉ុន្តែមិនអោយលើសពីដែនកំណត់នៃសិទ្ធិ និងច្បាប់ទេ ។
uneven cash flow	:	ចលនាសាច់ប្រាក់ពុំស្មើគ្នាតាមកាលបរិច្ឆេទនីមួយៗ.
		ចលនាសាច់ប្រាក់មិនទៀងទាត់
unexpired cost	:	ថ្លៃដើមដែលបញ្ចូលក្នុងប្រាក់ចំណូលពេលអនាគត
unfinished goods	:	ទំនិញក្នុងដំណើរការផលិត
uniform accounting	:	គណនេយ្យឯកភាព
the application of uniform principles, terms and systematic procedures in accounting.		ការអនុវត្តន៍គោលការណ៍រួម លក្ខខណ្ឌ និងនីតិវិធីតាមប្រព័ន្ធនៅក្នុងគណនេយ្យ ។
unit loss	:	ភាពខាតបង់ក្នុងមួយឯកតា
unit of money financial statement	:	របាយការណ៍ហិរញ្ញវត្ថុផ្នែកតាមឯកតារូបិយវត្ថុ
unit of product	:	ឯកតានៃផលិតផល
unit process cost	:	ថ្លៃដើមឯកតានៃដំណើរការផលិតកម្មមួយឯកតា
unit purchase price	:	ថ្លៃទិញក្នុងមួយឯកតា
unjustified accounting change	:	ការប្រែប្រួលគណនេយ្យមិនទាន់កែតម្រូវ
change in accounting principles not supported by management, thus auditor should express qualified or adverse opinion.		ការប្រែប្រួលក្នុងគោលការណ៍គណនេយ្យ ដែលមិនគាំទ្រដោយអ្នកគ្រប់គ្រង ដូច្នេះសវនករអាចបញ្ចេញមតិលើកលែង ឬមតិមិនត្រឹមត្រូវ ។

unpaid capital	:	មូលធនមិនទាន់បង់
the amount of capital not paid by the shareholder, usually the total capital authorized exceeds the paid up capital.		បរិមាណមូលធនដែលមិនទាន់បង់ដោយម្ចាស់ភាគហ៊ុន។ ជាទូទៅមូលធនសរុបផ្តល់សិទ្ធិលើសច្រើនជាងមូលនិធិបានបង់។
unpaid dividend	:	ភាគលាភមិនទាន់ចែក
a dividend which has been declared by the board of directors but has not reached its payment.		ភាគលាភដែលប្រកាសដោយក្រុមប្រឹក្សាភិបាល ប៉ុន្តែពុំទាន់ចែក។
unpaid expense	:	ចំណាយមិនទាន់បង់
unproductive asset	:	ទ្រព្យសកម្មមិនប្រើប្រាស់ក្នុងផលិតកម្ម
1-asset not used in the production of goods or services. 2-asset that can not produce income by itself.		១-ទ្រព្យសកម្មមិនប្រើប្រាស់ក្នុងផលិតកម្ម ឬសេវាកម្ម។ ២-ទ្រព្យសកម្មមិនផលិតប្រាក់ចំណូលដោយខ្លួនឯង។
unqualified opinion	:	មតិគ្រឹមត្រូវ
the opinion in which the auditor absolutely agrees with the client's accounting records and behavior.		មតិដែលសវនករយល់ព្រមពេញលេញទៅលើចរិត និងការកត់ត្រាគណនេយ្យរបស់អតិថិជន។
unqualified report	:	របាយការណ៍បញ្ចេញមតិគ្រឹមត្រូវ
unrealized profit	:	ប្រាក់ចំណេញមិនទាន់ទទួលស្គាល់
unrecorded expense	:	ចំណាយមិនទាន់កត់ត្រា
an expense incurred but the applicable amount of which has not been recorded in the mont		ចំណាយដែលកើតឡើង ប៉ុន្តែមានទឹកប្រាក់ពុំទាន់កត់ត្រានៅក្នុងខែ។
unsystematic risk	:	ហានិភ័យមិនមានលក្ខណៈជាប្រព័ន្ធ
a risk that affects a small number of securities only, which can be avoided by diversification.		ហានិភ័យដែលប៉ះពាល់តិចតួចលើមូលបត្រ ដែលអាចចុះបង់-បាត់ដោយការទិញល្បាយផលិតផល។
untaxed income	:	សូមមើល exempt income
usable cost	:	ថ្លៃដើមដែលអាចប្រើប្រាស់បាន
usage value	:	តំលៃប្រើប្រាស់
total cost of the quantity of stock of a particular stock keeping unit used during a period of time.		ថ្លៃដើមសរុបនៃបរិមាណស្តុកសំរាប់គោលបំណងត្រួតពិនិត្យស្តុកទៅតាមតំលៃប្រើប្រាស់របស់វា។

useful life	: សូមមើល economic life
usefulness	: ភាពមានប្រយោជន៍ (ចំណាយមិនទាន់ហួសកាលបរិច្ឆេទនៅក្នុងការិយបរិច្ឆេទ)
user auditor	: សវនករប្រើកម្មវិធីកុំព្យូទ័រជំនួយក្នុងការធ្វើសវនកម្ម
the auditor who reports on the financial statements of the user organization, which uses a service organization in data processing.	សវនករដែលរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពជាអ្នកប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលប្រើប្រាស់អង្គភាពសេវាកម្មជួយដំណើរការទិន្នន័យ ។

V

vacation pay	:	ប្រាក់ឧត្តមជូនបុគ្គលិកពេលវិសមកាល, ថ្ងៃទូទាត់ថ្ងៃឈប់សំរាក
payment to employees who are on a vacation.		ការទូទាត់ជូនទៅអោយបុគ្គលិកក្នុងអំឡុងពេលវិសមកាល ។
validity control	:	ការត្រួតពិនិត្យសុពលភាព
the control of the validity of the internal behavior and accounting records.		ការត្រួតពិនិត្យពិសុពលភាពនៃឥរិយាបថផ្ទៃក្នុង និងបញ្ជីគណនេយ្យ ។
valuation account	:	គណនីកំណត់តំលៃ, គណនីវាយតំលៃ
1-an account for recording adjustment to another account. 2-account for accumulated depreciation.		១-គណនីសំរាប់បញ្ជីកែតម្រូវទៅនឹងគណនីមួយផ្សេងទៀត ។ ២-គណនីសំរាប់កត់ត្រាលំដាប់បូកបន្ថយ ។
valuation basis	:	មូលដ្ឋានក្នុងការវាយតំលៃ
the basis of property determined according to the value of the property as of a certain date.		មូលដ្ឋាននៃទ្រព្យសម្បត្តិដែលបានកំណត់តាមតំលៃរបស់វានៅក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយ ។
valuation loss	:	ការខាតបង់ពីការវាយតំលៃ
the amount by which the appraised value of an asset is less than its book value.		ចំនួនប្រាក់ដែលតំលៃបានវាយលើទ្រព្យសម្បត្តិគិតជាតំលៃតាមបញ្ជីរបស់វា ។
value added	:	តំលៃបន្ថែម
attributes of a transaction or a process that increase the value of the transaction or process by their addition.		ការបញ្ចូលនូវប្រតិបត្តិការ ឬដំណើរការក្នុងការបង្កើនតំលៃនៃប្រតិបត្តិការ ឬដំណើរការដោយការបន្ថែមតំលៃរបស់វា ។
value-added cost	:	ថ្លៃដើមតំលៃបន្ថែម
the cost of activity that can not be eliminated without the customer perceiving a decline in product quality or performance.		ថ្លៃដើមនៃសកម្មភាពដែលពុំអាចបំបាត់បានដោយគ្មានអតិថិជនដឹងពីការថយចុះគុណភាពផលិតផល ឬការអនុវត្តន៍ ។
value added tax	:	អាករលើតំលៃបន្ថែម
a tax imposed on the value increase of a product after a process.		ជាការគិតពន្ធទៅលើការកើនឡើងនៃផលិតផលបន្ទាប់ពីបានដំណើរការ ។
value asset	:	តំលៃទ្រព្យសកម្មដែលនៅសល់
amount calculated as: (assets - liabilities - liquidation value and accrued dividend of preferred stock) ÷ number of shares of common stock.		ចំនួនដែលត្រូវបានគណនាដោយ: (ទ្រព្យសកម្ម - បំណុល - តំលៃប្តូរជាសាច់ប្រាក់ និងភាគលាភកត់ត្រាមុននៃភាគហ៊ុនអាទិភាព) ÷ ចំនួនភាគហ៊ុននៃភាគហ៊ុនធម្មតា ។

value at risk	:	តំលៃក្នុងកំរិតហានិភ័យ
the method which uses the statistical analysis of historical market trends and volatilities to estimate the likelihood that a given portfolio's losses will exceed a certain amount.		វិធីសាស្ត្រដែលប្រើការវិភាគស្ថិតិនៃនិន្នាការទីផ្សារកន្លងមក និងភាពប្រែប្រួលថ្លៃ ដើម្បីព្យាករណ៍លើភាពអាចកើតមាននូវការខាតបង់លើផលប៉ុន្តែជាក់លាក់មួយលើសចំនួនពិតប្រាកដជាក់ស្តែង ។
value chain	:	ខ្សែសង្វាក់តំលៃ
design, procurement, market, distribution and post-sale service of a product.		គំនូសបង្អង់ លទ្ធកម្ម ទីផ្សារ ការបែងចែក និងសេវាក្រោយពីលក់នៃផលិតផលមួយ ។
value-decrease schedule	:	សូមមើល depreciation schedule
value index	:	សន្ទស្សន៍តំលៃ
net income produced by one dollar of research expense on new products.		ប្រាក់ចំណេញដែលបានមកពីមួយដុល្លារលើចំណាយស្រាវជ្រាវសំរាប់ផលិតផលថ្មី ។
value in use	:	តំលៃប្រើប្រាស់
present value of future cash flows expected to be derived from the use of an asset at an appropriate rate that allows for the risk of the activities concerned.		តំលៃបច្ចុប្បន្នដែលរំហូរប្រាក់នាពេលអនាគតដែលរំពឹងទុកបានមកពីការប្រើប្រាស់នូវទ្រព្យសកម្ម នៅក្នុងអត្រាស្របដែលអនុញ្ញាតសំរាប់ហានិភ័យនៃបណ្តាសកម្មភាពពាក់ព័ន្ធ ។
variable budget	:	សូមមើល flexible budget
variable capital	:	មូលធនអថេរ
capital that varies as the volume of production changes.		មូលធនដែលប្រែប្រួលតាមបរិមាណនៃបំរែបំរួលផលិតកម្ម ។
variable cost	:	ថ្លៃដើមអថេរ
a cost that changes in total amount proportionately with the production-level changes.		ជាថ្លៃដើមដែលប្រែប្រួលចំនួនសរុបតាមសមាមាត្រការប្រែប្រួលកំរិតនៃផលិតកម្ម ។
variable costing	:	ការកំណត់ថ្លៃដើមអថេរ
the costing procedures by which only the variable costs are applied to the products.		ជានីតិវិធីក្នុងការកំណត់ថ្លៃដើមដែលមានតែថ្លៃដើមអថេរត្រូវបានគិតទៅតាមផលិតផល ។
variable cost plus pricing	:	ការបូកថ្លៃបន្ថែមលើតំលៃអថេរ
determination of price by adding a markup to the variable cost.		ជាការកំណត់នូវតំលៃដោយបូកចំនួនបន្ថែមទៅនឹងថ្លៃដើមអថេរ ។

variable costs percentage	:	ការកំណត់ភាគរយនៃថ្លៃដើមអថេរ
total variable costs divided by total sales.		ចំនួនសរុបនៃថ្លៃដើមអថេរចែកអោយការលក់សរុប ។
variable costs per unit	:	ថ្លៃដើមអថេរក្នុងមួយឯកតា
cost of the variable inputs of production per unit of output.		ថ្លៃដើមនៃធាតុចូលអថេរលើផលិតកម្មក្នុងមួយឯកតាទិន្នផល ។
variable direct expense	:	ចំណាយផ្ទាល់ប្រែប្រួល ឬអថេរ
the direct expense that is variable.		ចំណាយផ្ទាល់ដែលមានភាពប្រែប្រួល ។
variable expense	:	ចំណាយអថេរ
the expense that varies as the volume of production varies.		ចំណាយដែលប្រែប្រួលតាមបរិមាណនៃផលិតកម្មប្រែប្រួល ។
variable factory overhead	:	សូមមើល variable overhead
variable overhead	:	ចំណាយបន្ទាប់បន្សំប្រែប្រួល ឬអថេរ
VAT	:	សូមមើល value added tax
VAT invoice	:	វិក្កយបត្រអាករលើតម្លៃបន្ថែម
an invoice from the seller with value added tax shown on it.		វិក្កយបត្រទទួលបានពីអ្នកលក់ដែលមានបង្ហាញអាករលើតម្លៃបន្ថែមលើវា ។
verification of assets	:	ការផ្ទៀងផ្ទាត់ទ្រព្យសកម្ម
the work of an auditor in checking the existence and the value of the assets of a business.		ការងាររបស់សវនករនៅក្នុងការពិនិត្យលើអត្ថិភាព និងតម្លៃនៃទ្រព្យសកម្មរបស់អាជីវកម្ម ។
vertical balance sheet	:	សូមមើល financial position statement
vertical working paper	:	សូមមើល three-division vertical working paper
visible balance	:	សូមមើល balance of trade
voluntary audit	:	សវនកម្មតាមស្ម័គ្រចិត្ត
an audit made at the decision of the management.		សវនកម្មដែលបានធ្វើឡើងដោយការសម្រេចចិត្តរបស់អ្នកគ្រប់គ្រង ។
voodoo accounting	:	គណនេយ្យដែលមិនគោរពតាមគោលការណ៍អភិរក្ស
the accounting that does not follow principles of conservatism.		ជាគណនេយ្យដែលពុំបានអនុវត្តតាមគោលការណ៍អភិរក្ស ។

voting stock	:	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
a stock the holder of which has the right to vote.		ជាភាគហ៊ុនដែលម្ចាស់មានសិទ្ធិគ្រប់គ្រាន់ក្នុងការបោះឆ្នោត ។
voucher	:	សក្ខីប័ត្រដើម
a paper for summarizing a transaction and approving it for recording and payment.		ក្រដាសដែលបានសង្ខេបនូវប្រតិបត្តិការ និងមានការអនុម័តសំរាប់កត់ត្រា និងទូទាត់ ។
voucher audit	:	សវនកម្មលើសក្ខីប័ត្រដើម
inspection of vouchers and comparing them with the records.		ការត្រួតពិនិត្យទៅលើសក្ខីប័ត្រ និងធ្វើការប្រៀបធៀបជាមួយបញ្ជី ។
vouching account	:	គណនីសក្ខីប័ត្រដើម
an account approved by the payment vouchers.		គណនីដែលបានអនុម័តដោយសក្ខីប័ត្រទូទាត់ ។

W

wage audit	: សូមមើល payroll audit
wages cost	: សូមមើល labor cost
walk-through test a procedure whereby the auditor looks at the supporting document for a transaction from its starting point and then proceeds to examine the accounting system steps thereafter until ultimate disposition of the item.	: តេស្តលើដំណើរការប្រព័ន្ធគ្រប់គ្រង, ការធ្វើតេស្តជាជំហានៗ នីតិវិធីដែលសវនករពិនិត្យមើលទៅលើឯកសារគាំទ្រនៃប្រតិបត្តិការចាប់ពីចំណុចចាប់ផ្តើម និងបន្តពិនិត្យលើប្រព័ន្ធគណនេយ្យរហូតដល់សកម្មភាពចុងក្រោយនៃប្រតិបត្តិការ ។
wall-to-wall inventory	: សារពើភណ្ឌរាប់ផ្ទាល់ដៃ
warehouse expense	: ចំណាយលើការថែរក្សាទំនិញ, ចំណាយលើកដាក់ក្នុងឃ្លាំងឬបញ្ចូលឃ្លាំង
wastage	: ការខាតបង់វត្ថុធាតុដើមក្នុងដំណើរការផលិតកម្ម, ចំនួនបាត់បង់ដោយការខ្ចោះខ្ចាយ
wasting asset	: ទ្រព្យសកម្មរងការខាតបង់តាមពេលវេលា
wealth account	: គណនីទ្រព្យសម្បត្តិ
wear and tear	: សូមមើល physical depreciation
windfall profit	: ចំណេញមិនតំរូវអោយមានការវិនិយោគបន្តទៀត, ចំណេញពីការទទួលបានដោយចៃដន្យ
window dressing taking steps just before financial statements are prepared to make current position appear better than it is.	: ការបង្ហាញផលិតផល ការបង្ហាញព័ត៌មានល្អៗមុនការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ត្រូវចេញផ្សាយ ។
window posting the procedure under which a cashier who receives the cash from the customer also posts the entry directly to the customer's account.	: បញ្ជីកាបំភាន់ នីតិវិធីដែលបេឡាករទទួលសាច់ប្រាក់ពីអតិថិជន ហើយកត់ត្រាផ្ទាល់នៅក្នុងគណនីអតិថិជនផ្ទាល់ ។
withdrawal	: ការដកប្រាក់ពីគណនី
working account	: គណនីបង្វិល, គណនីចល័ត

working capital	:	មូលធនបង្វិល
the capital in productive use represented by the amount by which current assets exceed current liabilities.		ការដាក់ទុនប្រើប្រាស់ក្នុងផលិតកម្មដែលមានចំនួនទ្រព្យចរន្តធំជាងបំណុលចរន្ត។
working capital expense	:	ចំណាយមូលធនបង្វិល
working capital ratio	:	អនុបាតទុនបង្វិល
1-working capital divided by net sales. 2-current ratio.		១-ទុនបង្វិលចែកនឹងចំនួនលក់សុទ្ធ ។ ២-អនុបាតចរន្ត។
working capital turnover rate	:	អត្រាផលរបរលើមូលធនបង្វិល
working paper (Fr. = fiches de travail)	:	ឯកសារការងារ
1-the memo, analysis, and other paper prepared by the accountants and auditors and used as a basis for the more formal reports. 2-work sheet.		១-កំណត់ហេតុ ការវិភាគ និងឯកសារដទៃទៀតដែលរៀបចំដោយគណនេយ្យករ និងសវនករហើយប្រើប្រាស់ជាមូលដ្ឋានសំរាប់របាយការណ៍ផ្លូវការផ្សេងៗ។
work-in-process cost	:	ផលិតផលមិនទាន់សំរេច
work sheet	:	តារាងជំនួយកិច្ចការគណនេយ្យ
a working paper used by an accountant to bring together in an orderly manner the information used in preparing the financial statements and adjusting entries.		សំណេរការងារប្រើប្រាស់ដោយគណនេយ្យករដើម្បីប្រមូលព័ត៌មានតាមលំដាប់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីកត់ត្រាចូលកែតម្រូវ។
world accounting	:	សូមមើល international accounting
world-wide income	:	ចំណូលសុទ្ធរបស់ក្រុមហ៊ុនមេ និងសាខាក្រុមហ៊ុននៅបរទេស
worthless account	:	សូមមើល bad debt
write-down	:	ការបន្ថយតម្លៃចុះ
write-off	:	ការជំរុះចោល
1-operating loss that can be reduced from the taxable income of the company. 2-an adjustment on the books that reduces the undepreciated value of a fixed asset.		១-ការខាតបង់លើប្រតិបត្តិការដែលអាចបន្ថយពីចំណូលត្រូវបង់ពន្ធរបស់ក្រុមហ៊ុន។ ២-ការកែតម្រូវក្នុងកិច្ចបញ្ជីកាដែលកាត់បន្ថយតម្លៃមិនកាត់រំលស់នៃទ្រព្យសកម្ម។
write-up	:	បង្កើនតម្លៃទ្រព្យ
1-increase in an asset's book value not resulting from added costs. 2-an adjustment of an asset account to correspond to an appraisal value.		១-បង្កើនតម្លៃទ្រព្យសម្បត្តិនៅក្នុងបញ្ជីដែលមិនបណ្តាលមកពីថ្លៃបន្ថែម។ ២-ការកែតម្រូវគណនីទ្រព្យសម្បត្តិ ដើម្បីអោយស៊ីគ្នានឹងតម្លៃប៉ាន់ស្មាន។

write-up client : អតិថិជនដែលទទួលសេវាកម្មធ្វើបញ្ជីគណនេយ្យពីគណនេយ្យករសាធារណៈ

wrong account : គណនីដែលកត់ត្រាខុស

Y

year-end adjustment	: ការកែតម្រូវដំណាច់ឆ្នាំ
the process of adjusting the entry to an account at the end of a calendar or fiscal year to properly state it for financial statement purposes.	ដំណើរការនៅក្នុងការកែតម្រូវបញ្ជីគណនីមួយឆ្នាំកាលបរិច្ឆេទ ឬឆ្នាំសារពើពន្ធ ដើម្បីបង្ហាញអោយត្រឹមត្រូវក្នុងគោលបំណងរបាយការណ៍ហិរញ្ញវត្ថុ ។
year-end audit	: ការធ្វើសវនកម្មដំណាច់ឆ្នាំ
the audit performed at the end of a year.	សវនកម្មដែលបានធ្វើឡើងនៅចុងការិយបរិច្ឆេទ ។
year-end dividend	: ភាគលាភដំណាច់ឆ្នាំ
a dividend declared by the board at the end of a fiscal year.	ភាគលាភដែលបានប្រកាសដោយក្រុមប្រឹក្សាភិបាលនៅចុងឆ្នាំសារពើពន្ធ ។
yearly interest	: ការគិតការប្រាក់ប្រចាំឆ្នាំ
interest expressed to be paid yearly.	ការប្រាក់ដែលបានបង្ហាញសំរាប់ទូទាត់ប្រចាំឆ្នាំ ។
year of service	: ឆ្នាំនៃសេវាកម្ម
a 12-month period in which an employee has over 1,000 hours of service, or the equivalent.	អំឡុងរយៈពេល ១២ខែ ដែលមាននិយោជិកបំរើការងារលើសពី ១.០០០ ម៉ោង ឬប្រហាក់ប្រហែល ។
year to date	: ពីដើមឆ្នាំមកដល់ថ្ងៃនេះ
the period beginning January 1st of the current year up until today's date.	ពេលដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមករា រហូតដល់ពេលបច្ចុប្បន្ន ។
year-to-date amount	: ចំនួនពីដើមឆ្នាំមកដល់ថ្ងៃនេះ
Yellow Book	: សូមមើល Government Auditing Standards
yield	: ផលចំណូលពីការបណ្តាក់ទុន
income received by an investor from a security expressed as a percentage of the money invested or of the current price of the security.	ចំណូលដែលទទួលបានដោយអ្នកវិនិយោគមូលបត្រ បង្ហាញជាភាគរយនៃប្រាក់បានវិនិយោគ ឬតម្លៃបច្ចុប្បន្ននៃមូលបត្រ ។

yield advantage	:	អត្ថប្រយោជន៍ផ្តល់ផល
extra amount of earnings an investor earns if he buys a convertible security instead of the common stock of the same company.		ប្រាក់កំរើបន្ថែមដែលវិនិយោគិនបានទទួល ប្រសិនបើគាត់ទិញមូលបត្រអាចប្តូរជាហ៊ុនជំនួសអោយការទិញភាគហ៊ុនធម្មតាក្នុងក្រុមហ៊ុនតែមួយ ។
yield to maturity	:	ការផ្តល់ផលចំណូលតាមការកំណត់ត្រូវសង
yield variance	:	គំលាតនៃផលចំណូលពីការបណ្តាក់ទុន
cost variance caused by the difference between the actual and planned output.		គំលាតថ្លៃដើមដែលបណ្តាលមកពីភាពខុសគ្នារវាងទិន្នផលជាក់ស្តែង និងទិន្នផលដែលបានគ្រោងទុក ។
YTD	:	សូមមើល year to date

Z

zero balance account	: គណនីសមតុល្យសូន្យ
a checking account with which checks are written, or deposits are made and the net balance is transferred to a concentration account.	គណនីមូលឡទានប័ត្រដែលក្នុងនោះមូលឡទានប័ត្រត្រូវបានសរសេរ ឬតំកល់រួចរាល់ ហើយសមតុល្យសុទ្ធត្រូវបានផ្ទេរទៅគណនីប្រមូលផ្តុំ។
zero balance system	: ប្រព័ន្ធសមតុល្យសូន្យ
a system where the inventories are counted when the stock on hand balance drops to zero.	ប្រព័ន្ធសំរាប់រាប់សារពើភណ្ឌនៅពេលដែលសមតុល្យស្តុកធ្លាក់មកសូន្យ។
zero budgeting	: ការរៀបចំថវិកាសូន្យ
expenditure planning on the basis that no present commitments exist and no balance is carried forward.	ផែនការចំណាយលើមូលដ្ឋានដែលគ្មានការសន្យាចំណាយ និងគ្មានសមតុល្យយោងទៅឆ្នាំខាងមុខ។
zero proof	: ការផ្ទៀងផ្ទាត់គណនី
proving of the posting of entries by verifying all the accounts.	ការបង្ហាញពីបញ្ជីកាចូលបញ្ជីចេញដោយធ្វើការផ្ទៀងផ្ទាត់គណនី។
zero rate	: អត្រាពន្ធសូន្យ។

ឯកសារយោង

1. “វិចនានុក្រម សេដ្ឋកិច្ច ច្បាប់ នយោបាយ និង រដ្ឋាភិបាល” ២០០៧, ដោយ បណ្ណាគារ នគរភ្នំ
2. “វិចនានុក្រម អង់គ្លេស-ខ្មែរ ” បោះពុម្ពលើកទី១, ២០០៤ ដោយ ថៃ សុវណ្ណ
3. “វិចនានុក្រម អង់គ្លេស-ខ្មែរ” បោះពុម្ពលើកទី៣, ២០០២, ដោយ ឌីវ ស៊ាន
4. “វិចនានុក្រម អង់គ្លេស-ខ្មែរ ” បោះពុម្ពលើកទី១, ដោយ ច័ន្ទ សិហា
5. “វិចនានុក្រម អង់គ្លេស-ខ្មែរ” 1973, Nou Sok
6. “វិចនានុក្រម សេដ្ឋកិច្ចវិទ្យា ” Sixth Edition, 2002, by International Institute of Cambodia.
7. “វិចនានុក្រម ខ្មែរ-អង់គ្លេស” Volume 1, 1977, by The CATHOLIC UNIVERSITY OF AMERICA PRESS INC.
8. “វិចនានុក្រម អង់គ្លេស-ខ្មែរ” 1988, by Im Proum and Franklin E. Huffman
9. “Dictionary of Accounting and Auditing” 2005, by Guy Lynn.
10. “The Penguin Dictionary of Economics” Fifth Edition, 1998, by Graham Bannock, R.E. Baxter and Evan Davis
11. “The Penguin Dictionary of Economics” Sixth Edition, 1998, by Graham Bannock, R.E. Baxter and Evan Davis
12. “Dictionary of Business” Second Edition, 1999, by P.H. Collin
13. “Dictionary of Banking and Finance” Second Edition, 1999, by P.H. Collin
14. “Oxford Dictionary of Business English” Fourth Impression, 1994, by Allene Tuck, Michael Ashby.
15. “Dictionary of Management” First Edition, 1994, by B.N. AHUJA
16. “Economics” Eleventh Edition, 1996, by Richard G. Lipsey and Paul N. Courant.
17. “Dictionary of Finance and Investment Terms” Sixth Edition, 2003, John Downes and Jordan Elliot Goodman
18. “Oxford Dictionary of Business English” Seventh Impression, 1996, by Allene Tuck
19. Study Guide for use “Macroeconomics” Update Edition, 2002 by McGraw-Hill
20. “Annual Editions Economics” Thirty-First Edition, 2002 by McGraw-Hill
21. “Managerial Accounting” Fourth Edition, 1999, by McGraw-Hill
22. “Advanced Financial Accounting” Fourth Edition, 1999, by McGraw-Hill
23. “Introduction to Financial Management” Sixth Edition, 1991, by McGraw-Hill
24. “Integrated Development and Economics of Energy Project” 1996, by Juan S-B Heredia